

របាយការណ៍ប្រចាំឆ្នាំ ២០២១



សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត

មាតិកា

ទស្សនវិស័យ និងបេសសកម្ម	០៤
ពានរង្វាន់ និងការទទួលស្គាល់	០៥
គោលការណ៍ណែនាំ និងក្រុមអនុវត្តន៍របស់ អេ អឹម ខេ ក្នុងកិច្ចការពារអតិថិជន	០៦
វិវឌ្ឍន៍សំខាន់ៗ	០៧
សមិទ្ធផលសំខាន់ៗរយៈពេល ៥ ឆ្នាំ	០៩
ប្រវត្តិ អេ អឹម ខេ	១២
របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	១៤
របាយការណ៍ប្រធាននាយកប្រតិបត្តិ	១៦
អភិបាលកិច្ចគ្រឹះស្ថាន	១៩
ចេនាសម្ព័ន្ធគ្រឹះស្ថាន	២០
ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ	២២
គណៈកម្មាធិការក្រុមប្រឹក្សាភិបាល	២៦
គណៈកម្មាធិការប្រតិបត្តិ	៣០
គណៈគ្រប់គ្រង	៣៥
គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង	៤១
អតិថិជន អេ អឹម ខេ	៤២
ការគ្រប់គ្រងការងារសង្គម	៤៦
របកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម	៤៩
ផលិតផល និងសេវាកម្ម	៥៣
ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា	៥៩
ការគ្រប់គ្រងហានិភ័យ	៦១
របាយការណ៍ហិរញ្ញវត្ថុ	៦៤
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៦៥
របាយការណ៍របស់សវនការងកររដ្ឋ	៦៧
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៦៩
របាយការណ៍ចំណូលលម្អិត	៧០
របាយការណ៍បម្រែបម្រួលមូលធន	៧១
របាយការណ៍លំហូរសាច់ប្រាក់	៧២
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៧៤



សេចក្តីសង្ខេបសំខាន់ៗ

04 ទស្សនវិស័យ
និងបេសកកម្ម

06 ក្រុមអនុវត្តរបស់ អេ អឹម ខេ
នៅក្នុងកិច្ចការពារអតិថិជន

07 វិវឌ្ឍន៍សំខាន់ៗ

08 វិសាលភាព
ប្រតិបត្តិការ

09 សមិទ្ធផលសំខាន់ៗ
រយៈពេល ៥ឆ្នាំ





ទស្សនវិស័យ

“ ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយ មានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាព សេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាព រស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏ មានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ ”



បេសកកម្ម

“ ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុង គោលបំណងជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ពួកគេ តាមរយៈ ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ សមស្រប និងបិតថេរ ”



ពានរង្វាន់ និងការទទួលស្គាល់

២០២១



អបអរសាទរ អេ អឹម ខេ ទទួលបានពានរង្វាន់និយោជកឆ្នើម ឆ្នើមឆ្នាំ២០២១ នៅកម្ពុជា ពានរង្វាន់នេះបានទទួលស្គាល់ អេ អឹម ខេ ថាជា គ្រឹះស្ថានដែលមានបរិយាកាសការងារល្អ សម្រាប់ បុគ្គលិកដើម្បីអភិវឌ្ឍអាជីពការងារ នាថ្ងៃខាងមុខ



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលស្គាល់ ឡើងវិញក្នុងកិច្ចការងារអនុវត្តនូវគោលការណ៍ ការពារ អតិថិជនទាំងលើចំណុច។ គោលការណ៍ទាំងនេះបានជួយ ឲ្យអតិថិជនរបស់ខ្លួនរួចផុតពីបំណុលវិវាទកំដៅចេញ ដោយស្ថាប័ន Smart Campaign។



អេ អឹម ខេ ជាគ្រឹះស្ថានទទួលបានពានរង្វាន់កំពូល អនុម័តលោមភាពសារពើពន្ធប្រភេទ “មាស” គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ និងជាប់ចំណាត់-ថ្នាក់លេខទី៣១ សម្រាប់ក្រុមហ៊ុនដែលបង់ពន្ធផ្តង់ជាងគេក្នុង ប្រទេស និងទទួលបានទទួលវិញ្ញាបនបត្រអនុលោមភាព សារពើពន្ធប្រភេទ “មាស” ។

២០១៩



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួល ស្គាល់ជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជា” ពីកម្មវិធី Global Business Awards 2019។ អេ អឹម ខេ នៅតែ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចនូវគោលដៅ ក្នុងការផ្តល់ជូន “គ្រប់គម្រោងការសេវាហិរញ្ញវត្ថុផ្តល់ជូន នៅកន្លែងតែមួយ” ដល់អតិថិជនដែលមានចំណូលទាប ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទដាក់ ស្រយាល។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ “The Leader Milestone” ដែលធ្វើឱ្យដើរកាតប្រជាពលរដ្ឋក្រីក្រមានភាព ប្រសើរឡើង និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលសម្រេចបាននូវភាព ជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ អេ អឹម ខេបានចូលរួមជាមួយ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិចំនួន១៦ទៀតជា Truelift Leaders ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ វិញ្ញាបនបត្រដែលទទួលបានពី Truelift គឺបានបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស។

២០១៧



អេ អឹម ខេ ទទួលបានពានរង្វាន់បង្កើតឡើងដោយ អង្គការ UNCDF ក្នុងកម្មវិធីផ្តល់ប្តូរហិរញ្ញប្បទានរួម ក្នុងទម្រង់ជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបង្ហាញពីគំនូរ អាជីវកម្មថ្មី និងប្រកបដោយភាពច្នៃប្រឌិត ក្នុងការលើក កម្ពស់ការប្រើប្រាស់សេវាប្រាក់ឈ្នួលមុខនៅប្រទេស កម្ពុជា មីយ៉ាន់ម៉ាសាធារណៈប្រជាមានិតឡាវ និង/ឬ វៀតណាមតាមរយៈគម្រោង UNCDF ក្រោមជំនួយគាំទ្រពី របស់ប្រទេសអូស្ត្រាលី។

២០១៦



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួល ស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានប្រើប្រាស់ ប្រាក់រៀលច្រើនជាងគេពីធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមសហគ្រិនវិនិយោគកម្ពុជា (YEAC)។



អេ អឹម ខេ បានជាប់ចំណាត់ថ្នាក់វគ្គសម្រាំងចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ ក្រោមប្រធានបទ “ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពដល់អតិថិជន” ដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ ពី “The Wall Street Journal” - សារព័ត៌មានលំដាប់អន្តរជាតិ របស់សហរដ្ឋអាមេរិក។

គោលការណ៍ណែនាំ និងក្រុមអនុវត្តន៍របស់

អេ អឹម ខេ ក្នុងកិច្ចការពារអតិថិជន

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងធ្វើឱ្យមានតម្លាភាពគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ
- អេ អឹម ខេ ប្តេជ្ញាអភិវឌ្ឍដំណើរការសេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្ថប្រយោជន៍ និងស្តង់ដារដើម្បីធានាឱ្យបានការបម្រើសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

ការរួមបញ្ចូល៖

យើងនឹងផ្តល់ផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលគេមិនសូវ យកចិត្តទុកដាក់ឱ្យបានច្រើនបំផុត។

ការជៀសវាងពីបំណុលវិជ្ជមាន៖

យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាព នៃការបង់សងត្រឡប់របស់ អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីជៀសវាងបំណុលវិជ្ជមានតាមដែលអាចធ្វើទៅបាន។

ការកំណត់តម្លៃដែលមានតម្លាភាព៖

យើងនឹងផ្តល់ព័ត៌មានទៅឱ្យអតិថិជនពីគោលការណ៍ តម្លៃ និងកាតព្វកិច្ច ព្រមទាំងធានាឱ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ។

ក្រុមសីលធម៌បុគ្គលិក៖

យើងនឹងធានាឱ្យមាន នូវឥរិយាបថប្រកបដោយក្រុមសីលធម៌ខ្ពស់ និងការគោរពចំពោះអតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។

សេរីភាពនៃការជ្រើសរើស៖

(ផលិតផល និងសេវាកម្ម) យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាពក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។

ការអនុវត្តសមស្របក្នុងការទាញបំណុល៖

អនុវត្តន៍ក្នុងការទាញបំណុល នឹងប្រព្រឹត្តទៅដោយសមស្រប និង ការសហការដោយពុំមានការរំលោភបំពានព្រមទាំងការគំរាមកំហែង។

យន្តការឆ្លើយតបចំពោះមតិយោបល់៖

យើងនឹងផ្តល់នូវយន្តការសមស្រប និងងាយស្រួលដល់អតិថិជនដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។

ព័ត៌មានឯកជនភាពរបស់អតិថិជន៖

ព័ត៌មានឯកជនរបស់អតិថិជន នឹងតែងតែត្រូវបានគោរពជានិច្ចកាលលើកលែងតែមានតម្រូវការផ្នែកច្បាប់។


ក្រុមអនុវត្តន៍ទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង និងមុខងារគ្រប់គ្រងកិច្ចការងារសង្គម។

វិវឌ្ឍន៍ សំខាន់ៗ

ហិរញ្ញវាយ

	2005	2010	2015	2021
ចំនួនការិយាល័យ	5	22	146	150
ចំនួនភូមិ	912	8,032	12,394	13,280
ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	7%	57%	88%	92%
ចំនួនបុគ្គលិកសរុប	108	844	2,126	3,526
ចំនួនអតិថិជនសកម្មសរុប	73,946	251,636	481,890	911,546
ចំនួនគណនីប្រាក់កម្ចីសកម្មសរុប	73,073	250,930	335,837	396,239
សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក)	\$10,174,859	\$31,715,578	\$ 128,318,669	\$ 467,472,529
ចំនួនគណនីប្រាក់សន្សំសកម្មសរុប	-	4,578	163,856	1,450,506
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	-	\$1,929,691	\$ 64,660,634	\$ 251,663,265
ចំនួនម៉ាស៊ីនដាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)	-	-	54	69
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	-	-	127,057	306,091
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$ 13,980	\$ 935,239	\$ 5,016,174	\$ 9,933,534
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	103.40%	113.14%	119.58%	116.26%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	0.53%	2.32%	3.71%	1.94%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	0.60%	7.62%	19.22%	11.72%
ទិន្នផលលើប្រាក់កម្ចី	36.00%	35.26%	33.85%	19.86%
អនុបាតថ្លៃដើមប្រតិបត្តិការ	36.90%	21.45%	19.52%	9.69%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	12.62%	10.56%	9.36%	5.67%
អនុបាតបំណុលធៀបមូលធន	0.30	2.10	4.25	4.76
ប្រាក់កម្ចីមិនដំណើរការ	0.05%	1.57%	0.41%	1.05%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	0.95%	1.14%	0.42%	0.47%
ភាគរយនៃកម្ចីក្រោម 500ដុល្លារអាមេរិក	99.00%	98.50%	88.12%	13.04%
មធ្យមប្រាក់កម្ចី ក្នុងមួយគណនីកម្ចី (ដុល្លារអាមេរិក)	\$ 139	\$ 126	\$ 382	\$ 1,180
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	n/a	\$ 422	\$ 395	\$ 174
ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	86.00%	85.96%	82.13%	79.91%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	90.00%	92.00%	92.51%	95.71%
អត្រាចាកចេញរបស់អតិថិជនកម្ចី	15.11%	22.80%	23.92%	16.99%

អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើចំនួនអតិថិជន



១៣,២៨០

វិសាលភាពប្រតិបត្តិការ

ក្នុងភូមិចំនួន ៩២%

នៃចំនួនភូមិសរុបទូទាំងប្រទេស

១០០% នៃចំនួនស្រុក
សរុបទូទាំងប្រទេស



៦,៦៥៨
ភ្នាក់ងារ



១៥០
ការិយាល័យសាខា



៣៩៦,២៣៩
ចំនួនគណនីកម្ចី




១,៤៥០,៥០៦
ចំនួនគណនីសន្សំ




៣០៦,០៩១
ចំនួនអតិថិជន
ធានារ៉ាប់រងឧត្តតូច

សមិទ្ធផលសំខាន់ៗ


រយៈពេល ៥ឆ្នាំ




ផលបំព្រៃប្រាក់កម្ចី (លានដុល្លារអាមេរិក)



ចំនួនគណនីប្រាក់កម្ចីសកម្មសរុប



ប្រាក់ចំណេញសុទ្ធផ្សេងបំផុតភាគរយ (ROA)



កម្រិតតាមទំហំគិតជាដុល្លារ ខែធ្នូ ២០២១

សមិទ្ធផលសំខាន់ៗ

រយៈពេល ៥ឆ្នាំ

បរិយាយ

2017

2018

2019

2020

2021

I - សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ

ចំនួនសាខា	34	34	34	34	35
ចំនួនអនុសាខា	116	115	115	115	115
ចំនួនភូមិ	12,560	12,614	12,675	13,009	13,280
· ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេសចំនួនបុគ្គលិកសរុប	89%	89%	90%	91%	92%
ចំនួនបុគ្គលិកសរុប	2,494	2,811	3,091	3,176	3,526
· មន្ត្រីគណនេយ្យបន្ថែមបុគ្គលិកសរុប	38%	35%	41%	39%	42%
ចំនួនអតិថិជនសកម្មសរុប	683,354	765,058	912,113	962,335	911,546
ចំនួនគណនីប្រាក់កម្ចីសកម្មសរុប	344,754	359,681	398,465	386,640	396,239
· គណនីកម្ចីជាក្រុម	76%	78%	74%	73%	70%
· គណនីកម្ចីឯកត្តជន	24%	22%	26%	27%	30%
សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក)	\$ 202,947,275	\$ 246,332,213	\$ 316,882,273	\$ 357,086,536	\$ 467,472,529
· កម្ចីជាក្រុម	60%	52%	51%	47%	37%
· កម្ចីឯកត្តជន	40%	48%	49%	53%	63%
ចំនួនគណនីកម្ចីសកម្មធៀបមធ្យមភាគមន្ត្រីគណនេយ្យ	360	359	323	310	267
សមតុល្យប្រាក់កម្ចីធៀបមធ្យមភាគមន្ត្រីគណនេយ្យ (ដុល្លារអាមេរិក)	\$ 214,131	\$ 248,204	\$ 265,290	\$ 252,732	\$ 288,149
ចំនួនគណនីសន្សំ និងជាអតិថិជនកម្ចី	236,871	388,149	380,872	309,946	309,972
ចំនួនគណនីប្រាក់សន្សំសកម្មសរុប	575,471	793,526	1,359,755	1,451,813	1,450,506
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$ 120,863,548	\$ 162,381,565	\$ 182,840,456	\$ 209,680,482	\$ 251,663,265
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)	61	61	56	57	69
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	284,957	285,646	328,968	277,363	306,091

II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ

ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$ 5,277,866	\$ 7,347,355	\$ 7,300,903	\$ 7,732,229	\$ 9,933,534
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	114.80%	118.01%	116.47%	114.11%	116.26%
ប្រាក់ចំណេញសុទ្ធធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	2.30%	2.46%	2.01%	1.86%	1.94%
ប្រាក់ចំណេញសុទ្ធធៀបមធ្យមភាគមូលធន (RoE)	13.94%	16.73%	12.51%	10.55%	11.72%
ទិន្នផលលើប្រាក់កម្ចី	29.15%	22.83%	20.61%	20.84%	19.86%
អនុបាតថ្លៃដើមប្រតិបត្តិការ	16.38%	13.88%	11.25%	10.66%	9.69%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	7.84%	6.89%	6.50%	6.07%	5.67%
អនុបាតបំណុលធៀបមូលធន	4.51	5.16	4.48	4.57	4.76
ប្រាក់កម្ចីមិនដំណើរការ	1.48%	1.09%	0.86%	1.24%	1.05%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	0.94%	1.14%	0.56%	0.39%	0.47%

បរិយាយ

2017 2018 2019 2020 2021

III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់កម្ចី

ទំហំប្រាក់កម្ចីជាមធ្យម (ដុល្លារអាមេរិក)/ធៀបនឹងប្រាក់ចំណូល

ថ្នាក់ជាតិក្នុងម្នាក់ៗ(កម្ចីបានបញ្ចេញ)	74.75%	91.69%	84.08%	87.73%	112.81%
ភាគរយនៃកម្ចីក្រោម ៥០០ ដុល្លារអាមេរិក	36.90%	21.52%	17.61%	12.37%	13.04%
មធ្យមប្រាក់កម្ចី ក្នុងមួយគណនីកម្ចី (ដុល្លារអាមេរិក)	\$ 601	\$ 703	\$ 820	\$924	\$ 1,180
· អតិថិជនកម្ចីជាក្រុម	\$ 470	\$ 518	\$ 571	\$ 625	\$ 647
· អតិថិជនកម្ចីជាឯកត្តជន	\$ 970	\$ 1,288	\$ 1,308	\$ 1,912	\$ 1,710
· អតិថិជនកម្ចីអាជីវកម្ម	\$ 11,050	\$ 11,549	\$ 16,958	\$ 15,956	\$ 16,104
មធ្យមកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	\$ 755	\$ 926	\$ 1,206	\$ 1,258	\$ 1,911
· អតិថិជនកម្ចីជាក្រុម	\$ 570	\$ 662	\$ 798	\$ 809	\$ 839
· អតិថិជនកម្ចីឯកត្តជន	\$ 1,302	\$ 1,810	\$ 1,772	\$ 2,111	\$ 2,402
· អតិថិជនកម្ចីអាជីវកម្ម	\$ 11,708	\$ 13,402	\$ 23,448	\$ 19,053	\$ 21,854

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់សន្សំ

មធ្យមសមតុល្យប្រាក់សន្សំ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិក្នុងម្នាក់ៗ	20.32%	19.81%	9.17%	9.78%	9.97%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក	96.70%	97.45%	98.44%	98.41%	98.16%
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$ 205	\$ 200	\$ 132	\$ 144	\$ 174

សមិទ្ធផលសំខាន់ៗផ្នែកផ្ទេរប្រាក់

ចំនួនភ្នាក់ងារ	3,126	4,090	5,547	5,550	6,658
ចំនួនប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ ៣០០ដុល្លារអាមេរិក	713,085	525,254	391,903	586,603	993,559
មធ្យមសមតុល្យផ្ទេរប្រាក់ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិក្នុងម្នាក់ៗ	28.84%	30.48%	20.69%	15.02%	12.19%

សមិទ្ធផលសំខាន់ៗផ្នែកសង្គមផ្សេងៗទៀត

ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	81.49%	81.33%	81.04%	80.55%	79.91%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	96.71%	93.14%	95.04%	95.41%	95.71%
អត្រាចាកចេញរបស់អតិថិជនកម្ចី	26.12%	21.65%	16.72%	19.20%	16.99%

ប្រវត្តិ អេ អិម ខេ



1990s

ការចាប់កំណើតរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ក៏អំណុំវិញក្នុងគំរោងអន្តរជាតិ ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ដោយសារប្រតិបត្តិការមានការចម្រើនក្នុង ឆ្នាំ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុដាច់ដោយខ្មែរ ដែលបានប្រែក្លាយ ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ។ នៅ ត្រីមាស ២០០៣ អេ អិម ខេ បានធ្វើប្រតិបត្តិការ អាជីវកម្មដោយឯករាជ្យពីអង្គការ Concern បន្ទាប់មកទទួលបានអាជ្ញាប័ណ្ណវិធានការជាតិ នៃ កម្ពុជាក្នុងឆ្នាំ ២០០៤។



2005

នៅ ឆ្នាំ២០០៥ អេ អិម ខេ ទទួលបានប្រាក់ចំណេញពី ប្រតិបត្តិការដំបូងរបស់ខ្លួន និងទទួលបានប្រាក់ កម្ចីពីប្រភពខាងក្រៅ ព្រមទាំងបង្កើតយន្តការគ្រប់ គ្រងការងារសង្គមផងដែរ។ នៅឆ្នាំបន្តបន្ទាប់ អេ អិម ខេ បានរីកចម្រើនយ៉ាងឆាប់រហ័សចំពោះ សេវាប្រាក់កម្ចី និងបានពង្រីកសេវាប្រតិបត្តិការ នៅទូទាំងប្រទេស។



2010

នៅ ឆ្នាំ២០១០ កំណែទម្រង់ ជាយុទ្ធសាស្ត្រត្រូវបាន ចាប់ផ្តើមអនុវត្ត ដោយធ្វើការផ្លាស់ប្តូរ អេ អិម ខេ ពីការផ្តល់ប្រាក់កម្ចីតែមួយមុខនៅតាមជនបទ ទៅជាគ្រឹះស្ថានដែលផ្តល់សេវាមីក្រូហិរញ្ញវត្ថុ សម្បូរបែប។ យុទ្ធសាស្ត្រនេះ ត្រូវបានគ្រួសារ ពិតប្រាកដក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុច្រើន ប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោល បំណងធ្វើឱ្យជីវភាពរបស់ពួកគេប្រសើរឡើង។



2011-2012

ការផ្តល់អាជ្ញាប័ណ្ណទទួល ប្រាក់បញ្ញើពីសាធារណជន (MDI License) ក្នុងឆ្នាំ២០១០ បានដើរតួនាទី យ៉ាងសំខាន់ចំពោះ ដំណើរការនេះ និងបានជំរុញឱ្យ អេ អិម ខេ ផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនទៀត។ គ្រឹមពាក់កណ្តាលឆ្នាំ២០១១ សេវាប្រាក់កម្ចី បានដាក់ឱ្យដំណើរការនៅគ្រប់សាខាទូទាំង ប្រទេសជាមួយនឹងសេវាផ្ទេរប្រាក់ក្នុងស្រុក ដែល បានដាក់ឱ្យដំណើរការក្នុងខែ កក្កដា ឆ្នាំដដែល នេះ។ សេវាកម្មទាំងពីរនេះ ត្រូវបានពង្រីកទៅ គ្រប់ការិយាល័យសាខាទាំង ១១៣ របស់ អេ អិម ខេ អំឡុងឆ្នាំ២០១២។ អេ អិម ខេ បានចាប់ផ្តើម ដាក់សាកល្បងយៈពេលមួយឆ្នាំលើសេវាធនាគារ ចល័តក្នុងឆ្នាំ២០១១ ដល់ ឆ្នាំ២០១២។



2013

ក្នុងឆ្នាំ ២០១៣ អេ អិម ខេ បានដាក់ឱ្យ ដំណើរការម៉ាស៊ីន ដកប្រាក់ និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជា បណ្តាញប្រតិបត្តិការបន្ថែមសម្រាប់អតិថិជនរបស់ខ្លួន ដើម្បីឱ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងក្នុងការ ប្រើប្រាស់សេវាប្រាក់សន្សំរបស់ខ្លួនផងដែរ។ នៅឆ្នាំបន្ទាប់មកទៀត ២០១៤ អេ អិម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វូតេ ដើម្បីផ្តល់ជូនសេវាធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់ ដល់អតិថិជនកម្ចីរបស់ខ្លួន។ រហូតមកដល់ឆ្នាំ២០១៥ អេ អិម ខេ បានដាក់ដំណើរការគណនីកូនឆ្មារជាផ្លូវការ ដោយ គណនីនេះអាចជួយដល់អតិថិជនក្នុងការយកប្រាក់មកដាក់សន្សំ សម្រាប់អាគារកូនកូនរបស់ពួកគេ ដើម្បីធានាឱ្យបានថាទោះបីជា អតិថិជនមានបញ្ហាអ្វីមួយដែលបានកើតឡើងដោយមិនបានដឹងមុន ក៏កូនរបស់ពួកគេនៅតែអាចសម្រេចក្តីសុបិននាពេលអនាគតបាន។



2016

អេ អិម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដែលបានអនុវត្តយ៉ាងពេញលេញ លើគោលការណ៍ការពារអតិថិជនពី SMART CAMPAIGN ដែលជាអង្គការអន្តរជាតិជំរុញឱ្យមានការអនុវត្តពេញលេញ ពីគោលការណ៍ការពារអតិថិជនទាំងប្រាំពីរនៅទូទាំង សកលលោក ក្នុងឆ្នាំ ២០១៦។ នៅក្នុងពេលជាមួយគ្នានោះដែរ អេ អិម ខេ ក៏បានដាក់ឱ្យដំណើរការសេវា Fast Service ជាមួយ ធនាគារជាតិនៃកម្ពុជាផងដែរ។



2018

ក្នុងឆ្នាំ២០១៨ អេ អិម ខេ បានប្រារព្ធកម្រិតខ្ពស់ ១៥ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ហើយក៏ដាច់ពី សករាជ្ជីវដែលបានស្នូលសន្ទនាស្តីពីភាពស្របច្រក និង ភាពជឿជាក់នៃអតិថិជន និងក្រុមហ៊ុនផ្សេងៗទៀត (Shanghai Commercial & Savings Bank)។ លើសពីនេះទៀត អេ អិម ខេ បានធ្វើការផ្លាស់ប្តូរ និងដាក់ឱ្យដំណើរការប្រព័ន្ធធនាគារ ស្នូលថ្មីទទួលបានជាជោគជ័យជាស្ថាពរ ហើយស្របច្រកជាមួយគ្នា នេះដែរ អេ អិម ខេ ក៏បានដាក់ឱ្យដំណើរការ “ គ្រប់តម្រូវការសេវា ហិរញ្ញវត្ថុផ្តល់ជូននៅកន្លែងតែមួយ One Stop Shop ” នៅទូទាំង ប្រទេសផងដែរ។



2019

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ត្រូវបាន ទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល្អ នៅកម្ពុជាដោយស្ថាប័ន “Global Business Outlook Award 2019”។ អេ អិម ខេ នៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅ និងស្របច្រកតាមប្រព័ន្ធនិងទស្សនៈ វិស័យរបស់ខ្លួន គឺផ្តល់សេវាហិរញ្ញវត្ថុសម្បូរបែបទៅដល់អតិថិជនដែល មានប្រាក់ចំណូលទាប-មធ្យម ជាពិសេសសម្រាប់អ្នកដែលរស់ នៅក្នុងតំបន់ជនបទដាច់ស្រយាល។

លើសពីនេះទៀត វិញ្ញាបនបត្រដែលទទួលបានពី Truelift គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ អេ អិម ខេ ដើម្បីធ្វើឱ្យប្រសើរឡើង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស។ អេ អិម ខេ បានដាក់ឱ្យដំណើរការជាផ្លូវការម៉ូឌុលថ្មីស្តីពីផ្ទៃដែល មានឈ្មោះថា “ ទន្លេសាប ” ដើម្បីផ្តល់ដាច់ដោយដៃដៃក្នុងការកម្ចី និងផលិតផលកម្ចីជាប្រភេទថ្មីក្នុងប្រទេសកម្ពុជា។ កម្មវិធី ទូរស័ព្ទផ្ទៃទន្លេសាបត្រូវបានបង្កើតឡើងក្នុងការផ្តល់ដាច់ដោយដៃ ដល់កសិករដល់កសិកររួមមាន បច្ចេកទេសកសិកម្ម អាកាសធាតុ ព័ត៌មានទីផ្សារកសិកម្ម គន្លឹះសំខាន់ៗក្នុងការដាំដំណាំប្រកេសស្ពាន កសិកម្ម និងបច្ចេកទេសចិញ្ចឹមសត្វផងដែរ។ កម្មវិធីទូរស័ព្ទផ្ទៃនេះ អាចឱ្យអ្នកប្រើប្រាស់ទិញផលិតផលកសិកម្មតាមអនឡាញចូលទៅ រកផលិតផលកសិកម្មសម្បូរបែប និងមានឱកាសជួបជាមួយអ្នកលក់ ជាច្រើនទៀតផង។ សម្រាប់កម្មវិធីទូរស័ព្ទផ្ទៃ ទន្លេសាបអ្នកលក់ ត្រូវ បានបង្កើតឡើងដោយផ្តោតសំខាន់លើអ្នកលក់ អ្នកផ្តល់សេវា និង អ្នកផ្គត់ផ្គង់ផលិតផលកសិកម្មនៅទូទាំងប្រទេស។ ក្នុងឆ្នាំដដែលនេះ

ដែរ អេ អិម ខេ បានបើកឱ្យដំណើរការផលិតផល និងសេវាកម្ម ជាច្រើនដូចមាន៖

- ដាក់ឱ្យដំណើរការកម្មវិធីដែលមានទំហំទឹកប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ ដើម្បីជួយដល់សហគ្រាសជនបទនិងមធ្យមអាច ទទួលបានដើមទុនយកទៅកែសម្រួលដើម្បីបង្កើនប្រាក់ចំណេញ

- ដាក់ឱ្យដំណើរការផលិតផលកម្ចីសន្យា (សេវាបង់រំលស់) ដើម្បីជួយឱ្យអតិថិជនអាចរំលស់ ម៉ូតូ កង់ ប៊ូ និងសម្ភារៈកសិកម្ម ផ្សេងៗបាន

- អេ អិម ខេ រួមសហការជាមួយ ការិយាល័យឥណទានកម្ពុជា (CBC) ដើម្បីផ្តល់សេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដែល អនុញ្ញាតឱ្យសាធារណជនអាចត្រួតពិនិត្យនៅស្ថានភាពឥណទាន របស់ខ្លួន និងរបាយការណ៍ឥណទានបច្ចុប្បន្នតាមការិយាល័យ អេ អិម ខេ ទូទាំងប្រទេស។



2020

ឆ្នាំ២០២០ គឺជាឆ្នាំដែល អេ អិម ខេ បានឈាន ជើងពួលក្នុងយុគសម័យឌីជីថល ដែលក្នុងនោះ ដែរ អេ អិម ខេ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីធនាគារ ចល័ត។ កម្មវិធីនេះអាចជួយឱ្យអតិថិជនធ្វើការគ្រប់គ្រងវិសាលភាព ហិរញ្ញវត្ថុរបស់ពួកគេនៅលើទូរស័ព្ទដៃដូចជា វេលាយក្នុង និងក្រៅ ប្រទេស វេលាយទៅខ្សែចាត់ដី និងធនាគារផ្សេងៗទៀតដោយ បញ្ចូលលុយទូរស័ព្ទ បង់វិញ្ញាបនបត្រទឹកភ្លៀង បង់ប្រាក់កម្ចី ត្រួតពិនិត្យ សមតុល្យគណនីកម្ចីជាសេវាទូទាត់តាម QR code ផងដែរ។ នៅក្នុងឆ្នាំដដែលនេះផងដែរ អេ អិម ខេ ក៏បានដាក់ឱ្យប្រើប្រាស់ជា

ផ្លូវការនូវសេវាទូទាត់តាម QR code តាមរយៈ AMK Mobile App ដែលអតិថិជនមានភាពងាយស្រួលក្នុងការស្នើសុំទូទាត់សាច់ប្រាក់ នៅតាមបាងកូនិញផ្សេងៗ បានយ៉ាងរហ័ស និងងាយស្រួល។ ជាងនេះទៅទៀត អេ អិម ខេ ក៏បានដាក់ឱ្យប្រើប្រាស់នូវផលិតផល ទុនបង្វិល និងកញ្ចប់សេវាកម្មហិរញ្ញវត្ថុសម្រាប់ខ្សែសង្វាក់អាជីវកម្ម ដល់បងប្អូន និងម្ចាស់អាជីវកម្មនៅកម្ពុជា ដែលផលិតផលទាំងនោះ មានដូចជា ទុនបង្វិល សម្រាប់ទិញវត្ថុធាតុដើម ឬទិញផ្សេងៗ និងសម្រាប់ពង្រីកអាជីវកម្មថ្មី និងទីផ្សារដែលពួកគេមិនទាន់ទ្រព្យ បញ្ជា។ អេ អិម ខេ ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាផ្ទេរ

ប្រាក់ក្រៅប្រទេស ដែលអតិថិជនអាចទទួលបានលុយពីប្រទេស ក្នុងខាងក្បែរ និងវេលាយទៅនៃប្រទេសហ្វីលីពីន និងវៀតណាម។ អេ អិម ខេ ក៏បានក្លាយជាសាធារណជនដែលជា platform របស់ ធនាគារជាតិនៃកម្ពុជា (NBC) ដែលអនុញ្ញាតឱ្យអតិថិជនធនាគារ ក៏ដូចជាហិរញ្ញវត្ថុអាចធ្វើការស្នើសុំទូទាត់ប្រាក់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់កាន់លុយសុទ្ធ។

អាចស្នើកម្ចីបានយ៉ាងងាយស្រួល ក្នុងអត្រាការប្រាក់សមរម្យ និងអត្រាការសម្ងាត់បានល្អ។

- វេលាយក្រៅប្រទេសតាម EMQ និង UnionPay៖ អាចឱ្យអតិថិជន វេលាយពីប្រទេសកម្ពុជាទៅបណ្តាប្រទេសទាំង១២ ដោយអស់ថ្លៃ សេវាកម្មចាប់ផុត។



2021

ឆ្នាំ២០២១ គឺជាឆ្នាំដែល អេ អិម ខេ បានកាន់ យកច្រកទឹកដីជីវិត និងពង្រីកវិសាលភាព សេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនដើម្បីឱ្យអតិថិជន កាន់តែមានងាយស្រួល និងកាន់បន្ថែមការិយាល័យ តាមរយៈ មុខងារថ្មីដូចជា បើកគណនីបានដោយខ្លួនឯង (Selfie Banking) ស្នើកម្ចីតាមអនឡាញ និងវេលាយក្រៅប្រទេសតាមរយៈ EMQ និង UnionPay ។

- បើកគណនីបានដោយខ្លួនឯង (Selfie Banking) ៖ គឺជាមុខងារ ថ្មីដែលបានបង្កើតឡើងក្នុង AMK Mobile អាចឱ្យអតិថិជនបង្កើត គណនីបានដោយខ្លួនឯងដោយចំណាយពេលត្រឹមតែ២ ឬ ៣នាទី តែប៉ុណ្ណោះ។
- ស្នើកម្ចីតាមអនឡាញ៖ អតិថិជនគ្រាន់តែចូលក្នុង AMK Mobile ឬ រេហ្វស៊ីប៊ី AMK MFI ឬ AMK Digital





របាយការណ៍ ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០២១ គឺជាឆ្នាំអន្តរកាល និងជាឆ្នាំនៃភាពធន។ ជាឆ្នាំអន្តរកាល ពីព្រោះថា ប្រទេសកម្ពុជា បានជួបប្រទះនូវការឆ្លងកាលដាលជំងឺកូវីដ ១៩ យ៉ាងខ្លាំងបំផុត និងផលប៉ះពាល់នៃការបិទខ្ទប់ ការធ្វើដំណើរនៅ ក្នុងប្រទេស និងពីក្រៅប្រទេស ហើយបានឆ្លើយតបយ៉ាងជោគជ័យ ដោយដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងទូលំ- ទូលាយ។ ប្រជាជនចំនួនជិត ៩០% បានចាក់វ៉ាក់សាំងចំនួនពីរដង គិតត្រឹមចុងឆ្នាំ២០២១។ ឆ្នាំ២០២១ គឺជាឆ្នាំនៃភាពធន ពីព្រោះថា ប្រទេសកម្ពុជាបានកសាងមូលដ្ឋានដើម្បីរស់នៅជាមួយនឹងជំងឺ កូវីដ ១៩ ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏ផលិតផលក្នុងស្រុក សរុបរបស់កម្ពុជាត្រូវបានព្យាករថា កើនឡើងចំនួន ១.៩% នៅឆ្នាំ២០២១ ហើយធនាគារពិភពលោកបានព្យាករថាប្រទេសកម្ពុជានឹងមានកំណើន សេដ្ឋកិច្ចចំនួន ៥.៣%នៅឆ្នាំ២០២២។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏បានជួបបញ្ហាប្រឈមអន្តរ- កាល និងភាពធនគួរឱ្យកត់សម្គាល់ផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការ ឆ្លងកាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ និងផលប៉ះពាល់នៃការ បិទខ្ទប់ការធ្វើដំណើរនៅក្នុងស្រុក យើងបានរៀបចំឥណទានឡើងវិញ ចំនួនប្រហែលជា ១៤% នៃផលបំពេញឥណទានរបស់យើងដើម្បីអនុញ្ញាត ឱ្យអតិថិជនដែលរងផលប៉ះពាល់ពីការឆ្លងកាលដាលជំងឺកូវីដ-១៩ អាចងើបឡើងវិញបានដោយមិនកំរយព្រួយបារម្ភថាមិនអាចបំពេញ កាតព្វកិច្ចបង់សងបាន។ ប៉ុន្តែ ដោយសារសេវាកម្មមានវិសាលភាពធំ ទូលំទូលាយ និងប្រតិបត្តិការប្រកបដោយពិពិធកម្មរបស់យើង យើង អាចមានភាពធនទៅនឹងផលប៉ះពាល់នៃការឆ្លងកាលដាលក្នុង សហគមន៍ និងការបិទខ្ទប់នៅក្នុងស្រុកផងដែរ។ អតិថិជនរបស់យើង មានមូលដ្ឋាននៅក្នុងភូមិចំនួនជាង ១៣, ០០០ ចំណែកឯបណ្តាញ

សាខា ភ្នាក់ងារ និងអេធីអឹម របស់យើងមានចំនួនជាង ៧, ០០០ ទីតាំង ហើយផលបំពេញឥណទានរបស់យើងចំនួនជាង ៨៥% ស្ថិតនៅ ក្រៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល។

ភាពធនរបស់យើង អាចមើលឃើញតាមរយៈផលបំពេញ និង ប្រតិបត្តិ ការរបស់យើង។ ឥណទានរបស់យើងបានកើនឡើងចំនួន ៣១% ប្រាក់- បញ្ញើពីអតិថិជនបានកើនឡើងចំនួន ២១% ហើយប្រាក់ចំណេញនៅ រក្សាលំដាប់បានល្អ ដោយប្រាក់ចំណេញធៀបនឹងមូលធនមានចំនួន ១១.៧០%។ ផលិតផលផ្សេងទៀតរបស់យើង ក៏មានកំណើនផងដែរ នៅក្នុងឆ្នាំ២០២១ ដែលនេះឆ្លុះបញ្ចាំងពីតម្រូវការ និងស្ថិរភាពជានិរន្តរ៍ នៅក្នុងប្រតិបត្តិការរបស់ អេ អឹម ខេ។ ចំនួនអតិថិជនប្រាក់បញ្ញើមាន លំដាប់ល្អ ខណៈដែលយើងបានពង្រឹងផលិតផលប្រាក់បញ្ញើរបស់ យើង។ ចំនួនអតិថិជនឥណទានបានកើនឡើងជិត ១ ម៉ឺននាក់ ដែលនេះឆ្លុះបញ្ចាំងពីអន្តរកាលនៅក្នុងរចនាសម្ព័ន្ធផលបំពេញរបស់យើង។

អេ អឹម ខេ មានប្រវត្តិយូរអង្វែងខាងផ្នែកនវានុវត្តន៍ និងការទាញ យកប្រយោជន៍ពីបច្ចេកវិទ្យា។ ការឆ្លងកាលដាលជំងឺកូវីដ១៩ បានបង្កើនល្បឿននៃអន្តរកាលនេះ។ នៅឆ្នាំ២០២១ យើងបានដាក់ ដំណើរការនូវមុខងារថ្មីៗ និងមានដៃគូថ្មីៗ ដូចជា “សេវាស្វ័យធនាគារ” និងឥណទានអនឡាញ ដែលអាចឱ្យអតិថិជនបើកគណនី និងដាក់ សំណើឥណទានតាមអនឡាញ តាមរយៈកម្មវិធីសេវាធនាគារចល័ត AMK Mobile App។ យើងបានពង្រីកមូលដ្ឋានឌីជីថលរបស់យើង ដោយអតិថិជនរបស់យើង អាចប្រើប្រាស់សេវាកម្មជាមួយនឹងអាជីវករ ជាង ៨,០០០ នាក់ ហើយបានដាក់ដំណើរការនូវសេវាទូទាត់អន្តរជាតិ ថ្មីៗ ដូចជា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបំផុត



នៅក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាសមាជិកនៃ UnionPay International (UPI) ជាបណ្តាញសេវាបំណុលទូទាត់ធំបំផុតនៅលើពិភពលោក។

ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់ អេ អឹម ខេ បានផ្តល់ទិសដៅដ៏រឹងមាំសម្រាប់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៅឆ្នាំ២០២១។ ជាក់ស្តែងនៅឆ្នាំ២០២១ យើងត្រូវបានទទួលស្គាល់ដោយយុទ្ធនាការស្មាត (Smart Campaign) ដោយសារការអនុវត្តដ៏ល្អបំផុតរបស់យើងចំពោះកិច្ចការពារអតិថិជនហើយយកទទួលបាន “ពានរង្វាន់និយោជកឆ្លើយបំផុត” ដែលទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ចំពោះបុគ្គលិក និងសហគមន៍។

នៅឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ ក៏បានឆ្លងកាត់អន្តរកាលផងដែរ។ ឆ្នាំ២០២១ គឺជាឆ្នាំដំបូងរបស់ខ្ញុំ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ហើយខ្ញុំសូមអរគុណចំពោះលោក Tanmay Chetan ដែលខ្ញុំបានបន្តតំណែង និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្ញុំផងដែរ។ លោក Tanmay Chetan មានការប្តេជ្ញាចិត្តខ្ពស់ដើម្បីការអភិវឌ្ឍ និងកំណើនរបស់ អេ អឹម ខេ។ ខ្ញុំមានសេចក្តីសោមនស្សដែល អេ អឹម ខេ នៅបន្តទទួលបានជំនាញ និងបទពិសោធន៍របស់លោក Tanmay Chetan ដោយសារថា លោកនៅបន្តបម្រើការងារនៅ អេ អឹម ខេ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល។ ឆ្នាំ២០២១ គឺជាឆ្នាំដំបូងពេញមួយឆ្នាំដែលភាគទុនិកគឺជនភាគខ្មែរ ខមរមេសល & សេរីង (អេស ស៊ី អេស ប៊ី) បានបង្កើនការវិនិយោគលើ អេ អឹម ខេ ខណៈដែលសមាសភាពផ្សេងៗគ្នានៅក្នុងក្រុមប្រឹក្សាភិបាលរបស់យើង នាំមកនូវជំនាញ និងបទពិសោធន៍ដ៏សម្បូរបែប ដើម្បីផ្តល់ភាពជឿជាក់ និងកំណើនបន្ថែមទៀតសម្រាប់ អេ អឹម ខេ នាពេលអនាគត។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់របស់ អេ អឹម ខេ រួមមាន អតិថិជន បុគ្គលិក គណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងភាគទុនិកចំពោះការប្តេជ្ញាចិត្ត និងការគាំទ្រនៅក្នុងឆ្នាំអន្តរកាល និងជាឆ្នាំនៃភាពជឿជាក់។ សមិទ្ធផលរបស់យើងនៅឆ្នាំ២០២១ បានកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់កំណើននាពេលអនាគត និងបន្តជាកម្លាំងជំរុញឆ្ពោះទៅសម្រេចទស្សនវិស័យស្នូលរបស់យើងគឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគាត់ ហើយអាចជួយជាវិភាគទានយ៉ាងមានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។

JOHN CON-SING YUNG



របាយការណ៍ប្រធាននាយកក្រុមហ៊ុន

ឆ្នាំ២០២១ គឺជាឆ្នាំថ្មីមួយទៀតនៃបញ្ហាប្រឈម។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវច្បាប់ កាន់តែតឹងរឹងថែមទៀត រួមមាន៖ ការបិទខ្ទប់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងនៅតាមសហគមន៍ដែលមានហានិភ័យខ្ពស់ ដោយសារចំនួនករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ បានកើនឡើងដល់ចំណុចខ្ពស់នៅខែមេសា ឆ្នាំ២០២១។ ប៉ុន្តែដើម្បីកាត់បន្ថយផលប៉ះពាល់ និងគាំទ្រអាជីវកម្មក្នុងស្រុក រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះៗមួយចំនួនរួមមាន៖ ការអនុគ្រោះពន្ធសម្រាប់វិស័យប៉ះពាល់នានា រួមមាន វិស័យទេសចរណ៍ ការផ្តល់ហិរញ្ញប្បទានការប្រាក់ទាបជូនសហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងសហហិរញ្ញប្បទានរវាងធនាគារសហគ្រាសធុនតូច និងមធ្យម (ជាធនាគាររដ្ឋ) ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ។

បន្ថែមពីលើនេះទៀត សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទាន ដែលអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានឥណទានដោយគ្មានទ្រព្យធានាពីគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ។ សេដ្ឋកិច្ចកម្ពុជាពឹងថានឹងកើនឡើង ១,៩% ក្នុងឆ្នាំ២០២១ និង ៥,៣% ក្នុងឆ្នាំ២០២២។ ការព្យាករណ៍ពីអតិថិជនរណា ថានឹងកើន ២,៩% ក្នុងឆ្នាំ២០២១ និង ៤,៧% ក្នុងឆ្នាំ២០២២។ ដើម្បីជួយគាំទ្រអតិថិជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជាបានចាត់វិធានការបុរេសកម្ម

ដោយបន្តបន្ថយលក្ខខណ្ឌតម្រូវសំខាន់ៗ ដើម្បីធានាថាវិស័យហិរញ្ញវត្ថុនៅតែមានសភាពរឹងមាំ និងមានសុខភាពល្អ។ វិធានការទាំងនេះ បានជួយវិស័យហិរញ្ញវត្ថុ កាត់បន្ថយហានិភ័យ និងរក្សាលំហូរមូលធន ដើម្បីគាំទ្រសេដ្ឋកិច្ច។ វិស័យហិរញ្ញវត្ថុ នៅបន្តរឹងមាំ និងមានភាពធន់ ដោយមានសន្ទនីយភាពខ្ពស់ និងកំណើនឥណទានល្អ ហើយឥណទានមិនដំណើរការស្ថិតនៅកម្រិតអាចគ្រប់គ្រងបាន។ វិស័យហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញសរុបចំនួន ៧.២៧ ប៊ីលានដុល្លារសម្រាប់គណនីឥណទានចំនួន ៦២៤, ១៥៩ ហើយឥណទានសរុបបានកើនឡើងចំនួនជាង ២០% រហូតដល់ចំនួន ៣៩.៤៤ប៊ីលានដុល្លារដោយមានគណនីឥណទានចំនួន ៣.៧ លាន គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ (ប្រភព៖ ការតាមដានទិន្នន័យរបស់ការិយាល័យឥណទានកម្ពុជា)។

អេ អឹម ខេ បានខិតខំធ្វើការយ៉ាងស្វិតស្វាញនៅក្នុងឆ្នាំដែលមានបញ្ហាប្រឈមមិនធ្លាប់មានពីមុនមកនេះ ដើម្បីគាំទ្រអតិថិជនរបស់ខ្លួន។ យើងបានបន្តបេសកកម្មរបស់យើង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនក្រុមគ្រួសារនៅតាមជនបទ និងមានចំណូលទាប។ អតិថិជនជាង ៩៥% របស់ អេ អឹម ខេ រស់នៅតំបន់ជនបទ។ អេ អឹម ខេ បានបន្តពង្រីកវិសាលភាពរហូតដល់ភូមិចំនួនជាង ៩២% នៃចំនួនភូមិសរុប និងទៅដល់ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ទាំងអស់ចំនួន ១០០% នៅក្នុង

¹ <https://www.adb.org/countries/cambodia/economy>

ប្រទេសកម្ពុជា។ ជាងនេះទៀត ដោយសារយើងមានពហុបណ្តាញ ជីវីងមាំ រួមមាន បុគ្គលិកតាមមូលដ្ឋាន ការិយាល័យ ភ្នាក់ងារ និង បណ្តាញឌីជីថលផ្សេងៗ ទើបអតិថិជនរបស់យើងអាចទទួលបាន សេវាកម្មកាន់តែងាយស្រួល និងកាន់តែជិតលំនៅដ្ឋានរបស់ខ្លួន។ បន្ថែមពីសេវាកម្មហិរញ្ញវត្ថុ អេ អឹម ខេ ក៏ផ្តល់ជូនកម្មវិធីអក្ខរកម្មហិរញ្ញវត្ថុ មួយចំនួនផងដែរ តាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង សម្រាប់អ្នកចូលរួមជាង ២ លាននាក់។

នៅឆ្នាំ២០២១ អេ អឹម ខេ បានបន្តពង្រឹងការពង្រឹងហេដ្ឋារចនា សម្ព័ន្ធឌីជីថល និងនវានុវត្តន៍។ ប្រតិបត្តិការផ្ទៃក្នុងភាគច្រើនរបស់ អេ អឹម ខេ ត្រូវបានធ្វើឌីជីថលនិយម ធ្វើឱ្យមានការប្រាស្រ័យទាក់ទង កាន់តែល្អប្រសើរ និងដំណើរការការងារកាន់តែលឿន ដែលជួយសម្រួល ការងារយ៉ាងច្រើន ជាពិសេសនៅក្នុងអំឡុងពេលនៃការឆ្លងកាត់រាលដាល ជំងឺកូវីដ១៩។ វិធានការនេះក៏ជួយកាត់បន្ថយសកម្មភាពប៉ះពាល់ដល់ បរិស្ថានរបស់យើងផងដែរ ដោយបានកាត់បន្ថយគួរឱ្យកត់សម្គាល់ នូវការប្រើប្រាស់ក្រដាស និងទឹកព្រិទ្ធ។ អេ អឹម ខេ បានដាក់ដំណើរការ នូវផលិតផលឌីជីថលយ៉ាងច្រើនសម្រាប់អតិថិជនរបស់ខ្លួន រួមមាន សេវាស្វ័យធនាគារ សេវាផ្ទេរប្រាក់លឿនតាមរយៈ UPI ឥណទាន ឌីជីថលតាមរយៈ chatbot ប្រព័ន្ធ API ការទូទាត់អនឡាញតាមរយៈ កម្មវិធីរបស់តតិយភាគី។

វិស័យឥណទាន នៅបន្តជួបបញ្ហាប្រឈមនៅឆ្នាំ២០២១ ដោយ សារជំងឺកូវីដ១៩ នៅតែអូសបន្លាយពេល ជាពិសេសនៅត្រីមាស ទី២ នៃឆ្នាំ២០២១។ ប៉ុន្តែ អេ អឹម ខេ អាចគ្រប់គ្រងហានិភ័យរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យឥណទានរបស់យើងអាចកើនឡើង ចំនួន ៣១%ដល់ចំនួន ៤៦៧.៦លានដុល្លារ ចំណែកឯគណនី ឥណទានបានកើនឡើងចំនួន ២.៥% ដល់ចំនួន ៣៩៦, ២៣៩។

ឥណទានមិនដំណើរការរបស់យើងបានប្រសើរឡើងវិញ ដោយធ្លាក់ ចុះមកត្រឹម ១.០៥%។ ឥណទានរៀបចំឡើងវិញរបស់យើងក៏បានធ្លាក់ ចុះផងដែរមកនៅត្រឹមទាបជាង ៥%នៃផលប្រតិបត្តិឥណទានរបស់យើង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីឥណទាន អតិថិជន ឥណទានចំនួនប្រហែលជា ៧៧% របស់ អេ អឹម ខេក៏បានទិញ ផលិតផលធានារ៉ាប់រង (ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល) តាមរយៈក្រុមហ៊ុនធានារ៉ាប់រងជាដៃគូ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ ក្នុងករណីជួបបញ្ហាសុខភាព និង/ឬជួបគ្រោះថ្នាក់។ ការរក្សាមូលដ្ឋាន អតិថិជនរបស់យើងបានរីកចម្រើនគួរឱ្យកត់សម្គាល់ពីចំនួន ៨១% នៅឆ្នាំ២០២១ ដល់ចំនួន ៨៦%នៅឆ្នាំ២០២១ (ដោយប្រើប្រាស់និយម ន័យតាមស្តង់ដារ MIX Market)។

ប្រាក់បញ្ញើពីអតិថិជនរបស់យើង បានបន្តកើនឡើងយ៉ាងល្អ នៅ ឆ្នាំ ២០២១។ ប្រាក់បញ្ញើបានកើនឡើងជិត ២១% រហូតដល់

២៥១.៧លានដុល្លារ។ កំណើនប្រាក់បញ្ញើនេះទទួលបានពីអតិថិជន ដែលមានចំណូលទាប និងអតិថិជនធុរកិច្ចដែលស្វែងរកចំណូលបន្ថែម ហើយដាក់ប្រាក់បញ្ញើភាគច្រើននៅក្នុងគណនីមានកាលកំណត់ រយៈពេលវែង។ អតិថិជនប្រាក់បញ្ញើចំនួនប្រហែល ៩០% របស់ អេ អឹម ខេ មានសមតុល្យតិចជាង ១០០ដុល្លារនៅបំណាច់ឆ្នាំ២០២១។

សេវាធនាគារឌីជីថលរបស់ អេ អឹម ខេ បានកើនឡើងគួរឱ្យកត់ សម្គាល់នៅឆ្នាំ២០២១។ កម្មវិធីសេវាធនាគារចល័តរបស់ អេ អឹម ខេ បានបន្តរីកចម្រើនបន្ទាប់ពីបានដាក់ដំណើរការនៅឆ្នាំ២០២០ ដោយ មានមុខងារថ្មីៗ ដូចជា E-Cash ការជូនដំណឹងនៅលើកម្មវិធី និងសេវា ស្វ័យធនាគារ ដែលអនុញ្ញាតឱ្យអតិថិជន បើកគណនីដោយខ្លួនឯង បានដោយគ្រាន់តែអនុវត្តតែបីជំហានយ៉ាងសាមញ្ញ (គឺ ថតរូបខ្លួនឯង ថតអត្តសញ្ញាណប័ណ្ណ និងបំពេញព័ត៌មានក៏ដូចជាលេខទូរស័ព្ទ)។ អ្នកប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត អេ អឹម ខេ បានកើនឡើង លើសទ្វេដងនៅឆ្នាំ២០២១ រហូតដល់ ១០៤,៩៤១នាក់។ អេ អឹម ខេ គឺជាគ្រឹះស្ថានក្រុមហ៊ុនវត្តដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាសមាជិកនៃបណ្តាញ UPI។

អេ អឹម ខេ បានដាក់ដំណើរការនូវសេវាផ្ទេរប្រាក់រហ័ស UPI នៅឆ្នាំ ២០២១ ហើយនឹងបន្តដាក់ដំណើរការប័ណ្ណឥណទាននិមិត្ត និង ប័ណ្ណឥណទាន UPI នៅឆ្នាំ២០២២។ បន្ថែមពីលើនេះទៀត អេ អឹម ខេ ធ្វើការសហការជាមួយនឹងដៃគូផ្សេងៗ ដូចជា EMQ, ធនាគារ ភីភីស៊ីប៊ែង, ធនាគារ KB និង Thunes ដើម្បីផ្តល់សេវាផ្ទេរប្រាក់ឆ្លង ប្រទេសក្នុងតម្លៃទាប លឿន និងមានសុវត្ថិភាព។ ចំនួនប្រតិបត្តិការ បានកើនឡើង ៥ ដង នៅឆ្នាំ២០២១។ ចំនួនបណ្តាញអាជីវកររបស់ យើងក៏ទទួលបានជោគជ័យយ៉ាងច្រើនផងដែរនៅឆ្នាំ២០២១។

អេ អឹម ខេ គឺជាសមាជិកដំបូងគេនៃប្រព័ន្ធបាគង ដែលបានអនុវត្ត ពេញលេញ និងដាក់ដំណើរការ KHQR ចូលក្នុងទីផ្សារ ធ្វើឱ្យបណ្តាញ អាជីវកររបស់ខ្លួន អាចទទួលបានការទូទាត់ពីសមាជិកផ្សេងទៀតនៃ ប្រព័ន្ធបាគង។ ចំនួនអាជីវករបានកើនឡើងជិត ៣ ដង នៅឆ្នាំ២០២១។ អេ អឹម ខេ ក៏កំពុងធ្វើការជាមួយនឹងដៃគូសាជីវកម្មផ្សេងទៀតផងដែរ ខាងផ្នែកសេវាទូទាត់ ដូចជា ក្រុមហ៊ុន Banhji, Blue Technology, Nham24 និង Khmum E-shop ដើម្បីឱ្យអតិថិជនរបស់យើងអាចធ្វើ ការទូទាត់តាមអនឡាញបានយ៉ាងងាយស្រួលពីគណនីរបស់ខ្លួន។ សេវាធនាគារតាមភ្នាក់ងាររបស់យើង ក៏បានកើនឡើងយ៉ាងខ្លាំងផង ដែរនៅឆ្នាំ២០២១ ទោះបីជាស្ថិតនៅក្នុងអំឡុងពេលនៃការឆ្លងកាត់រាលដាល ជំងឺកូវីដ១៩ ក៏ដោយ។ ចំនួនភ្នាក់ងារ បានកើនឡើង ២១% ដល់ ជាង ៦, ៦០០ ភ្នាក់ងារ។ សេវាដែលផ្តល់ជូននៅភ្នាក់ងារ រួមមាន ការទូទាត់វិក្កយបត្រ ការបញ្ជូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់ឥណទាន ការដាក់ប្រាក់បញ្ញើ ការដកប្រាក់ និងប្រតិបត្តិការផ្សេងៗ តាមរយៈ ប្រព័ន្ធបាគង។ បណ្តាញឌីជីថលរបស់ អេ អឹម ខេ មានប្រតិបត្តិការ

ជាង ១០ លានប្រតិបត្តិការ ជាលើកដំបូងនៅឆ្នាំ ២០២១។

កម្មវិធី ទន្លេសាប របស់ អេ អឹម ខេ បានបន្តកែលម្អបន្ថែមទៀតលើ ការរចនាតាមបទពិសោធន៍អ្នកប្រើប្រាស់ និងមុខងារប្រើប្រាស់ ដើម្បី គាំទ្រអតិថិជនរបស់យើងបន្ថែមទៀត ជាពិសេស កសិករ ដើម្បីអាច ទទួលបានចំណេះដឹងថ្មី ព័ត៌មានអំពីផលិតផលកសិកម្ម ព័ត៌មាន អំពីអាកាសធាតុ ព័ត៌មានទីផ្សារ និងទំនាក់ទំនងផ្ទាល់រវាងអ្នកលក់ ជាមួយនឹងអ្នកទិញ។ ជានេះទៀត អ្នកប្រើប្រាស់ក៏អាចទាក់ទង អ្នកជំនាញចំនួន ៤៥ នាក់របស់យើង ដើម្បីប្រឹក្សាអំពីបញ្ហាកសិកម្ម ផងដែរ។ ចំនួនអ្នកប្រើប្រាស់បានកើនឡើងជាលំដាប់ រហូតដល់ចំនួន ជាង ៣៥, ០០០ ដោយអ្នកតាមដាន (Followers) មានចំនួន ២៥០, ០០០ នាក់នៅលើហ្វេសប៊ុក។ ចំនួនអ្នកលក់/ហាង ក៏បានកើន ឡើងផងដែររហូតដល់ចំនួន ៧៣០ ហាង ដោយលក់ផលិតផលផ្សេងៗ រាប់ចាប់តាំងពីម្ហូបអាហារ រហូតដល់សម្ភារៈ/ឧបករណ៍កសិកម្ម។ អេ អឹម ខេ ក៏ធ្វើការជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនលើគម្រោងផ្សេងៗ ដូចជា អង្គការ TSSD, HEKS-EPER Cambodia, MetKasekor, Swisscontact និង UNDP ដោយផ្តល់ការបណ្តុះបណ្តាលជូនកសិករ និងបុគ្គលិកបណ្តាញឃុំចំនួនជាង ៦, ០០០នាក់នៅឆ្នាំ២០២១។

លទ្ធផលហិរញ្ញវត្ថុរបស់យើង មានលំនឹងល្អនៅឆ្នាំ២០២១ ទោះបី ជាមានផលប៉ះពាល់ពីការឆ្លងរីករាលដាលក៏ដោយ។ ប្រាក់ចំណេញ ធៀបនឹងមូលធនមានចំនួន ១១.៧២% ហើយប្រាក់ចំណេញធៀប នឹងទ្រព្យសកម្មមានចំនួន ១.៩៤%។ នៅឆ្នាំ២០២១ អេ អឹម ខេ បាន ចាត់វិធានការមួយចំនួនដើម្បីកែលម្អចំណាយប្រតិបត្តិការ។ អនុបាត ចំណាយប្រតិបត្តិការរបស់យើង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់មក ត្រឹម ៩.៦៩% នៅឆ្នាំ២០២១។ ចំណាយលើមូលនិធិក៏បានធ្លាក់ចុះផង ដែរមកត្រឹមជាង ៥.៧៥% ជាអត្រាចំណាយដ៏ប្រកួតប្រជែង នៅឆ្នាំ ២០២១។

ជាមួយសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថានឹងកាន់តែល្អប្រសើរ នៅឆ្នាំ២០២២។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានព្យាករថាកើនឡើងចំនួន ៥.៣% នៅឆ្នាំ២០២២ ភាគច្រើនដោយសារវិស័យឧស្សាហកម្ម។ ប៉ុន្តែ ការ ព្យាករអំពីកំណើនសេដ្ឋកិច្ចនេះមានភាពមិនច្បាស់លាស់ច្រើនដោយ សារជំងឺកូវីដ១៩ នៅតែបន្តឆ្លងរីករាលដាលនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា យើងនឹងបន្តបង្កើនអាជីវកម្ម របស់យើង ដោយប្រុងប្រយ័ត្ន លើបញ្ហាប្រឈមនានាដែលយើងនៅតែ អាចជួបប្រទះនៅឆ្នាំ ២០២២ រួមមាន លទ្ធភាពដែលអាចកើតឡើង នូវលក្ខន្តិកៈនៃជំងឺកូវីដ១៩។ ជាមួយ អេ អឹម ខេ នឹងបន្តផ្តោត យកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចខាងក្រោម៖

១. បន្តពង្រឹងគុណភាពផលិតផល និងសេវាកម្ម ជូនអតិថិជន

ជាពិសេស តាមរយៈបណ្តាញឌីជីថល។

- ២. បន្តធ្វើពិពិធកម្មលើផលប៉ុត្រ និងចូលប្រឡូកកាន់តែជ្រៅលើខ្សែ ចង្វាក់តម្លៃកសិកម្ម។
- ៣. បន្តចូលរួមថែមទៀតជាមួយនឹងប្រព័ន្ធរបស់ធនាគារជាតិនៃ កម្ពុជា ដើម្បីពង្រឹងសមត្ថភាពលើប្រតិបត្តិការអន្តរស្ថាប័ន។
- ៤. ចូលរួមជាមួយដៃគូយុទ្ធសាស្ត្រ តាមរយៈប្រព័ន្ធធនាគារ និងមុខងារ API របស់យើង ដើម្បីផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយបរិយាប័ន្ន ក្នុងន័យគាំទ្រកំណើនអាជីវកម្មរបស់យើង។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភាគទុនិក របស់យើង គឺ ធនាគារសៀងហៃ ខម័រសល & សេរីង (អេស ស៊ី អេស ប៊ី) ដែលបានប្តេជ្ញាចិត្តក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងគាំទ្រ អេ អឹម ខេ ក្នុងឆ្នាំកន្លងមកនេះ។ ប្រសិនបើគ្មានការគាំទ្រយ៉ាងខ្លាំងក្លា ពីភាគទុនិកទេ យើងមិនអាចសម្រេចបាននូវសមិទ្ធផលដែលយើង ទទួលបាននៅឆ្នាំ២០២១ នោះទេ។

តាងនាមឱ្យគណៈគ្រប់គ្រង និងបុគ្គលិករបស់ អេ អឹម ខេ ខ្ញុំក៏ សូមថ្លែងអំណរគុណជ្រាលជ្រៅចំពោះភាគទុនិកគឺសមាគមបុគ្គលិក អេ អឹម ខេ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិក គណៈកម្មាធិការក្រុមប្រឹក្សាភិបាល ដែលបានដឹកនាំ គាំទ្រ និងផ្តល់ ការណែនាំក្នុងឆ្នាំកន្លងមក។ ខ្ញុំក៏សូមអរគុណយ៉ាងខ្លាំងផងដែរ ចំពោះសហការរបស់ខ្ញុំទាំងថ្នាក់គ្រប់គ្រង ទាំងបុគ្គលិក ជាពិសេស បុគ្គលិកតាមមូលដ្ឋាន ដែលបានខិតខំធ្វើការ ឧស្សាហ៍ព្យាយាម និង ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជនរបស់យើង។ ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគី ពាក់ព័ន្ធទាំងអស់ ជាពិសេស ធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ អេ អឹម ខេ និងកសាងវិស័យហិរញ្ញវត្ថុមួយប្រកបដោយបរិយាប័ន្ន។

ប្រធាននាយកប្រតិបត្តិ
គា បូរាណ

អភិបាលកិច្ច

គ្រឹះស្ថាន

ម្ចាស់ភាគហ៊ុន Agora N.V. បានបញ្ចប់ការងាររបស់ខ្លួនពី អេ អឹម ខេ តាមផែនការរបស់ខ្លួន ហើយក៏បានប្រគល់តួនាទីនេះឲ្យទៅម្ចាស់ភាគហ៊ុន ធនាគារសៀងហៃ និងខមេសសលបែងកាន់បន្តវិញម្តង នៅក្នុងឆ្នាំ២០២០ នេះ។ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ម្ចាស់ភាគហ៊ុន អេ អឹម ខេ មានដូចជា ៖



ធនាគារសៀងហៃ
ខមេសសល & សេរីវីង

សមាគមបុគ្គលិក
អេ អឹម ខេ

ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជា យុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួន ប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើ វិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ភារកិច្ច ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមាន បទពិសោធន៍ជាច្រើនទៀតលើវិស័យ មីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងការវិនិយោគលើវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការនេះមានតួនាទី ត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ ដោយគណៈគ្រប់គ្រងបន្ទាប់មាននាយក/ នាយិកាប្រតិបត្តិនាយកដ្ឋាន ជាច្រើន និងប្រធាននាយកប្រតិបត្តិផ្សេងទៀតហៅថា (C-Suit)។

ក្រុមប្រឹក្សាភិបាលមានគណៈកម្មាធិការអចិន្ត្រៃយ៍រួមមាន៖

- AFC** គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ
- RC** គណៈកម្មាធិការ គ្រប់គ្រងហានិភ័យ
- RNCG** គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច
- ALCO** គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល
- SPC** គណៈកម្មាធិការ ការងារសង្គម

គណៈកម្មការបួនអនុវត្តមុខងារអភិបាលកិច្ចសាជីវកម្មជាទូទៅ។ គណៈកម្មាធិការការងារសង្គម ផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាល ពីការប្រព្រឹត្តទៅ របស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌឲ្យបានទៅដល់អ្នកក្រីក្រ ផលិតផលសមស្របតាមតម្រូវការ ការការពារអតិថិជន និងការទទួលខុសត្រូវសង្គម ទាំងមូល។




ក្រុមប្រឹក្សាភិបាល



ប្រធាននាយកប្រតិបត្តិ



គណៈកម្មាធិការប្រតិបត្តិ



— អ្នកគ្រប់គ្រងផ្ទាល់
 - - - អ្នកគ្រប់គ្រងមិនផ្ទាល់



ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ



លោក JOHN CON-SING YUNG

ប្រធានក្រុមប្រឹក្សាភិបាល, សមាជិកគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“AFC”), សមាជិកគណៈកម្មាធិការការងារសង្គម (“SPC”) និងសមាជិកគណៈកម្មាធិការវាយតម្លៃ តែងតាំង និងអភិបាលកិច្ច (“RNCG”)

បច្ចុប្បន្ន លោក JOHN CON-SING YUNG ជាអភិបាលគ្រប់គ្រងនៃ The Shanghai Commercial and Savings Bank, Ltd.។ លោកធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលអគ្គនាយករងប្រតិបត្តិជានិច្ច និងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃ The Shanghai Commercial and Savings Bank, Ltd. ដែលទទួលបានបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន ហានិភ័យអនុលោមភាព ប្រតិបត្តិការ ច្បាប់ ការពង្រីកប្រតិបត្តិការក្រៅប្រទេស ពាណិជ្ជកម្មទ្វេភាគីដីគោក និងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារសាជីវកម្មសៀងខៃចំនួនបី រហូតដល់ពាក់កណ្តាលឆ្នាំ ២០១២។ លោកក៏កាន់មុខតំណែងជាច្រើននៅក្នុងបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធផ្សេងៗទៀតរបស់ The Shanghai Commercial and Savings Bank, Ltd.។ លោក John បានចាប់ផ្តើមអាជីពការងាររបស់ខ្លួននៅក្នុងធនាគារ Chase Manhattan នៅទីក្រុងហុងកុងក្នុងមុខតំណែងជាសិក្ខាកាមថ្នាក់គ្រប់គ្រង ហើយបានបញ្ចប់វិញក្នុងមុខតំណែងជាអ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន។ បន្ទាប់មក លោកក៏បានចំណាយពេលវេលារបស់ខ្លួនដើម្បីបង្កើតក្រុមហ៊ុន Shenzhen Concord ដែលជាក្រុមហ៊ុនវិនិយោគរវាងក្រុមហ៊ុន Canadian Eastern Finance និងរដ្ឋាភិបាលក្រុង Shenzhen។ ជាច្រើនឆ្នាំក្រោយមក លោក John បានផ្តោតលើការកសាងអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មុនពេលចូលប្រើការងារជាមួយ The Shanghai Commercial and Savings Bank, Ltd.។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Chicago ពីសហរដ្ឋអាមេរិក។



លោក CHETAN TANMAY

អភិបាល សមាជិកគណៈកម្មាធិការវាយតម្លៃ តែងតាំង និងអភិបាលកិច្ច (“RNCG”) និងសមាជិកគណៈកម្មាធិការការងារសង្គម (“SPC”)

លោក CHETAN TANMAY ជាសហស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Agora Group ជាកន្លែងដែលលោកគ្រប់គ្រងការវិនិយោគទុនភាគហ៊ុនរបស់ក្រុមហ៊ុននៅទូទាំងទ្វីបអាស៊ី និងអាហ្វ្រិក។ លោក មានបទពិសោធន៍ជាច្រើនរួមមានការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ី ខេ ដែលលោកជាប្រធាននាយកប្រតិបត្តិ ចាប់ពីឆ្នាំ ២០០៣ ដល់ ២០០៧។ លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី IFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy។



លោក តា ប៊ូណ

អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក ប៊ូណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃអេស៊ី ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលប្រើការនៅ អេស៊ី ខេ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុនាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលប្រើការងារជាមួយ អេស៊ី ខេ លោកបានប្រើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីនាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក ប៊ូណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។ លោក ប៊ូណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ ។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអាជីព ACCA ក្នុងឆ្នាំ ២០០៨។



លោក ទិត ច័ន្ទវិបុល

អភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការ វាយតម្លៃ តែងតាំង និងអភិបាលកិច្ច (“RNCG”)

លោកបណ្ឌិត ទិត ច័ន្ទវិបុល ជាស្ថាបនិក និងជា ដៃគូគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Tip & Partner បាននាំមកនូវបទពិសោធន៍ផ្នែកច្បាប់ រយៈពេលជាង ២០ ឆ្នាំដល់ក្រុមប្រឹក្សាភិបាល អេស អឹម ខេ ។ លោក គឺជាមេធាវីដែលមាន អាជ្ញាបណ្ណ ហើយជាសមាជិកគណៈមេធាវី កម្ពុជា។ លោក បានដឹកនាំទាំងប្រតិបត្តិការ ខ្នាតតូច និងខ្នាតធំប្រកបដោយប្រសិទ្ធភាព ដែលពាក់ព័ន្ធនឹងអតិថិជនជាប្រព័ន្ធបុគ្គល និងនីតិបុគ្គល ខណៈពេលដែលលោកគ្រប់គ្រង និងត្រួតពិនិត្យលើការអនុវត្តច្បាប់ និងបញ្ហាច្បាប់ ពាក់ព័ន្ធនានា។

ពីមុនលោកបណ្ឌិត ទិត ច័ន្ទវិបុល បានធ្វើការ ទាំងផ្នែកសាធារណៈ និងឯកជនក្នុងនាមជា អ្នកពិគ្រោះយោបល់ និងជាទីប្រឹក្សាផ្នែកច្បាប់ សម្រាប់សហគ្រាសឯកជន ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិនានាទូទាំង គណៈកម្មាធិការ អន្តរជាតិសម្រាប់កាកបាទក្រហម ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។

លោក ទទួលបានសញ្ញាបត្របណ្ឌិតពីសាកល- វិទ្យាល័យ California Coast University សញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Lowell បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ Maine ទីក្រុង Presque Isle និងទទួលបានវិញ្ញាបនបត្របណ្តុះបណ្តាល ច្បាប់ជាច្រើនរួមមាន The Hague Academy of International Law និងកិច្ចសហប្រតិបត្តិ- ការផ្នែកច្បាប់ និងតុលាការរបស់ JICA និងអង្គការសហប្រជាជាតិ។



លោកស្រី ហេង សិតា

អភិបាលឯករាជ្យប្រធានគណៈកម្មាធិការ សវនកម្ម និងហិរញ្ញវត្ថុ (“AFC”) និង សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ក្រុមប្រឹក្សាភិបាល (“RC”)

លោកស្រី សិតា ជាគណនេយ្យករសាធារណៈ អាជីព ហើយក៏ជាសមាជិកសកម្មនៃវិទ្យាស្ថាន គណនេយ្យករសាធារណៈ និងសវនករកម្ពុជា (KICPAA) និងជាសមាជិកនៃសមាគម គណនេយ្យករអាជីព (ACCA) នៃចក្រភព អង់គ្លេស ហើយបានទទួលស្គាល់ជាសវនករ ផ្ទៃក្នុងអាជីពពិសេសរដ្ឋមេរិក។ លោកស្រីបាន បញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាង ១៩ ឆ្នាំ ក្នុងការគ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ លោកស្រី គឺជាដៃគូគ្រប់គ្រងនៃ FII & Associates ដែលទទួលខុសត្រូវចំពោះប្រតិបត្តិ- ការទាំងមូលរបស់ក្រុមហ៊ុនដើរតួជាដៃគូ ចុះហត្ថលេខា និងធានានូវគុណភាពខ្ពស់ នៃសេវាកម្មដែលផ្តល់ដោយវិជ្ជាជីវៈ។ លោកស្រី ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាអនុប្រធាន និងជាប្រធាននៃ KICPAA ពីឆ្នាំ ២០១២-២០១៥ និង ២០១៥ -២០២០ បន្តបន្ទាប់គ្នា។

ពីមុន លោកស្រី សិតា ធ្លាប់ជាអ្នកឯកទេស គ្រប់គ្រងហិរញ្ញវត្ថុនៅធនាគារពិភពលោកអស់ រយៈពេល ៥ ឆ្នាំ និងជាអ្នកគ្រប់គ្រងសវនកម្ម នៅក្នុងក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោម ក្រុមហ៊ុនសវនកម្មធំៗទាំងបួន អស់រយៈពេល ៦ ឆ្នាំ លើការងារសេវាសវនកម្ម និងប្រឹក្សា យោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។



លោក RU-HUNG WEI

អភិបាល ប្រធានគណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល (“ALCO”) និងជាសមាជិកគណៈកម្មាធិការ ហានិភ័យក្រុមប្រឹក្សាភិបាល (“RC”)

បច្ចុប្បន្ន លោក RU-HUNG WEI កំពុងបម្រើ ការក្នុងមុខតំណែងជាអនុប្រធានប្រតិបត្តិជាន់ ខ្ពស់ អ្នកគ្រប់គ្រងប្រចាំតំបន់នៅ The Shanghai Commercial and Savings Bank, Ltd. ដែលទទួលបន្ទុកកាន់ស្ថាប័នក្រៅ ប្រទេសជាច្រើនរួមមាន សិង្ហបុរី វៀតណាម និងហុងកុង។ លោក បានបម្រើការងារជាមួយ The Shanghai Commercial and Savings Bank, Ltd. អស់ជាង ២៩ ឆ្នាំមកហើយ ជាមួយមុខតំណែងជាច្រើនទាក់ទងនឹង ការនាំចូល ការនាំចេញ ការប្តូររូបិយប័ណ្ណ បរទេស និងការវិភាគឥណទាន។ លោក បាន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Soochow និងថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅ សាកលវិទ្យាល័យ New Haven។



លោកស្រី DINA

អភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការការងារសង្គម (“SPC”)

លោកស្រី DINA ជានាយកប្រចាំតំបន់អាស៊ីបូព៌ា និងជាអ្នកគ្រប់គ្រងផ្នែកការងារសង្គមរបស់គ្រឹះស្ថាន Incofin ដែលមានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ លោកស្រីក៏បានឈរឈ្មោះនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមការងារអនុវត្តការងារសង្គម (SPTF) និងជាសហប្រធានក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី DINA បានគ្រប់គ្រងផលបត្រទំហំ ៨០ លានដុល្លារអាមេរិក ដែលបានផ្តល់សេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលចូលបម្រើការងារជាមួយគ្រឹះស្ថាន Incofin លោកស្រី Dina បានរស់នៅប្រទេសហ្វីលីពីន ជាកន្លែងដែលលោកស្រីធ្វើការជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់មីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Planet Rating។

លោកស្រី DINA ធ្លាប់រស់នៅក្នុងប្រទេសចិន ដែលនៅទីនោះ លោកស្រីគឺជាសមាជិកនៃក្រុមការងាររៀបចំបង្កើត MicroCred Nanchong នៅខេត្តស៊ីឈូន។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពផងដែរ។



លោក WEI-KUO YEN

អភិបាល ប្រធានគណៈកម្មាធិការហានិភ័យក្រុមប្រឹក្សាភិបាល (“RC”), សមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”) និងសមាជិកនិងគណៈកម្មាធិការទ្រព្យសកម្ម និងបំណុលកម្រិតក្រុមប្រឹក្សាភិបាល (“ALCO”)

លោក WEI-KUO YEN បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យកាត់តូលិក Fu Jen នៅឆ្នាំ១៩៨៤។ បន្ទាប់មក លោកបានបន្តថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Wisconsin-Madison នៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានចូលរួមក្នុងវិស័យធនាគារបានរយៈពេលពីរបីឆ្នាំដំបូង។

លោក WEI-KUO YEN បានចាប់ផ្តើមអាជីពរបស់លោកជាអនុប្រធានប្រតិបត្តិ និងប្រធាននាយកដ្ឋានធនាគារកិច្ចដែលគ្រប់គ្រងទៅលើផ្នែកមូលធន ការផ្សព្វផ្សារ ការវិនិយោគផ្នែកមូលបត្រ និងរាល់អាជីវកម្មដទៃទៀតដែលទាក់ទងនឹងផ្នែកធនាគារកិច្ចនៃធនាគារ The Shanghai Commercial and Savings Bank, Ltd.។ ក្រោយមកលោកត្រូវបានផ្ទេរទៅដឹកនាំនាយកដ្ឋានបរិច្ចាគបាលកិច្ច និងមើលការខុសត្រូវលើរាល់អាជីវកម្មបរិច្ចាគបាលកិច្ចនៅក្នុងធនាគារ The Shanghai Commercial and Savings Bank, Ltd. ក្នុងនាមជាអនុប្រធានប្រតិបត្តិ និងជាប្រធាននាយកដ្ឋានបរិច្ចាគបាលកិច្ច ដែលទទួលបន្ទុកត្រួតពិនិត្យរាល់អាជីវកម្មបរិច្ចាគបាលកិច្ចរបស់ធនាគារ The Shanghai Commercial and Savings Bank, Ltd.។ បន្ទាប់មកទៀតលោកត្រូវបានផ្ទេរទៅនាយកដ្ឋានផែនការយុទ្ធសាស្ត្ររបស់ការិយាល័យកណ្តាល ដោយយកចិត្តទុកដាក់លើបញ្ហាផែនការយុទ្ធសាស្ត្រ ក៏ដូចជាមើលការខុសត្រូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេស។

បច្ចុប្បន្ននេះលោកកំពុងបម្រើការងារអនុប្រធានប្រតិបត្តិនៃធនាគារ The Shanghai Commercial and Savings Bank, Ltd. ដែលមានការិយាល័យកណ្តាលនៅទីក្រុង តៃប៉ិ តៃវ៉ាន់ ដែលទទួលបន្ទុកគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យប្រតិបត្តិការទាំងអស់នៅទូទាំងប្រទេស។ លោកមានបទពិសោធន៍ក្នុងវិស័យធនាគាររយៈពេលជាង ៣០ ឆ្នាំមកហើយ។



លោកស្រី FANG-HUI HSIEH

អភិបាល សមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”), និងជាសមាជិកគណៈកម្មាធិការទ្រព្យសកម្ម និងបំណុលកម្រិតក្រុមប្រឹក្សាភិបាល (“ALCO”)

លោកស្រី FANG-HUI HSIEH ត្រូវបានទទួលបន្ទុកសំខាន់ក្នុងការគ្រប់គ្រងបំណុល កិច្ចការច្បាប់ និងអនុលោមភាព និងទទួលខុសត្រូវផងដែរចំពោះការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានធនាគារតាំងពីឆ្នាំ ២០១៥។ លោកស្រីក៏ត្រូវបានធនាគារ The Shanghai Commercial and Savings Bank, Ltd. តែងតាំងជាអភិបាលនៃក្រុមហ៊ុនពាក់ព័ន្ធផងដែរ។ អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ លោកស្រីបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការរបស់ សមាគម The Bankers Association of The Republic of China (BAROC) និងសមាគម The Trust Association of the Republic of China (TAROC) ។ បច្ចុប្បន្នលោកស្រីជាប្រធានគណៈកម្មាធិការបទបញ្ជា និងវិន័យនៃ សមាគម TAROC និងជាសមាជិកនៃបទបញ្ជា និងវិន័យហិរញ្ញវត្ថុនៃសមាគម BAROC។



លោកស្រី FRANCES SINHA

សមាជិកគណៈកម្មាធិការការងារសង្គម (“SPC”)

លោកស្រី **FRANCES SINHA** មានជំនាញខាងផ្នែកពិគ្រោះយោបល់ លើការងារអភិវឌ្ឍន៍អស់រយៈពេលជាង ៣០ឆ្នាំ ក្នុងនោះមានការងារពិគ្រោះយោបល់លើវិស័យហិរញ្ញវត្ថុផងដែរ។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford និងសាលា London School of Economics នៅចក្រភពអង់គ្លេស។ ការិយាល័យរបស់លោកស្រី គឺនៅប្រទេសឥណ្ឌាជាទីកន្លែងដែលលោកស្រីជាសហស្ថាបនិក M-CRIL ដែលជាភ្នាក់ងារជំនាញលើការវាយតម្លៃ។ លោកស្រី ធ្វើជាអ្នកក្រុមប្រឹក្សាយោបល់សម្រាប់ក្រុមការងារកិច្ចការសង្គម និងយុទ្ធនាការប្រជុំកំពូលផ្សព្វផ្សាយ MicroCredit ដោយរួមចំណែកលើរបាយការណ៍ការងារសង្គម ស្តង់ដារ ការគ្រប់គ្រងកិច្ចការសង្គម ការគ្រប់គ្រងលទ្ធផល លើកកម្ពស់សេវាហិរញ្ញវត្ថុដែលគាំទ្រដល់ជនក្រីក្រ និងកិច្ចការពារអតិថិជន។ ប្រវត្តិការងាររបស់លោកស្រីមាន ការវាយតម្លៃកម្មវិធី និងការវាយតម្លៃផលប៉ះពាល់ផ្សេងៗក្នុងប្រទេសឥណ្ឌា និងនៅទូទាំងអាស៊ី។

គណៈកម្មាធិការ

ក្រុមប្រឹក្សាភិបាល



គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានជឿជាក់យ៉ាងមុតមាំទៅលើការគ្រប់គ្រងហានិភ័យ ថាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យលើអាជីវកម្ម ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើ។ ទស្សនៈរបស់យើង គឺធានាឱ្យបានថាហានិភ័យទាំងឡាយដែលយើងទទួលបានកំពុងជួយឱ្យគ្រឹះស្ថានសម្រេចបានផែនការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅរួមរបស់យើង ខណៈពេលកម្រិតហានិភ័យស្ថិតក្រោមការគ្រប់គ្រង និងសមស្រប។ ទំនួល ខុសត្រូវខ្ពស់បំផុតសម្រាប់ការកំណត់ហានិភ័យ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យទាំងស្រុងលើក្រុមប្រឹក្សាភិបាល។

ក្នុងតួនាទីដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវទទួលខុសត្រូវរាល់ការត្រួតពិនិត្យឡើងវិញ ពីហានិភ័យសហគ្រាសទាំងមូល ដែលរួមមាន ប្រតិបត្តិការអាជីវកម្ម និងយុទ្ធសាស្ត្រការផ្តោតសំខាន់លើគុណភាពផលប៉ុន្តែផែនការលើដើមទុនសន្ទនាសីភាព និងការផ្តល់មូលនិធិ ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាការគ្រប់គ្រងហានិភ័យ ប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យលើកេរ្តិ៍ឈ្មោះ ស្ថាប័ន និងអនុលោមភាពតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម (AML/CFT) ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវត្រួតពិនិត្យហានិភ័យ អេ អឹម ខេទាំងមូល និងផ្តល់ជាអនុសាសន៍ទាំងនេះទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះរួមបញ្ចូលទាំងការត្រួតពិនិត្យភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពបំផុតនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ ទាំងមូលដោយពិចារណាលើផលប៉ះពាល់នៃការផ្លាស់ប្តូរទម្រង់ និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែងនេះ។

នៅក្នុងឆ្នាំ ២០២១ នេះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យបានជួបប្រជុំចំនួន ៤ លើក ដើម្បីចាត់វិធានការសំខាន់ៗក្នុងការបង្កើនលើការគ្រប់គ្រងហានិភ័យឱ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថាន។ សមិទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការគ្រប់គ្រងហានិភ័យ សម្រេចបានក្នុងឆ្នាំ ២០២១ មានដូចជា៖

- ត្រួតពិនិត្យលើផលិតផល/សកម្មភាព ធ្វើរបាយការណ៍ និង គោលនយោបាយនីតិវិធី សម្រេចបានខាងក្រោម៖
 - ការធ្វើវិសោធនកម្មលើគោលនយោបាយធនាគារចល័ត
 - ការធ្វើវិសោធនកម្មលើគោលនយោបាយបើកប្រាក់បៀវត្សរ៍
 - សំណើលើផលិតផលគណនីកូនក្មេងឱ្យកាន់តែប្រសើរឡើង
 - សំណើលើផលិតផលកម្ចីឱ្យកាន់តែប្រសើរឡើងលើការបង្កើនរយៈពេលកម្ចី
 - ការធ្វើវិសោធនកម្មលើគោលនយោបាយផែនការអាជីវកម្ម
 - ការធ្វើវិសោធនកម្មលើគោលនយោបាយហានិភ័យឥណទានចំពោះគណៈកម្មាធិការអនុម័តកម្ចី
 - ការធ្វើវិសោធនកម្មលើសូចនាករហានិភ័យសំខាន់ៗនៃផលប៉ុន្តែផែនការ (KRIs)
 - ការធ្វើវិសោធនកម្មលើសូចនាករហានិភ័យប្រព័ន្ធព័ត៌មានវិទ្យា (KRIs)
 - ការធ្វើវិសោធនកម្មលើគោលនយោបាយប្រព័ន្ធព័ត៌មានវិទ្យានិងស្តង់ដារ
 - ការធ្វើវិសោធនកម្មលើសូចនាករអនុលោមតាម (KRIs)
 - ការធ្វើវិសោធនកម្មលើសូចនាករនៃគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (KRIs)
 - ការធ្វើវិសោធនកម្មលើគោលនយោបាយនៃការគ្រប់គ្រង

- សាច់ប្រាក់
- ការធ្វើវិសោធនកម្មលើគោលនយោបាយមូលធនវិនិយោគ អេ អឹម ខេ
- ការធ្វើវិសោធនកម្មលើនីតិវិធី ប្រតិបត្តិការស្តង់ដារនៃ AML និង CFT
- ការធ្វើវិសោធនកម្មលើគោលនយោបាយឥណទានអាជីវកម្ម
- ការធ្វើវិសោធនកម្មលើគោលនយោបាយគ្រប់គ្រងភ្នាក់ងារ
- ការធ្វើសំណើលើភាពជាដៃគូរវាង អេ អឹម ខេ និង ក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេក្នុងទម្រង់ជាកិច្ចសហការភ្នាក់ងារគម្រូ
- ការធ្វើសំណើជាមួយដៃគូវេលុយក្រៅប្រទេសមានចំនួន ៦ ក្រុមហ៊ុន
- ការធ្វើសំណើឱ្យកាន់តែប្រសើរឡើងជាមួយដៃគូវេលុយក្រៅប្រទេសចំនួន២ដៃគូ
- ការធ្វើសំណើពីការបង្កើនផលប៉ុន្តែផែនការលើកម្ចីខ្សែសង្វាក់ផលិតកម្ម
- ការធ្វើសំណើលើការបង្កើនរយៈពេលកម្ចីជាក្រុម
- ការធ្វើវិសោធនកម្មលើមូលធនវិនិយោគក្នុង IBF
- ការធ្វើវិសោធនកម្មលើគោលនយោបាយសេវាទំនាក់ទំនងផ្នែករដ្ឋបាល
- ការធ្វើវិសោធនកម្មលើគោលនយោបាយនៃការចំណាយផ្នែករដ្ឋបាល
- ការធ្វើសំណើលើគោលនយោបាយនៃការថែរក្សាទ្រព្យសម្បត្តិ
- ការធ្វើវិសោធនកម្មលើគោលនយោបាយសេវាទំនាក់ទំនងអតិថិជន
- ការធ្វើសំណើពីការបង្កើនដើមទុនជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វូតតេ
- ការធ្វើសំណើពីការបញ្ចប់ភាពជាដៃគូរវាង អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ
- ការធ្វើវិសោធនកម្មលើគោលនយោបាយគ្រប់ខ័ណ្ឌគ្រប់គ្រងហានិភ័យ
- ការធ្វើវិសោធនកម្មលើគោលនយោបាយហានិភ័យប្រតិបត្តិការ
- ការធ្វើសំណើលើផែនការថវិកាសម្រាប់នាយកដ្ឋានគ្រប់គ្រងហានិភ័យក្នុងឆ្នាំ២០២២
- ការធ្វើសំណើលើផែនការថវិកាសម្រាប់នាយកដ្ឋានប្រតិបត្តិច្បាប់និងប្រតិបត្តិក្នុងឆ្នាំ២០២២
- ការធ្វើសំណើលើផលិតផលភតិសន្យាថ្មី “បង់រំលស់លើសម្ភារៈអាជីវកម្ម”
- ការធ្វើសំណើដាក់ឱ្យដំណើរការកម្ចីដកកម្ចីដោយមិនចាំបាច់មានទ្រព្យបញ្ចាំ



គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុនទាំងមូល និងអនុម័តទៅលើគោលនយោបាយស្តីពីការប្រឆាំងការសម្អាតប្រាក់ ។ គណៈកម្មាធិការនេះទទួលខុសត្រូវលើ យុទ្ធសាស្ត្រនៃការគ្រប់គ្រងអត្រាការប្រាក់ និងសន្ទនីយភាពហានិភ័យរបស់គ្រឹះស្ថាន ក្នុងគោលបំណងដើម្បីរក្សាបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព និងសម្រេចបាននូវតម្លៃម្ចាស់ភាគហ៊ុនកាន់តែប្រសើរបំផុត។

គណៈកម្មាធិការនេះអនុវត្តភារកិច្ចជាប្រចាំដូចខាងក្រោម៖

- ត្រួតពិនិត្យឡើងវិញសន្ទនីយភាព និងការគ្រប់គ្រងមូលនិធិរបស់គ្រឹះស្ថាន
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រមូលនិធិ និងផែនការមូលនិធិប្រមូល

- វាយតម្លៃលើអត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យអត្រាប្តូរប្រាក់បរទេសរបស់គ្រឹះស្ថាន
- ត្រួតពិនិត្យឡើងវិញតាមការកំណត់នៃស្រុកសេដ្ឋកិច្ចលើទីផ្សារសំខាន់ៗ និងផលប៉ះពាល់លើយុទ្ធសាស្ត្រប្រឆាំងការសម្អាតប្រាក់
- ផ្តល់អនុសាសន៍ក្នុងការអនុម័តលើនីតិវិធីទាំងអស់នៃការគាំពារការប្រឆាំងការសម្អាតប្រាក់
- ត្រួតពិនិត្យឡើងវិញការផ្តល់ផលិតផលថ្មី និងការផ្លាស់ប្តូរជាមួយនឹងផលប៉ះពាល់លើប្រាក់ចំណេញ សន្ទនីយភាព និង FX position
- ត្រួតពិនិត្យឡើងវិញលើគម្រោងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រដែលទាក់ទងទៅនឹងការគ្រប់គ្រងតារាងតុល្យការ

សម្រាប់ឆ្នាំ២០២១នេះ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលបានជួបប្រជុំចំនួន ៤លើក ដើម្បីពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗដែលទាក់ទងនឹងហានិភ័យនៃការគ្រប់គ្រងតារាងតុល្យភាពដូចខាងក្រោម៖

- ត្រួតពិនិត្យការអនុវត្តគម្រោងថវិកា និងការមើលឡើងវិញកំណត់ហានិភ័យហិរញ្ញវត្ថុ និងផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាលនូវយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ
- ត្រួតពិនិត្យផលប៉ះពាល់របស់ Covid-19 ចំពោះការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងវាយតម្លៃហានិភ័យសាច់ប្រាក់ងាយស្រួល និងពិនិត្យឡើងវិញព្រមទាំងតាមដានជំងឺ Stress Test ។
- ត្រួតពិនិត្យគម្រោងថវិកាឆ្នាំ២០២២ ដោយផ្តោតលើការគ្រប់គ្រងតារាងតុល្យភាព និងដាក់ស្នើទៅកាន់ក្រុមប្រឹក្សាភិបាល។
- ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រផ្តល់មូលនិធិ និងការកំណត់តម្លៃ ក៏ដូចជាផែនការដើមទុនផ្សេងៗផងដែរ
- ពិនិត្យពីផលប៉ះពាល់ បទបញ្ញត្តិថ្មីៗ ត្រួតពិនិត្យលើបទបញ្ញត្តិដែលមានស្រាប់ស្តីពីការគ្រប់គ្រងហានិភ័យលើតារាងតុល្យភាព និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលនូវយុទ្ធសាស្ត្រ កាត់បន្ថយផលប៉ះពាល់លើតារាងតុល្យភាព
- ពិនិត្យ និងតាមដានលើហិរញ្ញវត្ថុ និងស្ថានភាពសន្ទនីយភាព និង
- ពិនិត្យ ក៏ដូចជាផ្តល់អនុសាសន៍ នូវផលិតផលតារាងតុល្យភាពថ្មីដែលបានចេញក្នុងឆ្នាំ ២០២១ ដោយវាយតម្លៃលក្ខណៈផលិតផលសំខាន់ៗ ដែលជះឥទ្ធិពលដល់ភាពមិនស៊ីគ្នានៃការកំណត់រូបិយប័ណ្ណមិនស៊ីគ្នា និងការប្រាក់។



គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

គណៈកម្មាធិការនេះមានទំនួលខុសត្រូវលើចំនុចដូចខាងក្រោម៖

- សុចរិតភាពនៃព័ត៌មានលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានត្រូវបានរាយការណ៍ និងផ្សព្វផ្សាយ ផ្តល់ព័ត៌មានជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា ដោយមានភាពត្រឹមត្រូវច្បាស់លាស់ និងជឿជាក់។
- ភាពពាក់ព័ន្ធនៃវិធីសាស្ត្រគណនេយ្យដែលត្រូវបានប្រើប្រាស់ដើម្បីរៀបចំគណនីបុគ្គល និងគណនីរូបបញ្ចូលគ្នា ប្រសិនបើមាន
- គុណភាពនៃប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុងគ្រឹះស្ថាន (នាយកដ្ឋានសវនកម្មផ្ទៃក្នុង) និង
- ឯករាជ្យភាព និងប្រតិបត្តិការនៃសវនករខាងក្រៅរបស់គ្រឹះស្ថាន

គណៈកម្មាធិការក៏បានអនុវត្តការងារមួយចំនួនទៀតជាប្រចាំដូចខាងក្រោម៖

- ពិនិត្យ និងពិភាក្សាជាមួយថ្នាក់គ្រប់គ្រងពីបញ្ហារបាយការណ៍

- ហិរញ្ញវត្ថុសំខាន់ៗ និងការវិនិច្ឆ័យដែលបានធ្វើឡើងទាក់ទងនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមុនពេលដាក់ជូនក្រុមប្រឹក្សាភិបាលស្ថាប័នរដ្ឋាភិបាលឬសាធារណជន។
- ពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយគណនេយ្យនិងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងគោលនយោបាយសវនកម្មផ្ទៃក្នុងសម្រាប់ការអនុម័តរបស់ក្រុមប្រឹក្សាភិបាល
- ពិនិត្យ និងគ្រប់គ្រងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងផ្តល់អនុសាសន៍លើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដើម្បីឲ្យក្រុមប្រឹក្សាភិបាលធ្វើការអនុម័ត
- ផ្តល់អនុសាសន៍ និងស្នើទៅក្រៅប្រចាំឆ្នាំដែលបានសុំជាពិសេសលើការចំណាយមូលធន និងចំណាយប្រតិបត្តិការដល់ក្រុមប្រឹក្សាភិបាលសម្រាប់ធ្វើការអនុម័ត។
- ទទួល និងវាយតម្លៃរបាយការណ៍ពីការគ្រប់គ្រងលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលពួកគេបានបង្កើតឡើង
- ពិនិត្យឡើងវិញជាទៀងទាត់នូវការសន្និដ្ឋាននៃប្រព័ន្ធសាកល្បងដែលអនុវត្តដោយសវនករផ្ទៃក្នុង ឬខាងក្រៅនិងភាពគ្រប់គ្រាន់នៃសកម្មភាពដែលអាចគ្រប់គ្រងបានដោយផ្អែកលើការសន្និដ្ឋានទាំងនោះ
- ពិចារណា និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលដើម្បីដាក់ទៅម្ចាស់ភាគហ៊ុនសម្រាប់ការអនុម័តនៅ AGM ទាក់ទងនឹងការតែងតាំងសំណងរបស់សវនករខាងក្រៅ
- ត្រួតពិនិត្យការងាររបស់សវនករខាងក្រៅ និងពិភាក្សាការវិនិច្ឆ័យលើគុណភាព ភាពសមស្រប និងភាពអាចទទួលយកបាននៃគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន និងការអនុវត្តលើហិរញ្ញវត្ថុ ភាពពេញលេញនិងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- ធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានចាំបាច់ និងលទ្ធភាពទទួលបានព័ត៌មានដើម្បីអាចបំពេញបានតាមអាណត្តិរបស់ខ្លួន
- ត្រួតពិនិត្យ និងវាយតម្លៃតួនាទី និងប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុងនៅក្នុងបរិបទទូទៅនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុននៅលើមូលដ្ឋានប្រចាំត្រីមាស ឬយ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ

ក្នុងឆ្នាំ២០២១ គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ បានជួបប្រជុំចំនួន ៤លើកដើម្បីធ្វើការពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រខាងក្រោម៖

- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ ២០២០ សម្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ពិភាក្សាផែនការសវនកម្មខាងក្រៅឆ្នាំ២០២១ និង២០២២ ជាមួយសវនករខាងក្រៅ
- បានពិភាក្សាអំពីការអនុវត្តខ្សែអាជីវកម្មកុរិយា ការចំណាយថ្លៃដើមផលចំណេញបន្ទាត់អាជីវកម្ម និងប្រសិទ្ធភាព
- ពិនិត្យវឌ្ឍនភាពប្រឆាំងនឹងផែនការសវនកម្មផ្ទៃក្នុងឆ្នាំ ២០២១ និងពិនិត្យនិងអនុម័តលើផែនការសវនកម្មផ្ទៃក្នុងឆ្នាំ ២០២២ និងផែនការថវិកាសវនកម្មផ្ទៃក្នុង
- ពិភាក្សាពីការកើនឡើងនៃសម្ភារ និងផ្តល់ជាមតិយោបល់ក្នុងការកែតម្រូវ និងកែលម្អ
- ត្រួតពិនិត្យ និងអនុម័តលើវិធីសាស្ត្រសវនកម្មទទួលយកដោយផ្អែកលើហានិភ័យដែលបានស្នើឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន
- ពិនិត្យ និងអនុម័តសេចក្តីណែនាំស្តីពីគោលការណ៍ណែនាំអភិវឌ្ឍន៍បុគ្គលិកសវនកម្មផ្ទៃក្នុង តារាងពិន្ទុហានិភ័យសវនកម្មផ្ទៃក្នុងគោលការណ៍ណែនាំហានិភ័យ
- ត្រួតពិនិត្យ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានអនុម័ត និងការអនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាថ្មី (CIFRS)
- ពិភាក្សា និងផ្តល់អនុសាសន៍ស្តីពីគម្រោងថវិកាឆ្នាំ២០២២ ដើម្បីអនុម័តពីក្រុមប្រឹក្សាភិបាល



**គណៈកម្មាធិការផ្តល់តម្លៃការ
ការតែងតាំង និងអភិបាលកិច្ច**

គណៈកម្មាធិការនេះ មានភារកិច្ចត្រួតពិនិត្យជាទូទៅលើផលកម្រៃដែលត្រូវផ្តល់ ជូនបុគ្គលិករបស់គ្រឹះស្ថាន និងធានាថាបុគ្គលិកទាំងអស់ ទទួលបានអត្ថប្រយោជន៍ និងការទទួលស្គាល់ដ៏ត្រឹមត្រូវ ផ្អែកលើការរួមចំណែករបស់ពួកគេ ក្នុងការបំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះ ក៏ទទួលខុសត្រូវក្នុង ការជ្រើសរើស តែងតាំងក្រុមប្រឹក្សាភិបាលថ្មី សមាជិកគណៈកម្មាធិការក្រុម ប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។ គណៈកម្មាធិការនេះ មាន តួនាទីក្នុងការកំណត់គោលនយោបាយសំណងទូទាត់សម្រាប់ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គ្រឹះស្ថាន។ គណៈកម្មាធិការនេះ ទទួលបន្ទុកណែនាំសមាជិកថ្មីៗ រៀបសេចក្តី សង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលា លើការ អភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពតួនាទី និងការទទួលខុសត្រូវ របស់សមាជិកក្រុមប្រឹក្សាភិបាល ទាក់ទងកាតព្វកិច្ចផ្លូវច្បាប់ជាដើម។ សម្រាប់ អភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ត្រូវធានាឱ្យបានថាក្រុមប្រឹក្សា- ភិបាលបានបំពេញការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព ព្រមទាំងត្រូវ អនុវត្ត ឬសម្របសម្រួលក្នុងការវាយតម្លៃសម្រាប់ខ្លួនឯង និងសមាជិកក្នុង ក្រុមប្រឹក្សាភិបាលផ្សេងៗទៀតផងដែរ។

នៅក្នុងឆ្នាំ២០២១នេះ គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាល- កិច្ចបានជួបគ្នា និងធ្វើកិច្ចប្រជុំចំនួនបីលើកដើម្បីផ្តល់ជាអនុសាសន៍ទៅកាន់ ក្រុមប្រឹក្សាភិបាលលើលទ្ធផលមួយចំនួនដូចខាងក្រោម៖

- តែងតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី និងធ្វើការតែងតាំងឡើងវិញ សម្រាប់ក្រុមប្រឹក្សាភិបាលដែលមានស្រាប់
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍អំពីការកែប្រែក្របខ័ណ្ឌ សមត្ថភាពស្នូល កម្រិតការងារ កម្រិតប្រាក់បៀវត្សសម្រាប់បុគ្គលិក និងថ្នាក់គ្រប់គ្រង អេ អឹម ខេ
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើគោលនយោបាយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍ពីការកែប្រែគោលនយោបាយ ធនធានមនុស្ស
- ត្រួតពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែប្រែនូវរចនាសម្ព័ន្ធថ្មី របស់ អេ អឹម ខេ



**គណៈកម្មាធិការ
ការងារសង្គម**

នៅកម្រិតក្រុមប្រឹក្សាភិបាល គណៈកម្មាធិការការងារសង្គមជួយក្រុមប្រឹក្សា ភិបាលដើម្បីធានាឱ្យមានការធ្វើយុទ្ធសាស្ត្រ អេ អឹម ខេ ឱ្យស្របជាមួយនិង បេសកកម្មសង្គមរបស់ខ្លួន។ គណៈកម្មាធិការក៏ផ្តល់យោបល់លើភាពអាចជឿ ជាក់បាននៃក្របខ័ណ្ឌវិភាគ និងរាយការណ៍ដែលត្រូវបានប្រើដើម្បីវាស់ស្ទង់ការ អនុវត្តការងារសង្គម។ គណៈកម្មាធិការវាយតម្លៃពីផលប៉ះពាល់នៃយុទ្ធសាស្ត្រ អាជីវកម្មរបស់ អេ អឹម ខេ ដើម្បីសម្រេចបាននូវបេសកកម្មសង្គមរបស់ខ្លួន។ កិច្ចការសំខាន់របស់នាយកដ្ឋានស្រាវជ្រាវគឺដើម្បីជួយ គណៈកម្មាធិការការងារ សង្គម ប្រមូល និងវិភាគទិន្នន័យ ដល់អតិថិជនគ្រប់កម្រិត(រាប់បញ្ចូលទាំងភាព ក្រីក្រភាពពេញចិត្ត ហេតុផលចាកចេញ ការប្រើប្រាស់ផលិតផល អាកប្បកិរិយា នៃអ្នកប្រើសេវាហិរញ្ញវត្ថុ សមាមាត្រអ្នករស់នៅតាមជនបទ ការយល់ដឹងអំពី ផលិតផល មតិយោបល់លើឥរិយាបថរបស់បុគ្គលិក។ ល។) ដើម្បីជាជំនួយ យុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការជាមួយ នាយកដ្ឋានផ្សេងៗទៀតនៅ អេ អឹម ខេ ដើម្បីធានាឱ្យបានស្តង់ដារ និងការ គ្រប់គ្រងការងារសង្គមដែលមានប្រសិទ្ធភាពខ្ពស់។ ទិន្នន័យដែលទទួលបាន ពីនាយកដ្ឋានស្រាវជ្រាវត្រូវបានវាយតម្លៃជាផ្សេងៗតាមរយៈ “ របាយការណ៍ ក្របខ័ណ្ឌការងារសង្គម ” ដែលមានបួនចំណុចគឺ៖ ការផ្សព្វផ្សាយផលិតផល លក្ខខណៈពិសេសផលិតផល តម្លាភាព និងការការពារអតិថិជន ព្រមទាំង ទំនួលខុសត្រូវរបស់បុគ្គលិក។ របាយការណ៍នេះត្រូវបានបង្ហាញជារៀងរាល់ឆ្នាំ ដោយគណៈកម្មាធិការការងារសង្គមដល់ក្រុមប្រឹក្សាភិបាលដើម្បីផ្តល់នូវទស្សនៈ មួយប្រកបដោយតុល្យភាពនៃការអនុវត្តការងារ អេ អឹម ខេ ដើម្បីអភិបាលកិច្ច ធ្វើការសម្រេចចិត្តបានត្រឹមត្រូវទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ។ គណៈកម្មាធិការ ការងារសង្គម (SPC) មានការប្រជុំយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំដើម្បី ពិនិត្យមើលរបាយការណ៍ក្របខ័ណ្ឌការងារសង្គម។



គណៈកម្មាធិការ

ប្រតិបត្តិ



លោក គា បូណុល

ប្រធាននាយកប្រតិបត្តិ

លោក បូណុល ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួមជាមួយ អេ អឹម ខេ លោកបានធ្វើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីជានាយកហិរញ្ញវត្ថុ។ លោក បូណុល បានកាន់តំណែងជាប្រធាននាយកក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC) ។

លោក បូណុល បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រគណនេយ្យអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអាជីព ACCA ក្នុងឆ្នាំ២០០៨។



លោក ហូត សុខា

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក សុខា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំ ផ្នែកពាណិជ្ជកម្ម អន្តរជាតិ វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។

លោក សុខា ធ្លាប់បម្រើការងារជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញវត្ថុ និងការប្រមូលប្រាក់សន្សំផងដែរ។

លោក សុខា បញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងនិងទីផ្សារ ពីសាកលវិទ្យាល័យ MVU ក្នុងឆ្នាំ១៩៩៧ និងអនុបណ្ឌិតពីសាកលវិទ្យាល័យ Charles Sturt របស់ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៤។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិកផងដែរ។



លោក សួន ពិសី

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និងត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទាននៅឆ្នាំ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងតំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបានបន្ទុកគ្រប់គ្រងប្រតិបត្តិការអាជីវកម្មលក់រាយ ដូចជាអាជីវកម្មឥណទាន រួមបញ្ចូលទាំងការគ្រប់គ្រងសាខា ប្រតិបត្តិការឥណទាន ភតិសន្យាប្រាក់សន្សំ និងធានារ៉ាប់រងខ្នាតតូច។

លោក ពិសី មានបទពិសោធន៍ ២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញច្បាស់លាស់ផ្នែកប្រតិបត្តិការអាជីវកម្ម សវនកម្ម អភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីមីក្រូហិរញ្ញវត្ថុជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។



លោក សុខ កុសល

ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែមេសា ឆ្នាំ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង១៥ឆ្នាំ លើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពី មន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយដែលពោរពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះ ប្រកបដោយភាពជោគជ័យ។

លោក កុសល បានទទួលសញ្ញាប័ត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM។



លោក LUCAS R MORO

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ផ្នែកគណេយ្យ នៅក្រុមហ៊ុនលក់រាយ រោងចក្រ ផលិតកម្ម ក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗ អង្គការក្រៅរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ Lucas បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ទាំងនៅក្នុងប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជា រួមទាំងជាប្រធានផ្នែករាយការណ៍ក្រុមនៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលីនិងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្រុមហ៊ុនផលិតអន្តរជាតិមួយនៅកម្ពុជា។

Lucas បានក្លាយជាសមាជិកនៃគណនេយ្យករជំនាញអូស្ត្រាលី និងនូវវិសេសឡង់ (CA) ចាប់តាំងពីឆ្នាំ ២០១១ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃរដ្ឋឃ្វីនឡែន។



អ្នកស្រី ពាំង ពិសាខ

នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្សនៅឆ្នាំ ២០១៣។ អ្នកស្រីបានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅ ឆ្នាំ២០១១ និង ត្រូវបានតែងតាំងជានាយិកាប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ២០១២។ អ្នកស្រី ពិសាខ មានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើនរួមមាន ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ក្នុងតួនាទីជាអ្នកបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។ បច្ចុប្បន្ននេះ អ្នកស្រី ពិសាខ ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA) និងជាប្រធានក្លឹបធនធានមនុស្សរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។

អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាប័ត្រផ្នែកទីផ្សារ និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ជា រតនា

នាយកប្រតិបត្តិគ្រប់គ្រងភ្នាក់ងារ

មុនពេលទទួលបានតួនាទីជានាយកប្រតិបត្តិគ្រប់គ្រងភ្នាក់ងារ លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត នៅឆ្នាំ២០១០ ក្នុងមុខងារជាច្រើនទៀត។ លោកមានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្ម MNO និង FMCG។

លោក រតនា បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE-Lyon នៃសាកលវិទ្យាល័យ Jean Moulin Lyon III នៃប្រទេសបារាំង។



អ្នកស្រី ពុម្ព សុភី

នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

អ្នកស្រី សុភី មានបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយផ្តោតសំខាន់លើការងារស្រាវជ្រាវ ទីផ្សារ និងអភិវឌ្ឍផលិតផល។ បច្ចុប្បន្នអ្នកស្រីមានតួនាទីជានាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផល អ្នកស្រីក៏បានគ្រប់គ្រងលើការអភិវឌ្ឍន៍ផលិតផលនិងធានាឲ្យបានថា អេ អឹម ខេ ទទួលបានមុខមាត់ថ្មីលេចធ្លោនៅក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

អ្នកស្រី សុភី បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យ KHON KEN ប្រទេសថៃ។



លោក ហៀក ថាវុធ

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ថាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធានក្រុមសវនករផ្ទៃក្នុងនៅឆ្នាំ២០០៨។ បន្ទាប់មកលោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០១២។

លោក ថាវុធ ទទួលបានបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងអនុបណ្ឌិតផ្នែកគណនេយ្យពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ លោកថាវុធក៏បានបញ្ចប់សញ្ញាបត្រផ្នែកសវនករផ្ទៃក្នុង IIA ក្នុងឆ្នាំ២០២០និងធ្វើតេស្តលើសញ្ញាបត្រ CIA។



លោក អ៊ុក កុសល

នាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិកម្ម

លោកកុសល បានចាប់ផ្តើមការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជានាយក ប្រតិបត្តិច្បាប់ និងប្រតិបត្តិកម្ម នៅខែមេសា ឆ្នាំ២០១៨។ មុននឹងចូលបម្រើការងារជាមួយ អេ អឹម ខេ លោក កុសល ធ្លាប់មាន បទពិសោធន៍ច្រើនជាង ៨ឆ្នាំ ក្នុងតួនាទីការងារ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារឯកទេស និងធនាគារពាណិជ្ជ។

តាមរយៈការបំពេញការងារជាមន្ត្រីផ្នែកច្បាប់ ជាន់ខ្ពស់ លេខាធិការក្រុមហ៊ុន ប្រធានផ្នែក ច្បាប់ និងប្រតិបត្តិកម្ម លោក កុសលទទួលបាន បទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈទាក់ទង នឹងការចាត់ចែងកិច្ចការផ្លូវច្បាប់របស់ក្រុមហ៊ុន កិច្ចការលេខាធិការក្រុមហ៊ុន និងកិច្ចការពាក់ព័ន្ធ នឹងផ្នែកអនុលោមភាព។

លោក កុសល បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតច្បាប់ពាណិជ្ជកម្មអន្តរជាតិពី Transnational Laws and Business University បរិញ្ញាបត្រនីតិសាស្ត្រពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។



កញ្ញា តាំង មុយឡេង

នាយិកាប្រតិបត្តិគ្រប់គ្រងហានិភ័យ

មុយឡេងត្រូវបានតែងតាំងជានាយិកាប្រតិបត្តិ គ្រប់គ្រងហានិភ័យនៅក្នុងខែតុលាឆ្នាំ ២០២១។ គាត់មានបទពិសោធន៍ជិត ១០ឆ្នាំទាក់ទងនឹង ជំនាញជាច្រើនដូចជា ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ការវិភាគលើការវិនិយោគការគ្រប់ គ្រងហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ផលប៉ះពាល់ឥណទាន ការបង្កើតគំរូហានិភ័យ ឥណទាន និងការគ្រប់គ្រងហានិភ័យប្រតិបត្តិ- ការ។ ក្រៅពីបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញ- វត្ថុ មុយឡេង ធ្លាប់មានបទពិសោធន៍ធ្វើការជា អ្នកវិភាគលើការវិនិយោគក្នុងទីក្រុងឡុងដ៍ ផងដែរ។

មុយឡេង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក វិនិយោគ និងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Kingston University London (ដែលទទួលបានការឧបត្ថម្ភដោយ កម្មវិធីអាហារូបករណ៍ Chevening របស់ ចក្រភពអង់គ្លេស)។ គាត់ក៏ទទួលបានសញ្ញាបត្រជំនាញអំពីការ គ្រប់គ្រងហានិភ័យ (CERM) ពីសាលា Frankfurt School of Finance & Management និងសញ្ញាបត្រភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដែលផ្តល់ជូនដោយ ធនាគារ ពិភពលោកស្ត្រី សហការជាមួយ សាកលវិទ្យាល័យ The Wharton School of the University of Pennsylvania ។



គណៈគ្រប់គ្រង



អ្នកស្រី ហៀង អ៊ីនី

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី អ៊ីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីរដ្ឋបាល និងគណនេយ្យ នៅឆ្នាំ ២០០៣ ជាពេលដែល អេ អឹម ខេ បានបង្កើតឡើង។ អ្នកស្រីត្រូវបានតែងតាំងជាប្រធានផ្នែក គណនេយ្យនៅឆ្នាំ ២០០៤ និងបន្ទាប់មកបាន ក្លាយជានាយិកាប្រតិបត្តិហិរញ្ញវត្ថុនៅ ឆ្នាំ២០១០។ ពីមុនអ្នកស្រីជាគណនេយ្យករនៅ ក្រុមហ៊ុនឯកជនមួយ។ ជាមួយបទពិសោធន៍ និងសមត្ថភាព អ្នកស្រីបាន ជួយ អេ អឹម ខេ ក្នុងការគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុយ៉ាងមាន ប្រសិទ្ធភាព ដោយធានាព័ត៌មានគណនេយ្យ ប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់ អេ អឹម ខេ។

អ្នកស្រី អ៊ីនីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង សញ្ញាប័ត្របច្ចេកទេសគណនេយ្យករ ហៅកាត់ ថា ACCA ពីចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៥ និងជាសមាជិករបស់ KICPAA ផងដែរ នៅក្នុងឆ្នាំ២០១៧។



លោក ប្រេម ចន្ទ្រាបុត្ត

នាយកប្រតិបត្តិ គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

លោក ចន្ទ្រាបុត្ត បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០០៤ ជាមន្ត្រីបច្ចេកវិទ្យា ព័ត៌មាន ដែលធ្វើការស្រាវជ្រាវអភិវឌ្ឍកម្មវិធី កុំព្យូទ័រ។ លោកត្រូវបានតែងតាំងជាវិស្វករ បច្ចេកវិទ្យាជាន់ខ្ពស់ឆ្នាំ ២០០៧ និងក្លាយជា ប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មាន នៅឆ្នាំ ២០០៨។ ក្នុងឆ្នាំ២០១១ លោកត្រូវបានតែងតាំង ជានាយកប្រតិបត្តិប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា។

លោក ចន្ទ្រាបុត្ត ទទួលបានបរិញ្ញាប័ត្រផ្នែក ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា បរិញ្ញាប័ត្រ ភាសាអង់គ្លេស និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យា ព័ត៌មាន ពីសាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។



អ្នកស្រី ម៉ុក ចរិយា

នាយិកាប្រតិបត្តិ ទំនាក់ទំនងសេវាកម្មអតិថិជន

អ្នកស្រី ចរិយា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នកសម្របសម្រួល ប្រតិបត្តិការធនាគារចល័ត។ អ្នកស្រី ត្រូវបាន តែងតាំងជាប្រធានទំនាក់ទំនងសេវាកម្ម អតិថិជនក្នុងឆ្នាំ ២០១៣ និងនាយិកាប្រតិបត្តិ ទំនាក់ទំនងសេវាកម្មអតិថិជនក្នុងឆ្នាំ២០១៥។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រី ធ្លាប់បំពេញតួនាទី ជាប្រធានផ្នែកជំនួយការ បច្ចេកវិទ្យាព័ត៌មាន នៅរោងចក្រកាត់ដេរមួយ ជាង ៧ ឆ្នាំ។

អ្នកស្រី ចរិយា បានទទួលសញ្ញាប័ត្រមធ្យមផ្នែក គណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បរិញ្ញាប័ត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យា ព័ត៌មានពីសាកលវិទ្យាល័យនិរតុនកម្ពុជា។



លោក អង់ ណេកហេង

នាយកប្រតិបត្តិប្រព័ន្ធស្វ័យធនាគារ

លោក ណេកហេង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគប្រព័ន្ធ អាជីវកម្មជាន់ខ្ពស់។ លោកមានបទពិសោធន៍ ជាង១០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេល បម្រើការនៅ អេ អឹម ខេ លោកបានកាន់តួនាទី ផ្សេងៗគ្នា នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជា បេឡាធិការ គ្រូបង្គោល និងប្រធានផ្នែក បណ្តុះបណ្តាល។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើន ដែលទាក់ទងមីក្រូ ហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជានាយក ប្រតិបត្តិគាំទ្រប្រព័ន្ធធនាគារស្វ័យក្នុង ឆ្នាំ២០១៥។

លោក ណេកហេង ទទួលបានសញ្ញាប័ត្រចំនួនពីរ គឺបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យហ្វៀលប្រាយ។



លោក ជាង រ៉ូណ្យា

នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក រ៉ូណ្យា បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ ២០១៣ ជាប្រធានផ្នែក បណ្តុះបណ្តាល។ លោកមានបទពិសោធន៍ជាង ១៧ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូល បម្រើការនៅ អេ អឹម ខេ លោកបានកាន់កាប់ តួនាទីផ្សេងៗគ្នាជាច្រើន នៅគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុផ្សេងទៀតដូចជា មន្ត្រីឥណទាន មន្ត្រីធានារ៉ាប់រងគុណភាព ប្រធានសាខាខេត្ត គ្រូបណ្តុះបណ្តាល និងប្រធានផ្នែកអភិវឌ្ឍន៍ និងបណ្តុះបណ្តាល។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនទាក់ទងនឹងវិស័យ មីក្រូហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រទេស។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ បណ្តុះបណ្តាលក្នុងឆ្នាំ២០១៥។

លោក រ៉ូណ្យា បានទទួលបរិញ្ញាប័ត្រផ្នែកអភិវឌ្ឍ សេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក រាម កេវីវិទ្យា

នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន

លោក វិទ្យា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីជានាយកប្រតិបត្តិ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ក្នុងឆ្នាំ២០១៧។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកវិទ្យា បានបម្រើការក្នុងមុខតំណែងជាច្រើននៅក្នុង វិស័យ ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធ សមាហរណកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្មឆ្លាតវៃ វិស្វករគាំទ្រកម្មវិធី ពាណិជ្ជកម្ម វិស្វករជាន់ខ្ពស់គ្រប់គ្រងម៉ាស៊ីន មេវិស្វករជាន់ខ្ពស់គ្រប់គ្រងបណ្តាញអនុប្រធាន ផ្នែកបច្ចេកវិទ្យាព័ត៌មាន អ្នកគ្រប់គ្រងបណ្តាញ និងម៉ាស៊ីនមេ អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យា ព័ត៌មាន។ វិទ្យាមានបទពិសោធន៍ជាង ១០ឆ្នាំ ជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បាន ចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងក្នុង និងក្រៅប្រទេស។

លោក វិទ្យា ទទួលបានបរិញ្ញាប័ត្រគ្រប់គ្រងប្រព័ន្ធ ព័ត៌មានវិទ្យាពីវិទ្យាស្ថាន SETEC ។



លោក ឡុង ចំណាន

នាយកប្រតិបត្តិអាជីវកម្មឥណទាន

លោក ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ ជាមន្ត្រីឥណទាន ហើយមួយ ឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាប្រធាន តំបន់។ ដោយសារភាពជោគជ័យលើ អាជីពការងារ និងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ចំណានត្រូវបានតែងតាំងជាប្រធានសាខា ក្នុងឆ្នាំ២០០៩ និងប្រធានតំបន់ក្នុងឆ្នាំ២០១៤។ តាមរយៈភាពជោគជ័យរបស់លោក គាត់ត្រូវបាន តែងតាំងជានាយកប្រតិបត្តិឥណទានក្នុង ឆ្នាំ ២០១៦ និងតែងតាំងជានាយកប្រតិបត្តិ អាជីវកម្មឥណទានក្នុងឆ្នាំ២០១៨។

លោក ចំណាន ទទួលបានបរិញ្ញាប័ត្រផ្នែក អភិវឌ្ឍន៍ជនបទពីសាលាជាតិកសិកម្ម រុក្ខាប្រមាញ់ និងអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ទុំ ច័ន្ទដេត

នាយកប្រតិបត្តិឥណទានសាជីវកម្ម

លោក ច័ន្ទដេត បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០១៦ ជានាយកប្រតិបត្តិឥណទាន ទទួលលើបន្ទុកកម្មី សហគ្រាសខ្នាតតូច និង មធ្យម។ លោកច័ន្ទដេត មានបទពិសោធលើ វិស័យហិរញ្ញវត្ថុជាង១០ ឆ្នាំ ជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដោយឆ្លងកាត់តួនាទីជាច្រើន ដូចជា មន្ត្រីឥណទាន ប្រធានសាខា ប្រធានសាខា និងប្រធានត្រួតពិនិត្យឥណទាន និងដោយសារភាពជោគជ័យលើអាជីពការងារ ជាបន្តបន្ទាប់ នៅដើមឆ្នាំ ២០១៨ នេះ លោកត្រូវ បានតែងតាំងជានាយកប្រតិបត្តិឥណទាន សាជីវកម្ម។

លោក ច័ន្ទដេត បានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាប័ត្រផ្នែកធនាគារ និងអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បៀលប្រាយ នៅទីក្រុងភ្នំពេញ។



លោក ប្រាំ សុខមី

នាយកប្រតិបត្តិកម្មសុខាភិបាលវិញ្ញវត្ថុ

លោក សុខមី បានចូលបម្រើការនៅ អេ អឹម ខេ នៅក្នុងខែមិថុនា ឆ្នាំ ២០១៥ ជានាយកប្រតិបត្តិ អាជីវកម្មកម្មសុខាភិបាលវិញ្ញវត្ថុ។ មុនពេលចូលរួម ជាមួយ អេ អឹម ខេ សុខមីមានតួនាទីជាច្រើន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដូចជា៖ នាយក ប្រតិបត្តិអាជីវកម្ម ដោយទទួលខុសត្រូវផ្នែក អភិវឌ្ឍន៍ផលិតផល ទីផ្សារ និងផ្នែកលក់។ លោក សុខមី ជាអតីតបុគ្គលិក អេ អឹម ខេ ក្នុងតំណែងជាមន្ត្រីស្រាវជ្រាវ និងអភិវឌ្ឍ ផលិតផលកំឡុងឆ្នាំ ២០១២ ដល់ ២០១៥។ លើសពីនេះទៅទៀត គាត់ក៏មានបទពិសោធន៍ ជាមន្ត្រីស្រាវជ្រាវផ្នែកទីផ្សារ និងប្រធានផ្នែក ស្រាវជ្រាវទីផ្សារផងដែរ។

លោក សុខមី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ មេត្តកម្ពុជា និងបរិញ្ញាប័ត្រផ្នែកអប់រំ អក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



លោក ស្វាយ សុជា

នាយកប្រតិបត្តិអាជីវកម្មបើកកាសូណេ

លោក សុជា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីជា នាយកប្រតិបត្តិធានារ៉ាប់រងខ្នាតតូច នៅខែមេសា ឆ្នាំ២០២០។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោក សុជា មានបទពិសោធន៍១៩ឆ្នាំនៅក្នុងវិស័យផ្សេងៗដូចជា អង្គការមិនមែនរដ្ឋាភិបាល ប្រតិបត្តិការឥណទានជនបទ/មីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រងអាយុជីវិត ដែលលោកបានបម្រើការក្នុងមុខតំណែងជាច្រើនរួមមានអ្នកសម្របសម្រួលកម្មវិធី អ្នកដឹកនាំក្រុមការងារគម្រោង នាយកដ្ឋានបណ្តុះបណ្តាល និងនាយកប្រតិបត្តិ។

លោក សុជា ទទួលបានបរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងគម្រោង និងអភិវឌ្ឍន៍ជនបទ។



លោក ប៊ុន ច័ន្ទកិវឌ្ឍន៍

នាយកប្រតិបត្តិខ្សែសង្វាក់សាជីវកម្ម

លោក ច័ន្ទកិវឌ្ឍន៍ បានចូលរួមបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅខែមេសា ឆ្នាំ ២០២០ ជា នាយកប្រតិបត្តិខ្សែសង្វាក់សាជីវកម្ម។ មុនពេលបម្រើការងារនៅ អេ អឹម ខេ លោកមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យសាជីវកម្មធនាគារ ជាពិសេសក្នុងការវិភាគឥណទានសាជីវកម្ម ការរៀបចំរចនាសម្ព័ន្ធឥណទាន ទំនាក់ទំនងអតិថិជន ឥណទាន Syndication ហិរញ្ញប្បទានពាណិជ្ជកម្ម និងសង្វាក់ផលិតកម្ម និង ប្រតិបត្តិការឥណទាន។

លោក បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកសហគ្រិនភាព និង ការគ្រប់គ្រងដោយច្នៃប្រឌិត ពីសាកលវិទ្យាល័យ Lumière Lyon 2 និង Lille 1 ប្រទេសបារាំង និងបរិញ្ញាប័ត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។



លោក នាយ សុខជា

នាយកប្រតិបត្តិគ្រប់គ្រងសាខា

លោក សុខជា បានចូលបម្រើការងារជាមួយ អេ អឹម ខេ ក្នុងតួនាទីជានាយកប្រតិបត្តិរងប្រតិបត្តិការក្នុងខែ មិថុនា ២០២០។ ក្នុងឆ្នាំ ២០២១ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិគ្រប់គ្រងសាខា។

មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោក សុខជាមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង ធនាគារ គឺ ៧ ឆ្នាំនៅប្រទេសកម្ពុជា និង ៥ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ា។ បទពិសោធន៍របស់លោកមានដូចជា៖ ប្រតិបត្តិការ ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងសាខា ការគ្រប់គ្រងគម្រោង និងការបង្កើតយុទ្ធសាស្ត្រ។

សុខជា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេទមហាប្រសិប័តិបញ្ញាប្រតិបត្តិការផ្នែកគណនេយ្យ។



លោក ហេង រមណី

នាយកប្រតិបត្តិអាជីវកម្មសន្សំ និងសេវាកម្ម

លោក រមណី បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅឆ្នាំ២០២០ ជានាយកប្រតិបត្តិប្រាក់សន្សំ និងសេវាកម្ម។ រមណី មានបទពិសោធន៍ជាង២០ជាមួយក្រុមហ៊ុនឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបានចំណាយពេលជាង ១៧ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ និងខេសប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានមុខតំណែងជាច្រើនដូចជា៖ ផ្នែកសេវាកម្ម ផ្នែកលក់ និងផ្នែកឥណទាន។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោក រមណី ជានាយកប្រតិបត្តិពាណិជ្ជកម្មនៅស្ថាប័នខេសប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោក រមណី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបរិញ្ញាបត្រផ្នែកគណនេយ្យ និងគ្រប់គ្រងពីសាកលវិទ្យាល័យកម្ពុជា។



លោក ភី វ៉ាសនា

នាយកប្រតិបត្តិប្រព័ន្ធធនាគារឌីជីថល

លោក វ៉ាសនា បានចូលបម្រើការងារជាមួយ អេ អឹម ខេ ក្នុងតំណែងជានាយកប្រតិបត្តិផ្នែកធនាគារឌីជីថល ក្នុងឆ្នាំ ២០១៩ ហើយគាត់ត្រូវបានដំឡើងតួនាទី ទៅជានាយកប្រតិបត្តិធនាគារឌីជីថល និងប័ណ្ណទូទាត់ នៅក្នុងឆ្នាំ២០២១។ លោកមានបទពិសោធន៍ជាង ១២ឆ្នាំ ក្នុងវិស័យធនាគារ ជាមួយធនាគារក្នុងស្រុក និងធនាគារបរទេស ទៅលើវិស័យសេវាកម្មធនាគារឌីជីថល និងប័ណ្ណទូទាត់ ដែលរួមមានការចេញប័ណ្ណឥណទាន ឥណពន្ធប័ណ្ណបង់ប្រាក់មុន និងសេវាកម្មម៉ាស៊ីន ដកដាក់ប្រាក់ស្វ័យប្រវត្តិ (ATM & CDM) និងសេវាកម្មទូទាត់តាមរយៈដៃគូអាជីវកម្មផ្សេងៗដូចជា៖ ម៉ាស៊ីនឆ្លុះកាត QRCODE និងការទូទាត់តាមអនឡាញ និងលើកិច្ចសន្យាប្តូរសេវាកម្មទូទាត់ឌីជីថលផ្សេងៗទៀត។ ជាមួយនឹងតួនាទីបច្ចុប្បន្ន លោកបានរួមចំណែកជាមួយ អេ អឹម ខេ តាមរយៈការបង្កើត គ្រប់គ្រងសម្របសម្រួល និងអនុវត្តយុទ្ធសាស្ត្រ ធនាគារឌីជីថល & ប័ណ្ណទូទាត់ និងកាន់តួនាទីគាំទ្រដល់អាជីវកម្ម និងផ្នែកលក់នៅ អេ អឹម ខេ។ លោក វ៉ាសនា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យបៀលប្រាយ (BBU)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនដែលរួមមានទាំងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ និងអាជីវកម្ម និងការគ្រប់គ្រងប្រតិបត្តិការប័ណ្ណទូទាត់ ដែលធ្វើឡើងដោយ ក្រុមហ៊ុនអន្តរជាតិដូចជា Visa Business school, UnionPay International និង MasterCard World Wide ។



អ្នកស្រី ប៉ាន់ ប៊ូរ៉ាមី

នាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

អ្នកស្រីប៊ូរ៉ាមីបានចូលបម្រើការងារនៅ អេ អឹម ខេ ជានាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនងក្នុងឆ្នាំ ២០២១។ អ្នកស្រីមានបទពិសោធន៍ជាង១០ឆ្នាំលើអាជីពការងារជាច្រើនក្នុងផ្នែកទំនាក់ទំនង និង វិស័យផ្សេងៗទៀត ក្នុងនោះរួមមាន វិស័យធនាគារ ប្រេង និងឧស្ម័ន ការផ្សព្វផ្សាយ និងគ្រប់គ្រងកម្មវិធីព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាអង្គការ និងស្ថាប័នសារព័ត៌មាន។

លោកស្រីទទួលបានសញ្ញាបត្រមកពីប្រទេសផ្សេងៗគ្នាជាច្រើនដូចជា បរិញ្ញាបត្រផ្នែកគ្រប់គ្រងសារព័ត៌មានពី RUPP នៅកម្ពុជា សញ្ញាបត្រផ្នែកទំនាក់ទំនងសាធារណៈពី LBSU ប្រទេសរូម៉ានី សញ្ញាបត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Massey ប្រទេសនូវវែលសេឡង់ និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀតលើផ្នែកលក់ និងគ្រប់គ្រង នៅប្រទេសសិង្ហបុរី និងវៀតណាម។



អ្នកស្រី លុយ ចន្ទដារីន

នាយិកាសន្សំ និងសេវាកម្មសាជីវកម្ម

អ្នកស្រី ដារីន មានបទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈជាង១៨ឆ្នាំ ក្នុងជំនាញលក់ និងសេវាកម្ម ជាមួយក្រុមហ៊ុនដឹកជញ្ជូនពហុជាតិ ក្រុមហ៊ុនអន្តរជាតិទូទាត់ប្រាក់តាមទូរស័ព្ទដំបូងគេក្នុងប្រទេសកម្ពុជា និងធនាគារពាណិជ្ជកម្មអន្តរជាតិទទួលបានបន្ទុកទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ។ ជាមួយការងារក្នុងការបំពេញចិត្តអតិថិជន អ្នកស្រីក៏បានបង្កើនជំនាញទំនាក់ទំនងផ្ទាល់ខ្លួន ដែលប្រកបដោយវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។ តាមរយៈភាពជោគជ័យនៃការងាររបស់អ្នកស្រី បានធ្វើឱ្យគាត់បានចាប់ផ្តើមអាជីពការងារនៅ អេ អឹម ខេ ក្នុងខែមិថុនា ឆ្នាំ ២០២១។

អ្នកស្រីដារីនបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអក្សរសាស្ត្រអង់គ្លេស និងទំនាក់ទំនងពី IF1។



លោក ជាន សុផា

នាយកប្រតិបត្តិស្រាវជ្រាវ

លោក សុផា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកស្រាវជ្រាវក្នុងខែកញ្ញា ឆ្នាំ ២០១៩។ បន្ទាប់មកគាត់ត្រូវបានតែងតាំងជា នាយកប្រតិបត្តិផ្នែកស្រាវជ្រាវនៅឆ្នាំ ២០២១។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោកធ្លាប់បម្រើការងារជាប្រធានផ្នែកលក់ និងបច្ចេកទេសនៅក្នុងក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិមួយនៅកម្ពុជាដែលមានការិយាល័យកណ្តាលនៅប្រទេសអង់គ្លេស។ គាត់បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមួយនឹងបទពិសោធន៍យ៉ាងច្រើនលើផ្នែកស្រាវជ្រាវទីផ្សារ និងសង្គម។ គាត់មានបទពិសោធន៍ជាង ១០ឆ្នាំលើការស្រាវជ្រាវវិស័យសង្គម និងអភិវឌ្ឍន៍ហើយបទពិសោធន៍ជាង ៧ឆ្នាំផ្សេងទៀតលើការស្រាវជ្រាវទីផ្សារក្នុងវិស័យឯកជនរួមមាន ធនាគារ ធានារ៉ាប់រង ភតិសន្យា ធនាគារឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ FMCG ទូរគមនាគមន៍ អចលនទ្រព្យ និងវិស័យផ្សេងទៀត។ ជាងនេះទៅទៀតគាត់មានជំនាញលើការលក់ ការស្រាវជ្រាវទីផ្សារ/សង្គម ការវិភាគទិន្នន័យ ការប្រើប្រាស់បច្ចេកទេសស្ថិតិក្នុងវិភាគទិន្នន័យ និងព្យាករណ៍ ការបង្កើត Credit Scorecard, ការសិក្សាលើ អាកប្បកិរិយា និងការប្រើប្រាស់របស់អតិថិជន បទពិសោធន៍អតិថិជន ការធ្វើតេស្តផលិតផល ការវាស់វែងទំហំទីផ្សារ ការសិក្សាសក្តានុពលទីផ្សារ និងការប្រើប្រាស់ វិធីសាស្ត្របែបគុណភាព និងបរិមាណក្នុងការស្រាវជ្រាវ។

សុផា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែក អភិវឌ្ឍន៍អន្តរជាតិប្រកបដោយនិរន្តរភាព ដែលផ្តោតលើជំនាញស្រាវជ្រាវ និងការវិភាគទិន្នន័យ ពីសាកលវិទ្យាល័យ Brandeis ដែលមានទីតាំងនៅទីក្រុង បុសស្តនដ្ឋម៉ាសាឈូសេតសហរដ្ឋអាមេរិក តាមរយៈអាហារូបករណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ២០១៤។ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងគម្រោងអាជីវកម្មពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសហការជាមួយសាកលវិទ្យាល័យ Lyong II ប្រទេសបារាំងក្នុងឆ្នាំ ២០១២។ គាត់បានទទួលបរិញ្ញាប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅឆ្នាំ ២០០៦ ។

គណៈកម្មាធិការ

កម្រិតគណៈគ្រប់គ្រង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិតថ្នាក់គ្រប់គ្រង ដើម្បីដោះស្រាយ និងគ្រប់គ្រងលើបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងប្រតិបត្តិការក្រុមហ៊ុន យោងទៅតាមលក្ខណៈអាជីវកម្ម និងហានិភ័យមួយចំនួនផងដែរ។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖



គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ (ដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងមានការប្រជុំប្រចាំខែ) ទទួលខុសត្រូវលើអាជីវកម្មរបស់ អេ អឹម ខេ និងធានាថាគ្រប់ប្រតិបត្តិការទាំងអស់ប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការ មានតួនាទីត្រួតពិនិត្យការងារប្រតិបត្តិសំខាន់ៗជាច្រើនរួមមាន យុទ្ធសាស្ត្រ និងការអនុវត្ត ការគ្រប់គ្រងការងារ បង្កើតគោលនយោបាយ និងគ្រប់គ្រងហានិភ័យផ្សេងៗទៀតដែលអាចកើតឡើងក្នុងអំឡុងពេលអនុវត្តផែនការយុទ្ធសាស្ត្ររបស់ អេ អឹម ខេ រួមទាំងហានិភ័យលើកេរ្តិ៍ឈ្មោះស្ថាប័នផងដែរ។



គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (MANAGEMENT ALCO)

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល គឺគ្រប់គ្រងទាំងស្រុងទៅលើតារាងតុល្យការ និងត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះ ធានាលើអត្រាការប្រាក់ ការកំណត់រូបិយវត្ថុសាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀតដែលអាចកើតឡើងចំពោះភាពមិនស្មើស្ម័គ្រគ្នារវាងទ្រព្យសកម្ម និងបំណុលរបស់ អេ អឹម ខេ ហើយត្រូវបានរាយការណ៍ វិភាគ ព្រមទាំងគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយ ដែលបានធ្វើឱ្យ អេ អឹម ខេ នៅតែបន្តរីកចម្រើនប្រកបដោយនិរន្តរភាព ទន្ទឹមគ្នានឹងការគ្រប់គ្រងហានិភ័យទាំងឡាយដោយប្រសិទ្ធភាព។



គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានមានតួនាទីផ្តល់ការណែនាំជាយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នៅ អេ អឹម ខេ។ ជាធម្មតាត្រួតពិនិត្យជាប្រចាំនូវប្រតិបត្តិការព័ត៌មានវិទ្យាច្បាប់ការអនុលោមនៃការអនុវត្តគម្រោង និងយុទ្ធសាស្ត្រប្រតិបត្តិការប្រព័ន្ធព័ត៌មាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះត្រូវតែបញ្ជាក់តាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ និងតម្រូវការរបស់អ្នកប្រើប្រាស់។



គណៈកម្មាធិការអភិវឌ្ឍផលិតផល (PDC)

គណៈកម្មាធិការអភិវឌ្ឍផលិតផលធានាថាផលិតផល និងសេវាកម្មហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានបង្កើតឡើងដោយឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន មានការប្រកួតប្រជែងនៅលើទីផ្សារ កាត់បន្ថយហានិភ័យដែលអាចកើតមាន ការចំណាយលើប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់ហើយឆ្លើយតបទៅនឹងចក្ខុវិស័យ និងបេសកកម្មរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះក៏មានតួនាទីពិនិត្យ និងសម្រេចទៅលើការបង្កើតផលិតផល ទាំងរយៈពេលខ្លី និងរយៈពេលវែង លើកសំណើផ្សេងៗទាក់ទងនឹងផលិតផលថ្មីៗបង្កើតគោលនយោបាយ នីតិវិធី និងយុទ្ធសាស្ត្រសម្រាប់ផលិតផល និងសេវាកម្មមុនពេលដាក់បញ្ចូលទៅ គណៈកម្មាធិការប្រតិបត្តិ Exco និងក្រុមប្រឹក្សាភិបាល BoD ត្រួតពិនិត្យ និងសម្រេច។ លើសពីនេះទៀត គណៈកម្មាធិការត្រូវតាមដានវឌ្ឍនភាពនៃការអនុវត្ត និងពង្រឹងគម្រោង ធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីគម្រោងក៏ដូចជាវាលបញ្ហាដែលមិនទាន់សម្រេច (បញ្ហាដែលមិនអាចសម្រេចបានក្នុងក្រុម TFT) វាយតម្លៃភាពជោគជ័យឬបរាជ័យ នៃការដាក់ឱ្យប្រើប្រាស់សាកល្បង និងផ្តល់នូវអនុសាសន៍សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។



គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (MRC)

តួនាទីរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺត្រួតពិនិត្យការអនុវត្តនៃការគ្រប់គ្រងហានិភ័យនៃផែនការអាជីវកម្មរបស់ក្រុមហ៊ុន។ ហានិភ័យនេះរួមមាន ហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងការអនុលោមតាមបទបញ្ញត្តិ និងនីតិវិធីស្តីពីការប្រឆាំងនឹងការសំអាតប្រាក់ ក៏ដូចជាបញ្ហាប្បទានធារកម្ម (AML/CFT) រួមទាំងគោលនយោបាយនានា។



គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទាន (CRC)

គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទានមានតួនាទី ត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទាន ដែលកើតមានពេលផ្តល់ប្រាក់កម្ចីរួមមានការអនុលោមតាមគោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប្រាក់កម្ចី។ គណៈកម្មាធិការនេះកំណត់កម្រិតទំហំផលប្រាក់កម្ចី (តាមរយៈផលប្រាក់កម្ចីអតិថិជនតាមវិស័យ ឬផលិតផល) ដោយធ្វើការវិភាគលើនិន្នាការ និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី ព្រមទាំងចាត់វិធានការបង្ការនៅពេលចាំបាច់។



គណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មានវិទ្យា(ITSC)

គោលបំណងនៃគណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន គឺធានាថាផែនការ និងយុទ្ធសាស្ត្រនៃប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវតែផ្តល់សេវាកម្ម និងដំណោះស្រាយប្រកបដោយស្តង់ដារបច្ចេកវិទ្យា និងគោលការណ៍ត្រឹមត្រូវ។



គណៈកម្មាធិការគ្រប់គ្រងសាខា (BMC)

គណៈកម្មាធិការគ្រប់គ្រងសាខាត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងដំណើរការសាខាទាំងអស់ អេ អឹម ខេ ហើយធានាបាននូវគុណភាព និងប្រសិទ្ធភាពតាមរយៈការលើកកម្ពស់សេវាកម្មអតិថិជនប្រកបដោយស្តង់ដារ និងសម្រេចបានលទ្ធផលនៃការអនុវត្តការងារខ្ពស់។ គណៈកម្មាធិការនេះក៏មានទំនួលខុសត្រូវក្នុងការជ្រើសរើសតំបន់ស្ថាពរលើដើម្បីបើកសាខាថ្មី និងផ្តល់សេវាធានាការហិរញ្ញវត្ថុទៅតាមទិសដៅយុទ្ធសាស្ត្រអាជីវកម្ម អេ អឹម ខេ ផងដែរ។




គណៈកម្មាធិការរៀនសូត្រ និងអភិវឌ្ឍន៍ (LDC)

គណៈកម្មាធិការរៀនសូត្រ និងអភិវឌ្ឍន៍ (LDC) ទទួលខុសត្រូវក្នុងការណែនាំយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រង រៀបចំ កម្មវិធីបណ្តុះបណ្តាលទាំងអស់ក្នុង អេ អឹម ខេ។ គណៈកម្មាធិការនេះ មានសិទ្ធិក្នុងការសម្រេចចិត្តលើគ្រប់ផ្នែកដែលទាក់ទងជាមួយនឹងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពក្នុង អេ អឹម ខេ។ ជាងនេះទៅទៀត គណៈកម្មាធិការនេះ មានកាតព្វកិច្ចក្នុងការផ្តល់អនុសាសន៍ទៅកាន់គណៈកម្មាធិការប្រតិបត្តិ ក្នុងករណីចាំបាច់ដែលត្រូវដែលធ្វើការកែលម្អបន្ថែមក្នុងគ្រឹះស្ថាន។

អតិថិជន

អេ អឹម ខេ

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អេ អឹម ខេ មានគណនីកម្ចីសរុបចំនួន ៣៩៦,២៣៩ កើនឡើងជាងឆ្នាំ ២០២០ គូអោយកត់សម្គាល់។ នេះបញ្ជាក់អោយឃើញថា បើទោះបីជាមានជំងឺរាតត្បាតយ៉ាងកំដៅយ ក៏ អេ អឹម ខេ នៅតែមានភាពរឹងមាំក្នុងការថែរក្សាអតិថិជនរបស់ខ្លួន និង បន្តពង្រីកវិសាលភាពរបស់ខ្លួនដើម្បីបម្រើដល់ អតិថិជននៅក្នុងប្រទេសឲ្យកាន់តែទូលាយ។ អេ អឹម ខេ ប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការចូលរួមលើកម្ពស់ស្ត្រី តួយ៉ាង ៨០% នៃអតិថិជនកម្ចីរបស់ អេ អឹម ខេ គឺជាស្ត្រី។ ទំហំកម្ចីឯកត្តជនជាមធ្យមប្រហែល ២,៤៧០ ដុល្លារ និង ទំហំកម្ចីជាក្រុមជាមធ្យមប្រមាណជា ៨៣០ ដុល្លារក្នុងម្នាក់ ។ ជាទូទៅអតិថិជនវ័យក្មេងរបស់ អេ អឹម ខេ ប្រើប្រាស់កម្ចីជាមួយ អេ អឹម ខេ យើងយ៉ាងតិចបំផុតក៏ ៣ វគ្គដែរ (ប្រហែលជា ៧២% ដែលនៅតែបន្តនៅជាមួយអេ អឹម ខេ ចន្លោះពី ២ ទៅ ១០ វគ្គ)។ ពួកគេមកពីក្រុមអាយុផ្សេងៗគ្នា (អាយុពី ១៨ឆ្នាំ ទៅ ៧០ឆ្នាំ)។ ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ បានបន្តពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ក្រុមអតិថិជនដែលមាន អាយុតិចជាង ៤០ឆ្នាំ និង បន្តរក្សានូវក្រុមអតិថិជនវ័យកណ្តាល និង មនុស្សចាស់។ ធ្វើបែបនេះដោយសារ អេ អឹម ខេ យល់ច្បាស់អំពីតម្រូវការរបស់អ្នកជំនាន់ក្រោយ របស់អតិថិជនខ្លួន ដែលជាក្រុមមានអាយុទាប និង វ័យកណ្តាល។ អ្វីទាំងអស់នេះធ្វើឡើងដើម្បីធានាបានថាសេវាកម្មហិរញ្ញវត្ថុអាចប្រើប្រាស់បានគ្រប់គ្រងនៅក្នុង ប្រទេសកម្ពុជា ដើម្បីបន្តជួយជំរុញសេដ្ឋកិច្ចកម្ពុជាអោយបន្តទៅមុខកាន់តែលឿន។



ប្រភព: ទិន្នន័យកម្ចី ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 សម្រាប់របាយការណ៍ SPC

ជនបទ	ទីប្រជុំជន
ចំនួនអតិថិជនគិតជាភាគរយ: ៩៥%	ចំនួនអតិថិជនគិតជាភាគរយ: ៥%
កម្ចីឯកត្តជន: ២៨% និង កម្ចីក្រុម: ៧២%	កម្ចីឯកត្តជន: ៤២% និង កម្ចីក្រុម: ៥៣%
ចំនួនវគ្គកម្ចីជាមធ្យម: ៣	ចំនួនវគ្គកម្ចីជាមធ្យម: ៣
អាយុជាមធ្យម: ៤២ ឆ្នាំ	អាយុជាមធ្យម: ៤១ ឆ្នាំ

ប្រភព: ទិន្នន័យកម្ចី ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 សម្រាប់របាយការណ៍ SPC

បេសកកម្មក្នុងការជួយអភិវឌ្ឍន៍សង្គមគឺជាផ្នែកមួយរបស់ អេ អឹម ខេ ក្នុងនាមជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់មួយ ដូច្នេះហើយ អេ អឹម ខេ នៅតែបន្តជួយដល់គ្រួសារដែលមានជីវភាពក្រីក្រដើម្បីឱ្យពួកគេអាចទទួលបាននូវសេវាហិរញ្ញវត្ថុសម្រាប់លើកកម្ពស់ជីវភាពរបស់ពួកគេ។ នៅក្នុងឆ្នាំ ២០១៩ អតិថិជន អេ អឹម ខេ ៣៩% គឺជាអ្នកដែលមានជីវភាពក្រីក្រ ដែលតាមការប៉ាន់ស្មានភាពក្រីក្រប្រជាជនកម្ពុជាថ្នាក់ជាតិមានប្រមាណ ១៣%។ នេះបង្ហាញឱ្យឃើញថា អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវកិច្ចការងារសង្គមរបស់ខ្លួនក្នុងការជួយជនក្រីក្រ (ឯកសារស្រាវជ្រាវ ឆ្នាំ២០១៩)។

ជាការឆ្លើយតបទៅនឹងអវត្តមានរបស់ PPI ដោយសារកំពុងស្ថិតក្នុងដំណើរការនៃការធ្វើបច្ចុប្បន្នភាពនិង ការវិនិយោគក្នុងការចុះប្រមូលទិន្នន័យ នៅក្នុងឆ្នាំ ២០២១ អេ អឹម ខេ បានសម្រេចចិត្តប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

(ប័ណ្ណក្រីក្រ) ដើម្បីជាមធ្យោបាយមួយក្នុងការវាស់វែងស្ថានភាពនៃវិសាលភាពប្រតិបត្តិការ។ ជាលទ្ធផលយើងឃើញថា ប្រមាណជា ៦% នៃអតិថិជនរបស់ អេ អឹម ខេ គឺមកពីគ្រួសារក្រីក្រ ដែលមានកាន់ប័ណ្ណក្រីក្រ។ ផ្អែកលើទិន្នន័យរបស់ក្រសួងផែនការ នៅក្នុងរបាយការណ៍ អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជា ឆ្នាំ ២០១៩/២០២០ ប្រមាណជា ១០% នៃគ្រួសារសរុបនៅក្នុងប្រទេសកម្ពុជាគឺជាគ្រួសារក្រីក្រដែលមានកាន់ប័ណ្ណក្រីក្រ។ បន្ថែមលើនេះ នៅក្នុងឆ្នាំ ២០២២ តាមរយៈការស្ទង់មតិអំពី កម្រិតនៃការស្គាល់យីហោនឹងផលិតផលរបស់ខ្លួនថ្នាក់ជាតិ អេ អឹម ខេ បានរកឃើញថា ប្រមាណជា ១២% នៃប្រជាជនកម្ពុជា មានប័ណ្ណក្រីក្រ ដែលតួលេខនេះប្រហាក់ប្រហែលនឹងតួលេខរបស់ក្រសួងផែនការដែរ។ នេះបញ្ជាក់ឱ្យឃើញថា អេ អឹម ខេ បានគ្របដណ្តប់មួយចំនួនធំនៃគ្រួសារក្រីក្រ ក្នុងឆ្នាំ ២០២១។



“អេ អឹម ខេ សេវាបង់រំលស់ម៉ូតូ៖ មិនគ្រាន់តែជាសេវាបង់រំលស់ធម្មតានោះទេ, យើងទុកផលប្រយោជន៍របស់អតិថិជនជាចម្បង”

- លោក ថន អាយុ ៣២ឆ្នាំ, រស់នៅខេត្តក្រចេះ, អតិថិជនបង់រំលស់ម៉ូតូ

ការចូលរួមដោះស្រាយរាល់បញ្ហារបស់អតិថិជន និងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព និងអាជីវកម្មរបស់អតិថិជន គឺជាគោលដៅចម្បងរបស់ អេ អឹម ខេ។ យើងខ្ញុំដឹងថា អតិថិជនអាចជួបប្រទះបញ្ហាផ្សេងៗគ្នា ក្នុងស្ថានភាពផ្សេងៗគ្នា ក្នុងដំណើរជីវិតរបស់គាត់ ដូច្នេះហើយរាល់បញ្ហាអស់ទាំងនោះយើងក៏ត្រូវមានដំណោះស្រាយផ្សេងៗគ្នាផងដែរ។ ដូច្នេះហើយ អេ អឹម ខេ បានបង្កើតឡើងនូវផលិតផល/សេវាហិរញ្ញវត្ថុ ជាច្រើនដើម្បីផ្តល់ជាជម្រើសដល់អតិថិជន ក្នុងនោះអតិថិជនអាចប្រើប្រាស់ផលិតផល (១) កម្ចី (២) កម្ចីអនុទ្រព្យ (តាមរយៈ Facebook Digital) (៣) សន្សំ (៤) ម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (៥) ធនាគារចល័ត (៦) ធានារ៉ាប់រងឧត្តតូច (៧) ភតិសន្យា និង (៨) សេវាទូរស័ព្ទចល័ត និងការផ្ទេរប្រាក់តាមរយៈភ្នាក់ងារ អេ អឹម ខេ។ អតិថិជនអាចជ្រើសរើសផលិតផល/សេវាហិរញ្ញវត្ថុណាមួយក៏បាន ដែលសមស្របទៅតាមតម្រូវការ និងស្ថានភាពរបស់ពួកគេ។ ឧទាហរណ៍ ៖ លោក សន ថន អាយុ ៣២ឆ្នាំ ដែលមានមុខរបរជាកម្មករនៅរោងចក្រក្នុងស្រុកមួយកន្លែងនៅក្នុងខេត្តក្រចេះ បានជ្រើសរើសប្រើប្រាស់សេវាកម្មភតិសន្យានៅឆ្នាំ ២០២០ ហើយគាត់ក៏ជាអតិថិជនកម្ចីរបស់ អេ អឹម ខេ ផងដែរ។

លោក ថន មកពីគ្រួសារក្រីក្រ ដូច្នេះហើយគាត់មិនមានលទ្ធភាពក្នុងការប្រើប្រាស់ផលិតផល/សេវាកម្មហិរញ្ញវត្ថុនៅគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ដោយសារគាត់មិនមានវត្ថុបញ្ចាំ។ ប៉ុន្តែថ្ងៃមួយគាត់ត្រូវបានគេណែនាំឲ្យប្រើប្រាស់កម្ចីក្រុមជាមួយ អេ អឹម ខេ ដែលជាផលិតផល/សេវាហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យមនុស្សជាច្រើនមានឱកាសទទួលបានផលិតផលហិរញ្ញវត្ថុស្របច្បាប់ដោយមិនចាំបាច់មានវត្ថុបញ្ចាំ។ សម្រាប់រយៈពេល ៦ឆ្នាំ កន្លងមកនេះ លោក ថន និងគ្រួសារមានបទពិសោធន៍ល្អជាមួយនឹងកម្ចីក្រុមរបស់ អេ អឹម ខេ ហើយពួកគាត់បានប្រើប្រាស់លុយកម្ចីដែលបានមកពី អេ អឹម ខេ ដើម្បីលើកម្ពស់កម្រិតជីវភាពគាត់ឲ្យបានកាន់តែល្អមួយទៀតផងដែរ។ នៅក្នុងឆ្នាំ 2020 លោក ថន មានបំណងចង់ទិញចុងម៉ូតូថ្មីមួយគ្រឿងគ្រាន់ដើម្បីជិះទៅធ្វើការ ដោយសារម៉ូតូចាស់របស់គាត់ចាស់ខ្លាំង ហើយខូបទៅហើយ។ ប៉ុន្តែគាត់មិនចង់ចំណាយសាច់លុយដែលគាត់មានដើម្បីទៅទិញម៉ូតូនោះទេ គាត់ចង់ទុកលុយនោះសម្រាប់អាជីវកម្មផ្សេងទៀតរបស់គាត់។ ស្របពេលដែរគាត់មិនចង់ចំណាយលុយច្រើនពេកក្នុង

ការទិញម៉ូតូ ក៏មានគេណែនាំឲ្យគាត់ប្រើប្រាស់សេវាកម្មភតិសន្យារបស់ អេ អឹម ខេ ហើយគាត់ក៏សម្រេចចិត្តប្រើប្រាស់ ព្រោះថាវាជាជម្រើសល្អ និងសមស្របទៅនឹងតម្រូវការរបស់គាត់ផងដែរ។

លោក ថន “ ដោយសារម៉ូតូចាស់ខ្ញុំមានសភាពចាស់ពេក មិនអាចប្រើប្រាស់បានទៀតទេ ដូច្នេះហើយបានជាខ្ញុំចង់ទិញម៉ូតូថ្មីមួយទុកគ្រាន់ជិះទៅធ្វើការ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនចង់ប្រើប្រាស់លុយដែលខ្ញុំបានសន្សំទាំងអស់យកទៅទិញម៉ូតូទេ ព្រោះខ្ញុំត្រូវទុកលុយមួយចំនួនសម្រាប់ប្រើប្រាស់ពេលមានតម្រូវការចាំបាច់ និងសម្រាប់ឱកាសអាជីវកម្មផ្សេងទៀត។ ខ្ញុំធ្លាប់ត្រូវបានគេណែនាំឲ្យប្រើប្រាស់សេវាកម្មភតិសន្យា ហើយវាសាកសមនឹងខ្ញុំខ្លាំងណាស់ព្រោះមិនតម្រូវឱ្យខ្ញុំចំណាយប្រាក់ច្រើនដើម្បីទិញមុននោះទេ ដោយខ្ញុំគ្រាន់តែត្រូវចំណាយប្រាក់ចូលរួមតិចតួចប៉ុណ្ណោះ ហើយបំពេញលក្ខខណ្ឌមួយចំនួនទៀត បន្ទាប់មកខ្ញុំអាចបង់រំលស់បន្តិចម្តងៗ ដោយក្នុងមួយខែជាមធ្យមប្រហែល ៧០ ដុល្លារ ប៉ុណ្ណោះ។ ”

នៅពេលនេះ លោក ថន អាចធ្វើដំណើរបានស្រួលជាងមុនជាមួយនឹងម៉ូតូថ្មីដើម្បីទៅកន្លែងធ្វើការ និងកន្លែងផ្សេងៗទៀតជាមួយក្រុមគ្រួសារគាត់។ គាត់ និងគ្រួសាររបស់គាត់ពិតជាស្រឡាញ់ម៉ូតូនេះខ្លាំងណាស់។ សម្រាប់អ្នកផ្សេងអាចគិតថាវាគ្រាន់តែជាបង់បន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់គ្រួសារ លោក ថន ពួកគាត់បានប្រើប្រាស់ និងថែរក្សាវាបានល្អណាស់។ ប៉ុន្តែជារឿងអកុសល របស់ជាទីស្រឡាញ់របស់គាត់បានបាត់នៅយប់មួយ ។ ដោយសារវាស្ថិតនៅក្នុងរយៈពេលបង់រំលស់នៅឡើយ គាត់ក៏បានជូនដំណឹងទៅកាន់បុគ្គលិក អេ អឹម ខេ និងអាជ្ញាធរភ្លាមៗ។ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញ អេ អឹម ខេ និងសមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូរបស់គាត់ត្រូវបានគេលួចចេញពីផ្ទះរបស់គាត់នៅពេលយប់ បើទោះជាម៉ូតូត្រូវបានបំពាក់ប្រព័ន្ធ GPS ប៉ុន្តែនៅតែកមិនឃើញ។

ក្នុងស្ថានភាពបែបនោះគាត់មានភាពតានតឹងក្នុងចិត្ត និងពិបាកចិត្តខ្លាំង ព្រោះគាត់ត្រូវការម៉ូតូសម្រាប់ធ្វើដំណើរទៅប្រកបរបរចិញ្ចឹមជីវិត ដូច្នេះគាត់ត្រូវគិតអំពីការទិញម៉ូតូថ្មី ខណៈពេលដែលនៅជំពាក់លុយ អេ អឹម ខេ នៅឡើយ គាត់មិនមានលទ្ធភាពច្រើនបែបនេះទេ។ ជាសំណាងល្អ ក្រោមការប្រើប្រាស់សេវាកម្មភតិសន្យារបស់ អេ អឹម ខេ ម៉ូតូដែលបានបាត់នោះត្រូវបានធានារ៉ាប់រងទូទាត់សំណងជូនយ៉ាងពេញលេញ។ ដូច្នេះហើយ លោក ថន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្តល់សំណងទាំងស្រុងសម្រាប់តម្លៃម៉ូតូរបស់គាត់ បូករួមនឹងទុនចូលរួមដែលគាត់បានបង់ឱ្យ អេ អឹម ខេ នៅពេលគាត់ទិញម៉ូតូផងដែរ។

“ លោក ថន បានលើកឡើងថា ៖ នៅពេលដែលខ្ញុំដឹងថាម៉ូតូរបស់ខ្ញុំត្រូវបានគេលួចចាត់ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ដោយគិតថាមិនដឹងបានលុយពីណាទៅសង អេ អឹម ខេ ទាំងអស់ ហើយមិនដឹងថាបានអ្វីធ្វើដំណើរទៅធ្វើការទៀត។ ខ្ញុំបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងបុគ្គលិក អេ អឹម ខេ ភ្លាមៗ ហើយក្នុងថ្ងៃដដែលនោះ បុគ្គលិក អេ អឹម ខេ អញ្ជើញមកជួបខ្ញុំផ្តល់ផ្ទះ ហើយជួយនិយាយលើកទឹកចិត្តខ្ញុំ កុំឱ្យព្រួយបារម្ភខ្លាំងពេកអី ព្រោះម៉ូតូរបស់ខ្ញុំត្រូវបានធានារ៉ាប់រងគេជួយដោះស្រាយឲ្យហើយគាត់ក៏បានជួយពន្យល់ណែនាំខ្ញុំអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវដឹងអំឡុងពេលមានបញ្ហាចឹង។ វាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជួរស្រាលបន្តិចដែរ នៅពេលដែលមានការជួយជ្រោមជ្រែងពីខាង អេ អឹម ខេ និងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតករណីនេះ។ ”

លោក ថន ធ្លាប់គិតថា GPS និងធានារ៉ាប់រងមិនមានភាពចាំបាច់សម្រាប់គាត់នោះទេ ហើយគាត់គិតថាគាត់នឹងមិនទទួលបានអត្ថប្រយោជន៍អ្វីមកវិញនោះ ។ ប៉ុន្តែពេលនេះគាត់បានដឹងថាវាពិតជាមានសារៈសំខាន់សម្រាប់គាត់ ហើយការគិតគូររបស់ អេ អឹម ខេ ក្នុងការបង្ការ និងការពារ ពិតជាជួយគាត់ពិតមែន។ ជាក់ស្តែងដូចករណីដែលបានកើតឡើងចំពោះគ្រួសាររបស់គាត់ ប្រសិនបើគ្មានធានារ៉ាប់រងនេះទេវានឹងដាក់បន្ទុកបន្ថែមទៀតដល់គ្រួសាររបស់គាត់។ ដោយគាត់មានការជឿជាក់ និងទុកចិត្តខ្លាំងទៅលើ អេ អឹម ខេ លោក ថន មានគម្រោងបង់រំលស់ម៉ូតូជាមួយ អេ អឹម ខេ សារជាថ្មីម្តងទៀត។



“ធានារ៉ាប់រងខ្នាតតូច អេ អឹម ខេ ៖ ចំណាយតិច ទទួលបានផលច្រើន”

- អ្នកមីង សេន ញិច អាយុ ៥៥ឆ្នាំ ខេត្តក្រចេះ អតិថិជនធានារ៉ាប់រងខ្នាតតូច

អ្នកមីង សេន ញិច ជាស្ត្រីមេម៉ាយជីវិតម្នាក់មានអាយុ៥៥ឆ្នាំ គាត់ធ្វើការតស៊ូ តែម្នាក់ឯងក្នុងការចិញ្ចឹមកូនប្រុសស្រីចំនួន៣នាក់អស់រយៈពេលជិត២០ឆ្នាំមក ហើយ បន្ទាប់ពីលែងលះជាមួយស្វាមី។ បច្ចុប្បន្នអ្នកមីងគឺជាអតិថិជនកម្ចីរបស់ អេ អឹម ខេ រស់នៅខេត្តក្រចេះ គាត់ខ្ចីកម្ចីពី អេ អឹម ខេ ចំនួន៤រៀលក្រែម គាត់ ក៏ប្រើប្រាស់ផលិតផលធានារ៉ាប់រងខ្នាតតូចរបស់ អេ អឹម ខេ ផងដែរ។ សព្វថ្ងៃ អ្នកមីងប្រកបមុខរបរលក់នំដើម្បីចិញ្ចឹមជីវិត គាត់អាចទទួលបានកម្រៃចន្លោះពី ២០,០០០ រៀល ទៅ ៣០,០០០រៀលក្នុងមួយថ្ងៃ ក្នុងនោះគាត់ចំណេញបាន ប្រហែល ១៥,០០០ រៀល។ ក្រៅពីរបរលក់នំ អ្នកមីងក៏មានចិញ្ចឹមគោ និងក្របី សម្រាប់លក់ផងដែរ ដែលជាប្រភពចំណូលមួយទៀតរបស់មីង។ តាមរយៈការចិញ្ចឹមគោ និងក្របី គាត់អាចទទួលបានចំណូលពី ៣,០០០,០០០ រៀល ទៅ ៧,០០០,០០០ រៀល។ លើសពីនេះគាត់ក៏ធ្វើស្រែបន្តិចបន្តួចសម្រាប់ លក់ខ្លះ និងទុកហូបខ្លះ។ ត្រឡប់ទៅមើលពីអតីតកាលរបស់គាត់វិញ ពេលដែល អ្នកមីងមិនទាន់បានប្រើប្រាស់កម្ចី អេ អឹម ខេ គាត់បានប្រាប់ថា៖

“ ជីវភាពរបស់ខ្ញុំពិតជាពិបាកខ្លាំងណាស់កាលនោះ ខ្ញុំ និង កូនតូចៗត្រូវរស់នៅ ក្នុងផ្ទះខ្ទមមិនមានអ្វីនោះទេ ថែមទាំងមានបន្ទុកច្រើនក្នុងការចិញ្ចឹមបីបាច់កូនៗ និង ចំណាយច្រើនគ្រប់ទិស ហើយមិនសូវមានដើមទុនសម្រាប់រកស៊ីទៀត។

ជូនកាលពេលមានជំងឺឈឺថ្កាត់ម្តងៗ អ្នកមីងត្រូវសម្រេចចិត្តទៅរកចងការពីគេ ដែលមានការប្រាក់ខ្ពស់ ដើម្បីព្យាបាលជំងឺ ឬ ដោះស្រាយបញ្ហាផ្សេងៗ ”

បន្ទាប់មកអ្នកមីងបានចែករំលែកថា ក្រោយពីបានយកកម្ចីពី អេ អឹម ខេ យកមកប្រកបអាជីវកម្មខ្លះ និងផ្គត់ផ្គង់ជីវភាពខ្លះ អ្នកមីងឃើញថាជីវភាពរបស់ អ្នកមីងមានភាពធូរធារជាងមុន

“ ការចូលរួមចំណែករបស់ អេ អឹម ខេ ចំពោះគ្រួសារខ្ញុំគឺច្រើនណាស់ កម្ចី អេ អឹម ខេ បានជួយឲ្យខ្ញុំមានផ្ទះនៅសមរម្យ មានលុយសម្រាប់បង្វិលរកស៊ី ជីវភាពក៏ធូរធារជាងមុន និងអាចរស់នៅបានស្រួលដូចគេ ”។

ក្រៅពីផលិតផលកម្ចីរបស់អេ អឹម ខេ អ្នកមីងក៏បានទិញកញ្ចប់ផលិតផល ធានារ៉ាប់រងខ្នាតតូចចំនួន៤ដង ដោយក្នុងមួយដងទិញចំនួន២ប័ណ្ណ។ អ្នកមីងបានបង្ហាញថា៖

“ ក្រោយពីទិញបានមួយដងមក ខ្ញុំធ្លាប់គិតថាចង់ឈប់ទិញ ដោយសារខ្ញុំមាន អារម្មណ៍ថាស្តាយលុយពីព្រោះមិនដែលបានទូទាត់សំណងអ្វីសោះ។ ប៉ុន្តែ ក្រោយមក ខ្ញុំក៏ទទួលបានប្រាក់សំណងលើការវះកាត់ព្យាបាលជំងឺចំនួន ១,២២០,០០០ រៀលពី អេ អឹម ខេ ពេលនោះខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាជឿជាក់ និងកក់ក្តៅលើធានារ៉ាប់រងខ្នាតតូច អេ អឹម ខេ ”

អ្នកមីងក៏បានលើកឡើងថា លើសពីនេះមន្ត្រីគណនេយ្យបានរៀបចំឯកសារស្នើសុំ ទូទាត់សំណងបានរហ័សទាន់ចិត្ត។ គាត់ក៏បានបកស្រាយបន្ថែមថា ប្រសិនបើ ពេលនោះគាត់មិនបានទិញធានារ៉ាប់រង ប្រហែលជាគាត់ត្រូវលក់ទ្រព្យ រឺក៏រត់ទៅខ្ចី លុយគេយកទៅបង់ថ្លៃពេទ្យហើយមើលទៅ។

ដោយសារបទពិសោធន៍ដ៏ល្អនេះ អ្នកមីងបានចែករំលែកបទពិសោធន៍ជាក់ស្តែង របស់គាត់ទៅឲ្យអ្នកជិតខាង និងលើកទឹកចិត្តឲ្យញាតិមិត្តរបស់គាត់ប្រើប្រាស់ ធានារ៉ាប់រងដូចគាត់។ អ្នកមីងនិយាយសរសើរមិនដាច់ពីមាត់អំពីធានារ៉ាប់រង របស់ អេ អឹម ខេ ថា៖

“ ធានារ៉ាប់រងនេះបានជួយសង្គ្រោះ និងសម្រាលបន្ទុករបស់ខ្ញុំពិតប្រាកដមែន លោកគ្រូ ខ្ញុំអរគុណហើយ ”។

ការគ្រប់គ្រង

ការងារសង្គម

ដំណើរការគ្រប់គ្រងការងារសង្គម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្តេជ្ញាចិត្តធ្វើឱ្យមានភាពស្មើគ្នារវាងការងារហិរញ្ញវត្ថុ និងការងារសង្គមតាមរយៈការអនុវត្តជាក់ស្តែងនូវ បេសកកម្មផ្នែកកិច្ចការសង្គមរបស់ខ្លួន ដើម្បីធានាឱ្យបាននូវគុណតម្លៃសង្គម និងការទទួលស្គាល់ជាទូទៅ។ ការគ្រប់គ្រងការងារសង្គមគឺជាដំណើរ ការមួយនៃការដាក់បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាការអនុវត្តជាក់ស្តែង។ នេះគឺមានន័យថា អេ អឹម ខេ បានបង្ហាញពីការខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការបង្កើតគោលដៅសង្គម បង្កើតយន្តការត្រួតពិនិត្យទៅលើគោលដៅទាំងនោះ និងការប្រើប្រាស់ព័ត៌មានដែលទទួលបានដើម្បីពង្រឹង ការអនុវត្តបេសកកម្មរបស់គ្រឹះស្ថានឱ្យបានល្អ។ គោលដៅនៃការងារសង្គមរបស់ អេ អឹម ខេ ត្រូវបានបង្កើតឡើងតាមរយៈការបញ្ចូលបេសកកម្ម និងគោលការណ៍ណែនាំរបស់ អេ អឹម ខេ ដែលមានចំណុចខ្លាំងចំនួន ៥ ដូចជា វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព និងគោលការណ៍ការពារអតិថិជន ការទទួលខុសត្រូវចំពោះបុគ្គលិក និងការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព។

ក្របខ័ណ្ឌគ្រប់គ្រងការងារសង្គម

ដើម្បីសម្រេចបាននូវគុណភាពរវាងការងារហិរញ្ញវត្ថុ និងការងារសង្គម អេ អឹម ខេ បានបង្កើតទិសដៅសង្គម ក៏ដូចជាបង្កើតយន្តការដាក់លាក់និងរឹងមាំ ដើម្បីតាមដាន និងវាយតម្លៃលទ្ធផលសង្គមរបស់ អេ អឹម ខេ ដោយគណៈកម្មាធិការការងារសង្គម តាមរយៈឧបករណ៍គ្រប់គ្រងការងារសង្គម ដែល ហៅថាក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម។ ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមនេះត្រូវបានបែងចែកជាពីរផ្នែកគឺមួយសម្រាប់ថ្នាក់គ្រប់គ្រង និងមួយទៀតសម្រាប់កម្រិតក្រុមប្រឹក្សាភិបាល ហើយវានឹងត្រូវបានបំពេញដោយគណៈកម្មាធិការការងារសង្គម ដើម្បីធ្វើទៅក្រុមប្រឹក្សានាយកដែល ភ្ជាប់ជាមួយរបាយការណ៍សង្ខេបនៃកិច្ចប្រជុំរបស់គណៈកម្មាធិការនេះផងដែរ។

១. កម្រិតគណៈគ្រប់គ្រង៖

នាយកដ្ឋានស្រាវជ្រាវរបស់ អេ អឹម ខេ គឺជាអ្នកដឹកនាំ និងគ្រប់គ្រងការអនុវត្តការងារសង្គមក្នុង អេ អឹម ខេ ទាំងមូល។ នាយកដ្ឋាននេះបានធ្វើការ សិក្សាស្រាវជ្រាវជាប្រចាំទាំងផ្នែកសង្គម និងផ្នែកទីផ្សារ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗរបស់អតិថិជន និងបុគ្គលិក។ លើសពីនេះទៅទៀត ក្រុមស្រាវជ្រាវបានធ្វើការសហការជាមួយនាយកដ្ឋានផ្សេងៗនៅក្នុង អេ អឹម ខេ ដើម្បីធ្វើឱ្យប្រាកដថាត្រូវតាមស្តង់ដារ និងការអនុវត្តការងារសង្គមជាក់ ស្តែងត្រូវបានអនុវត្ត និងអនុវត្តដោយជោគជ័យ។

២. កម្រិតក្រុមប្រឹក្សាភិបាល៖

លទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវបានរាយការណ៍ដល់គណៈគ្រប់គ្រង និងគណៈកម្មាធិការអនុវត្តការងារសង្គម។ គណៈកម្មាធិការនេះជាអ្នកផ្តល់ អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល និងពិភាក្សាលើរបកគំហើញថ្មីៗសម្រាប់គោលការណ៍ក្នុងការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម។ ការផ្តល់អនុសាសន៍ និងការពិភាក្សានេះមានគោលបំណងបង្ហាញ និងកែតម្រូវឱ្យបានគ្រប់ជ្រុងជ្រោយពីស្នាដៃ និងសមិទ្ធផលទាំងឡាយដែលស្ថាប័នសម្រេចបានដើម្បី បង្ហាញទៅដល់ក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងរក្សាឱ្យបាននូវគុណភាពនៃការអនុវត្តទៅក្នុងគ្រឹះស្ថាន និងដើម្បីឱ្យការសម្រេចចិត្តក្នុងការ គ្រប់គ្រងមានភាពស៊ីសង្វាក់គ្នាទៅនឹងគោលបំណងទាំងពីររបស់ស្ថានប័នគឺទាំងផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម ឆ្លុះបញ្ចាំងពីចំណុចនៃរបាយការណ៍ពីគណៈកម្មាធិការសវនកម្មដោយការអនុវត្តប្រព័ន្ធវាយតម្លៃតាមពណ៌ ភ្លើងចរាចរណ៍ “ក្រហម លឿង និងបៃតង”? តើវាត្រឹមត្រូវទេ? តើលទ្ធផលទាំងនោះស្របតាមបេសកកម្មរបស់ អេ អឹម ខេ ដែរឬទេ? បន្ទាប់មកការ ពិពណ៌នាអំពីបញ្ហាណាមួយដែលត្រូវបានគូសបញ្ជាក់ដោយពណ៌លឿង ឬក្រហម ត្រូវបានរៀបចំដោយគណៈកម្មាធិការការងារសង្គម នៅក្នុង ជួរដេក “បញ្ហាសម្រាប់រាយការណ៍”។ ក្រុមប្រឹក្សាភិបាលអាចប្រើប្រាស់ក្របខ័ណ្ឌនេះសម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ អេ អឹម ខេ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលដោយប្រធានគណៈកម្មាធិការពិសេសរបស់ខ្លួន និងធ្វើការកត់ត្រា ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការនេះ ត្រូវបានយកមកអនុវត្តផងដែរ។

អេ អឹម ខេ - របាយការណ៍ ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គម

រយៈពេលនៃការវាយ
តម្លៃ៖ ០១ មករា ដល់
៣១ ធ្នូ ២០២១

ការត្រួតពិនិត្យជាប្រចាំ

ព័ត៌មានបង្ហាញជូនគិត ត្រឹម៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ
<p>ប្រភពនៃ ព័ត៌មាន</p>	<ul style="list-style-type: none"> អតិថិជនក្រីក្រយក កម្ចីជាក្រុម និង កម្ចីឯកត្តជន គោលការណ៍វាស់វែង ភាពក្រីក្រគឺផ្អែកលើ ប័ណ្ណក្រីក្រឆ្នាំ ២០២១ នេះ ដោយ ហេតុថាការវាស់វែង ភាពក្រដោយប្រើប្រាស់ PPI គឺមិនទាន់បានធ្វើ បច្ចុប្បន្នភាព រួចរាល់ គេរំពឹងថាអាចនឹងរួច រាល់នៅឆ្នាំ ២០២១ 	<ul style="list-style-type: none"> កម្រិតនៃការរក្សា អតិថិជន អត្រាអតិថិជនសន្សំ អសកម្ម អត្រាអតិថិជនយកកម្ចី ច្រើនស្ថាប័ន អត្រាអតិថិជន ចាកចេញ ឬត្រូវបាន បដិសេធកម្ចី ការវាស់វែងលើ គុណភាព សេវាកម្ម ២០២១ ការយល់ដឹងពី កេរ្តិ៍ឈ្មោះរបស់ គ្រឹះស្ថាន ២០២១ 	<ul style="list-style-type: none"> អត្រាអតិថិជនយក កម្ចីច្រើនស្ថាប័ន ការប្រើប្រាស់កម្ចី ការយល់ដឹងរបស់ អតិថិជនអំពី ផលិតផលកម្ចី ការយល់ដឹងរបស់ អតិថិជនអំពីផលិតផល ធានារ៉ាប់រងខ្នាតតូច ការយល់ដឹងរបស់ អតិថិជនអំពីផលិតផល សន្សំ ការគិះទានកែលម្អ ពីសំណាក់អតិថិជន 	<ul style="list-style-type: none"> របាយការណ៍ ស្តីពីការលាយបំ របស់បុគ្គលិក ២០២១ របាយការណ៍ ស្តីពីភាពពេញចិត្ត របស់បុគ្គលិក ២០២១ 	
<p>សុចនាករ</p>	<ul style="list-style-type: none"> ប័ណ្ណក្រីក្រ សន្ទស្សន៍ប្រូបាបនៃ ភាពក្រីក្រ PPI 		<ul style="list-style-type: none"> ផលរៀបរយនៃអតិថិជន យកកម្ចីច្រើនស្ថាប័ន ការប្រើប្រាស់កម្ចីរបស់ អតិថិជនទៅលើគោល បំណងផ្សេងៗ កម្រិតនៃការយល់ដឹង របស់អតិថិជនលើ ផលិតផល និងសេវាកម្ម ចំនួននៃការគិះទាន កែលម្អពីសំណាក់ អតិថិជន 	<ul style="list-style-type: none"> ចំនួនបុគ្គលិកដែល បានលាយបំ និង មូលហេតុនៃការ លាយបំរបស់ បុគ្គលិកព្រមទាំង ការពន្យល់នានា ការឱ្យពិន្ទុទៅលើ ភាពពេញចិត្តតាមភេទ មុខតំណែង និងសាខា មូលហេតុដែល បុគ្គលិកចង់ចាក ចេញពី អេ អឹម ខេ 	

ឆ្នាំនៃការវាយតម្លៃ: YYYY
ការវាយតម្លៃការងារសង្គម -
របាយការណ៍សង្ខេប

វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ
-----------------------------	-----------------------	---------------------------------------	----------------------------------	----------------

វិធីសាស្ត្រ ដំណើរការ របាយការណ៍ ឬប្រភពព័ត៌មាន	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ
តើលោកអ្នកពេញចិត្តជាមួយ នឹងភាពត្រឹមត្រូវនៃវិធីសាស្ត្រ និងដំណើរការដែលបានអនុវត្ត ដែរឬទេ?	● ● ●	● ● ●	● ● ●	● ● ●	● ● ●
តើលទ្ធផលដែលបានបង្ហាញ ជូននេះសមស្របជាមួយនិង បេសកកម្មដែរឬអត់?	● ● ●	● ● ●	● ● ●	● ● ●	● ● ●
យោងទៅលើលទ្ធផលនេះ តើលោកអ្នកមានបានមើល ឃើញទុកជាមុននូវបញ្ហា ដែលអាចកើតមានឡើង នៅថ្ងៃអនាគតដែរឬទេ?	● ● ●	● ● ●	● ● ●	● ● ●	● ● ●
តើទិន្នន័យ ឬព័ត៌មាននេះ មានភាពខ្វះចន្លោះ ដែរឬទេ?	● ● ●	● ● ●	● ● ●	● ● ●	● ● ●

**បញ្ហាលើ
របាយការណ៍**

បញ្ហាលើរបាយការណ៍

ផ្សេងៗទៀត

ផ្សេងៗ:.....

របាយការណ៍ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គមនេះ គឺជាចំណែកសំខាន់បំផុតសម្រាប់កិច្ចប្រជុំគណៈកម្មាធិការការងារសង្គម។

របកគំហើញសំខាន់ៗ

ក្នុងការអនុវត្តការងារសង្គម

ដើម្បីឱ្យប្រាកដថាតើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើរស្របទៅនឹងបេសកកម្មផ្នែកសង្គមរបស់ខ្លួន អេ អឹម ខេ បានធ្វើការស្ទង់មតិ និង ប្រើប្រាស់ ទិន្នន័យដែលខ្លួនមានស្រាប់នៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ខ្លួនដើម្បីធ្វើការវិភាគពេញមួយឆ្នាំ ក្នុងគោលដៅតាមដានស្ថានភាពសំខាន់ៗនៃ ការងារសង្គមរបស់ខ្លួន។ លទ្ធផលដែលបានមកពីការសិក្សាស្រាវជ្រាវ និង ការវិភាគទិន្នន័យត្រូវបានចែងក្នុងដាក់ចូលក្នុងរបាយការណ៍ការងារ សង្គម ដែលពិនិត្យ និង ពិភាក្សាដោយគណៈកម្មាធិការការងារសង្គម។ របាយការណ៍ទាំងនេះត្រូវបានពិភាក្សាដោយគណៈកម្មាធិការការងារ សង្គម (SPC) និង ធ្វើការបង្ហាញទៅកាន់ក្រុមប្រឹក្សាភិបាលវិភាគដោយឈរលើមូលដ្ឋាន ចំណុចសំខាន់ៗទាំងបួន រួមមាន វិសាលភាពប្រតិបត្តិការ ភាព សមស្របនៃផលិតផល តម្លាភាព និងកិច្ចការពារអតិថិជន និងការទទួលខុសត្រូវចំពោះបុគ្គលិក។ លទ្ធផលនៃចំណុចគោលនីមួយៗ ត្រូវបានវាយ តម្លៃដោយប្រើប្រាស់ពណ៌នៃភ្លើងច្បាច់ពណ៌ដែលមាន ក្រហម លឿង និង បៃតង ដែលពណ៌ក្រហមតម្រូវឱ្យធ្វើសកម្មភាពកែប្រែជាបន្ទាន់ ពណ៌លឿង តម្រូវឱ្យមានការចាត់វិធានការបន្ថែមដោយប្រុងប្រយ័ត្ន និងពណ៌បៃតងមិនតម្រូវឱ្យមានការធ្វើសកម្មភាពបន្ទាន់បន្ថែមនោះទេ។

វិសាលភាពប្រតិបត្តិការ

ការវិភាគនេះគឺធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវដើម្បីធ្វើការវាស់វែងពីកម្រិតភាពត្រឹមត្រូវរបស់អតិថិជន និងជួយឱ្យ អេ អឹម ខេ បានយល់កាន់តែ ច្បាស់អំពីអតិថិជនរបស់ខ្លួន។ វាក៏បានផ្តល់ជាអំណះអំណាងដើម្បីបញ្ជាក់ថា អេ អឹម ខេ ពិតជាបានអនុវត្តន៍បេសកកម្មសង្គមរបស់ខ្លួនបានល្អដែរ ឬ ទេ។ អេ អឹម ខេ បានប្រើប្រាស់វិធីសាស្ត្របឋមពីដើម្បីវាស់កម្រិតភាពត្រឹមត្រូវរបស់អតិថិជន ហើយ វិធីសាស្ត្រទាំងពីរនោះមានដូចខាងក្រោម៖


- ១. **បំណុលត្រីក្រ**^១ (កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ) ជាកម្មវិធីមួយដែលបង្កើតដោយក្រសួងផែនការ។ អេ អឹម ខេ បានប្រើប្រាស់បំណុលត្រីក្រនេះដើម្បីកំណត់សំគាល់លើអតិថិជនត្រីក្ររបស់ខ្លួននៅស្ទើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។
- ២. **សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI)**^២ ជាវិធីសាស្ត្រមួយដែរត្រូវបានប្រើប្រាស់សម្រាប់ចាប់យកនូវប្រូបាបនៃភាពក្រីក្ររបស់ អតិថិជន។ វាជួយឱ្យយើងដឹងថាអតិថិជនបែបណាដែលប្រហាក់ប្រហែលជាក្រីក្រ។

មុនឆ្នាំ ២០២០ អេ អឹម ខេ បានប្រើប្រាស់វិធីសាស្ត្រស្ទង់មតិដើម្បីប្រមូលទិន្នន័យយកមកធ្វើការវាស់វែងពីកម្រិតភាពត្រឹមត្រូវនៃអតិថិជនកម្ចីរបស់ ខ្លួន។ ដោយឡែក ក្នុងឆ្នាំ ២០២១ មិនបានធ្វើការប្រមូលទិន្នន័យនោះទេ ដោយសារការរឹតត្បិតក្នុងការចុះប្រមូលទិន្នន័យក្នុងមូលដ្ឋានដែលបណ្តាល មកពីវិវិសកូវីដ-១៩ និងដោយសារ PPI គឺស្ថិតនៅក្នុងដំណើរការនៃការធ្វើបច្ចុប្បន្នភាព។ ទោះជាយ៉ាងណាក៏ក្នុងរយៈពេល ៤ ឆ្នាំ កន្លងមកនេះ អេ អឹម ខេ បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបេសកកម្មសង្គមរបស់ខ្លួន ពោលគឺ ២២% ទៅ ៣៦% នៃអតិថិជនរបស់ខ្លួន គឺមកពីគ្រួសារក្រីក្រ នេះបើ យោងតាមលទ្ធផលនៃការស្ទង់មតិ ហើយបើផ្អែកលើ PPI Gov't@150 វិញនោះ អតិថិជនរបស់ អេ អឹម ខេ ប្រមាណជា ៣៦% ទៅ ៤៦% គឺប្រហែល ជាគ្រួសារក្រីក្រ។

^១ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយមានក្រសួងផែនការ ដែលនេះជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ជូនជាបច្ចេកទេសក្នុងការវាស់វែងភាពក្រីក្រ និងក្រោមភាពក្រីក្រដែលមានលើគ្រួសារក្រីក្រ ដើម្បីជួយពួកគេកាត់បន្ថយស្ថានភាពក្រីក្រ និងគ្រួសារ ដែលងាយរងគ្រោះបំផុត។ គោលបំណងសំខាន់នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺកាត់បន្ថយភាពស្ទុះនៃការប្រឹងប្រែង និងធនធានដោយស្ថាប័នផ្សេងៗ និងអង្គការនានាក្នុងការកំណត់ក្រុមគោលដៅ សម្រាប់ការ ធ្វើអន្តរាគមន៍លើការកាត់បន្ថយភាពក្រីក្រ និងធានាឱ្យបានថាជំនួយនេះនឹងផ្តល់ជូនដល់គ្រួសារដែលត្រូវការបំផុត។ <http://www.idpoor.gov.kh>

^២ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI[®]) គឺជា វិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រសម្រាប់អង្គការ និងអាជីវកម្មជាមួយបេសកកម្មបម្រើដល់ប្រជាពលរដ្ឋក្រីក្រ។ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ គឺជាស្ថិតិមានភាពងាយស្រួល ក្នុងការប្រើប្រាស់ ដោយផ្តល់ចម្លើយទៅនឹងសំណួរទាំង១០ អំពីតម្លៃរបស់វត្ថុទាំងឡាយ ហើយទៀងទាត់របស់មូលដ្ឋានសិទ្ធិគឺត្រូវបានដាក់ពិន្ទុ ដើម្បីគណនាលទ្ធផលដែលបាននិងក្រីក្រ ដែលគ្រួសារនោះរស់នៅក្រោម ឬលើបន្ទុចបន្ទុះនៃបន្ទាត់នៃភាពក្រីក្រ។ <https://www.povertyindex.org/about-us>


បម្រែបម្រួលនៃការគ្របដណ្តប់ អតិថិជនក្រុមថ្មីក្រីក្រ (២០១២ - ២០១៩)



- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មីដែលមានប័ណ្ណក្រីក្រ (ប័ណ្ណក្រីក្រ ១ និង ប័ណ្ណក្រីក្រ ២)
- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មីដែលប្រហែលជាមកពីគ្រួសារក្រីក្រ - PPI Government definition @ 150%
- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មីដែលប្រហែលជាមកពីគ្រួសារក្រីក្រ - PPI World Bank definition @ 150%

បញ្ជាក់៖ ទិន្នន័យសម្រាប់ឆ្នាំ ២០២១ មិនទាន់ដំណើរការនៅក្នុងការគណនារបស់ PPI ទេ ជាការពិតណាស់ដោយសារតែបច្ចុប្បន្ននេះ PPI កំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាព

% ចំនួនគ្រួសារក្រីក្រដែលអតិថិជនរបស់ អេ អឹម ខេ នៅជនបទ និងទីក្រុង (២០១៨-២០១៩)



បញ្ជាក់៖ ទិន្នន័យសម្រាប់ឆ្នាំ 2021 មិនទាន់ដំណើរការនៅក្នុងការគណនារបស់ PPI ទេ ជាការពិតណាស់ដោយសារតែបច្ចុប្បន្ននេះ PPI កំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាព

ជាការឆ្លើយតបទៅនឹងអវត្តមានរបស់ PPI និងការរឹតត្បិតក្នុងការចុះប្រមូលទិន្នន័យ នៅក្នុងឆ្នាំ ២០២១ អេ អឹម ខេ បានសម្រេចចិត្តប្រើប្រាស់ទិន្នន័យ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ប័ណ្ណក្រីក្រ) ដើម្បីជាមធ្យោបាយមួយក្នុងការវាស់វែងស្ថានភាពសេដ្ឋកិច្ចប្រតិបត្តិការ។ ជាលទ្ធផលយើងឃើញថា ប្រមាណជា ៦% នៃអតិថិជន អេ អឹម ខេ គឺជាគ្រួសារក្រីក្រដែលមានប័ណ្ណក្រីក្រ។ ផ្អែកលើទិន្នន័យរបស់ក្រសួងផែនការនៅក្នុងរបាយការណ៍អង្កេត សេដ្ឋកិច្ចសង្គមកម្ពុជាប្រមាណជា ១០% នៃគ្រួសារសរុបនៅក្នុងប្រទេសកម្ពុជា គឺជាគ្រួសារក្រីក្រដែលមានប័ណ្ណក្រីក្រ។ បន្ថែមលើនេះ នៅក្នុងឆ្នាំ ២០២២ តាមរយៈការស្ទង់មតិអំពីកម្រិតនៃការស្គាល់យីហោ និងផលិតផលរបស់ខ្លួនថ្នាក់ជាតិ អេ អឹម ខេ បានរកឃើញថាប្រមាណជា ១២% នៃប្រជាជនកម្ពុជាមានប័ណ្ណក្រីក្រ ដែលតួលេខនេះប្រហាក់ប្រហែលនឹងតួលេខរបស់ក្រសួងផែនការដែរ។ នេះបញ្ជាក់ឲ្យឃើញថា អេ អឹម ខេ បាន គ្របដណ្តប់មួយចំនួនធំនៃគ្រួសារក្រីក្រ (ប័ណ្ណក្រីក្រ) នៅកម្ពុជាក្នុងឆ្នាំ ២០២១។

ភាពសមស្របនៃផលិតផល

ដោយសារតម្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ អេ អឹម ខេ បានខិតខំយ៉ាងខ្លាំងដើម្បី បង្កើតផលិតផលសេវាកម្មថ្មីៗដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណូលចិត្តរបស់អតិថិជន។ នាយកដ្ឋានស្រាវជ្រាវ និងនាយកដ្ឋាន ទំនាក់ទំនង អតិថិជន អេ អឹម ខេ បានធ្វើការសិក្សាជាប្រចាំអំពីភាពពេញចិត្តអតិថិជនមកលើផលិតផល និងសេវាកម្ម អេ អឹម ខេ ក៏ដូចជាធ្វើការ សិក្សាតាមដានអំពីមូលហេតុដែលនាំឱ្យអតិថិជនឈប់ប្រើ អេ អឹម ខេ។ បន្ថែមលើនេះទៀត អេ អឹម ខេ ក៏បានសិក្សាស្វែងយល់អំពីការចាកចេញ របស់អតិថិជន គុណភាពសេវាកម្ម និងកម្រិតនៃការស្គាល់យីហោ និងផលិតផល អេ អឹម ខេ ជាប្រចាំផងដែរ។

ការសិក្សាទាំងនេះគឺដើម្បីជួយដល់ថ្នាក់គ្រប់គ្រងក្នុងការរកយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យ អេ អឹម ខេ នៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជនគោលដៅ និងនៅតែអាចប្រកួតប្រជែងនៅលើទីផ្សារបានគ្រប់ពេលវេលា។ ទោះបីជាពិធានការប្រាក់អាចជាកត្តាមួយដែលរារាំងស្ថាប័នផ្សេងមួយចំនួនមិនអាច ផ្តល់កម្ចីទំហំតូចទៅដល់គ្រួសារក្រីក្រនៅជនបទបានក៏ដោយ អេ អឹម ខេ នៅតែបន្តចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវផលិតផល សមស្របទៅដល់អតិថិជនគ្រប់ស្រទាប់នៅក្នុងប្រទេសកម្ពុជា។ អេ អឹម ខេ ធ្វើដូច្នោះគឺដើម្បីឱ្យប្រាកដថាគ្រប់គ្នាជាពិសេសគ្រួសារក្រីក្រមានលទ្ធភាព ទទួលបាននូវហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការរបស់ពួកគេ។

តម្លាភាព និងកិច្ចការពារអតិថិជន

ចុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលប័ណ្ណសរសើរស្តីពីកិច្ចការពារអតិថិជន ពីស្ថាពរខេមផេញ (Smart Campaign) ដែល ប័ណ្ណសរសើរនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ក្នុងឆ្នាំ ២០១៨ អេ អឹម ខេ ក៏ទទួលបានការទទួលស្គាល់ពីការអនុវត្តលើ គោលការណ៍ការពារអតិថិជនយ៉ាងពេញលេញពីសវនករឯករាជ្យផងដែរ។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ ២០២១ អេ អឹម ខេ នៅតែបន្តទទួលបាន ប័ណ្ណសរសើរនេះម្តងទៀតផងដែរ។ អេ អឹម ខេ អនុវត្តគោលការណ៍នេះក្នុងគោលបំណងការពារអតិថិជនក៏ដូចជាបម្រើពួកគាត់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការតាមដាន និងសិក្សាស្រាវជ្រាវលើគម្រោងផ្សេងៗ ដើម្បីធានាឱ្យបានថាអតិថិជន អេ អឹម ខេ គ្រប់រូបទទួលបានការបម្រើសេវាកម្មដូចគ្នា និងស្មើភាពគ្នា។

អេ អឹម ខេ បានធ្វើការសិក្សាលើអតិថិជនដែលមានកម្ចីច្រើនស្ថាប័ន ដោយប្រើវិធីសាស្ត្រនៃការប្រមូលព័ត៌មានបែបបរិមាណ និងបែបគុណភាព ដើម្បី ស្វែងយល់ពីអាកប្បកិរិយារបស់អតិថិជនក្នុងការប្រើប្រាស់កម្ចីរបស់ពួកគេដែលអនុញ្ញាតឱ្យថ្នាក់គ្រប់គ្រងអាចដាក់ចេញយុទ្ធសាស្ត្រក្នុងការ បញ្ចៀសអតិថិជនពីការធ្លាក់ចូលក្នុងស្ថានភាពកម្ចីវិណ្ណក។ ក្រៅពីនេះ ការវាស់ស្ទង់មតិលើអតិថិជនដែលត្រូវបានបដិសេធកម្ចីក៏បានឆ្លុះបញ្ចាំងផង ដែរថា អេ អឹម ខេ មានការប្តេជ្ញាចិត្ត និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការវិភាគលើលទ្ធភាពបង់សងត្រលប់របស់អតិថិជន ដើម្បីធ្វើឱ្យប្រាកដថាពួកគេនឹង មិនធ្លាក់ចូលក្នុងស្ថានភាពបំណុលវិណ្ណកឡើយ។ លើសពីនេះទៀត ការសិក្សាពីការយល់ដឹងរបស់ អតិថិជនសន្សំ អតិថិជនកម្ចី និងអតិថិជនដែល បានប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានប្រើប្រាស់ដើម្បីថ្លឹងថ្លែងអំពីកម្រិតយល់ដឹងរបស់ពួកគេទៅលើសេវាកម្មដែលគេកំពុងប្រើប្រាស់ ហើយ លទ្ធផលនេះដែរបានជួយដល់ឱ្យគណៈគ្រប់គ្រងបានយល់ដឹងនូវអ្វីដែល អេ អឹម ខេ គួរតែធ្វើបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនយល់ច្បាស់អំពី ផលិតផលដែលពួកគាត់កំពុងប្រើប្រាស់។ អេ អឹម ខេ ក៏បានបង្កើតឱ្យមានផងដែរនូវយន្តការទទួលព័ត៌មានត្រឡប់តាមរយៈប្រអប់សំបុត្រផ្តល់មតិ យោបល់ និងប្រព័ន្ធនូវសំណួរមតិកម្រសេវាសម្រាប់អតិថិជនធ្វើការទូរស័ព្ទមកកាន់ អេ អឹម ខេ។

ទំនួលខុសត្រូវចំពោះបុគ្គលិក

ការជ្រើសរើស និងថែរក្សាឱ្យបាននូវបុគ្គលិកល្អដើម្បីបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ពិតជាមានសារៈសំខាន់ណាស់ ហើយនេះជាការងារអាទិភាព ព្រោះបុគ្គលិកគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ អេ អឹម ខេ។ នៅដើមឆ្នាំ ២០២១ អេ អឹម ខេ ទទួលបានពានរង្វាន់និយោជកឆ្នើមប្រចាំប្រទេសកម្ពុជាដែលទទួលស្គាល់អំពីការវិនិយោគ និងការយកចិត្តទុកដាក់ចំពោះបុគ្គលិក។ យើងទទួលបានជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២២។ អេ អឹម ខេ ចាត់ទុកការពេញចិត្តរបស់បុគ្គលិកលើបរិយាកាសការងារ គោលនយោបាយធនធានមនុស្ស ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ការអភិវឌ្ឍអាជីពរបស់បុគ្គលិក និងមូលហេតុដែលអាចនាំឱ្យបុគ្គលិកលាឈប់ពី អេ អឹម ខេ ថាជារឿងសំខាន់បំផុតដែលត្រូវតាមដាន និងកែលម្អជាប្រចាំ។ នាយកដ្ឋានធនធានមនុស្សជាមួយនាយកដ្ឋានស្រាវជ្រាវបានសហការគ្នាយ៉ាងជិតស្និទ្ធលើការសិក្សាអំពីវិធីសាស្ត្រធ្វើយ៉ាងណាឱ្យបុគ្គលិកមានការពេញចិត្តខ្ពស់ចំពោះ អេ អឹម ខេ។ ដូច្នេះហើយបានជារបាយការណ៍នៃការចាកចេញរបស់បុគ្គលិក និងរបាយការណ៍ស្តីពីការការពេញចិត្តរបស់បុគ្គលិកត្រូវបានធ្វើឡើងជាប្រចាំជាអាណត្តិ។ តួយ៉ាង នៅឆ្នាំ ២០២១ បានបង្ហាញឱ្យឃើញថាពិន្ទុជាមធ្យមនៃការពេញចិត្តរបស់បុគ្គលិកមកលើ អេ អឹម ខេ គឺ ៤ លើពិន្ទុសរុប ៥ ហើយតួលេខនេះដែរវាប្រហាក់ប្រហែលទៅនឹងកម្រិតពិន្ទុកាលពីឆ្នាំមុនៗ។ នេះបញ្ជាក់ថាបុគ្គលិកជាទូទៅគឺមានភាពពេញចិត្តខ្លាំងចំពោះ អេ អឹម ខេ។

ជំហានការពារបរិស្ថាន

អេ អឹម ខេ បានប្តេជ្ញាបោះជំហានចូលរួមការពារបរិស្ថាន និងកាត់បន្ថយការបំពាយនៃឧស្ម័ន CO₂។

ក្នុងឆ្នាំ ២០២១ អេ អឹម ខេ បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ដែលរៀបចំឡើងដោយទីប្រឹក្សា Sevea និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានជម្រុញការអនុវត្តវិធានការសន្សំសំចៃថាមពលមួយចំនួន រួមទាំងការរៀបចំដាក់ភ្លើង និងម៉ាស៊ីនត្រជាក់ឡើងវិញដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តរភាព។

សូចនាករតាមដានសកម្មភាពបរិស្ថាន

	2019	2020	2021
ថាមពល			
បរិមាណថាមពលអគ្គិសនី (គិតជា kWh / FTE)	776.60	684.04	647.67
បរិមាណប្រេងឥន្ធនៈម៉ាស៊ូត និងសាំង ប្រើប្រាស់ក្នុងយានយន្ត (គិតជា L/F)	29.69	22.58	19.58
បរិមាណប្រេងឥន្ធនៈម៉ាស៊ូត ប្រើប្រាស់ក្នុងម៉ាស៊ីនភ្លើង (គិតជា L/F)	7.53	3.36	1.81
ការបំពាយឧស្ម័ន CO₂			
បរិមាណថាមពលអគ្គិសនី	1,284	1,200	1,205
បរិមាណប្រេងឥន្ធនៈម៉ាស៊ូត ដែលបានប្រើប្រាស់ក្នុងយានយន្ត	213	172	158
បរិមាណប្រេងឥន្ធនៈម៉ាស៊ូត ដែលបានប្រើក្នុងម៉ាស៊ីនភ្លើង	62	30	17
បរិមាណទឹក			
បរិមាណទឹក (គិតជា m ³ / FTE)	15.42	13.53	12.74

ផលិតផល

និងសេវាកម្ម

បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុជាច្រើនរួមមាន កម្ចីជាក្រុម និងកម្ចីជាកត្តជន សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់ និងសេវាធានាគារចល័ត ព្រមទាំងសេវា ហិរញ្ញវត្ថុផ្សេងៗទៀត។

ក. ផលិតផលកម្ចីជាក្រុម

ផលិតផលកម្ចីជាក្រុម ឬកម្ចីធានាការកម្ចី គឺជាប្រភេទផលិតផលដែលប្រើប្រាស់វិធីសាស្ត្រក្នុងការចងក្រងជាក្រុមធានាកម្ចី។ វិធីសាស្ត្រនេះ គឺផ្តល់អាទិភាពឲ្យអតិថិជនក្នុងការជ្រើសរើសក្រុមដោយខ្លួនឯង ដោយមានសមាជិកចាប់ពី ២ ទៅ ៦នាក់ ហើយបង្កើតបានជាធានាការកម្ចី ដែលមានចំនួន ២០ ក្រុម ឬមានសមាជិកក្រុមរហូតដល់ ១០០នាក់។ ប្រធានធានាការកម្ចី (VBP) ត្រូវបានជ្រើសតាំងដោយបុគ្គលិក អេ អឹម ខេ ដើម្បីធ្វើជាអ្នកតំណាងឲ្យធានាការកម្ចី។

អតិថិជនមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការជ្រើសរើសផលិតផលណាមួយដែលល្អបំផុតសម្រាប់ពួកគេ អាស្រ័យលើលំហូរប្រាក់ចំណូលរបស់ពួកគេ។

ការបរិយាយ	កម្ចីសងដើមចុងវគ្គ-ធានាការកម្ចី	កម្ចីសងរំលស់-ធានាការកម្ចី	កម្ចីសងបណ្តាក់-ធានាការកម្ចី
អតិថិជនគោលដៅ	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់តាមរដូវកាល	សមាជិកក្រុមដែលមានលំហូរសាច់ប្រាក់ទៀងទាត់	សមាជិកក្រុមដែលបានបញ្ចប់វគ្គទីមួយ ឬ ១២ ខែ
ប្រភេទរូបិយប័ណ្ណ	រៀល និងបាត	រៀល និងបាត	រៀល និងបាត
ទំហំកម្ចីអតិបរមា	៤.០០០.០០០ រៀល ឬ រូបិយប័ណ្ណសមមូល		
រយៈពេលអតិបរមា	២៤ ខែ		
អត្រាការប្រាក់ (ប្រចាំខែ)	១,៥០%		
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ប្រាក់ដើមនៅចុងវគ្គនិងការប្រាក់ប្រចាំខែ បង់ប្រាក់ដើមនៅចុងវគ្គនិងការប្រាក់ប្រចាំខែ 	<ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ 	<ul style="list-style-type: none"> បង់ការប្រាក់ជារៀងរាល់ខែ ការដកប្រាក់មានភាពបត់បែន និងដកបានច្រើនដងហើយការប្រាក់ គិតទៅតាមចំនួនប្រាក់ដែលបានដកក្នុងអំឡុងពេលកិច្ចសន្យា មិនមានការពិន័យប្រសិនបើអតិថិជនមិនប្រើប្រាស់កម្ចី

ខ. ផលិតផលកម្ចីងកត្តជន

ផលិតផលកម្ចីងកត្តជនបង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ដែលមានចំណូលមធ្យម។ អតិថិជនអាចយកកម្ចីងកត្តជននេះ យកទៅប្រកបអាជីវកម្ម ឬយកទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួនក៏បាន អាស្រ័យលើតម្រូវការរបស់ អតិថិជន អតិថិជនអាចជ្រើសរើស ផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនខាងក្រោម អាស្រ័យលើលំហូរសាច់ប្រាក់របស់គាត់៖

កម្ចីងកត្តជន និងកម្ចីសង្គ្រោះបន្ទាន់

ការបរិយាយ	កម្ចីងកត្តជន	កម្ចីសង្គ្រោះបន្ទាន់
អតិថិជនគោលដៅ	សម្រាប់អតិថិជនឯកត្តជនដែលមានតម្រូវការ ដើមទុនសម្រាប់សកម្មភាពអាជីវកម្មផ្សេងៗ និងការប្រើប្រាស់ផ្ទាល់ខ្លួន	អតិថិជនឯកត្តជន ឬអតិថិជនជាក្រុម ដែលមានប្រវត្តិល្អហើយនៅជាមួយ អេ អឹម ខេ ក្នុងរយៈពេល៦ខែ។ អតិថិជននឹងទទួលបានកម្ចី ក្នុងរយៈពេល៤ម៉ោងក្នុងពេលធ្វើការនៃការស្នើសុំ។
ប្រភេទរូបិយប័ណ្ណ	រៀល បាត និងដុល្លារ	រៀល បាត
ទំហំកម្ចីអតិបរមា	៥.០០០ ដុល្លារ	៤០០.០០០ រៀល ឬរូបិយប័ណ្ណសមមូល
រយៈពេលអតិបរមា	រហូតដល់ ៦០ខែ អាស្រ័យលើទំហំកម្ចី	១០ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥% បញ្ជាក់៖ កម្រៃសេវាផ្សេងៗនឹងត្រូវបានអនុវត្តទៅ ផលិតផលនីមួយៗ	១,៥% គ្មាន
របៀបនៃការទូទាត់សង	១- បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការ ប្រាក់ចេរ) បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ ២- បង់ប្រាក់ដើមចេរ និងការប្រាក់ប្រចាំខែ ៣- បង់ប្រាក់ដើមតាមដំណាក់កាល និង ការប្រាក់ប្រចាំខែ ៤- បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ ៥- បង់ប្រាក់ដើមបណ្តាក់ និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ

កម្ចីកែលម្អគេហដ្ឋាន

ការបរិយាយ	កម្ចីកែលម្អគេហដ្ឋាន
អតិថិជនគោលដៅ	សម្រាប់អតិថិជនដែលត្រូវការលុយជួសជុលផ្ទះ ឬសាងសង់ផ្ទះថ្មី
ប្រភេទរូបិយប័ណ្ណ	រៀល និងដុល្លារ
ទំហំកម្ចីអតិបរមា	រហូតដល់ ៥០.០០០ ដុល្លារ
រយៈពេលខ្លី	១២០ខែ
អត្រាការប្រាក់ប្រចាំខែ	១,១% រហូតដល់ ១,៥% បញ្ជាក់៖ ថ្លៃកម្រៃសេវាផ្សេងៗ នឹងត្រូវបានអនុវត្ត។
របៀបនៃការទូទាត់សង	១-បង់រំលស់ថេរប្រចាំខែ ២-បង់ប្រាក់ដើមចេរ និងការប្រាក់ប្រចាំខែ

កម្មវិធីវិនិយោគកម្មវិធីបំផុត-ខ្នាតតូច និងមធ្យម

ការបរិយាយ	អាជីវកម្មខ្នាតតូចបំផុតសម្រាប់វិនិយោគ	អាជីវកម្មខ្នាតតូចបំផុតត្រូវការបង្វិលទុន
អតិថិជនគោលដៅ	សម្រាប់អតិថិជនឯកត្តជន ដែលត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មី	សម្រាប់អតិថិជនឯកត្តជន ដែលត្រូវការដើមទុនរយៈពេលខ្លីដើម្បីធ្វើប្រតិបត្តិការអាជីវកម្ម
ប្រភេទរូបិយប័ណ្ណ	ដុល្លារ និង ប្រាក់រៀល	
ទំហំកម្ចីអតិបរមា	រហូតដល់ ២០.០០០ ដុល្លារ	
រយៈពេលអតិបរមា	រហូតដល់ ៧២ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,១% - ១,៥% បញ្ជាក់៖ កម្រៃសេវាផ្សេងៗនឹងត្រូវបានអនុវត្ត	
របៀបនៃការទូទាត់សង	១. បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ) ២. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ ៣. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ

កម្មវិធីវិនិយោគកម្មវិធីបំផុត និងមធ្យម

ការបរិយាយ	អាជីវកម្មខ្នាតតូចមធ្យមសម្រាប់វិនិយោគ	អាជីវកម្មខ្នាតតូច និងមធ្យមត្រូវការបង្វិលទុន
អតិថិជនគោលដៅ	សម្រាប់អតិថិជនឯកត្តជន ឬសហគ្រាស (ខ្នាតតូច តូច ឬមធ្យម) ដែលត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មី	សម្រាប់អតិថិជនឯកត្តជន ឬសហគ្រាស (ខ្នាតតូច តូច ឬមធ្យម) ដែលត្រូវការដើមទុនរយៈពេលខ្លី ដើម្បីធ្វើប្រតិបត្តិការអាជីវកម្ម
ប្រភេទរូបិយប័ណ្ណ	ដុល្លារ និងប្រាក់រៀល	
ទំហំកម្ចីអតិបរមា	រហូតដល់ ១០០.០០០ ដុល្លារ	
រយៈពេលអតិបរមា	រហូតដល់ ៩៦ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១% - ១,៣% បញ្ជាក់៖ ថ្លៃកម្រៃសេវាផ្សេងៗ នឹងត្រូវបានអនុវត្ត	
របៀបនៃការទូទាត់សង	១. បង់រំលស់ថេរប្រចាំខែ (ប្រាក់ដើម និងការប្រាក់ថេរ) ២. បង់ប្រាក់ដើមថេរ និងការប្រាក់ប្រចាំខែ ៣. បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមនៅចុងវគ្គ និងការប្រាក់ប្រចាំខែ

គ. សេវាកម្មសន្យាហិរញ្ញវត្ថុ (បង់រំលស់)

គោលបំណងនៃការបង្កើតសេវាកម្មសន្យាហិរញ្ញវត្ថុគឺដើម្បីផ្តល់ជូនជម្រើសនៃសេវាបង់រំលស់ដ៏ប្រសើរដល់អតិថិជនដែលសកម្មក្នុងសេដ្ឋកិច្ចដែលមានតម្រូវការលើការទិញទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនឬ / និងការប្រើប្រាស់អាជីវកម្ម។

ផលិតផលនេះត្រូវបានចនាឡើងយ៉ាងពិសេសដើម្បីបំពេញតាមលទ្ធភាពអតិថិជនគោលដៅ និងក្នុងលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារ។ ការចនាផ្តល់ជូនអតិថិជននូវវិធីសាស្ត្រកំណត់តម្លៃត្រឹមត្រូវត្រូវការដំណើរការងាយស្រួល និងទំហំសមរម្យនៃកម្មសន្យា។ ការបញ្ជាក់លម្អិតមាននៅក្នុងតារាងខាងក្រោម៖

ប្រភេទផលិតផល	ម៉ូតូ	ម៉ូតូកង់ប៊ី	សម្ភារកសិកម្ម
អតិថិជនគោលដៅ	បុគ្គលដែលសកម្មក្នុងផ្នែកសេដ្ឋកិច្ច	បុគ្គលដែលសកម្មក្នុងផ្នែកសេដ្ឋកិច្ច	កសិករ / អ្នកធ្វើអាជីវកម្មទាក់ទងនឹងកសិកម្ម
ប្រភេទរូបិយប័ណ្ណ	ដុល្លារ	ដុល្លារ	ដុល្លារ
ទំហំកម្ចីអតិបរមា (ដុល្លារ)	រហូតដល់ ៣.០០០ ដុល្លារ	រហូតដល់ ៥.០០០ ដុល្លារ	រហូតដល់ ៣០.០០០ ដុល្លារ
រយៈពេលអតិបរមា	រហូតដល់ ៣៦ ខែ	រហូតដល់ ៣៦ ខែ	រហូតដល់ ៤៨ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	១,៥%		១,១% រហូតដល់ ១,៥%
	បញ្ជាក់៖ ថ្លៃសេវាដំណើរការឯកសារកម្ចី និងរដ្ឋបាល ត្រូវបានអនុវត្តទៅតាមលក្ខខណ្ឌផលិតផលនីមួយៗ		
លក្ខណៈនៃការបង់សង	បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ	បង់ប្រាក់ដើមតាមដំណាក់កាល និងការប្រាក់ប្រចាំខែ

ឃ. ហិរញ្ញប្បទានខ្សែចង្វាក់ផលិតកម្ម

ហិរញ្ញប្បទានខ្សែសង្វាក់ផលិតកម្មត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនកញ្ចប់ហិរញ្ញវត្ថុដល់អតិថិជនក្នុងវដ្តជីវិតនៃតម្រូវការមូលធនអាជីវកម្មដល់អតិថិជនគោលដៅជាអាទិភាពសម្រាប់ហិរញ្ញប្បទានខ្សែសង្វាក់គឺសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលត្រូវការសេវាកម្មហិរញ្ញវត្ថុជាពិសេសប្រាក់កម្ចី និងសេវាកម្មបន្ថែមដទៃទៀតដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

មានគំរូហិរញ្ញប្បទានខ្សែសង្វាក់ផលិតកម្មផ្សេងៗគ្នាដែលត្រូវបានប្តូរតាមសេវាកម្មផលិតផលប្រាក់កម្ចីស្នូលរបស់ អេ អឹម ខេ រួមទាំងទុនវិនិយោគ និងប្រាក់កម្ចីសហគ្រាសធុនតូច និងមធ្យម ការវិនិយោគប្រាក់កម្ចីរយៈពេលខ្លី និងកម្ចីវិបាកដែលផ្តល់ជូនអតិថិជននូវភាពបត់បែន និងភាពងាយស្រួលនៃដំណោះស្រាយហិរញ្ញវត្ថុ។

ប្រភេទផលិតផល	ហិរញ្ញប្បទានខ្សែចង្វាក់ផលិតកម្ម
អតិថិជនគោលដៅ	ផលិតផលនេះត្រូវបានបង្កើតឡើងសម្រាប់អតិថិជនឯកត្តជន ឬនីតិបុគ្គល ដែលត្រូវការដំណោះស្រាយផ្នែកហិរញ្ញវត្ថុ
ប្រភេទរូបិយប័ណ្ណ	ប្រាក់រៀល និងដុល្លារ
ទំហំកម្ចីអតិបរមា (ដុល្លារ)	រហូតដល់ ៣០០,០០០ ដុល្លារ
រយៈពេលអតិបរមា	រហូតដល់ ៩៦ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	0.7%-1.20%
លក្ខណៈនៃការបង់សង	ការបង់សងមានភាពបត់បែន

ង. ឥណទានវិបារូប

ឥណទានវិបារូបគឺជាមធ្យោបាយហិរញ្ញវត្ថុដែលអាចឱ្យអតិថិជនសក្តានុពលរបស់យើងដកប្រាក់ពីគណនីសន្សំនៅ អេ អឹម ខេ នៅពេលដែលពួកគេខ្វះដើមទុន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ឥណទាននឹងរក្សាអាជីវកម្មរបស់អតិថិជនឱ្យរីកចម្រើនតាមរយៈការទទួលបានសាច់ប្រាក់បន្ថែមដើម្បីវិនិយោគដោយមិនចាំបាច់ប្តូរ ឬត្រូវការការវាយតម្លៃប្រាក់កម្ចីបន្ថែម។

ប្រភេទផលិតផល	ឥណទានវិបារូប
អតិថិជនគោលដៅ	ផលិតផលនេះត្រូវបានបង្កើតឡើងសម្រាប់អតិថិជនឯកត្តជន ឬអតិថិជនដែលត្រូវការបង្វិលទុនសម្រាប់អាជីវកម្មប្រចាំថ្ងៃ
ប្រភេទរូបិយប័ណ្ណ	រៀល ដុល្លារ និងថៃបាត
ទំហំកម្ចីអតិបរមា (ដុល្លារ)	រហូតដល់ 100,000 ដុល្លារ
រយៈពេលអតិបរមា	រហូតដល់១២ខែ
អត្រាការប្រាក់ (ប្រចាំខែ)	1% - 1.50%
លក្ខណៈនៃការបង់សង	ការបង់សងមានភាពបត់បែន

ច. ផលិតផលសន្សំ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតក្រុមគ្រួសារផលិតផលសន្សំសម្រាប់បែបដែលមានភាពបត់បែនដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។ បច្ចុប្បន្ននេះ អេ អឹម ខេ បានផ្តល់ជូននូវផលិតផលប្រាក់សន្សំ មានដូចជា៖ គណនីសន្សំងាយស្រួល គណនីសំណាង គណនីកូនឆ្កាត គណនីសន្សំមានកាលកំណត់ គណនីអនាគត និងគណនីសោធនវិវត្តន៍។ ដែលផលិតផលមួយចំនួនអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការប្រចាំថ្ងៃតាមរយៈបណ្តាញប្រតិបត្តិការជាច្រើនដូចជា៖ កម្មវិធីធនាគារចល័ត អេ អឹម ខេ ម៉ាស៊ីនដក-ដាក់ប្រាក់ (ATM/CDM) ការិយាល័យ និងបណ្តាញភ្នាក់ងារ អេ អឹម ខេ។

ការបរិយាយ	គណនីសន្សំងាយស្រួល	គណនីសំណាង	គណនីមានកាលកំណត់	គណនីអនាគត	គណនីកូនឆ្កាត	គណនីសោធនវិវត្តន៍
អតិថិជនគោលដៅ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលមានភាពបត់បែនបានក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលទទួលបានការប្រាក់ខ្ពស់ និងមានភាពបត់បែនក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលមានបំណងដាក់ប្រាក់សន្សំក្នុងរយៈពេលដាក់ណាមួយដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់	សម្រាប់អតិថិជនដែលមានបំណងសន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេលកំណត់ណាមួយដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់	សម្រាប់អតិថិជនសន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេលកំណត់ណាមួយអនាគតកូន	សម្រាប់អតិថិជនសន្សំជាទៀងទាត់ដើម្បីរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់ផ្ទាល់ខ្លួន មុនពេលចូលវិវត្តន៍
ប្រភេទរូបិយប័ណ្ណ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល បាត ដុល្លារ	រៀល ដុល្លារ	រៀល បាត ដុល្លារ
សមតុល្យអប្បបរមា	មិនកំណត់	២.០០០.០០០ រៀល	១០០.០០០ រៀល	២០.០០០ រៀល	៤០.០០០ រៀល	១០.០០០ រៀល
រយៈពេល	មិនកំណត់	មិនកំណត់	១-៣៦ខែ	៣-៣៦ខែ	៥-១៧ឆ្នាំ	៦០ ខែ
អត្រាការប្រាក់ (ប្រចាំឆ្នាំ)	រហូតដល់ 3,5%	រហូតដល់ ៤,២៥%	រហូតដល់ ៨,៥០%	រហូតដល់ ៧%	៣%	២%
អត្ថប្រយោជន៍បន្ថែម	មិនគិតកម្រៃសេវាប្រើប្រាស់អេធីអឹមកាត	មិនគិតកម្រៃសេវាប្រើប្រាស់អេធីអឹមកាត			- មិនគិតកម្រៃសេវាប្រើប្រាស់អេធីអឹមកាត - ទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់	- ទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់ - ទទួលបានទឹកប្រាក់បន្ថែម៥%នៃចំនួនទឹកប្រាក់សន្សំ

ឆ. សេវាផ្ទេរប្រាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់ជូនសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ជូនដល់អតិថិជនរបស់ខ្លួន។ ជាមួយនឹងឯកសារងាយៗ អតិថិជនមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់សមាជិកក្រុមគ្រួសារ សាច់ញាតិ ដៃគូអាជីវកម្ម និងអ្នកទទួលបានផលផ្សេងទៀត តាមរយៈការិយាល័យ កម្មវិធីធនាគារចល័ត អេ អឹម ខេ ម៉ាស៊ីនអេធីអឹម និងភ្នាក់ងារគ្រប់ទីកន្លែងទូទាំងប្រទេស។ អតិថិជនអាចផ្ទេរ និងទទួលបានប្រាក់ ពី/ទៅ គណនី ឬជាសាច់ប្រាក់ ពីគ្រប់បណ្តាញប្រតិបត្តិការរបស់ អេ អឹម ខេ។

ជ. បាតង និងសេវាទូទាត់រហ័ស

បាតងត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាដែលអាចឲ្យអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុអាចទូទាត់ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមកដោយមិនបាច់កាន់ក្រដាសប្រាក់។ បច្ចុប្បន្នអតិថិជនធ្វើការផ្ទេរប្រាក់តាមរយៈបាតងដោយមិនគិតកម្រៃសេវា។

អេ អឹម ខេ បានចូលជាសមាជិក (Fast Payment) ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឱ្យអតិថិជនអាចផ្ទេរ ឬទទួលបានប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារពាណិជ្ជផ្សេងៗទៀតតាមរយៈគណនីសន្សំ ដែលមានភាពរហ័ស សុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។

ឈ. ប្រព័ន្ធ (CSS)

ប្រព័ន្ធ (CSS) នេះក៏បានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យអតិថិជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចដកប្រាក់ឆ្លងធនាគារ ឬគ្រឹះស្ថានបានតាមរយៈប្រព័ន្ធ (CSS) អតិថិជនក៏អាចដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ តាមរយៈទូរស័ព្ទអេធីអឹម និងម៉ាស៊ីន POS

ញ. សេវាទូទាត់វិក្កយបត្រ

អេ អឹម ខេ ផ្តល់ជូនសេវាទូទាត់វិក្កយបត្រផ្សេង ទៅកាន់អតិថិជនរបស់ខ្លួនជាសាច់ប្រាក់ ឬរវាងគណនី និងគណនីជាមួយនឹងភាពបត់បែនទៅតាមអ្នកផ្គត់ផ្គង់ដែលអាចធ្វើការទូទាត់ នៅការិយាល័យ កម្មវិធីធនាគារចល័ត អេ អឹម ខេ និងភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។

ដ. សេវាបើកប្រាក់បៀវត្ស

អេ អឹម ខេ ផ្តល់ជូនសេវាបើកប្រាក់បៀវត្ស ដែលមានទំនុកចិត្ត និងភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ សេវានេះអនុញ្ញាតឱ្យ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសម្របសម្រួលការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ពួកគេកាន់តែមានភាពងាយស្រួល។ លើសនេះទៀតនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា អត្រាការប្រាក់ខ្ពស់ អាចធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាម ការិយាល័យ កម្មវិធីធនាគារចល័ត អេ អឹម ខេ ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្ត និងភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះទៅទៀតពួកគេក៏រាយជាមួយនឹងការបញ្ចុះតម្លៃពីដៃគូអាជីវកម្មនៅទូទាំងប្រទេសដោយគ្រាន់តែបង្ហាញកាតអេធីអឹមតែប៉ុណ្ណោះ។

ប. សេវាធនាគារចល័ត

អេ អឹម ខេ បានដាក់ឲ្យប្រើប្រាស់បណ្តាញប្រតិបត្តិការរបស់ខ្លួននៅចុងឆ្នាំ២០១១ ក្នុងគោលបំណងបម្រើដល់អតិថិជន ដែលរស់នៅប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឲ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ បង់ប្រាក់កម្ចី ឬប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀត តាមរយៈភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។ ជាមួយបណ្តាញថ្មីនេះ អេ អឹម ខេ បានផ្តល់សេវាដល់អតិថិជនកាន់តែទូលំទូលាយជាងមុន សម្រាប់អតិថិជនដែលមិនធ្លាប់ធ្វើប្រតិបត្តិការនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការកន្លងមក។

ជាងនេះទៀតបណ្តាញភ្នាក់ងារ អេ អឹម ខេ ម៉ាស៊ីន និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ត្រូវបានរៀបចំដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ សេវាទាំងនេះរួមមានដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ ត្រួតពិនិត្យរបាយការណ៍សង្ខេប ប្តូរលេខសម្ងាត់ ដកប្រាក់ខុសពីរូបិយប័ណ្ណដើម និងដាក់ប្រាក់។

នៅខែកុម្ភៈ ឆ្នាំ២០២០ សេវាធនាគារចល័ត អេ អឹម ខេ បានដាក់ឲ្យដំណើរការជាផ្លូវការដែលអាចឲ្យអតិថិជនធ្វើប្រតិបត្តិការតាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលដំណើរការលើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន។

ខ. សេវាធានារ៉ាប់រងខ្នាតតូច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វូតេ ឡាយហ្វី (Forte Life) បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់ជូនផលិតផលធានារ៉ាប់រងក្នុងបណ្តាញប្រតិបត្តិការ អេ អឹម ខេ ។ ក្នុងឆ្នាំ២០២១ អេ អឹម ខេ បានលក់ផលិតផលធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ចំនួន ៣០៥,៧៨៦ ប័ណ្ណសន្យារ៉ាប់រងទៅកាន់អតិថិជនកម្ចីរបស់ខ្លួន។ អតិថិជនអាចទិញផលិតផលធានារ៉ាប់រងបាននៅតាមការិយាល័យ ឬមន្ត្រីឥណទាន អេ អឹម ខេ ដែលកំពុងតែផ្តល់ជូនសេវាប្រាក់កម្ចីតាមកម្ចី។ ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ជាមួយនឹងតម្លៃត្រឹមតែ ៣០,០០០ រៀល ក្នុង១ឆ្នាំ អតិថិជនអាចទិញផលិតផលនេះដើម្បីជួយការពារខ្លួនឯង និងថ្មី ឬប្រពន្ធ។ ចំនួនការកើនឡើងនៃអ្នកប្រើប្រាស់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បង្ហាញថាអតិថិជន អេ អឹម ខេ ជាពិសេសប្រជាពលរដ្ឋរស់នៅជនបទបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ក្នុងការគ្រប់គ្រង ការពារគ្រួសារ បញ្ហាហិរញ្ញវត្ថុ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

ទិដ្ឋភាពទូទៅ

នៃការប្រកួតប្រជែងលើកម្ពុជា

ចំនួនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយគ្រប់គ្នាបានខិតខំប្រឹងប្រែងនាំមកនូវភាពច្នៃប្រឌិតថ្មីៗ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ យោងតាមតួលេខរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស៊ី អឹម អេ) ក្នុងឆ្នាំ២០២១ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧០ និងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ និងមានធនាគារ ៦ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ស្ថាប័នទាំងនេះគឺជាតួអង្គសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

ដើម្បីជួយឲ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ក៏ដូចជាការពារកុំឲ្យប្រជាជនធ្លាក់ក្នុងស្ថានភាពបំណុលវិវល្លាភ័យ ធនាគារជាតិនៃកម្ពុជាដាក់ចេញនូវគោលនយោបាយកំណត់ពីដានអត្រាការប្រាក់ត្រឹម ១៨% ក្នុងមួយឆ្នាំដែលចេញឲ្យគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់អនុវត្តន៍ចាប់តាំងពី ខែមេសា ឆ្នាំ២០១៧ ។ ការដាក់ចេញនេះបានធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការកែតម្រូវផលិតផល និងសេវាកម្មរបស់ខ្លួនឲ្យស្របទៅតាមគោលនយោបាយនេះ ហើយនៅតែអាចបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនដែរ។

ប៉ុន្តែបើទោះបីជាមានកំណត់ពីដានអត្រាការប្រាក់យ៉ាងណាក្តី ផលប្រយោជន៍នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះអាចដោយសារតែតម្រូវការរបស់អតិថិជនមានការកើនឡើងដោយសារតែអត្រាការប្រាក់ទាបជាងមុន។ បន្ថែមពីលើនេះទៅទៀតគុណភាពឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង ៥ (របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១) គឺនៅតែស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២១ ក៏បានបង្ហាញពីស្ថានភាពសមាជិករបស់ខ្លួនគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ដូចខាងក្រោមនេះដែរ (រាប់បញ្ចូលតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុតែប៉ុណ្ណោះ)៖



ចំនួនអតិថិជនកម្ចីសរុប៖
១,៨៦១,០៨០ នាក់



ចំនួនផលប្រាក់ឥណទានសរុប៖
៧,៦៤៨.៣៩ លានដុល្លារអាមេរិក



ចំនួនអតិថិជនដាក់ប្រាក់សន្សំ៖
២,៥៨៩,៦០៧ នាក់



សមតុល្យប្រាក់បញ្ញើសរុប៖
៤,១៣៦.៣៤ លានដុល្លារអាមេរិក

ខាងក្រោមនេះ ជាប្រែប្រួលវិស័យមីក្រូហិរញ្ញវត្ថុក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ៖

ឆ្នាំ ^១	ចំនួនអតិថិជនកម្ចី	ចំនួនទឹកប្រាក់ដែលនៅជំពាក់ (គិតជាដុល្លារ)	ទំហំកម្ចីជាមធ្យម (គិតជាដុល្លារ)	ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	ទំហំទឹកប្រាក់សន្សំ (គិតជាដុល្លារ)	ទំហំទឹកប្រាក់សន្សំជាមធ្យម (គិតជាដុល្លារ)
2008	825,238	277.06	335.73	108,266	4.91	45.35
2009	878,559	299.30	340.67	126,099	9.70	76.96
2010	992,452	425.92	429.16	190,023	40.89	215.20
2011	1,151,340	644.64	559.91	280,538	114.61	408.52
2012	1,316,185	892.49	678.09	753,113	279.63	371.30
2013	1,565,526	1,325.20	846.49	899,829	444.98	442.00
2014	1,779,171	2,028.56	1,140.17	1,122,630	896.92	798.94
2015	2,022,235	2,951.72	1,459.63	1,418,732	1,317.82	928.87
2016	2,038,749	3,636.44	1,783.66	1,790,989	2,045.01	1,141.83
2017	1,849,246	4,256.51	2,301.75	1,955,575	1,999.01	1,022.21
2018	1,952,506	5,519.65	2,826.96	2,170,666	2,819.49	1,298.91
2019	2,249,650	7,341.41	3,263.35	2,809,218	3,781.00	1,345.92
2020	1,932,745	6,868.29	3,554.64	2,694,386	3,577.01	1,328.58
2021	1,861,080	7,648.39	4,109.65	2,589,607	4,136.34	1,597.28

ប្រភព: NIX- ទិន្នន័យពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (២០០៨-២០២១)


^១ តួលេខនៅក្នុងតារាងនេះ គឺជាព័ត៌មានរបស់មីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, និង គ្រឹះស្ថានឥណទានជនបទ ដែលបានចុះឈ្មោះជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាតែប៉ុណ្ណោះ។ ទិន្នន័យក្នុងឆ្នាំ ២០១៦ និងមុននេះ គឺរាប់បញ្ចូលទាំង ធនាគារស្ថាបនា ប៉ុន្តែត្រូវបានដកចេញពីឆ្នាំ ២០១៧ បន្ទាប់ពីគ្រឹះស្ថាននេះបានក្លាយជាធនាគារស្ថាបនា។ ធនាគារហត្ថា ធនាគារ អេស ប៊ី អាយ លីហ្សូ និង ធនាគារហ្វីលីព (អតីត ក្រឡីត) មិនត្រូវបានដកចេញក្នុងឆ្នាំ ២០២០ និង ធនាគារ ភី ត្រូវបានដកចេញក្នុងឆ្នាំ ២០២១។ នេះក៏ព្រោះតែស្ថាប័នទាំងនោះក្លាយជាធនាគារ។

ការគ្រប់គ្រង

ហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ អេ អឹម ខេ ទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព ផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាពអាជីវកម្មរបស់ខ្លួន។

នៅក្នុងឆ្នាំ ២០២១ អេ អឹម ខេ បានបន្តពង្រឹងវប្បធម៌ និងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀតស្តីពីក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុងស្ថាប័នទាំងមូល តាមរយៈការអនុវត្តយ៉ាងពេញលេញលើក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ (ERMF) សម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។ ក្របខ័ណ្ឌនេះ តែងតែត្រូវបានធ្វើការវាយតម្លៃជាប្រចាំ ដើម្បីធានាថាវានៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បទដ្ឋានគតិយុត្តិ បញ្ហាប្រឈមដែល អេ អឹម ខេ ជួបប្រទះ កម្រិតហានិភ័យផ្សេងៗ និងការអនុវត្តដ៏ប្រសើរនានាក្នុងវិស័យទាំងមូល។ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកវិធីសាស្ត្រចាប់ពីថ្នាក់លើដល់ក្រោម ក្នុងគោលបំណងដើម្បីឱ្យយល់ច្បាស់ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូលរហូតដល់បុគ្គលិកថ្នាក់ក្រោមទូទាំងស្ថាប័នទាំងមូល។ ក្របខ័ណ្ឌនេះ ត្រូវបានយល់ច្បាស់ និងចាត់ទុកថាជាការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូប ហើយវប្បធម៌នេះត្រូវបានបណ្តុះតាមរយៈរចនាសម្ព័ន្ធអភិបាលហានិភ័យដូចខាងក្រោម^១ ៖



^១ RC: គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល, ALCO: គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលកម្រិតក្រុមប្រឹក្សាភិបាល, AFC: គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុកម្រិតក្រុមប្រឹក្សាភិបាល

តាមរយៈការសហការដោយផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗក្នុងស្ថាប័ន ខ្សែការពារទី ១ គឺបុគ្គលិកជម្រុញដែលពួកគាត់មានការទទួលខុសត្រូវក្នុងការកំណត់ហានិភ័យ ដើម្បីធ្វើការរាយការណ៍អំពីហានិភ័យនេះទៅតាមអាជីវកម្មរៀងៗខ្លួន។

ក្នុងនាមជាខ្សែការពារទី២ មុខងារប្រតិបត្តិតាម និងហានិភ័យមានតួនាទីបង្កើត ត្រួតពិនិត្យ និងផ្តល់របាយការណ៍ផ្សេងៗទាក់ទងនឹងក្របខ័ណ្ឌហានិភ័យ។ បន្ថែមលើនេះទៀត ក្រុមការងារនាយកដ្ឋានហានិភ័យមានទំនួលខុសត្រូវក្នុងការកំណត់កម្រិតហានិភ័យលើផលប៉ះពាល់ត្រួតពិនិត្យលើរបាយការណ៍ និងផលប៉ះពាល់ត្រួតពិនិត្យ ក្នុងករណីមាន ស្ថាប័ន ព្រមទាំងធានាថាកម្រិតអនុម័ត ឬផលប៉ះពាល់ត្រួតពិនិត្យទាំងនោះស្ថិតក្នុងដែនកំណត់មួយដែលសមស្របទៅនឹងបរិបទហានិភ័យ និងសក្តានុពលនៃការរីកចម្រើនរបស់អាជីវកម្ម អេ អឹម ខេ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាចុងក្រោយ ក្រុមសវនកម្មផ្ទៃក្នុង គឺជាខ្សែការពារទី ៣ មានតួនាទីជាអ្នកត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាថា នីតិវិធី និងគោលនយោបាយទាំងឡាយដែលបានអនុម័តរួច ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ក្នុងចំណោមហានិភ័យទាំងឡាយដែលបានកំណត់ទូទាំងស្ថាប័ន ហានិភ័យមួយចំនួន ត្រូវបានស្គាល់ច្បាស់ថាជាការកើតឡើងដោយសារការប្រែប្រួលនូវបទបញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្ត ក្តីចារម្របស់អ្នកពាក់ព័ន្ធផ្សេងៗ និងការវិវឌ្ឍ ឬការប្រព្រឹត្តទៅនៃលក្ខខណ្ឌប្រកួតប្រជែងដែលគ្រឹះស្ថានកំពុងជួបប្រទះ។ ហានិភ័យទាំងអស់នោះ ទោះជាហានិភ័យដែលមានស្រាប់ ឬ ហានិភ័យដែលកើតមានថ្មីៗក្តី សុទ្ធតែត្រូវបានចាត់ទុកថាជា

<p>កម្រិតក្រុមប្រឹក្សាភិបាល</p> <p>គណៈកម្មការគ្រប់គ្រងហានិភ័យ</p>  <p>គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល</p> 	<p>កម្រិតថ្នាក់គ្រប់គ្រង</p>	
	<p>គណៈកម្មការប្រតិបត្តិ</p>	<ul style="list-style-type: none"> • ហានិភ័យអាជីវកម្ម និងយុទ្ធសាស្ត្រ • ហានិភ័យលើកេរ្តិ៍ឈ្មោះ
	<p>គណៈកម្មការគ្រប់គ្រងហានិភ័យ</p>	<ul style="list-style-type: none"> • ហានិភ័យប្រតិបត្តិការ • ច្បាប់ • ការប្រតិបត្តិតាម
	<p>គណៈកម្មការគ្រប់គ្រងហានិភ័យឥណទាន</p>	<ul style="list-style-type: none"> • ហានិភ័យឥណទាន • ហានិភ័យលើផលប៉ះពាល់ • ហានិភ័យលើដៃគូអាជីវកម្មនានា
	<p>គណៈកម្មការគ្រប់គ្រងប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា</p>	<ul style="list-style-type: none"> • ហានិភ័យបច្ចេកវិទ្យា • សុវត្ថិភាពព័ត៌មានវិទ្យា • គម្រោងការស្តារមហាស្ថានព័ត៌មានវិទ្យា
	<p>គណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល</p>	<ul style="list-style-type: none"> • ហានិភ័យសាច់ប្រាក់ងាយស្រួល និងប្រភពទុន • ហានិភ័យអត្រាការប្រាក់ • ហានិភ័យអត្រាប្តូរប្រាក់ • ការគ្រប់គ្រងរចនាសម្ព័ន្ធតារាងតុល្យការ • ការគ្រប់គ្រងមូលធន
	<p>គណៈកម្មការអភិវឌ្ឍន៍ផលិតផល</p>	<ul style="list-style-type: none"> • ការអភិវឌ្ឍន៍ផលិតផលសេវាកម្ម គោលនយោបាយ និង ការដំណើរការថ្មី • ការធ្វើឲ្យប្រសើរឡើងនូវផលិតផល សេវាកម្ម និងការដំណើរការដែលមានស្រាប់នៅក្នុង អេ អឹម ខេ • ការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ និងស្តង់ដារនីតិវិធី

ហានិភ័យចម្បងៗ មានសារៈសំខាន់សម្រាប់ អេ អឹម ខេ ។ ស្ថិតនៅក្នុងក្របខ័ណ្ឌដែលសូចនាករ និងគោលនយោបាយត្រូវបានកំណត់ មុខងារសំខាន់របស់គណៈគ្រប់គ្រងហានិភ័យ អេ អឹម ខេ នៅតែបន្តប្រកាន់អនុវត្តវិធីសាស្ត្រនានា ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អនូវប្រព័ន្ធ និងនីតិវិធីដែលមានស្រាប់។ ប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់ទាំងនោះរួមមាន៖ ការពិនិត្យមើលឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬអាជីវកម្មនីមួយៗ ឧបត្ថម្ភហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង។ ជាលទ្ធផលការលើកកម្ពស់លើគោលនយោបាយ និងនីតិវិធីជាច្រើនត្រូវបានធ្វើឡើងទូទាំង អេ អឹម ខេ ។ សម្រាប់ឆ្នាំ២០២១ ខាងមុខការគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖

ហានិភ័យឥណទាន៖ ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាពប្រកួតប្រជែងខ្លាំងឡើងជាលំដាប់។ បំណុលវិណ្ណករ និងកំណើនឥណទានហួសកម្រិតនៅតែជាកិច្ចការមួយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះនៅ

មានភាពលំបាកដោយសារតែបញ្ហាជំងឺកូវីដ១៩ ជាមួយគ្នានេះផងដែរ សេដ្ឋកិច្ចពិភពលោកក៏មិនទាន់ប្រសើរដូចដើម ជាពិសេសក្នុងវិស័យ ទេសចរណ៍ កាត់ដេរ សាងសង់ និងវិស័យអចលនទ្រព្យ។ ទោះបីយ៉ាងណាក្តី អេ អឹម ខេ នៅតែបន្តបេសកកម្មរបស់ខ្លួនបម្រើប្រជាពលរដ្ឋនៅ តាមជនបទ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ខណៈពេលដែលសហគ្រាសទាំងនេះកំពុងតែមានការរីកចម្រើនខ្លាំងនៅក្នុង ប្រទេសកម្ពុជា។ ជាងនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់ជូននូវឥណទានសង្វាក់ផលិតកម្មដើម្បីជួយជម្រុញ និងគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដើម្បីជួយឲ្យគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ។ ដូច្នេះការពង្រឹងដំណើរការផ្តល់ប្រាក់កម្ចី និងការអនុវត្តការ គណនា / ការត្រួតពិនិត្យហានិភ័យឥណទានបន្ត គឺជាផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងហានិភ័យឥណទានរបស់ អេ អឹម ខេ។

- **ហានិភ័យប្រតិបត្តិការ៖** យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យលើប្រតិបត្តិការ គឺលើកម្ពស់ការគ្រប់គ្រង ហានិភ័យ។ ផែនការលើក កម្ពស់នេះ ត្រូវបានធ្វើឡើង គ្រប់មុខងារទាំងឡាយរួមមាន ប្រតិបត្តិការឥណទាន ប្រតិបត្តិការប្រាក់បញ្ញើ ប្រតិបត្តិការគ្រប់គ្រងបណ្តាញ និង មុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះ គឺដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រង ដែលមានស្រាប់ ដើម្បីធានា ថាប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដំណើរការបានល្អដោយរលូន។
- **ហានិភ័យបច្ចេកវិទ្យា៖** និងសុវត្ថិភាពព័ត៌មាន៖ ដោយសារតែការរីកចម្រើន និងការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់របស់ អេ អឹម ខេ ហានិភ័យក៏មានការកើនឡើងផងដែរ។ អេ អឹម ខេ បានពិនិត្យមើល លើហានិភ័យទាំងនោះដោយប្រុងប្រយ័ត្ន និងបានអនុវត្តវិធានការណ៍ត្រួត ពិនិត្យជាច្រើន ដើម្បីការពារកុំឱ្យមានការគំរាមកំហែងចំពោះ អតិថិជន និងអាជីវកម្មរបស់ អេ អឹម ខេ ផ្ទាល់។ ហានិភ័យ និងឧប្បត្តិហេតុ លេចធ្លោបំផុតនៅឆ្នាំ២០២១ ត្រូវបានយកមកពិភាក្សាគ្នា នៅក្នុងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបានកំណត់នូវផែនការច្នាស់លាស់ក្នុងការ ពង្រឹងបច្ចេកវិទ្យាប្រព័ន្ធព័ត៌មានវិទ្យា និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ប្រកបដោយសុវត្ថិភាព។
- **ការអភិវឌ្ឍនៃបទដ្ឋានគតិយុត្តិ៖** ការវិវឌ្ឍថ្មីនៃបទបញ្ញត្តិច្បាប់តម្រូវឱ្យ អេ អឹម ខេ បន្តការតាមដានដោយប្រុងប្រយ័ត្នលើបទដ្ឋានគតិយុត្តិផ្សេងៗ ទាំងក្នុងស្រុក និងច្បាប់អន្តរជាតិដែលមាន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគីទាំងឡាយដែលពាក់ព័ន្ធ និងដាក់ បញ្ចូលក្នុងដំណើរការ និងប្រព័ន្ធទាំងឡាយដែលមានស្រាប់។
- **ហានិភ័យហិរញ្ញវត្ថុ៖** ក្នុងគោលបំណងឱ្យស្របទៅតាមក្របខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាពរបស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រង ហានិភ័យសន្ទនីយភាពនៅតែជាចំណុចសំខាន់ក្នុងចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត។ យុទ្ធសាស្ត្ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេគឺប្តូរជាអនុវត្តយ៉ាងពេញលេញរាល់ការដាក់ចេញគោលនយោបាយផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនត្រូវបានបំពេញសម្រេច ហើយ អេ អឹម ខេ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការផ្លាស់ប្តូរដែលមានសក្តានុពល ទាំងឡាយ។ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព ការធ្វើស្រួសតេស្តលើសន្ទនីយភាព និងធ្វើស្រួសតេស្តលើហេតុការណ៍សំខាន់ៗផ្សេងទៀត ជាគោលបំណងសំខាន់របស់ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

របាយការណ៍ប្រចាំឆ្នាំសង្ខេប ហិរញ្ញវត្ថុពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១

ឯកតាគិតជាដុល្លារអាមេរិក	2016	2017	2018	2019	2020	2021
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	1,914,542	2,324,327	2,520,556	2,962,631	2,863,956	3,503,184
ពន្ធលើប្រាក់ខែ និងអត្ថប្រយោជន៍	578,869	461,883	808,848	699,146	697,412	928,837
ពន្ធកាត់ទុក (ការប្រាក់)	1,091,217	1,216,512	1,090,147	1,382,991	1,062,217	1,104,160
ពន្ធកាត់ទុក (ផ្សេងៗ)	741,603	641,144	3,041,908	1,554,152	1,712,942	847,655
ពន្ធផ្សេងៗ	61,617	69,857	64,460	65,750	109,225	140,716
ពន្ធសរុប	4,387,849	4,713,723	7,525,918	6,664,670	6,445,753	6,524,552

១ RC: គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល,
ALCO: គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលកម្រិតក្រុមប្រឹក្សាភិបាល
AFC: គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុកម្រិតក្រុមប្រឹក្សាភិបាល

របាយការណ៍

ហិរញ្ញវត្ថុ



របាយការណ៍របស់

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“អភិបាល”) សូមធ្វើការបង្ហាញនូវ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១។

សកម្មភាពសំខាន់ៗ

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់ឥណទាន ប្រាក់សន្សំនិងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀតតាម រយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និង ការិយាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលលម្អិតនៅទំព័រទី ១១។

ទុនបម្រុង និងសវិធានធន

ពុំមានបម្រុងប្រយោជន៍ជាសាធារណៈលើទុនបម្រុងនិងសវិធានធននៅក្នុងការិយបរិច្ឆេទនេះទេលើកលែងតែបម្រុងប្រយោជន៍ ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភ

ពុំមានភាគលាភបានប្រកាសឬបានបង់នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ (ឆ្នាំ ២០២០៖ គ្មាន)។

ដើមទុន

៣១ ធ្នូ ២០២១	KHR'000	US\$
	181,974,950	44,667,391

៣១ ធ្នូ ២០២០	KHR'000	US\$
	159,174,950	39,351,038

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និងការធ្វើសវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សវិធានធនមានភាពគ្រប់គ្រាន់ ចំពោះឥណទានអាក្រក់ និង ជាប់សង្ស័យ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថា

នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចលក់បាន។ នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឲ្យការកំណត់តម្លៃនៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសាធារណៈនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជាសាធារណៈនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

- នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖
- (ក) ពុំមានការដាក់បន្ទុក លើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនបានកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ លើកលែងតែត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
 - (ខ) ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុនតាំងពីថ្ងៃចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាភាគពួកកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ ខែ ខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមានឬអាចមានឥទ្ធិពលជាសាធារណៈដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសាធារណៈ លើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទ មិនបាន ទទួលបានឥទ្ធិពលពីធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ ទាំងឡាយណាដែលមានលក្ខណៈមិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះពីចុងការិយបរិច្ឆេទ និង កាលបរិច្ឆេទនៃរបាយការណ៍នេះដែលទំនង ជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ

**ហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។
ព្រឹត្តិការណ៍ក្រោយចុងការិយបរិច្ឆេទ**

មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ បន្ទាប់ពីកាលបរិច្ឆេទ
នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញឬកែតម្រូវ ក្រៅពី
អ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើមាន។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទ
នៃរបាយការណ៍នេះរួមមាន៖

លោក JOHN CON-SING YUNG	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១)
លោក CHETAN TANMAY	អភិបាល (ត្រូវបានលាលែងជា ប្រធានក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១)
លោក តា បូរណ	អភិបាល
លោក RU-HUNG WEI	អភិបាល
លោក WEI-KUO YEN	អភិបាល
កញ្ញា FANG-HUI HSIEH	អភិបាល
លោក ទិញ ច័ន្ទវិបុល	អភិបាល ឯករាជ្យ
កញ្ញា ហេង សីតា	អភិបាល ឯករាជ្យ
កញ្ញា BLANDINE CLAUDIA MARIE PONS	អភិបាល ឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុនដោយផ្ទាល់
នៅក្នុងក្រុមហ៊ុននោះទេ។ ពុំមានការរៀបចំដែលកើតឡើងដោយក្រុមហ៊ុនជា
ភាគីមួយ ក្នុងគោលបំណងធ្វើឱ្យអភិបាលទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន
ឬអង្គការសាធារណៈណាមួយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅចុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំ
ណាមួយដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិក
ក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយក
ភាគហ៊ុនទេ ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាល
ណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ
(ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍
ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុន
ពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជា
សមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះ មានផល
ប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុង
របាយការណ៍ហិរញ្ញវត្ថុ។

**របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់
ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធ្វើអោយប្រាកដថារបាយការណ៍
ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ និងលទ្ធផលហិរញ្ញវត្ថុហើយ និងលំហូរសាច់ប្រាក់
របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំ
របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឱ្យ៖

- អនុម័ត គោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និង
ការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្ត
ប្រកបដោយសង្គតិភាព។
- អនុវត្តតាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ
នៃកម្ពុជា (ហៅកាត់ថា “CIFRS”) ឬប្រសិនបើមានគម្លាតនៃការអនុវត្ត
ស្តង់ដារ ដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់
របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះ ត្រូវបានបង្ហាញ ពន្យល់ និង
កំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រង
ផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននិរន្តរភាព លើកលែងតែ
ក្នុងករណីដែលក្រុមហ៊ុន មិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេល
អនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត
និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើ
ប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន និងធានា
ថាគោល នយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាង
សមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវ
ចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១
ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយ
អនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយគិត
ត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា
ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់
កំណត់សង។

តំណាងក្រុមប្រឹក្សាភិបាល



លោក John Con-Sing Yung
ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២

របាយការណ៍

របស់សវនករឯករាជ្យ

ជូនចំពោះ ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមាន របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ និង របាយការណ៍លទ្ធផល លម្អិតរបាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ និង សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗដែល បានចែងនៅទំព័រទី ១០ ដល់ ១០៦។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញនូវ ភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា “CIFRSs”)។

មូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃ កម្ពុជា (ហៅកាត់ថា “CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដោយ អនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបានរៀបរាប់នៅក្នុងផ្នែក **ការទទួលខុស ត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយ ការណ៍របស់យើងខ្ញុំ។ យើងខ្ញុំឯករាជ្យពីក្រុមហ៊ុនដោយអនុលោមទៅតាមការ តម្រូវក្រុមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រុម សីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំ ជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងបានទទួល គឺមានភាពគ្រប់គ្រាន់ និង សមរម្យធ្វើឱ្យមូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុនិង របាយការណ៍របស់សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ ក្រុមហ៊ុនមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រទី១ ដល់ទំព័រទី៥ ប៉ុន្តែពុំបានរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនកររបស់ យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ មិនគ្របដណ្តប់លើព័ត៌មាន ផ្សេងៗនោះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងលើ ព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់ យើងខ្ញុំគឺអានព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗនេះមានភាព ផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំ

ដែលទទួលបានពីការធ្វើសវនកម្ម ឬមានកំហុសឆ្គងជាសារវន្តដែលបាន កើតឡើងឬទេ។ ដោយផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជា សារវន្តអំពីព័ត៌មានផ្សេងៗទាំងនេះ យើង ខ្ញុំនឹងរាយការណ៍នូវភាពជាក់ស្តែងនោះ។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាម CIFRSs និង ទទួលខុសត្រូវលើ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែល គណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យជឿជាក់ពីកំហុសឆ្គងជាសារវន្តដែល បណ្តាលមកពីការកែតម្រូវ ឬការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការ វាយតម្លៃលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាត ត្រដាងបញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់ មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណង រំលាយក្រុមហ៊ុន ឬបញ្ចប់អាជីវកម្ម ឬពុំមានជម្រើសជាក់ស្តែងណាមួយក្រៅពី អនុវត្តដូច្នោះ។

ក្រុមប្រឹក្សាភិបាលមានទទួលខុសត្រូវលើការត្រួតពិនិត្យលើដំណើរការនៃការរាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល គឺពុំមានកំហុសឆ្គងជាសារវន្តដែលអាច បណ្តាលមកពីការកែតម្រូវ ឬការកាន់ច្រឡំ និងដើម្បីចេញរបាយការណ៍សវនករ ដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែពុំមែនជាការធានាថាការធ្វើសវនកម្មដែល អនុលោមតាម CISAs នឹងតែងតែរកឃើញជានិច្ចនូវកំហុសឆ្គងជាសារវន្តដែល បានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការកែតម្រូវ ឬការកាន់ច្រឡំ ហើយត្រូវបានពិចារណាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសឆ្គងនីមួយៗ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថាមានទំនុកចិត្តដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នក ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាម CISAs យើងខ្ញុំបានធ្វើ ការវិនិច្ឆ័យ និង រក្សាភាពងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញការងារ សវនកម្មរបស់យើងខ្ញុំ។ ហើយយើងខ្ញុំបាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ ហិរញ្ញវត្ថុដែលអាចបណ្តាលមកពីការកែតម្រូវ ឬការកាន់ច្រឡំ ដោយរៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និង

ដើម្បីទទួលបានភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមរម្យសម្រាប់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលពុំបានរកឃើញកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាការហានិភ័យដែលបណ្តាលមកពីការកាន់ច្រឡំ ដោយសារតែការក្លែងបន្លំអាចបណ្តាលមកពីការយុបយិត ការក្លែងឯកសារការលុបចោលដោយចេតនាការក្លែងខុស ឬការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

- ទទួលបានការយល់ដឹងពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែពុំមែនដើម្បីបញ្ចេញមតិយោបល់ទៅលើប្រសិទ្ធភាពប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថាមានភាពមិនប្រាកដប្រជា ជាសារវន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចមានការសង្ស័យជាសារវន្តទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត នោះយើងខ្ញុំត្រូវធ្វើការទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្ម របស់យើងខ្ញុំទៅលើការលាតត្រដាងដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវធ្វើការកែប្រែនៅក្នុងមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃ

របាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចបណ្តាលអោយក្រុមហ៊ុនបញ្ឈប់ការបន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាង និងថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធ ដើម្បីសម្រេចបាននូវការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកខាងអភិបាលកិច្ច ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដូចជាវិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុងដែលបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡូយធី (ខេមបូឌា) ឧ អិលធីឌី



ឌូយ គីមលេង
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២

របាយការណ៍

ស្ថានភាពហិរញ្ញវត្ថុ

	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦	៨៤.៣៤១.៧៩១	២០.៨៥០.៨៧៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៥០	២០០.៤៣៦.២៩៩	៤៩.៥៥១.៦១៩
សមតុល្យនៅធនាគារផ្សេងៗ	៦	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥	៥៧.៨៨៨.០៣៤	១៤.៣១១.០១០
ឥណទានផ្តល់ដល់អតិថិជន	៧	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩	១.៤៤៤.៤១៥.០៣៩	៣៥៧.០៨៦.៥៣៦
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១៤.១៣២.០៦៥	៣.៤៦៨.៨៤៣	១៥.៣៤០.១៩៣	៣.៧៩២.៣៨៤
កម្មវិធីកុំព្យូទ័រ	៩	៩.២៥៨.៤៤៧	២.២៧២.៥៦៩	១០.៩១៦.៤២៥	២.៦៩៨.៧៤៥
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	២៩.០២៤.៧០៥	៧.១២៤.៣៧៥	២២.៩៥២.៣៩៦	៥.៦៧៤.២៦៤
ទ្រព្យសកម្មពន្ធពន្យារ	១៣	១៧.៨៣៩.៧៥៣	៤.៣៧៨.៩២៨	១៤.១៥៩.១៨៨	៣.៥០០.៤១៧
ទ្រព្យសកម្មផ្សេងៗ	១១	១៦.៦៨៧.០៣៧	៤.០៩៩.៩៨៤	១៣.៧២៨.១៦១	៣.៣៩៣.៨៥៩
ទ្រព្យសកម្មសរុប		២.៤១២.៣០៩.៦៦៧	៥៩២.១២៣.១៣៩	១.៨៦៤.១៧៧.៥២៦	៤៦០.៨៥៩.៧០៩
បំណុល និងមូលធនបំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១២	១.០២៥.២៧៦.១៤២	២៥១.៦៦៣.២៦៥	៨៤៨.១៥៧.៥៤៨	២០៩.៦៨០.៤៧២
បំណុលពន្ធពន្យារ	១៣	១០.៨៣០.៧៥០	២.៦៥៨.៥០៥	៨.០៥៤.៨៦៤	១.៩៩១.៣១៤
បំណុលរកកម្ចី	១៤	២៨.៥១១.៥៨៧	៦.៩៩៩.៤០៨	២២.៤៥៦.៩៥៤	៥.៥៥១.៧៨១
ប្រាក់កម្ចី	១៥	៨៩២.៤៨៣.៧៤២	២១៩.០៥៨.៣៥៦	៦២៣.០១៥.៧៦៩	១៥៤.០២១.២០៤
អនុបំណុល	១៦	៣៦.៧១១.៩៥៧	៩.០១១.២៨១	១៧.២៨២.៤៥៣	៤.២៧២.៥៤៧
សិទ្ធិធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	១៨	២១.៤០៩.៥១៣	៥.២៥៥.១៥៨	១៦.០៣៣.៩០៣	៣.៩៦៣.៨៨២
បំណុលផ្សេងៗ	១៩	២០.១៦១.៨៤៨	៥.០៦០.៥៩១	១៥.៨៨០.៥២៤	៣.៩២៥.៩៦៥
បំណុលសរុប		២.០៣៥.៨០៤.៥៣៩	៤៩៩.៧០៦.៥៦៤	១.៥៥០.៨៧២.០១៥	៣៨៣.៤០៧.១៧៥
មូលធន					
ដើមទុន	២០	១៨១.៩៧៤.៩៥០	៤៤.៦៦៧.៣៩១	១៥៩.១៧៤.៩៥០	៣៩.៣៥១.០៣៨
បុព្វលាភភាគហ៊ុន	២១	២២.៤២៥.៣៥៥	៥.៥០៤.៥០៥	២២.៤២៥.៣៥៥	៥.៥៤៣.៩៦៨
ទុនបម្រុង	២២	៩៦.០១១.៦០៣	២៣.៥៦៦.៩១៣	២៣.៣៧២.៧៨៨	៥.៧៧៨.១៩២
ប្រាក់ចំណេញរក្សាទុក		៧៦.០៩៣.២២០	១៨.៦៧៧.៧៦៦	១០៨.៣២២.៤១៤	២៦.៧៧៩.៣៣៦
មូលធនសរុប		៣៣៦.៥០៥.១២៨	៩២.៤១៦.៥៧៥	៣១៣.២៩៥.៥១១	៧៧.៤៥២.៥៣៤
បំណុល និងមូលធនសរុប		២.៤១២.៣០៩.៦៦៧	៥៩២.១២៣.១៣៩	១.៨៦៤.១៧៧.៥២៦	៤៦០.៨៥៩.៧០៩

កំណត់សំគាល់ដែលភ្ជាប់មកជាមួយពីទំព័រ ៧៤ ដល់ ១២៦ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ ចំណូលលម្អិត

	កំណត់សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	២៣	៣៤១.៩៨៧.៣១៥	៨៤.០៦៧.៦៧៨	២៩៧.៨៩៦.៦០៨	៧៣.០៦៧.៦០១
ចំណាយការប្រាក់	២៤	(១០១.៧៩៤.៩៦៨)	(២៥.០២៣.៣៤៥)	(៨៩.៥២៥.៤៧៨)	(២១.៩៥៨.៦៦៥)
ចំណូលពីការប្រាក់សុទ្ធ		២៤០.១៩២.៣៤៧	៥៩.០៤៤.៣៣៣	២០៨.៣៧១.១៣០	៥១.១០៨.៩៣៦
ចំណាយកម្រៃជើងសារ	២៥	(១៧.៤១០.៣៥១)	(៤.២៧៩.៨៣១)	(១៣.៩៧៩.១៧២)	(៣.៤២៨.៧៨៩)
ចំណូលផ្សេងៗ	២៦	២៦.១៤៦.៥១៤	៦.៤២៧.៣៦៣	១៨.១០៩.៧៤៩	៤.៤៤១.៩៣០
ចំណូលពីប្រតិបត្តិការ		២៤៨.៩២៨.៥១០	៦១.១៩១.៨៦៥	២១២.៥០១.៧០៧	៥២.១២២.០៧៧
ប្រាក់ជំនួយ	២៧	៧៤១.៥៤៧	១៨២.២៨៨	៨១១.៤៣៣	១៩៩.០២៧
ចំណាយបុគ្គលិកនិងបន្ទុកពាក់ព័ន្ធផ្សេងៗ	២៨	(១០៩.០១២.៦៦៨)	(២៦.៧៩៧.៦០៨)	(៩៤.៩៩១.៣៨៨)	(២៣.២៩៩.៣៣៥)
ចំណាយរំលស់	២៩	(១៦.៦០១.៨៩៩)	(៤.០៨១.០៩៦)	(១៦.៣៦៦.៨១៩)	(៤.០១៤.៤២៧)
ចំណាយប្រតិបត្តិការផ្សេងៗ	៣០	(៤១.២៨៩.៣១៥)	(១០.១៤៩.៧៨២)	(៣៧.៣៨៩.៨៦១)	(៩.១៧០.៩២៥)
ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	៣១	(៣១.១៨៦.៥៩៦)	(៧.៦៦៦.៣២២)	(២៥.៣៨៧.៧០៨)	(៦.២២៧.០៥៦)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		៥១.៥៧៩.៥៧៩	១២.៦៧៩.៣៤៥	៣៩.១៧៧.៣៦៤	៩.៦០៩.៣៦១
ចំណាយពន្ធលើប្រាក់ចំណូល	១៣	(១១.១៦៩.៩៦២)	(២.៧៤៥.៨១១)	(៧.៦៥៣.០៦៨)	(១.៨៧៧.១៣២)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៤០.៤០៩.៦១៧	៩.៩៣៣.៥៣៤	៣១.៥២៤.២៩៦	៧.៧៣២.២២៩
លទ្ធផលលម្អិតផ្សេងៗ ធាតុដែលមិនបានបែងចែកឡើងវិញ ទៅក្នុងប្រាក់ចំណេញបូក លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៥៦៥.៩៥៨)	-	៥៧៣.៩៩៥
		-	(៥៦៥.៩៥៨)	-	៥៧៣.៩៩៥
លទ្ធផលលម្អិតផ្សេងៗសរុប សម្រាប់ការិយបរិច្ឆេទ		៤០.៤០៩.៦១៧	៩.៣៦៧.៥៧៦	៣១.៥២៤.២៩៦	៨.៣០៦.២២៤
ប្រាក់ចំណេញសម្រាប់ម្ចាស់ក្រុមហ៊ុន		៤០.៤០៩.៦១៧	៩.៩៣៣.៥៣៤	៣១.៥២៤.២៩៦	៧.៧៣២.២២៩
លទ្ធផលលម្អិតសរុបសម្រាប់ ម្ចាស់ក្រុមហ៊ុន		៤០.៤០៩.៦១៧	៩.៣៦៧.៥៧៦	៣១.៥២៤.២៩៦	៨.៣០៦.២២៤

កំណត់សំគាល់ដែលភ្ជាប់មកជាមួយទំព័រ ៧៤ ដល់ ១២៦ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍

ចំណូលបច្ច័យប្រកួលប្រជែង

	ដើមទុន	បុព្វលាភភាគហ៊ុន	ទុនបម្រុង	ប្រាក់ចំណេញរក្សាទុក	សរុប	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ការិយបរិច្ឆេទបញ្ចប់						
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១						
សមតុល្យ						
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១	១៥៩.១៧៤.៩៥០	២២.៤២៥.៣៥៥	២៣.៣៧២.៧៨៨	១០៨.៣២២.៤១៨	៣១៣.២៩៥.៥១១	៧៧.៤៥២.៥៣៤
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	៤០.៤០៩.៦១៧	៤០.៤០៩.៦១៧	៩.៩៣៣.៥៣៤
ការបោះផ្សាយដើមទុនថ្មី	២២.៨០០.០០០	-	-	-	២២.៨០០.០០០	៥.៥៩៦.៤៦៥
ការផ្ទេរពីទុនបម្រុង	-	-	៧២.៦៣៨.៨១៥	(៧២.៦៣៨.៨១៥)	-	-
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៥៦៥.៩៥៨)
សមតុល្យ						
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	១៨១.៩៧៤.៩៥០	២២.៤២៥.៣៥៥	៩៦.០១១.៦០៣	៧៦.០៩៣.២២០	៣៧៦.៥០៥.១២៨	៩២.៤១៦.៥៧៥
សមមូលដុល្លារអាមេរិក	៤៤.៦៦៧.៣៩១	៥.៥០៤.៥០៥	២៣.៥៦៦.៩១៣	១៨.៦៧៧.៧៦៦	៩២.៤១៦.៥៧៥	
ការិយបរិច្ឆេទបញ្ចប់						
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០						
សមតុល្យនាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	១៥៩.១៧៤.៩៥០	២២.៤២៥.៣៥៥	២៧.៣៩៨.៩៩៩	៧២.៧៧១.៩១១	២៨១.៧៧១.២១៥	៦៩.១៤៦.៣១០
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	៣១.៥២៤.២៩៦	៣១.៥២៤.២៩៦	៧.៧៣២.២២៩
ការផ្ទេរទៅទុនបម្រុង	-	-	(៤.០២៦.២១១)	៤.០២៦.២១១	-	-
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	៥៧៣.៩៩៥
សមតុល្យ						
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	១៥៩.១៧៤.៩៥០	២២.៤២៥.៣៥៥	២៣.៣៧២.៧៨៨	១០៨.៣២២.៤១៨	៣១៣.២៩៥.៥១១	៧៧.៤៥២.៥៣៤
សមមូលដុល្លារអាមេរិក	៣៩.៣៥១.០៣៨	៥.៥៤៣.៩៦៨	៥.៧៧៨.១៩២	២៦.៧៧៩.៣៣៦	៧៧.៤៥២.៥៣៤	

កំណត់សំគាល់ដែលភ្ជាប់មកជាមួយព័ត៌មាន ៧៤ ដល់ ១២៦ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍

លំហូរសាច់ប្រាក់

ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

កំណត់
សម្គាល់

ពាន់រៀល

ដុល្លារអាមេរិក

ពាន់រៀល

ដុល្លារអាមេរិក

លំហូរសាច់ប្រាក់ ពីសកម្មភាពប្រតិបត្តិការ

ប្រាក់ចំណេញមុនពន្ធនិយ័តកម្ម៖ ចំណាយរំលស់	២៩	៥១.៥៧៩.៥៧៩	១២.៦៧៩.៣៤៥	៣៩.១៧៧.៣៦៤	៩.៦០៩.៣៦១
ការខាតបង់សុទ្ធលើខុសភាពតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ	៣១	៣១.១៨៦.៥៩៦	៧.៦៦៦.៣២២	២៥.៣៨៧.៧០៨	៦.២២៧.០៥៦
ការកើនសំវិធានធនសម្រាប់កាតព្វកិច្ច អត្ថប្រយោជន៍របស់និយោជិត (ចំណេញ)/ ខាត សុទ្ធលើឧបករណ៍ ហិរញ្ញវត្ថុផ្សេងៗកត់ត្រាតាម FVTPL		៤.២៤៤.៤៤០	១.០៤៣.៣៧៣	៤.១៩៥.២៨០	១.០២៩.០១២
ខាតពីការលក់ទ្រព្យនិងបរិក្ខារ		(១០០.៨១៣)	(២៤.៧៨២)	២៨៩.២៣៩	៧០.៩៤៤
ខាតពីការលក់កម្មវិធីកុំព្យូទ័រ		៦៣.១៤០	១៥.៥២១	៨៥.៥៥៦	២០.៩៨៤
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	២៣	-	-	២៧.៨៩៩	៦.៨៤៤
លម្អៀងនៃការប្តូររូបិយប័ណ្ណ	២៤	(៦៩០.៣៧០)	(១៦៩.៧០៧)	(៤១៩.៥៤០)	(១០២.៩០៤)
ចំណូលការប្រាក់		(៣៤១.៩៨៧.៣១៥)	(៨៤.០៦៧.៦៧៨)	(១៨៧.៨៩៦.៦០៨)	(៧៣.០៦៧.៦០១)
ចំណាយការប្រាក់		១០១.៧៩៤.៩៦៨	២៥.០២៣.៣៤៥	៨៩.៥២៥.៤៧៨	២១.៩៥៨.៦៦៥
		(១៤០.៧៨៨.១៤៧)	(៣៤.៦០៧.៧០៦)	(១២៥.១៣៩.៧២០)	(៣០.៦៩៤.០៦៩)

បម្រែបម្រួលនៃដើមទុនចល័ត៖

សមតុល្យនៅធនាគារជាតិនៃកម្ពុជា		២៩.៤៨៣.៦១៤	៧.២៤៧.៦៩៣	៧៩.១៤៨.១៣៥	១៩.៤១៣.៣២៧
សមតុល្យតម្កល់ជាទ្រព្យធានា នៅធនាគារផ្សេងៗ		(៣២.៧៣៧.០០១)	(៨.០៤៧.៤៤៤)	(២០.២២៤.៩៩៩)	(៤.៩៦០.៧៥៥)
ឥណទានផ្តល់ដល់អតិថិជន		(៤៩៣.៣៨៧.៨០៥)	(១២១.២៨៥.១០៤)	(១៨៥.១៩៦.៤៤១)	(៤៥.៤២៤.៦៨៥)
ទ្រព្យសកម្មផ្សេងៗ		(៤.២៨៣.៣០៧)	(១.០៥២.៩២៧)	(២៥៣.៥៤៣)	(៦២.១៨៩)
ប្រាក់បញ្ញើសន្សំពីអតិថិជន		១៧៥.២៩៣.៥៥៣	៤៣.០៩០.៨៤៤	១០១.៤៨៤.៦១៨	២៤.៨៩១.៩៨៤
បំណុលផ្សេងៗ		៤.៨៣៧.១៣៧	១.១៨៩.០៧០	(២២៨.២០៥)	(៥៥.៩៧៤)

សាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការ		(៤៦១.៥៧៧.៩៥៧)	(១១៣.៤៦៥.៥៧៤)	(១៥០.៤១០.១៥៥)	(៣៦.៨៩២.៣៦១)
ការប្រាក់បានទទួល		៣៤៥.០៣៥.៦៦៤	៨៤.៨១៧.០២៧	៣០៥.២៣៩.៧៤៩	៧៤.៨៦៨.៧១៥
ការប្រាក់បានបង់		(១០១.៤៥៥.៣៤៩)	(២៤.៩៣៩.៨៦០)	(៩១.៨៧៧.០៧៥)	(២២.៥៣៥.៤៦១)
ពន្ធលើប្រាក់ចំណូលបានបង់	១៣	(១២.០៧៤.៦៤១)	(២.៩៦៨.២០១)	(១២.៤០៨.២៥២)	(៣.០៤៣.៤៧៦)

សាច់ប្រាក់សុទ្ធ (ប្រើក្នុង)/ ទទួលបានពីសកម្មភាពប្រតិបត្តិការ		(២៣០.០៧២.២៨៣)	(៥៦.៥៥៦.៦០៨)	៥០.៥៤៤.២៦៧	១២.៣៩៧.៤១៧
--	--	----------------------	---------------------	-------------------	-------------------

**ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១**

**ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០**

កំណត់សម្គាល់	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	៨ (៥.៧៤៦.៧៤៨)	(១.៤១០.៥៩១)	(៤.៩៤២.៥៥៦)	(១.២១២.៣០២)
ការទិញកម្មវិធីកុំព្យូទ័រ	៩ (១.៦២១.៩១៥)	(៣៩៨.១១៤)	(១.៧៤៨.៧៣៦)	(៤២៨.៩២៧)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	២.១៧២.៨០៦	៥៣៣.៣៣៥	២.៧៣៧.០៧៣	៦៧៦.៦៥៦
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(៥.១៩៥.៨៥៧)	(១.២៧៥.៣៧០)	(៣.៩៥៤.២២០)	(៩៧៧.៥៧៣)
លំហូរសាច់ប្រាក់ពី សកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានទទួលពីប្រាក់កម្ចី	៥៥៩.៩១៧.៨២៤	១៣៧.៤៣៦.៨៧៤	៣៤២.៣៧៨.៤៦១	៨៤.៦៤២.៣៨៨
ការទូទាត់សងប្រាក់កម្ចី	(២៨៤.៥៦១.០៨០)	(៦៩.៨៤៨.០៨០)	(៣១៥.១៦០.៩៦៩)	(៧៧.៩១៣.៧១៣)
សាច់ប្រាក់បានទទួលពីអនុបំណុល	២៨.៥១៨.០០០	៧.០០០.០០០	-	-
ការទូទាត់សងអនុបំណុល	(៨.៩២៤.៤០០)	(២.១៩០.៥៧៤)	(៨.៨៩៥.៤០០)	(២.១៨១.៨៤៩)
ការទូទាត់កតិសន្យា	១០ (៧.៩២៦.៣៨២)	(១.៩៤៥.៦០២)	(៨.៩៩១.៦៧៣)	(២.២០៥.៤៦៣)
សាច់ប្រាក់បានទទួលពីការបោះផ្សាយភាគហ៊ុនថ្មី	២២.៨០០.០០០	៥.៥៩៦.៤៦៥	-	-
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	៣០៩.៨២៣.៩៦២	៧៦.០៤៩.០៨៣	៩.៣៣០.៤១៩	២.៣០៦.៦៥៥
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	៧៤.៥៥៥.៨២២	១៨.២១៧.១០៥	៥៥.៩២០.៤៦៦	១៣.៧៧៤.២០៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ	១៩៨.៦០៤.០៣២	៤៩.០៩៨.៦៤៨	១៤២.៦៨៣.៥៦៦	៣៥.០១៤.៣៧២
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	(២៦៦.២០៦)	-	៣១០.០៦៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	៣២ ២៧៣.១៥៩.៨៥៤	៦៧.០៤៩.៥៤៧	១៩៨.៦០៤.០៣២	៤៩.០៩៨.៦៤៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយទំព័រ ៧៤ ដល់ ១០៦ ជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

កំណត់សម្គាល់លើ

របាយការណ៍ហិរញ្ញវត្ថុ

១. អំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៩ មានឈ្មោះថា ធនាគារពន្លឺថ្មី (“TPT”) ដែលជាកម្មវិធីរបស់ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ TPT ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០៣ ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។

ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែល ទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ (“MDI”) ពីធនាគារជាតិនៃកម្ពុជា (“NBC”) ក្នុងការធ្វើអាជីវកម្មទទួលបានប្រាក់បញ្ញើ។ នាថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរ ពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារលេខ ២៨៥ មហាវិថីយុទ្ធពលខេមរៈភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មតាមរយៈការិយាល័យចំនួន ១៥០ ទីតាំង (២០២០៖ ១៤៩ ការិយាល័យ)។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ឥណទាន ប្រាក់សន្សំនិងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១។

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបាន អនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើម លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមចំនួនទឹកប្រាក់ដែលត្រូវបានវាយតម្លៃឡើងវិញ ឬ តម្លៃទីផ្សារនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗដូចដែលបានពន្យល់នៅក្នុង គោលនយោបាយគណនេយ្យខាងក្រោម។

ថ្លៃដើមជាទូទៅផ្អែកលើតម្លៃទីផ្សារ ដែលជាច្បាប់ក្នុងការដោះដូរទំនិញនិងសេវាកម្ម។

២.២ និរន្តរភាពអាជីវកម្ម

នៅពេលអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ក្រុមអភិបាលមានការរំពឹងទុកដ៏សមហេតុផលថាក្រុមហ៊ុនមានធនធានគ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការទៅថ្ងៃអនាគត។ ដូច្នេះក្រុមអភិបាលបានបន្តអនុវត្តមូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

២.៣ មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបន្ទាប់ពីលុបបំបាត់សមតុល្យនិងប្រតិបត្តិការអន្តរសាខាសំខាន់ៗទាំងអស់។

២.៤ ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានវាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”) ។ គណៈគ្រប់គ្រងបានកំណត់យកប្រាក់រៀលខ្មែរ (“រៀល”) ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដោយសារវាមានតម្លៃពេញលេញជាសារវន្តលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានបង្ហាញជាប្រាក់រៀលខ្មែរដែលជាប្រាក់រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញរបស់ក្រុមហ៊ុន។

(ii) រូបិយប័ណ្ណបរទេស

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រតិបត្តិការរូបិយប័ណ្ណផ្សេងៗ ក្រៅពីរូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ រូបិយប័ណ្ណជាទ្រព្យសកម្ម និង បំណុលដែលជាប្រាក់រូបិយប័ណ្ណបរទេស ត្រូវបានប្តូរឡើងវិញនៅអត្រាដែលមាននៅថ្ងៃនោះ។ ធាតុមិនមែនរូបិយប័ណ្ណត្រូវបានវាស់វែងប្រើប្រាស់តំលៃប្រវត្តិសាស្ត្រជា រូបិយប័ណ្ណបរទេសមិនត្រូវបានប្តូរឡើងវិញទេ។ ការចំណេញ និងការខាត លើការប្តូររូបិយប័ណ្ណត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬ ខាតនៅក្នុងពេលដែលការចំណេញនិងការខាតនោះកើតឡើង។

(iii) ការបង្ហាញជាដុល្លារអាមេរិក

សម្រាប់គោលបំណងរបាយការណ៍ជូនចំពោះភាគទុនិក របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញ ជាដុល្លារ អាមេរិក។ ទ្រព្យសកម្មនិងបំណុលសម្រាប់របាយការណ៍ហិរញ្ញវត្ថុ នីមួយៗដែលបង្ហាញត្រូវបានប្តូរតាមអត្រាចុងការិយបរិច្ឆេទនីមួយៗ ចំណែកឯធាតុចំណូលនិងចំណាយសម្រាប់របាយការណ៍នីមួយៗនៃប្រាក់ចំណូល និងចំណាយលំហូរសាច់ប្រាក់ដែលបានបង្ហាញត្រូវបានប្តូរតាមអត្រាជាមធ្យមសម្រាប់ឆ្នាំ។ រាល់ភាពខុសគ្នានៃលទ្ធផលផ្លាស់ប្តូរត្រូវបានទទួលស្គាល់នៅក្នុងប្រាក់លទ្ធផលលម្អិតផ្សេងទៀត ។

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជា ដុល្លារអាមេរិក ផ្អែកលើអត្រាប្តូរប្រាក់
អន្តរក្នុង ១ ដុល្លារអាមេរិកដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០
អត្រាចុងការិយបរិច្ឆេទ	៤.០៧៤	៤.០៤៥
អត្រាមធ្យម	៤.០៦៨	៤.០៧៧

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ជាតម្លៃមិនទាន់
ធ្វើសវនកម្មនិងមិនគួរយកធ្វើជាតំណាងដែលចំនួនប្រាក់រៀល បាន អាចបាន ឬ
អាចនឹងនៅថ្ងៃអនាគត ប្តូរទៅជា ដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរ
ប្រាក់ផ្សេងៗណាមួយឡើយ។

២.៥ ការបង្កត់ចំនួន

គួរលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ជាខ្ទង់ពាន់សម្រាប់ប្រាក់រៀល
និងបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក។

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើរបាយការណ៍
ហិរញ្ញវត្ថុនៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយនៃកិច្ចសន្យារបស់ឧបករណ៍
ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃ
សមស្រប។ ថ្លៃប្រតិបត្តិការ ដែល បណ្តាលមកពីការទិញ ឬបោះផ្សាយនៃ
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល
ហិរញ្ញវត្ថុនៅតម្លៃសមស្រប តាមរយៈប្រាក់ចំណេញឬខាត) ត្រូវបានបន្ថែម
ឬដកពី តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុបំណុលហិរញ្ញវត្ថុ នៅលើការ
ទទួលស្គាល់ដំបូងតាមការគួរ។ ថ្លៃប្រតិបត្តិការបណ្តាល មកពីការទិញទ្រព្យ
សកម្មហិរញ្ញវត្ថុបំណុលហិរញ្ញវត្ថុកត់ត្រាតាមតម្លៃសមស្របតាមរយៈចំណេញ
ឬខាត ត្រូវបានទទួលស្គាល់តាមរយៈនៅក្នុងប្រាក់ចំណេញឬខាត។

i. ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងលែងទទួលស្គាល់លើ
មូលដ្ឋានកាលបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញឬលក់ទ្រព្យសកម្ម
ហិរញ្ញវត្ថុ គឺស្ថិតនៅក្រោមកិច្ចសន្យាដែលលក់ឬទិញទ្រព្យសកម្មមានការបញ្ជូន
ទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ដែលបានបង្កើតឡើងដោយទិដ្ឋភាពដែល
ពាក់ព័ន្ធ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ត្រូវបានវាស់វែងទាំងស្រុងជា
បន្តបន្ទាប់ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ រឺ តម្លៃសមស្របអាស្រ័យលើការ
ចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ឧបករណ៍បំណុលដែលមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជា
បន្តបន្ទាប់តាមតម្លៃដករំលស់ ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានគោល
បំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាម
កិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ កំណត់កាលបរិច្ឆេទដាក់លាក់
នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ជាប្រាក់ដើមនិងការប្រាក់ទៅតាម
ចំនួនប្រាក់ដើមដែលនៅសល់ (ហៅកាត់ថា “SPPI”)។

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ត្រូវបានវាស់វែងជា
បន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់លទ្ធផលលម្អិតផ្សេងៗទៀត
(ហៅកាត់ថា “FVTOCI”) ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមាន
គោលបំណងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិងលក់ទ្រព្យសកម្ម
ហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទដាក់លាក់
នៃលំហូរសាច់ប្រាក់ដែលជា SPPI។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃ
សមស្របតាមរយៈប្រាក់ចំណេញឬខាត (ហៅកាត់ថា “FVTPL”)។

ទោះបីជាមានការលើកឡើងខាងលើក៏ដោយ ក៏ក្រុមហ៊ុនអាចធ្វើការជ្រើសរើស
ដែលមិនអាចប្តូរវិញបាន នៅ ពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម
ហិរញ្ញវត្ថុ៖

- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបាន ដើម្បីបង្ហាញការផ្លាស់ប្តូរ
ជាបន្តបន្ទាប់នៃតម្លៃសមស្របនៃការវិនិយោគភាគហ៊ុនក្នុងប្រាក់លទ្ធផល
លម្អិតផ្សេងៗ ប្រសិនបើលក្ខខណ្ឌខ្លះ ត្រូវបានបំពេញ និង
- ក្រុមហ៊ុនអាចជ្រើសរើស កត់ត្រាការវិនិយោគបំណុលដែលតម្រូវអោយ
កត់ត្រាតាមតម្លៃដករំលស់ ឬ ការកត់ត្រាតាម FVTOCI តាម FVTPL
ប្រសិនបើការធ្វើដូច្នោះ អាចលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិន
ស៊ីជម្រាក់គ្នារបស់គណនេយ្យ។

ឧបករណ៍បំណុលកត់ត្រាតាមតម្លៃដករំលស់ឬនៅ FVTOCI

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុដោយផ្អែកលើ
លក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្ម និងគំរូអាជីវកម្មរបស់
ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម។

ចំពោះទ្រព្យសកម្មដែលត្រូវបានចាត់ថ្នាក់និងវាស់វែងតាមតម្លៃដករំលស់ឬ
FVTOCI លក្ខខណ្ឌកិច្ចសន្យារបស់វាគួរតែបង្កើតឱ្យមានលំហូរសាច់ប្រាក់ដែល
ជា SPPI។

សម្រាប់គោលបំណងនៃការធ្វើតេស្ត SPPI ប្រាក់ដើមគឺជាតម្លៃសមស្របរបស់
ទ្រព្យសកម្មនៅពេលមានការទទួលស្គាល់ដំបូង។ ចំនួនទឹកប្រាក់ដើមនោះអាច

ផ្លាស់ប្តូរក្នុងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម) ។ ការប្រាក់រួមមានការពិចារណាលើតម្លៃពេលវេលានៃទឹកប្រាក់ការពិចារណាលើហានិភ័យឥណទាន ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលនៅសល់ក្នុងកំឡុងពេលជាក់លាក់ណាមួយនិង ការពិចារណាលើហានិភ័យជាមូលដ្ឋានផ្សេងទៀតនៃការផ្តល់ប្រាក់កម្ចី និងចំណាយ ក៏ដូចជាប្រាក់ចំណេញ។ ការវាយតម្លៃ SPPI ត្រូវធ្វើឡើងតាមរូបិយប័ណ្ណដែលជាប្រភេទសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។

លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ត្រូវមានសង្គតិភាពជាមួយនឹងការរៀបចំឥណទានជាមូលដ្ឋាន។ លក្ខខណ្ឌកិច្ចសន្យាដែលនាំអោយមានការប្រយោជន៍ហានិភ័យឬភាពប្រែប្រួល នៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋាន ដូចជាការហានិភ័យនឹងការផ្លាស់ប្តូរតម្លៃនៃមូលធនឬតម្លៃទំនិញ មិនមែនជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបង្កើត ឬទិញអាចជាការរៀបចំឥណទានមូលដ្ឋានដោយមិនគិតថាតើវាជាឥណទានក្នុងទម្រង់ស្របច្បាប់របស់វាឬទេ។

ការវាយតម្លៃនៃគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ គំរូអាជីវកម្មរបស់ក្រុមហ៊ុនមិនពឹងផ្អែកលើចេតនាគ្រប់គ្រងរបស់គណៈគ្រប់គ្រងទៅលើឧបករណ៍នីមួយៗទេ ដូច្នោះការវាយតម្លៃគំរូអាជីវកម្មត្រូវបានអនុវត្តក្នុងកម្រិតនៃការប្រមូលផ្តុំជាជាងផ្អែកលើមូលដ្ឋាន ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។

ក្រុមហ៊ុនពិចារណាល់ពីតំបន់ពាក់ព័ន្ធទាំងអស់ដែលមាននៅពេលធ្វើការវាយតម្លៃគំរូអាជីវកម្ម។ ទោះជាយ៉ាងណាការវាយតម្លៃនេះមិនត្រូវបានអនុវត្តដោយផ្អែកលើស្ថានភាពដែលក្រុមហ៊ុន មិនពឹងថានឹងកើតឡើងនោះទេ ដូចជាស្ថានភាព ‘ករណីអាក្រក់បំផុត’ ឬ ‘ករណីស្រួល’ ជាដើម។ ក្រុមហ៊ុនត្រូវពិចារណាលើរាល់កំហុសពាក់ព័ន្ធដែលមានដូចជា៖

- របៀបដែលការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃនិងវាយការណ៍ទៅគណៈគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូ អាជីវកម្ម) និងនៅក្នុងវិធីមួយដែលហានិភ័យត្រូវបានគ្រប់គ្រង និង
- របៀបដែលអ្នកគ្រប់គ្រងគំរូអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ ថាតើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យដែលបានគ្រប់គ្រងឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។

នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ក្រុមហ៊ុនកំណត់ថាតើទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ថ្មីជាផ្នែកមួយនៃគំរូអាជីវកម្មដែលមានស្រាប់ឬថាតើពួកគេឆ្លុះបញ្ចាំងពីការចាប់ផ្តើមនៃគំរូអាជីវកម្មថ្មី។ ក្រុមហ៊ុនវាយតម្លៃឡើងវិញនៃគំរូអាជីវកម្មរបស់ខ្លួននៅកាលបរិច្ឆេទនៃ

ការវាយការណ៍នីមួយៗដើម្បីកំណត់ថាតើគំរូអាជីវកម្មបានផ្លាស់ប្តូរតាំងពីអំឡុងពេលមុន។ សម្រាប់របាយការណ៍បច្ចុប្បន្ន និងពីមុន ក្រុមហ៊ុនមិនបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនទេ។

នៅពេលដែលឧបករណ៍បំណុលបានវាស់តាម FVTOCI ត្រូវបានគេលែងទទួលស្គាល់ ការចំណេញ / ខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវកត់ត្រា ឡើងវិញពីមូលធនទៅប្រាក់ចំណេញ ឬខាត។ ផ្ទុយទៅវិញ ចំពោះការវិនិយោគមូលធនដែលកំណត់ថាត្រាតាម FVTOCI ការចំណេញ / ខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅក្នុងចំណេញឬខាតទេប៉ុន្តែត្រូវធ្វើជាមូលធន។

ឧបករណ៍បំណុលដែលត្រូវ បានវាស់ជាបន្តបន្ទាប់ តាមតម្លៃដករំលស់ឬ FVTOCI គឺត្រូវវាយតម្លៃលើឱនភាព។

ឧបករណ៍មូលធនដែលកត់ត្រា តាម FVTOCI

នៅពេលកត់ត្រាដំបូង ក្រុមហ៊ុនអាចធ្វើការជ្រើសរើស ដែលមិនអាចប្តូរវិញ (ផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ) ដើម្បីកំណត់ថាការវិនិយោគលើឧបករណ៍មូលធនដែលបានកំណត់ជា FVTOCI។ ការកំណត់ជា FVTOCI មិនត្រូវបានអនុញ្ញាតទេប្រសិនបើការវិនិយោគមូលធនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬប្រសិនបើមានការទូទាត់យថាភាពដោយអ្នកទិញក្នុងការរួមបញ្ចូលអាជីវកម្មដែល CIFRS ៣ ត្រូវអនុវត្ត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើងសម្រាប់ជួញដូរឬប្រសិនបើ៖

- វាត្រូវបានគេទិញក្នុង គោលបំណងនៃការលក់វានៅក្នុងរយៈពេលខ្លីខាងមុខឬ
- នៅពេលកត់ត្រាដំបូងវាគឺជាផ្នែកមួយនៃផលប្រយោជន៍ឧបករណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងមានកសុតាងជាគំរូជាក់ស្តែងនៃការលក់យកប្រាក់ចំណេញក្នុងរយៈពេលខ្លី ឬ
- វាគឺជាសិទ្ធិ (លើកលែងតែសិទ្ធិ ដែលជាច្បាប់សន្យាធានាហិរញ្ញវត្ថុឬឧបករណ៍ការពារហានិភ័យដែលបានកំណត់ និង មានប្រសិទ្ធិភាព)។

ការវិនិយោគលើឧបករណ៍មូលធនកត់ត្រាតាម FVTOCI ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របឬក៏នឹងចំណាយ ប្រតិបត្តិការ។ ការកត់ត្រាបន្ទាប់ត្រូវបានវាស់វែងតាមតម្លៃទីផ្សារជាមួយនឹងការចំណេញនិងខាត ដែលកើតឡើងពីការប្រែប្រួលតម្លៃសមស្របត្រូវទទួលស្គាល់នៅលទ្ធផលលម្អិតផ្សេងៗ និងបង្កនៅក្នុងទុនបម្រុងវាយតម្លៃឡើងវិញនៃការវិនិយោគ។ ចំណេញ ឬ ខាតយោងនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញឬខាត នៅពេលជម្រះចេញពីបញ្ជីនៃការវិនិយោគមូលធន ផ្ទុយទៅវិញពួកគេនឹងត្រូវធ្វើទៅក្នុងប្រាក់ចំណេញរក្សាទុក។

ក្រុមហ៊ុនបានកំណត់ការវិនិយោគ មូលធនដែលទាំងអស់មិន សម្រាប់ការធ្វើពាណិជ្ជកម្មតាម FVTOCI លើការអនុវត្តដំបូងនៃ CIFRS ៩ ។

ភាគលាភលើការវិនិយោគទាំងនេះនៅក្នុងឧបករណ៍មូលធន ត្រូវបានទទួល

ស្គាល់នៅក្នុងចំណេញខាតស្របតាម CIFRS ៩ លើកលែងតែភាគលាភជាការ ទទួលបានមកវិញនៃផ្នែកខ្លះនៃថ្លៃដើមនៃការវិនិយោគ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលកត់ត្រាតាម FVTPL

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការវាស់វែងតាម តម្លៃដក់លើសប្ត FVTOCI ត្រូវកត់ត្រាតាម FVTPL។ ជាពិសេស៖

- ការវិនិយោគលើឧបករណ៍មូលធនគឺត្រូវបានចាត់ថ្នាក់តាម FVTPL លើកលែងតែក្រុមហ៊ុនបានកំណត់ការវិនិយោគលើឧបករណ៍មូលធន ដែលវាមិនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្មឬការទូទាត់ ជាយថាហេតុ ដែលកើតឡើងពីការរួមបញ្ចូលគ្នានៃអាជីវកម្មតាម FVTOCI នៅពេលទទួលស្គាល់ដំបូង
- ឧបករណ៍បំណុលដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យតម្លៃដក់លើស ឬ លក្ខណៈ FVTOCI ត្រូវបានចាត់ថ្នាក់តាម FVTPL។ លើសពីនេះទៀត ឧបករណ៍បំណុលដែលត្រូវតាមលក្ខណៈវិនិច្ឆ័យតម្លៃដក់លើស ឬ FVTOCI អាចត្រូវបានកំណត់យកតាម FVTPL នៅពេលមានការទទួល ស្គាល់ដំបូងប្រសិនបើការកត់ត្រាបែបនេះ លុបបំបាត់ឬកាត់បន្ថយជា សារវន្តនូវការវាស់វែងឬការទទួលស្គាល់មិនស៊ីចង្វាក់គ្នាដែលអាច កើតឡើងពីការវាស់វែងទ្រព្យសកម្ម ឬបំណុល ឬការទទួលស្គាល់ ការចំណេញ និងការខាតបង់ នៅលើមូលដ្ឋានផ្សេងគ្នា។ ក្រុមហ៊ុនមិនបាន កំណត់ឧបករណ៍បំណុលណាមួយតាម FVTPL ឡើយ។

ការចាត់ថ្នាក់ឡើងវិញ

ប្រសិនបើគំរូអាជីវកម្មដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុមានការផ្លាស់ ប្តូរនោះ ទ្រព្យសកម្ម ហិរញ្ញវត្ថុដែលរងផលប៉ះពាល់ត្រូវបានចាត់ថ្នាក់ឡើងវិញ។ ការតម្រូវចំពោះការចាត់ថ្នាក់និងការវាស់វែងទាក់ទងនឹងប្រភេទថ្មី អនុវត្តប្រកប ដោយប្រសិទ្ធភាពចាប់ពីថ្ងៃដំបូងនៃការិយបរិច្ឆេទរាយការណ៍ដំបូងបន្ទាប់ពីការ ផ្លាស់ប្តូរគំរូអាជីវកម្មដែលបណ្តាលឱ្យចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនឡើងវិញ។ ក្នុងកាលបរិច្ឆេទឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ននិងការិយបរិច្ឆេទ គណនេយ្យនូវ មិនមានការផ្លាស់ប្តូរគំរូអាជីវកម្មដែលក្រុមហ៊ុនកាន់កាប់ទ្រព្យ សកម្មហិរញ្ញវត្ថុទេដូច្នោះមិនមានការធ្វើចំណាត់ថ្នាក់ឡើងវិញទេ។

b. ចំណេញ / ខាតពីការប្តូររូបិយប័ណ្ណបរទេស

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលជាប្តូររូបិយប័ណ្ណបរទេស ត្រូវបានកំណត់ជា រូបិយប័ណ្ណបរទេសនោះហើយត្រូវបានប្តូរតាមអត្រានៅចុងការិយបរិច្ឆេទនីមួយៗ។ ជាពិសេសសម្រាប់ទ្រព្យសកម្ម ហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដក់លើស ដែលមិនមែនជាផ្នែកដែលទាក់ទងនឹងការការពារហានិភ័យ លម្អៀងនៃការប្តូរ រូបិយប័ណ្ណត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតនៅក្នុងជួរ “ចំណូលផ្សេងៗ”។

c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

(ហៅកាត់ថា “ECL”) ទៅលើឧបករណ៍ហិរញ្ញវត្ថុខាងក្រោមដែលមិនត្រូវបាន វាស់វែងតាម FVTPL៖

- ឥណទានផ្តល់ដល់អតិថិជន និង
- សមតុល្យនៅធនាគារផ្សេងៗ។

ពុំមានការតម្រូវឱ្យមានការខាតបង់លើឱនភាពនៃតម្លៃ សម្រាប់ការវិនិយោគ មូលធនដែលកត់ត្រាតាម FVTOCI។

លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពដើមឬបានទិញ ECLs តម្រូវឱ្យធ្វើតាមរយៈសិទ្ធិធនខាតបង់នូវចំនួនទឹកប្រាក់ស្មើនឹង៖

- ECL ១២ ខែ គឺជា ECL មួយផ្នែកនៃ ECL មួយអាយុកាល ដែលបណ្តាល មកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើតឡើងក្នុងរយៈពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទ (សំដៅទៅលើដំណាក់កាលទី១) ឬ
- ECL ពេញមួយអាយុកាល គឺជា ECL មួយអាយុកាលដែលបណ្តាលមកពី ព្រឹត្តិការណ៍ខកខានសង ដែលអាចកើតមាននៅក្នុងអាយុកាលនៃឧបករណ៍ ហិរញ្ញវត្ថុ (សំដៅទៅលើដំណាក់កាលទី ២ និងដំណាក់កាលទី ៣)។

សិទ្ធិធនខាតបង់សម្រាប់ ECL ពេញមួយអាយុកាល ចាំបាច់សម្រាប់ ឧបករណ៍ហិរញ្ញវត្ថុប្រសិនបើ ហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុ នោះមានការកើនឡើងជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ចំពោះ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ ស្មើនឹង ECL ១២ ខែ។ ព័ត៌មានលម្អិតបន្ថែមស្តីពី ការកំណត់នៃការកើនឡើង ហានិភ័យឥណទានសារវន្តត្រូវបានរាយការណ៍នៅក្នុងកំណត់សម្គាល់នេះ។

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេមធ្យមភាគនៃតម្លៃបច្ចុប្បន្ននៃ ការចាត់បង់ឥណទាន។ ទាំងនេះត្រូវបានវាស់វែងជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នា រវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹង ថា នឹងទទួលបានពីមធ្យមភាគនៃសេណារីយ៉ូស្ថានភាពសេដ្ឋកិច្ចជាច្រើននា ពេលអនាគតដែលត្រូវធ្វើអប្បបរមាដោយប្រើការប្រាក់ប្រសិទ្ធភាព (ហៅកាត់ថា “EIR”) ។

ក្រុមហ៊ុនវាស់វែង ECL លើមូលដ្ឋានឯកត្តភាពឬផ្អែកលើមូលដ្ឋានសមូហភាព សម្រាប់ផលប៉ុន្តែឥណទានដែលមានលក្ខណៈហានិភ័យលើសេដ្ឋកិច្ចស្រដៀង គ្នា។ ការវាស់វែងសិទ្ធិធននៃការខាតបង់ គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ ប្រាក់ដែលរំពឹងទុករបស់ទ្រព្យដោយប្រើ EIR ដើមរបស់ទ្រព្យសកម្មដោយមិនគិត ថាតើវាត្រូវបានវាស់ដោយផ្អែកលើមូលដ្ឋានឯកត្តភាពឬតាមមូលដ្ឋានរួម។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព

ទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជា ‘ឥណទានមានឱនភាព’ នៅពេលព្រឹត្តិការណ៍ មួយ ឬច្រើនដែលមានផលប៉ះពាល់អាក្រក់ដល់លំហូរសាច់ប្រាក់ដែលបានប៉ាន់ ប្រមាណនាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។ ទ្រព្យសកម្ម ហិរញ្ញវត្ថុដែលមានឱនភាព ត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មថ្នាក់ទី ៣។ ភស្តុតាងនៃឥណទានខាតបង់រួមមានទិន្នន័យដែលអាចអង្កេតបានអំពី

ព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចីឬអ្នកចេញផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីខកខានបង់ ឬហួសកាលបរិច្ឆេទកំណត់
- សម្រាប់ហេតុផលសេដ្ឋកិច្ចកិច្ចសន្យាទាក់ទងនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី អ្នកផ្តល់កម្ចីបានផ្តល់សម្បទានដល់អ្នកខ្ចីដែលអ្នកផ្តល់កម្ចីមិនពិចារណាក្នុងករណីផ្សេង
- ការបាត់បង់នៃទិដ្ឋភាពសកម្មមួយសម្រាប់មូលបត្រដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ឬ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការបាត់បង់ឥណទានដែលបានកើតឡើង។

វានឹងមិនទៅរួចក្នុងការកំណត់ព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយ ផ្ទុយទៅវិញទ្វិពលរួមគ្នានៃព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឱ្យទ្រព្យសកម្មហិរញ្ញវត្ថុក្លាយមានឱនភាព ។ ក្រុមហ៊ុនវាយតម្លៃតើខុសបណ្តាបំណុលដែលជាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងដោយតម្លៃជក់រំលស់ ឬ FVTOCI ជាការខាតបង់ឥណទាននាចុងការិយបរិច្ឆេទ នីមួយៗ។ ដើម្បីវាយតម្លៃថាខុសបណ្តាបំណុលសាជីវកម្មជាឥណទានមានឱនភាព ក្រុមហ៊ុនពិចារណាលើកត្តាដូចជាទិន្នផលសញ្ញាប័ណ្ណការវាយតម្លៃឥណទាន និងលទ្ធភាពរបស់អ្នកខ្ចីក្នុងការប្រមូលមូលនិធិ។

ឥណទានមួយត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៅពេលដែលសម្បទានត្រូវបានផ្តល់ដល់អ្នកខ្ចីដោយសារតែការខ្វះខាតខាងជីវភាពក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី លើកលែងតែមានភស្តុតាងបង្ហាញថាជាលទ្ធផលនៃការផ្តល់សម្បទានហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និង មិនមានសូចនាករផ្សេងទៀតនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលសម្បទានត្រូវបានពិចារណាប៉ុន្តែមិនបានផ្តល់ឱ្យនោះ ទ្រព្យនោះត្រូវបានគេចាត់ទុកថាជាឥណទានមានឱនភាព នៅពេលមានភស្តុតាងដែលអាចសង្កេតឃើញឱនភាពឥណទាន រួមទាំងការខាតបង់ដែលត្រូវតាមនិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសង (សូមមើលខាងក្រោម) រួមបញ្ចូលទាំងសូចនាករបង្ហាញពីភាពមិនអាចទៅរួចក្នុងការបង់ប្រាក់ និងការហួសកាលកំណត់សងសម្រាប់រយៈពេល ៩០ ថ្ងៃឬច្រើនជាងនេះជាគោល។

ការកំណត់និយមន័យនៃការខកខានសង (Definition of default)

ភាពសំខាន់ចំពោះការកំណត់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យ នៃការខកខានសងត្រូវបានប្រើក្នុងការវាស់វែងហានិភ័យ ECL និងក្នុងការកំណត់ថាតើសិទ្ធិធនការខាតបង់អាស្រ័យលើ ECL ១២ ខែ ឬ ECL មួយ អាយុកាល ដោយសារការខកខានសងជាសមាសភាពនៃប្រូបាប៊ីលីតេនៃការខកខានសង (ហៅកាត់ថា “PD”) ដែលមានផលប៉ះពាល់ទៅលើទាំងការវាស់វែង ECL និងការកំណត់អត្តសញ្ញាណនៃការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្រុមហ៊ុនចាត់ទុកខាងក្រោមនេះ ថាជាព្រឹត្តិការណ៍នៃការខកខានសង៖

- អ្នកខ្ចីហួសកាលកំណត់សងស្មើឬលើស ៩០ថ្ងៃលើកាតព្វកិច្ចឥណទានណាមួយចំពោះក្រុមហ៊ុន ឬ
- អ្នកខ្ចីទំនងជាមិនអាចបង់កាតព្វកិច្ចឥណទានទាំងមូលរបស់ខ្លួនដល់ក្រុមហ៊ុនទេ។

និយមន័យនៃការខកខានសងនេះត្រូវបានប្រើដោយក្រុមហ៊ុនសម្រាប់គោលបំណងគណនេយ្យ ក៏ដូចជាសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយស៊ីសង្វាក់គ្នាទៅនឹងនិយមន័យនៃការខកខានសងតាមបទប្បញ្ញត្តិ។ និយមន័យនៃការខកខានសងត្រូវបានរៀបចំយ៉ាងត្រឹមត្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈផ្សេងៗគ្នានៃប្រភេទទ្រព្យសកម្មខុសៗគ្នា។ ឥណទានវិបារ្យលើសកាលកំណត់ត្រូវបានចាត់ទុកថាហួសកាលបរិច្ឆេទកំណត់នៅពេលអតិថិជនបានរំលោភលើដែនកំណត់ ដែលបានណែនាំ ឬត្រូវបានណែនាំអំពីដែនកំណត់តូចជាងចំនួនទឹកប្រាក់ដែលនៅសល់បច្ចុប្បន្ន។

នៅពេលវាយតម្លៃថាអ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួន ក្រុមហ៊ុនត្រូវគិតគូរទាំងសូចនាករ គុណភាពនិងបរិមាណ។ សូចនាករបរិមាណដូចជាស្ថានភាពហួសកាលកំណត់និងការមិនបង់ប្រាក់លើកាតព្វកិច្ចមួយទៀតនៃសមភាគីតែមួយគឺជាធាតុចូលសំខាន់នៅក្នុងការវិភាគនេះ។ ក្រុមហ៊ុនប្រើប្រាស់ប្រភពព័ត៌មានជាច្រើនប្រភេទដើម្បីវាយតម្លៃភាពមិនប្រក្រតីដែលត្រូវបានបង្កើតឡើងនៅខាងក្នុង ឬទទួលបានពីប្រភពខាងក្រៅ។ ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃទ្រព្យសកម្មហិរញ្ញវត្ថុនៃការខាតបង់ឥណទាន ការខកខានសងគឺជាភស្តុតាងដែលបង្ហាញថាទ្រព្យសកម្មគឺជាឥណទានមានឱនភាព។ ដូច្នេះ ទ្រព្យសកម្មជាឥណទានមានឱនភាពរួមបញ្ចូលនូវទ្រព្យដែលខកខានសង ប៉ុន្តែក៏នឹងរួមបញ្ចូលនូវទ្រព្យបាត់បង់ផ្សេងទៀតដោយហេតុថានិយមន័យនៃការខាតបង់ឥណទានមានលក្ខណៈទូលំទូលាយជាងនិយមន័យនៃការខកខានក្នុងការសង។

ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងបានចេញកិច្ចសន្យាឥណទាន ដែលជាកម្មវត្ថុដែលតម្រូវអោយមានការវាយតម្លៃ ថាតើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែងសិទ្ធិធនខាតបង់ដោយផ្អែកលើ ECL មួយអាយុកាលជាជាង ECL រយៈពេល១២ខែ។ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន គឺមិនត្រូវប្រើយុទ្ធសាស្ត្រងាយស្រួលដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យ ឥណទាន ‘ទាប’ នៅកាលបរិច្ឆេទរាយការណ៍ត្រូវបានចាត់ទុកថាមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានឡើយ។ ជាលទ្ធផល ក្រុមហ៊ុនត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងកិច្ចសន្យាឥណទានដែលបានចេញដែលស្ថិតក្រោមការឱនភាពសំរាប់ការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្នុងការវាយតម្លៃថា តើហានិភ័យឥណទាននៅលើខុបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ក្រុមហ៊ុនប្រើប្រៀបហានិភ័យនៃការខកខានសងដែលកើតឡើងជាប្រចាំលើខុបករណ៍ហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទដោយផ្អែកលើកាលកំណត់នៃខុបករណ៍ដែលនៅសល់ ជាមួយនឹងហានិភ័យនៃការខកខានសងដែលកើតឡើង ត្រូវបានគេរំពឹងទុកសម្រាប់កាល

កំណត់ដែលនៅសល់នៅចុងការិយបរិច្ឆេទបច្ចុប្បន្ន នៅពេលដែលឧបករណ៍ ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ជាលើកដំបូង។ ក្នុងការធ្វើការវាយតម្លៃនេះក្រុមហ៊ុន ពិចារណាទាំងព័ត៌មានបរិមាណ និងគុណភាពដែលសមហេតុផល និងអាចគាំទ្រ បានរួមទាំងបទពិសោធន៍ដែលធ្លាប់មាន និងព័ត៌មានព្យាករណ៍នាពេលអនាគត ដែលអាចរកបានដោយមិនចាំបាច់ចំណាយ ឬការប្រឹងប្រែងលើសលប់ដោយផ្អែក លើបទពិសោធន៍ដែលធ្លាប់មានរបស់ក្រុមហ៊ុន និងការវាយតម្លៃឥណទានរបស់ អ្នកជំនាញរួមទាំងព័ត៌មានព្យាករណ៍ពីអនាគត។

សេណារីយ៉ូសេដ្ឋកិច្ចជាច្រើនបង្កើតបាន ជាមួយដ្ឋាននៃការកំណត់ PD នៅការ ទទួលស្គាល់ដំបូង និងនៅ ការិយបរិច្ឆេទបន្តបន្ទាប់។ សេណារីយ៉ូសេដ្ឋកិច្ចខុស គ្នានឹងនាំឱ្យមាន PD ខុសគ្នា។ វាគឺជាការធ្វើផ្លាស់ប្តូរពីសេណារីយ៉ូសេដ្ឋកិច្ច ទាំងនេះដែលបង្កើតជាមូលដ្ឋានប្រូបាប៊ីលីតេមធ្យមទំងន់ ដែលត្រូវបានប្រើដើម្បី កំណត់ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត។

ព័ត៌មានព្យាករណ៍ពីអនាគតមានការរំពឹងទុកនាពេលអនាគតនៃខុស្សហកម្ម ដែលសមភាគីរបស់ក្រុមហ៊ុនធ្វើប្រតិបត្តិការដោយទទួលបានពីរបាយការណ៍អ្នក វាយតម្លៃឥណទាន អង្គការពាណិជ្ជកិច្ចនិងអង្គការ ស្រដៀងគ្នាផ្សេងទៀត ក៏ដូចជាព័ត៌មានដែលមាននៅខាងក្នុង អំពីភារិយបរិច្ឆេទទាត់ប្រាក់របស់អតិថិជន។ ក្រុមហ៊ុនបែងចែកដៃគូរបស់ខ្លួនទៅតាមថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងដែល ពាក់ព័ន្ធអាស្រ័យលើគុណភាពឥណទានរបស់ពួកគេ។ ព័ត៌មានអំពីបរិមាណគឺជា សូចនាករចម្បងមួយនៃការកើនឡើងជាសារវន្តរូបវាសនិក៍យឥណទាននិងផ្នែកលើ ការផ្លាស់ប្តូរ PD មួយអាយុកាលដោយការប្រៀបធៀប៖

- PD មួយអាយុកាល ដែលនៅសល់នៅចុងការិយបរិច្ឆេទរាយការណ៍ ជាមួយនឹង
- PD មួយអាយុកាល ដែលនៅសល់សម្រាប់ចំណុចនៃពេលវេលានេះ ដែល ត្រូវបានគេចាត់ស្ថានដោយផ្អែកលើអង្គហេតុនិងកាលៈទេសៈនៅពេលនៃការ ទទួលស្គាល់ដំបូងនៃហានិភ័យ។

PDs ដែលត្រូវបានប្រើគឺមានលក្ខណៈមើលទៅមុខហើយក្រុមហ៊ុនប្រើវិធីសាស្ត្រ និងទិន្នន័យដូចគ្នាដើម្បីវាស់សិរិវិធានធនការខាតបង់សម្រាប់ ECL។

កត្តាគុណភាពដែលបង្ហាញពីការកើនឡើងជាសារវន្តរូបវាសនិក៍យឥណទាន ត្រូវ បានឆ្លុះបញ្ចាំងនៅក្នុងតម្លៃ PDs ឱ្យបានទាន់ពេលវេលា។ ទោះយ៉ាងណាក្រុមហ៊ុន នៅតែពិចារណាដាច់ដោយឡែកពីកត្តាគុណភាពមួយចំនួនដើម្បីវាយតម្លៃប្រសិន បើហានិភ័យឥណទានកើនឡើងជាសារវន្ត។

ដោយសារការកើនឡើង នូវហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ ដំបូងគឺជាវិធានការដែលទាក់ទងការផ្លាស់ប្តូរ PD ជាក់ស្តែង និងកាន់តែមាន ចំនួនធំជាង សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ទាបនៅពេលកត់ត្រា ដំបូងបើប្រៀបធៀបទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ជាងនេះ នៅពេលកត់ត្រា។

ជាគោលនៅពេលដែល ទ្រព្យសកម្មបានផុតកំណត់សង ៣០ថ្ងៃ ក្រុមហ៊ុនចាត់ ទុកថា មានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ហើយទ្រព្យសកម្ម ស្ថិតក្នុងដំណាក់កាលទី ២ នៃគំរូឱនភាព ពេលគឺសិរិវិធានធនខាតបង់ត្រូវបាន

វាស់វែងជា ECL ពេញមួយអាយុកាល។ បន្ថែមលើឥណទានដែលត្រូវបានវាយ តម្លៃជាលក្ខណៈបុគ្គលនិងត្រូវបានបញ្ចូលក្នុងបញ្ជីឃ្នាំមើលគឺស្ថិតក្នុងដំណាក់ កាលទី ២ នៃគំរូឱនភាព ។ ដូចបានកត់សម្គាល់ប្រសិនបើមានភស្តុតាងបង្ហាញ ពីឱនភាពឥណទានទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី ៣ នៃគំរូឱនភាព។

ការកែប្រែនិងការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុកើតឡើងនៅពេលលក្ខខណ្ឌ ក្នុងត្រាទាក់ទងនឹង លំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចាត់ទុកឡើងវិញ ឬ ផ្លាស់ ប្តូរជាថ្មីរវាងការទទួលស្គាល់ដំបូង និងកាលកំណត់សងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់និង / ឬពេលវេលានៃលំហូរសាច់ ប្រាក់ក្នុងកិច្ចសន្យាដែលអាចធ្វើទៅបានក្លាយឬនៅពេលអនាគត។ លើសពីនេះ ទៀត ការណែនាំឬការកែសម្រួលកិច្ចព្រមព្រៀងដែលមានស្រាប់នៃឥណទានអាច បង្កើតបានជាការកែប្រែ ទោះបីជាកិច្ចព្រមព្រៀងថ្មីឬការកែតម្រូវទាំងនេះមិនទាន់ ប៉ះពាល់ដល់លំហូរសាច់ប្រាក់ក្លាយឬក៏ដោយ ប៉ុន្តែអាចប៉ះពាល់ដល់ លំហូរសាច់ ប្រាក់ដែលអាស្រ័យលើកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬ អត់ (ឧទាហរណ៍៖ ការ ផ្លាស់ប្តូរនៃការកើនឡើងអត្រាការប្រាក់ដែលកើតឡើងនៅពេលដែលមានការ រំលោភលើកិច្ចព្រមព្រៀង) ។

ក្រុមហ៊ុនលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លុះត្រាតែសិទ្ធិក្នុងកិច្ចសន្យា ទទួលសាច់ប្រាក់ផុតកំណត់ (រាប់បញ្ចូលទាំងការផុតកំណត់ដែលកើតឡើងពី ការកែប្រែដោយមានលក្ខខណ្ឌខុសគ្នា) ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យ និងអង្វាន់ជា កម្មសិទ្ធិទាំងអស់នៃទ្រព្យសកម្មត្រូវបានផ្ទេរទៅ អង្គការផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនមិនផ្ទេរឬរក្សាទុកនូវរាល់ហានិភ័យ និង អង្វាន់ជាកម្មសិទ្ធិហើយនៅតែបន្តគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ ក្រុមហ៊ុន កត់ត្រា កម្មសិទ្ធិដែលនៅសល់ចំពោះទ្រព្យសកម្មនិងចំនួនបំណុលដែលពាក់ព័ន្ធ អាចនឹងត្រូវបង់។ ប្រសិនបើក្រុមហ៊ុនរក្សានូវរាល់ហានិភ័យនិងអង្វាន់ជាកម្មសិទ្ធិ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានផ្ទេរក្រុមហ៊ុននៅតែបន្តទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក៏ទទួលស្គាល់ប្រាក់កម្ចី មានទ្រព្យបញ្ចាំសម្រាប់ប្រាក់ ដែលទទួលបាន។

នៅពេលលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូលភាពខុសគ្នារវាងចំនួន ទឹកប្រាក់នៅសល់របស់ទ្រព្យសកម្មនិងផលបូកសរុបនៃការទូទាត់ ដែលទទួល បាន និងត្រូវទទួលបាននិងចំណេញ / ខាតដែលត្រូវបានទទួលស្គាល់នៅក្នុង OCI និងបង្ហាញនៅក្នុងមូលធន ត្រូវបានទទួលស្គាល់នៅក្នុងចំណេញឬខាត លើកលែងតែការវិនិយោគមូលធនដែលបានកំណត់ការ វាស់វែងតាម FVTOCI ដែលការចំណេញ / ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបាន ចាត់ថ្នាក់ជាបន្តបន្ទាប់ទៅនឹងប្រាក់ចំណេញឬខាតទេ។

ការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុមិនទាំងអស់ (ឧទាហរណ៍៖ នៅពេល ដែលក្រុមហ៊ុនរក្សាជំរើសក្នុងការទិញផ្នែកណាមួយនៃទ្រព្យសកម្មដែលបានផ្ទេរ មកវិញ) ក្រុមហ៊ុនបែងចែកតម្លៃដែលនៅសល់ដែលពីមុននៃទ្រព្យសកម្មហិរញ្ញវត្ថុ រវាងផ្នែកដែលខ្លួនបន្តទទួលស្គាល់ក្រោមការចូលរួមជាបន្ត និងផ្នែកដែលលែង ទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមស្របនៃផ្នែកទាំងនោះ នៅកាលបរិច្ឆេទ នៃការផ្ទេរប្រាក់។ ភាពខុសគ្នារវាងចំនួនតម្លៃដែលនៅសល់ សម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ និងផលបូកសរុបនៃការទូទាត់

ដែលទទួលបានសម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ ហើយ ចំណេញ / ខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុង OCI រួចហើយត្រូវបាន ទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

ចំណេញ / ខាតបង់ដែលត្រូវបានគេទទួលស្គាល់នៅក្នុង OCI ត្រូវបានបែងចែក រវាងផ្នែកដែលនៅតែបន្តត្រូវបានទទួលស្គាល់និងផ្នែកដែលមិនត្រូវបានទទួល ស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមស្របនៃផ្នែកទាំងនោះ។ នេះមិនត្រូវបានអនុវត្ត សម្រាប់ការវិនិយោគលើមូលធនដែលបានកំណត់ឱ្យវាស់វែងតាម FVTOCI ដោយសារតែចំណេញ/ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបាន ចាត់ថ្នាក់ឡើងវិញជាបន្តបន្ទាប់ទៅក្នុង ចំណេញឬខាតទេ។

ការលុបចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនមិន មានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុ (ទោះបីជាទាំងស្រុងឬផ្នែកខ្លះ) ។ នេះជាករណីដែលក្រុមហ៊ុនកំណត់ថា អ្នកខ្ចី មិនមានទ្រព្យសកម្ម ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីសងចំនួនទឹកប្រាក់ដែលត្រូវលុបចោល។ ការលុបចេញពីបញ្ជីមួយបង្កើត បានជាព្រឹត្តិការណ៍ដែលគេលែងទទួលស្គាល់។ ក្រុមហ៊ុនអាចអនុវត្តសកម្មភាព ពង្រឹងច្បាប់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោល។ ការប្រមូលប្រាក់ ជាលទ្ធផលនៃសកម្មភាពពង្រឹងច្បាប់របស់ក្រុមហ៊ុននឹងនាំឱ្យមានចំណេញលើ ឱនភាពតម្លៃដែលត្រូវបានបង្ហាញជាប្រាក់ចំណូលផ្សេងទៀតនៅក្នុង របាយការណ៍ចំណេញឬ ខាត។

ការបង្ហាញនៃសវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ

សវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាព ហិរញ្ញវត្ថុដូចខាងក្រោម៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់៖ ជាការកាត់ ចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម និង
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងធាតុផ្សំដែលត្រូវបានដកយក និងមិនដកយក (ដោយអតិថិជន) ហើយក្រុមហ៊ុនមិនអាចកំណត់ អត្តសញ្ញាណ ECL លើធាតុផ្សំនៃកិច្ចសន្យាឥណទានដោយឡែកពីគ្នារវាង សមាសធាតុដែលបានដកយក ក្រុមហ៊ុនបង្ហាញពីសវិធានធនខាត បង្រួមគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នាត្រូវបាន បង្ហាញជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃសមាសធាតុដែលបានដក។ រាល់សវិធានធនខាតបង់ដែលលើសពីចំនួនដុលសរុបនៃសមាសធាតុដែល បានដកត្រូវបានបង្ហាញជាសវិធានធន។

ii. បំណុលហិរញ្ញវត្ថុ និង មូលធន

ឧបករណ៍បំណុលនិងមូលធនដែលបានចេញផ្សាយត្រូវបានចាត់ថ្នាក់ជាបំណុល ហិរញ្ញវត្ថុ ឬមូលធនស្របតាមខ្លឹមសារនៃការរៀបចំកិច្ចសន្យា។

បំណុលហិរញ្ញវត្ថុ គឺជាកាតព្វកិច្ចតាមកិច្ចសន្យា ក្នុងការប្រគល់សាច់ប្រាក់ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតឬដើម្បីប្តូរទ្រព្យសកម្មហិរញ្ញវត្ថុបំណុល ហិរញ្ញវត្ថុជាមួយអង្គការផ្សេងទៀតក្រោមលក្ខខណ្ឌដែលមិនអំណោយផលដល់ ក្រុមហ៊ុនឬកិច្ចសន្យាដែលនឹងឬអាចត្រូវបានទូទាត់ជាកាតហ៊ុនផ្ទាល់របស់ ក្រុមហ៊ុន និង គឺជាកិច្ចសន្យាដែលមិនមែនជានិស្សន្ទ ដែលក្រុមហ៊ុនមាន ឬត្រូវ មានកាតព្វកិច្ចផ្តល់នូវចំនួនអចេរីនៃភាគហ៊ុនផ្ទាល់របស់ខ្លួនឬកិច្ចសន្យាចម្លងពី ភាគហ៊ុនផ្ទាល់ដែល នឹងត្រូវបានទូទាត់ក្រៅពីការដោះដូរចំនួនទឹកប្រាក់ថេរនៃ សាច់ប្រាក់ (ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត) សម្រាប់ចំនួនថេរនៃ ឧបករណ៍ទ្រព្យមូលធនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

បំណុលហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ដោយប្រើ វិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។ រាល់បំណុលហិរញ្ញវត្ថុចំនួនទឹកប្រាក់ដែលត្រូវ បង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុតំណាងឱ្យចំនួនទឹកប្រាក់ដែលត្រូវបង្ករួមទាំង ការប្រាក់បង្ករ ។

បំណុលហិរញ្ញវត្ថុដទៃទៀត រាប់បញ្ចូលទាំងប្រាក់បញ្ញើ និងប្រាក់កម្ចី ត្រូវបាន កត់ត្រាដំបូងដោយប្រើតម្លៃ សមស្របដកថ្លៃដើមប្រតិបត្តិការ។ បំណុល ហិរញ្ញវត្ថុដទៃទៀតត្រូវបានកត់ត្រាបន្តបន្ទាប់មកទៀតតាមតម្លៃដករំលស់ដោយ ប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពគឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុល ហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។ អត្រា ការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេល អនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុឬខ្លីជាង អាយុស្មើនឹង ចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ សម្រាប់ព័ត៌មានលម្អិតស្តីពី EIR សូមមើល “ចំណូលការប្រាក់សុទ្ធ” នៅក្នុងកំណត់សម្គាល់ ២.១៦។

iii. ការរៀបចំការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវ បានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិ អនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់ និងមាន បំណងដើម្បីទូទាត់នៅលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និង ទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កង ត្រូវតែមាននៅថ្ងៃនេះ ជាជាងការរំពឹងទុកលើព្រឹត្តិការណ៍នាពេលអនាគត ហើយត្រូវតែអនុវត្តបានដោយ សមភាគណាមួយទាំងក្នុងដំណើរជំនួញធម្មតា និង មិនមានលទ្ធភាពសង បំណុល ឬក្ស័យធនក្នុងករណីមានការខកខានសង។

២.៧ ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាស លេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសវិធានធនលើអ៊ីម៉ែរមិន និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្តីពីការអនុវត្តប្រកាសស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធនលើអ៊ីម៉ែរមិនដែលត្រូវ អោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើសវិធានធនលើឱនភាពតម្លៃសម្រាប់

ហ្វាស៊ីលីតឺរយៈពេលខ្លី និង រយៈពេលវែងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់		អត្រាសំវិធានធន
	រយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)	រយៈពេលវែង (ច្រើនជាងមួយឆ្នាំ)	
សំវិធានធនទូទៅ៖			
ធម្មតា	១៤ ថ្ងៃ ឬតិចជាងនេះ	តិចជាង ៣០ ថ្ងៃ	១%
សំវិធានធនជាក់លាក់៖			
ឃ្នាំមើល	១៥ ថ្ងៃ - ៣០ ថ្ងៃ	៣០ ថ្ងៃ - ៨៩ ថ្ងៃ	៣%
ក្រោមស្តង់ដារ	៣១ ថ្ងៃ - ៦០ ថ្ងៃ	៩០ ថ្ងៃ - ១៧៩ ថ្ងៃ	២០%
សង្ស័យ	៦១ ថ្ងៃ - ៩០ ថ្ងៃ	១៨០ ថ្ងៃ - ៣៥៩ ថ្ងៃ	៥០%
បាត់បង់	៩១ ថ្ងៃ ឬច្រើនជាង	៣៦០ ថ្ងៃ ឬច្រើនជាង	១០០%

ហ្វាស៊ីលីតឺរយៈពេលវែងតាមប្រកាសនេះត្រូវបានកំណត់ថាជាគណនានិងផលិតផលហិរញ្ញវត្ថុដទៃទៀត មិនថាត្រូវបានរាយការណ៍លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬ ក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនទៅ ឱ្យសមភាគីដែលនាំឱ្យកើនឡើងស្តង់ដារនិក្ខេបធានាដល់ក្រុមហ៊ុន។

ក្រុមហ៊ុនគណនាសំវិធានធនខាតបង់នៃឱនភាពតម្លៃ សម្រាប់គណនាដោយ អនុលោមតាមសំវិធានធនតាមបទប្បញ្ញត្តិក្នុងពេលដំណាលគ្នាជាមួយនឹងការគណនាដោយអនុលោមទៅតាម CIFRSs ។ សំវិធានធនខាតបង់នៃឱនភាពតម្លៃបានគណនាតាម CIFRSs តម្រូវអោយទទួលស្គាល់ និងកត់ត្រានៅក្នុងចំណេញ ឬខាត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ នៅពេលសំវិធានធនខាតបង់លើឱនភាពគណនាតាមបទប្បញ្ញត្តិផ្សេងទៀតនឹងសំវិធានធនដែលបានគណនាតាម CIFRSs ចំនួនលើសត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅជាទុនបម្រុងតាមបទប្បញ្ញត្តិដូចមានបង្ហាញនៅក្នុងកំណត់សំគាល់ ២២។

ការកត់ត្រាលំហូរនៃទុនបម្រុងតាមបទប្បញ្ញត្តិ

នៅពេលដែលសំវិធានធនឱនភាពតម្លៃបានគណនាស្របតាមបទប្បញ្ញត្តិមានចំនួន តិចជាងការគណនាតាម CIFRSs ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានកត់ត្រាលំហូរតាមចំនួនដោយមិនឱ្យលើសពីចំនួនដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុនៗទេ។

២.៨ និស្សន្ទកាន់ទុកសម្រាប់ការគ្រប់គ្រងហានិភ័យ

និស្សន្ទកាន់ទុកសម្រាប់ការគ្រប់គ្រងហានិភ័យរួមមានទ្រព្យសកម្មនិស្សន្ទនិងបំណុលនិស្សន្ទទាំងអស់ ដែលមិនត្រូវបានចាត់ទុកថាជាទ្រព្យសកម្មជួញដូរ ឬបំណុលជួញដូរ និងមិនត្រូវបានកំណត់នៅក្នុងទំនាក់ទំនងការពារហានិភ័យដែលសមស្រប។

និស្សន្ទកាន់ទុកសម្រាប់ការគ្រប់គ្រងហានិភ័យត្រូវបានវាស់ដោយតម្លៃសមស្រប នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ រាល់ការផ្លាស់ប្តូរនៃតម្លៃសមស្របរបស់ខ្លួនត្រូវបានទទួលស្គាល់ភ្លាមៗក្នុងប្រាក់ចំណេញឬខាត ជាសមាសភាគនៃចំណេញ/ខាតពីការប្តូររូបិយប័ណ្ណបរទេសក្រោម ‘ចំណូលផ្សេងៗ’ ។

២.៩ ភតិសន្យា

(a) ក្រុមហ៊ុនដែលជាភតិកៈ

ក្រុមហ៊ុនវាយតម្លៃថាភតិសន្យាមួយគឺជា ឬ មានភតិសន្យានៅថ្ងៃចាប់ផ្តើមដំបូងនៃភតិសន្យា។ ក្រុមហ៊ុនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលត្រូវគ្នានឹងការរៀបចំភតិសន្យា ទាំងអស់ដែលជាភតិកៈ លើកលែង តែការជួលរយៈពេលខ្លី (កំណត់ជាភតិសន្យាជាមួយរយៈពេលជួល ១២ ខែ ឬ តិចជាងនេះ) និង ការជួលនៃទ្រព្យសម្បត្តិដែលមានតម្លៃទាប (ដូចជា ថេប្លេត ម៉ូតូ និងសម្ភារៈនៃគ្រឿងសង្ហារឹមការិយាល័យ)។ ចំពោះភតិសន្យាទាំងនេះ ក្រុមហ៊ុនទទួលស្គាល់ការ ទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការដោយលើមូលដ្ឋានថេរក្នុង រយៈពេលនៃការជួលលុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀតតំណាងឱ្យគំរូនៃពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មដែលបានជួលត្រូវបានប្រើប្រាស់។

បំណុលភតិសន្យាត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិនត្រូវបានបង់ នៅកាលបរិច្ឆេទនៃការចាប់ផ្តើមដោយបានធ្វើអប្បបរមាតម្លៃដោយប្រើអត្រាការប្រាក់បង្កប់ក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនមានភាពងាយស្រួលក្នុងការកំណត់ ក្រុមហ៊ុននឹងប្រើប្រាស់អត្រាប្រាក់កម្ចីកើនរបស់ខ្លួន។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ (រួមទាំងការទូទាត់ជាធាតុថេរ) ដកចេញប្រាក់លើកទឹកចិត្តដែលអាចទទួលបាន
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ឬអត្រាដែលវាស់វែងដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ដោយភតិកៈក្រោមការធានាតម្លៃនៅសល់
- ការអនុវត្តទៅលើជម្រើសទិញ ប្រសិនបើភតិកៈ មានហេតុផលសមរម្យក្នុងការជ្រើសរើសជម្រើស និង
- ការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាដូលប្រសិនបើរយៈពេលដូលនោះឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសដើម្បីបញ្ចប់កិច្ចសន្យាដូល។

បំណុលភតិសន្យាត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

បំណុលភតិសន្យាត្រូវបានវាស់ជាបន្តបន្ទាប់ដោយការបង្កើនចំនួនទឹកប្រាក់យោងដើម្បីឆ្លុះបញ្ចាំងពីការប្រាក់លើបំណុលភតិសន្យា (ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព) និងដោយកាត់បន្ថយចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការទូទាត់ភតិសន្យា។

ក្រុមហ៊ុនវាស់វែងឡើងវិញនូវបំណុលភតិសន្យា (និងធ្វើនិយ័តកម្មលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម) នៅពេល៖

- រយៈពេលដូលត្រូវបានផ្លាស់ប្តូរ ឬនៅពេលមានការផ្លាស់ប្តូរព្រឹត្តិការណ៍ដែលបណ្តាលមកពីការផ្លាស់ប្តូរការវាយតម្លៃនៃជម្រើសទិញ ក្នុងករណីដែលបំណុលភតិសន្យាត្រូវបានវាស់វែងជាថ្មីដោយធ្វើអប្បបរមាតម្លៃដោយប្រើសន្ទស្សន៍ដែលបានកែសម្រួល ដោយប្រើអត្រាអប្បបរមាដែលបានកែសម្រួលឡើងវិញ។
- ការទូទាត់ការដូលត្រូវបានផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរសន្ទស្សន៍ឬអត្រាប្រាក់ឬការផ្លាស់ប្តូរប្រាក់សំណងដែលរំពឹងទុកក្រោមតម្លៃនៅសល់ដែលធានាក្នុងករណីដែលបំណុលដូលត្រូវបានដូលដោយការអប្បបរមាថ្លៃដូលដែលបានកែសម្រួល ដោយប្រើអត្រាអប្បបរមាដែលមិនមានការកែប្រែ (លើកលែងតែការទូទាត់ការដូល គឺដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ប្រែប្រួលមួយក្នុងករណីដែល អត្រាអប្បបរមាត្រូវបានប្រើ)។
- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែនៃភតិសន្យាមិនត្រូវបានចាត់ទុកជាភតិសន្យាដាច់ដោយឡែកទេ ក្នុងករណីនេះបំណុលភតិសន្យាត្រូវ

បានវាស់ឡើងវិញដោយផ្អែកលើរយៈពេលនៃការដូលនៃភតិសន្យាកែប្រែដោយធ្វើអប្បបរមាតម្លៃទៅលើការបង់ថ្លៃដូល ដោយប្រើអត្រាអប្បបរមាដែលបានកែសម្រួលឡើងវិញទៅតាមកាលបរិច្ឆេទនៃការកែប្រែ។

ក្រុមហ៊ុនមិនបានធ្វើការកែសម្រួលបែបនេះទេក្នុងអំឡុងកាលបរិច្ឆេទដែលបានបង្ហាញ។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមាន ការវាស់វែងដំបូងនៃបំណុលភតិសន្យា និង ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅថ្ងៃ ឬមុនថ្ងៃចាប់ផ្តើម ដោយដកចេញនូវអត្ថប្រយោជន៍លើកទឹកចិត្តនៃភតិសន្យាដែលទទួលបាន និងថ្លៃចំណាយដំបូង។ វាត្រូវបានវាស់វែងបន្តបន្ទាប់ ដោយយកថ្លៃដើមដកចេញការរំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃ។

នៅពេលណាដែលក្រុមហ៊ុនមានកាតព្វកិច្ចបង់ចំណាយក្នុងការរុះរើ និងយកចេញទ្រព្យសម្បត្តិដែលបានដូល ហើយត្រូវស្ដារទីតាំងដែលវាស្ថិតនៅឬស្ដារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានអោយដូចទៅនឹងលក្ខខណ្ឌដែលបានកំណត់នៅក្នុងភតិសន្យា សិទ្ធិធនត្រូវបានទទួលស្គាល់និងវាស់វែងតាម CIAS ៣៧។ ចំពោះការចំណាយទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ការចំណាយនោះត្រូវកត់ត្រាបញ្ចូលក្នុងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលពាក់ព័ន្ធ។

សិទ្ធិក្នុងការប្រើទ្រព្យសកម្មត្រូវធ្វើរំលស់ក្នុងរយៈពេលនៃការដូល។ ប្រសិនបើភតិសន្យាផ្ទេរសិទ្ធិនៃទ្រព្យសកម្ម ឬថ្លៃដើម នៃសិទ្ធិក្នុងការប្រើទ្រព្យសកម្មឆ្លុះបញ្ចាំងថា ក្រុមហ៊ុនរំពឹងថានឹងប្រើសិទ្ធិជម្រើសទិញសិទ្ធិក្នុងការប្រើទ្រព្យសកម្មដែលពាក់ព័ន្ធត្រូវធ្វើរំលស់លើ អាយុកាលនៃទ្រព្យសកម្ម។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញជាដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ក្រុមហ៊ុនអនុវត្ត CIAS ៣៦ ដើម្បីកំណត់ថាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមានឱនភាពតម្លៃ និងកត់ត្រាការខាតបង់នៃឱនភាពតម្លៃដែលបានរកឃើញដូចបានបរិយាយនៅក្នុងកំណត់សម្គាល់ ២.១២។

ជាយុទ្ធសាស្ត្រសម្រួល CIFRS ១៦ អនុញ្ញាតឱ្យភតិកៈមិនបំបែកសមាសភាគដែលមិនមែនជាភតិសន្យា ហើយ រៀបចំសមាសភាគភតិសន្យា និងសមាសភាគដែលមិនមែនជាភតិសន្យាជាមួយជាមួយគ្នា។ ក្រុមហ៊ុនមិនបានប្រើយុទ្ធសាស្ត្រសម្រួលនេះទេ។ សម្រាប់កិច្ចសន្យាដែលមានសមាសភាគភតិសន្យា និងសមាសភាគភតិសន្យាថែមមួយ ឬលើសមួយ ឬសមាសភាគដែលមិនមែនជាភតិសន្យា ក្រុមហ៊ុនបែងចែកចូរនៅក្នុងកិច្ចសន្យាទៅសមាសភាគភតិសន្យានីមួយៗដោយផ្អែកលើតម្លៃឯកជនរបស់សមាសភាគភតិសន្យា និងតម្លៃឯកជនសរុបរួមនៃសមាសភាគដែលមិនមែនជាភតិសន្យា។

២.១០ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវ កត់ត្រាតាមតម្លៃដើមដកចេញនូវរំលស់បង្គរនិងការខាតបង់លើឱនភាពតម្លៃ មាន។ ចំណាយនៃទ្រព្យសម្បត្តិ និងបរិក្ខាររួមមានថ្លៃទិញ និងថ្លៃក្នុងការនាំយកទ្រព្យនោះទៅទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុណាមួយនៃទ្រព្យសម្បត្តិ និងបរិក្ខារមាន

ទំហំធំដែលមានអាយុកាលខុសគ្នា សមាសធាតុនោះត្រូវចាត់ទុកជាធាតុ ដាច់ដោយឡែកពីគ្នានៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយជាបន្តបន្ទាប់ទាក់ទងនឹងធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបាន គេទទួលស្គាល់រួចហើយត្រូវកត់បន្ថែមទៅនឹងតម្លៃយោងទ្រព្យសកម្ម នៅពេល ដែលផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនឹងមាន លើសពីស្តង់ដារ ដែល បានវាយតម្លៃពីដំបូងនៃ ការអនុវត្តទ្រព្យសកម្មដែលមានស្រាប់សម្រាប់ក្រុមហ៊ុន។ រាល់ការចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ថាជាការចំណាយ ក្នុងកំឡុងពេលដែលកើតឡើង។

ចំណេញឬខាតដែលកើតឡើងពីការចូលនិវត្តន៍ឬការលក់ចេញនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយការខុសគ្នារវាង ចំណូលពីការលក់សុទ្ធដែលបាន ប៉ាន់ស្មាន និងតម្លៃយោងនៃទ្រព្យសកម្ម ហើយត្រូវបានទទួលស្គាល់ជាប្រាក់ ចំណេញ ឬខាតនៅកាលបរិច្ឆេទនៃការចូលនិវត្តន៍ ឬការលក់ចេញ។

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលរបស់ទ្រព្យសកម្ម ដែលបានប៉ាន់ស្មាន មានដូចខាងក្រោម៖

ការកែលម្អអត្រាជួល យានយន្ត	៤ ឆ្នាំ ឬរយៈពេល នៃភតិសន្យាបើកជាង
យានយន្ត	៨ ឆ្នាំ
ម៉ូតូ	៥ ឆ្នាំ
កុំព្យូទ័រនិងគ្រឿងបរិក្ខារការិយាល័យ	៣ ទៅ ៤ ឆ្នាំ

ការសាងសង់ដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេ រហូតដល់ពេលដែល ទ្រព្យសម្បត្តិពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

ទ្រព្យសកម្មដែលបានរំលស់អស់ទាំងស្រុងត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ រហូតដល់លែងប្រើហើយមិនមានការរំលស់ដែលត្រូវបានធ្វើឡើងទាក់ ទងនឹងទ្រព្យសកម្មទាំងនេះទេ។ ប្រសិនបើមានសូចនាករ ថាមានការផ្លាស់ប្តូរជា សារវន្តនូវអត្រារំលស់ អាយុកាល ឬតម្លៃនៅសល់នៃទ្រព្យសកម្មនោះ ការរំលស់ ទ្រព្យសកម្មនោះត្រូវបានកែប្រែឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពី ការរំពឹងទុកថ្មី។

២.១១ កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រត្រូវបានគណនាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើ ឱនភាពតម្លៃបង្គរម៉ែមាន។ វាត្រូវបានរំលស់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាម អត្រា ២០% ក្នុងមួយឆ្នាំ។ ប្រសិនបើមានការចង្អុលបង្ហាញថា មានការផ្លាស់ប្តូរ ជាសារវន្ត នៃអត្រារំលស់អាយុកាល ឬ តម្លៃនៅសល់នៃកម្មវិធីកុំព្យូទ័រ ការរំលស់ ត្រូវបានពិនិត្យឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

ការងារដែលកំពុងដំណើរការមិនត្រូវបានធ្វើការរំលស់នោះទេ រហូតដល់ពេលដែល ទ្រព្យសកម្មដែលកម្មវិធីកុំព្យូទ័រពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

២.១២ ឱនភាពតម្លៃនៃទ្រព្យសកម្មនិងបរិក្ខារ កម្មវិធីកុំព្យូទ័រ និងការប្រើប្រាស់ទ្រព្យសកម្ម

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនត្រូវពិនិត្យឡើងវិញនូវតម្លៃយោង ទ្រព្យសកម្ម និងបរិក្ខារកម្មវិធីកុំព្យូទ័រនិងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន ដើម្បីកំណត់ថាតើមានសូចនាករណាមួយដែលទ្រព្យសកម្មទាំងនោះបាន ទទួលរងនូវការ ខាតពីឱនភាពតម្លៃឬទេ។ ប្រសិនបើមានសូចនាករបែបនេះ ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញរបស់ទ្រព្យសកម្ម ត្រូវបានប៉ាន់ស្មានថា នឹងកំណត់ទំហំនៃការខាតពីឱនភាពតម្លៃ ប្រសិនបើមាន។ នៅពេល ដែលទ្រព្យ សកម្មមិនបង្កើតលំហូរសាច់ប្រាក់ដែលឯករាជ្យពីទ្រព្យសកម្មផ្សេងទៀត ក្រុមហ៊ុន បានប៉ាន់ស្មាន ចំនួនទឹកប្រាក់ដែលអាចប្រមូលមកនៃអង្គការផលិតសាច់ប្រាក់ ដែលទ្រព្យសកម្មនៅក្រោមកម្មសិទ្ធិ។ នៅពេលដែលអាចរកឃើញមូលដ្ឋាន សមហេតុផលនិងមានសង្គតិភាពទ្រព្យសកម្មស្មើគ្នាដែលត្រូវបានបែងចែកទៅ អង្គការផលិតសាច់ប្រាក់នីមួយៗ ឬ បើពុំនោះទេពួកគេត្រូវបានបែងចែកទៅក្រុម តូចបំផុតនៃអង្គការផលិត សាច់ប្រាក់ដែលមូលដ្ឋានសមហេតុផលនិងមាន សង្គតិភាពអាចបានរកឃើញ។

ចំនួនទឹកប្រាក់ដែលអាចប្រមូលមកគឺជាចំនួនដែលខ្ពស់ជាងគេរវាងតម្លៃ សមស្រប និងតម្លៃប្រើប្រាស់។ ក្នុងការវាយតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់នា ពេលអនាគតដែលបានប៉ាន់ស្មានត្រូវបានបញ្ចុះថ្លៃទៅនឹងតម្លៃបច្ចុប្បន្នរបស់ ពួកគេ ដោយប្រើអត្រាបញ្ចុះថ្លៃមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារ បច្ចុប្បន្ននៃតម្លៃលុយ និងហានិភ័យជាក់លាក់ទៅនឹងទ្រព្យសកម្មដែលបានប៉ាន់ ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតមិន ត្រូវបានកែសម្រួលឡើយ ។

ប្រសិនបើចំនួនទឹកប្រាក់ដែលអាចប្រមូលមករបស់ទ្រព្យសកម្ម (ឬអង្គការផលិត សាច់ប្រាក់) ត្រូវបានប៉ាន់ស្មានថាតិចជាងតម្លៃយោងរបស់វា តម្លៃយោងរបស់ ទ្រព្យសកម្ម(ឬអង្គការផលិតសាច់ប្រាក់) ត្រូវបានកាត់បន្ថយទៅជា ចំនួនទឹក ប្រាក់ដែលអាចប្រមូលមកវិញរបស់ទ្រព្យសកម្ម។ ការខាតពីឱនភាពតម្លៃត្រូវបាន ទទួលស្គាល់ភ្លាមៗក្នុងប្រាក់ចំណេញឬខាត។

នៅពេលដែលការខាតពីឱនភាពតម្លៃត្រូវបានកត់ត្រាឡើងវិញនៅពេលបន្ទាប់ តម្លៃយោងនៃទ្រព្យសកម្ម (ឬអង្គការផលិតសាច់ប្រាក់) ត្រូវបានកើនឡើងទៅជា តម្លៃប៉ាន់ស្មានរបស់ចំនួនទឹកប្រាក់ដែលអាចប្រមូលមករបស់វា ប៉ុន្តែការកើន ឡើងនៃតម្លៃយោងនេះ មិនលើសចំនួនទឹកប្រាក់ដែលអាចប្រមូលមកដែលនឹង ត្រូវបានកំណត់បើគ្មានទទួលស្គាល់ការខាតពីឱនភាពតម្លៃសំរាប់ទ្រព្យសកម្ម (ឬអង្គការផលិតសាច់ប្រាក់) ក្នុងឆ្នាំមុនៗឡើយ។ ការកត់ត្រាឡើងវិញនៃការ ខាតពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញឬខាតក្នុងកម្រិត ដែលវាលុបបំបាត់ការខាតពីឱនភាពតម្លៃដែលត្រូវបានទទួលស្គាល់សំរាប់ទ្រព្យ សកម្មក្នុងឆ្នាំមុនៗ។

២.១៣ ការបណ្តាក់ទុនក្នុងសមាគម

សមាគម គឺជាអង្គការដែលក្រុមហ៊ុនមានឥទ្ធិពលជាសំខាន់ទៅលើ និងមិនមែន ជាបុត្រសម្ព័ន្ធ ឬមានភាគហ៊ុននៅក្នុងក្រុមហ៊ុនរួមទុន។ ឥទ្ធិពលជាសារវន្ត គឺជា អំណាចនៅក្នុងការចូលរួមនៅក្នុងការសម្រេចចិត្តទៅលើគោលនយោបាយ ហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ភាគីទទួលបានការវិនិយោគ ប៉ុន្តែមិនមែនជាការ

គ្រប់គ្រង ឬការគ្រប់គ្រងរួមទៅលើគោលការណ៍ទាំងនោះទេ។

លទ្ធផល និងទ្រព្យសកម្ម និងបំណុលនៃសមាគម ត្រូវកត់ត្រាទៅក្នុង របាយការណ៍ហិរញ្ញវត្ថុទាំងនេះតាមរយៈវិធីសាស្ត្រមូលធនរបស់គណនេយ្យ។

តាមវិធីសាស្ត្រមូលធន ការវិនិយោគនៅក្នុងសមាគម គឺត្រូវកត់ត្រានៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដំបូងតាមថ្ងៃដើម និងកែតម្រូវនៅពេល បន្ទាប់ដើម្បីកត់ត្រាចំណែករបស់ក្រុមហ៊ុននូវគណនីចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗរបស់សមាគម។ នៅពេលចំណែកខាតបង់របស់ក្រុមហ៊ុននៅក្នុង សមាគមមានចំនួនលើសពីចំនួនភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងសមាគម (រួមមានការវិនិយោគរយៈពេលវែងដែលជាតុពិតជាផ្នែកមួយនៅក្នុងការវិនិយោគ សុទ្ធរបស់ក្រុមហ៊ុននៅក្នុងសមាគម) ក្រុមហ៊ុននឹងបញ្ឈប់ទទួលស្គាល់នូវការ ខាតបង់បន្ទាប់ពីនេះ។ ការខាតបង់បន្ថែមទៀត នឹងត្រូវបានទទួលស្គាល់ លុះត្រាតែក្រុមហ៊ុនមានកាតព្វកិច្ច តាមផ្លូវច្បាប់ ឬដោយប្រយោល ឬ ក្រុមហ៊ុន បានធ្វើការទូទាត់ជំនួសសមាគម។

ការវិនិយោគក្នុងសមាគមត្រូវបានកត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រមូលធនចាប់ពី ថ្ងៃដែលភាគីទទួលបានការវិនិយោគក្លាយជាសមាគម។ នៅពេលវិនិយោគក្នុង សមាគម ចំនួនដែលថ្លៃដើមនៃការវិនិយោគលើសចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃ សមស្របសុទ្ធនៃទ្រព្យសកម្ម និងបំណុលរបស់ភាគីទទួលបានការវិនិយោគ ត្រូវបាន ទទួលស្គាល់ថាជាភ្នាក់ងារពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងតម្លៃយោងនៃ ការវិនិយោគ។ ចំនួនដែលចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធនៃទ្រព្យ សកម្ម និងបំណុល លើសថ្លៃដើមនៃការវិនិយោគ ក្រោយពេលធ្វើការវាយតម្លៃ ឡើងវិញ នឹងត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុង ការិយបរិច្ឆេទ ដែលការវិនិយោគបានកើតឡើង។

២.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬ ដោយប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឲ្យមានលំហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់សងកាតព្វកិច្ចនោះនិងការព្យាករណ៍ ដែលគួរឲ្យជឿជាក់ បានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

នៅពេលដែលមានកាតព្វកិច្ចដែលប្រហាក់ប្រហែលគ្នាច្រើន កម្រិតនៃលំហូរ ចេញនូវធនធានដើម្បីទូទាត់កាតព្វកិច្ចនោះត្រូវបានកំណត់ដោយគិតទៅលើ ចំណាត់ថ្នាក់ នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធន គឺត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតលំហូរចេញនៃធាតុណាមួយនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នា នោះ មានចំនួនតូចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងនៅតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលបានរំពឹង ទុកថានឹងត្រូវការក្នុងការទូទាត់កាតព្វកិច្ច ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលបង្ហាញពីការវាយតម្លៃផ្សេងៗនៃតម្លៃពេលវេលារបស់ទឹកប្រាក់ និង ហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធន គឺដោយសារពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៥ អត្ថប្រយោជន៍និយោជិត

សំវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុន ផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួនតាមគោលការណ៍មូលនិធិ សោធននិវត្តន៍។ និយោជិតទាំងឡាយណា ដែលបានបញ្ចប់រយៈពេលសាកល្បង បីខែជាមួយក្រុមហ៊ុននឹងមានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមានប្រភពដូចខាងក្រោម៖

និយោជិតចូលរួមវិភាគទានចំនួន ៣%នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន៦%សម្រាប់បុគ្គលិកដែលបម្រើការងារតិចជាង ឬ ស្មើបីឆ្នាំ និង ៧% សម្រាប់បុគ្គលិកដែលបម្រើការងារចាប់ពីបីឆ្នាំឡើង។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុនត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានបង្ក។

ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើសមតុល្យបូកយោងនៃមូលនិធិសោធននិវត្តន៍តាម អត្រាទីផ្សារដែលក្រុមហ៊ុនផ្តល់ឲ្យអតិថិជនដាក់ប្រាក់បញ្ញើ។ ការប្រាក់នេះត្រូវ បានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានបង្ក។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត (អ្នកដែលបានចូលរួម វិភាគទានក្នុងមូលនិធិ) នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបាន បញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួមចំណែក និងទាំងការប្រាក់ ត្រូវ បានទូទាត់ជូនយ៉ាងពេញលេញដោយក្រុមហ៊ុន។ និយោជិតទាំងឡាយណាដែល ត្រូវបានបណ្តេញចេញ ដោយសារតែការអនុវត្តខុសឆ្គងនឹងទទួលបានមូលនិធិ នេះត្រឹមចំណែកដែលគាត់បានចូលរួម ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយ មិនគិតពីអតីតភាពការងាររបស់និយោជិតរូបនោះឡើយ។

ការទូទាត់ប្រាក់អតីតភាពការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសលេខ៤៤៣ ស្តីពី ការទូទាត់ប្រាក់បំណាច់អតីតភាពការងារនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៤ និងសេចក្តីណែនាំលេខ ០៤២/១៩ ស្តីពីការបើកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ដែលតម្រូវ ឲ្យក្រុមហ៊ុនទូទាត់លើកប្រាក់បំណាច់អតីតភាពការងារទៅដល់និយោជិត ដែល មានកិច្ចសន្យាការងារ មានចេរ្តិ៍មិនកំណត់។ គ្រប់កម្មករនិយោជិតដែល ចាប់ផ្តើមបម្រើការងារមុនថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៩ ហើយនៅបន្តបម្រើការងារ មានសិទ្ធិទទួលបាននូវប្រាក់បំណាច់អតីតភាពការងារដែលមានចំនួនស្មើនឹង ប្រាំមួយ (៦) ថ្ងៃក្នុង១ឆ្នាំ នៃប្រាក់ឈ្នួលជាមធ្យម ដែលនិយោជិតទទួលបាន ក្នុងឆ្នាំនីមួយៗដែលបានបម្រើការងារ ដោយការបើកលើកនេះមិនអាចលើសពី ៦ ខែ និងត្រូវកំណត់ឲ្យទូទាត់ជាដុំរៀងរាល់ឆ្នាំ ចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ ២០២១ ដូចខាងក្រោម៖

- ចំនួន ៣ ថ្ងៃ នៅក្នុងខែ មិថុនា នៃឆ្នាំ នីមួយៗ និង
- ចំនួន ៣ ថ្ងៃ នៅក្នុងខែ ធ្នូ នៃឆ្នាំ នីមួយៗ។

ចំពោះកម្មករនិយោជិតដែលបានលាលែងពីការងារ ឬការបញ្ឈប់ដោយការប្រព្រឹត្ត ខុសដែលធ្ងន់ធ្ងរ នឹងមិនទទួលបាននូវប្រាក់បំណាច់អតីតភាពការងារដែល

នៅសល់នោះទេ។ ប្រាក់រំលឹកអតីតភាពការងារ ត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលក្រុមហ៊ុនបានរំពឹងទុកមុនទាក់ទងនឹងសេវាកម្មដែលនិយោជិតបានផ្តល់រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ២០១៨។ ប្រាក់រំលឹកអតីតភាពការងារ ត្រូវបានទទួលស្គាល់ពេញលេញនៅឆ្នាំ ២០១៨។

ប្រកាសនេះ ក៏តម្រូវឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅដល់កម្មករនិយោជិតសម្រាប់ការបម្រើការងារចាប់ពីឆ្នាំ ២០១៩ តទៅ ដោយការទូទាត់នោះមានចំនួនស្មើនឹង១៥ថ្ងៃក្នុង១ឆ្នាំ នៃប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំហើយត្រូវទូទាត់ក្នុងចំនួន៧,៥ថ្ងៃ នៅក្នុងខែ មិថុនា និងខែ ធ្នូ នៃឆ្នាំនីមួយៗ។ ប្រាក់អតីតភាពការងារនេះ ត្រូវបានកាត់ត្រាក្នុងកំឡុងពេល ដែលនិយោជិតបម្រើការងារផ្នែកតាមមូលដ្ឋានបង្ក។

សិទ្ធិរបស់សម្រាករបស់និយោជិត

សិទ្ធិក្នុងការទទួលបានការឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតត្រូវបានគេទទួលស្គាល់នៅពេលដែលពួកគេបានបម្រើការងារ។ សិទ្ធិធានាត្រូវបានធ្វើឡើងសម្រាប់បំណុលដែលបានប៉ាន់ប្រមាណសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលជាលទ្ធផលនៃសេវាកម្មដែលផ្តល់ដោយ និយោជិតរហូតដល់ចុងបញ្ចប់នៃការិយបរិច្ឆេទយកការណ៍។

២.១៦ ចំណូលការប្រាក់សុទ្ធ

ចំណូលនិងចំណាយការប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់លើកលែងតែប្រភេទដែលត្រូវបានចាត់ថ្នាក់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬដែលត្រូវបានវាស់វែងឬកំណត់តាម FVTPL ត្រូវបានទទួលស្គាល់នៅក្នុង ‘ចំណូលការប្រាក់សុទ្ធ’ ជា ‘ចំណូលការប្រាក់’ និង ‘ចំណាយការប្រាក់’នៅក្នុងគណនីចំណេញ ឬ ខាតដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ ការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់តាម FVTPL ត្រូវបានរាប់បញ្ចូលក្នុងចលនាតម្លៃសមស្របក្នុងអំឡុងការិយបរិច្ឆេទនេះ។

អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”) គឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬខ្លីជាងអាយុស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានដោយគិតគូរពីលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍។

ការគណនា EIR រួមបញ្ចូលកម្រៃទាំងអស់ដែលបានបង់ឬទទួលបានរវាងភាគីនៃកិច្ចសន្យាដែលមានចំនួនបន្ថែម និងកើតឡើងដោយផ្ទាល់ក្នុងការរៀបចំប្រាក់កម្ចីជាក់លាក់ ចំណាយប្រតិបត្តិការនិងបុព្វលាភឬការបញ្ចុះតម្លៃផ្សេងទៀត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុកាត់ត្រាតាម FVTPL ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងចំណេញឬខាតនៅពេលមានការទទួលស្គាល់ដំបូង។

ចំណូលការប្រាក់និងចំណាយការប្រាក់ត្រូវបានគណនាដោយអនុវត្ត EIR ទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការខាតបង់ឥណទាន (ពោល គឺតម្លៃដករំលស់ទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលធ្វើការនិយ័តកម្មលើសិទ្ធិធានា ECL ណាមួយ) ឬទៅលើតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ។ ចំពោះ

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទានចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្ត EIR ទៅលើតម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន (ពោល គឺតម្លៃយោងដុលដករំលស់ធានាធនសម្រាប់ ECLs) ។

២.១៧ ចំណូលនិងចំណាយផ្សេងៗ

ចំណូលនិងចំណាយផ្សេងៗ រួមមានថ្លៃសេវាផ្សេងៗទៀតក្រៅពីផ្នែកមួយរបស់ EIR (សូមមើលខាងលើ)។ កម្រៃដែលបានរួមបញ្ចូលនៅក្នុងផ្នែករបាយការណ៍ចំណេញឬខាតរបស់ក្រុមហ៊ុន រួមមានសេវាកម្មជាច្រើនប្រភេទ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួនដូចជា កម្រៃសេវាសម្រាប់ផ្តល់សេវាកម្មឥណទាន។

ចំណាយសេវានិងកម្រៃជើងសារទាក់ទងនឹងសេវាកម្មត្រូវបានគេកាត់ត្រានៅពេលដែលសេវាកម្មត្រូវបានទទួល។

២.១៨ ប្រាក់ជំនួយ

ជំនួយដែលទទួលបានពីគតិយជនដើម្បីឧបត្ថម្ភធនការចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវ កាត់ត្រាក្នុងរបាយការណ៍ចំណេញឬខាត តាមលក្ខណៈជាប្រព័ន្ធនិងសមហេតុផលដែលត្រូវនឹងថ្លៃដើមដែលពាក់ព័ន្ធ។ ជំនួយដែលទទួលបានពីគតិយជនសម្រាប់ការទិញទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានគេធ្វើរំលស់ទៅក្នុងរបាយការណ៍ចំណេញ ឬ ខាតដោយផ្អែកលើលក្ខណៈជាប្រព័ន្ធ និងសមហេតុផលលើអាយុកាលនៃទ្រព្យសម្បត្តិ។ ជំនួយមិនទាន់រំលស់អស់ត្រូវបានបង្ហាញជាប្រាក់ជំនួយពន្យារ។

២.១៩ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល តំណាងឱ្យចំនួនសរុបនៃពន្ធចរនិងពន្ធពន្យារ។

ពន្ធចរន្តដែលត្រូវបង់គឺផ្អែកលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ។ ប្រាក់ចំណេញជាប់ពន្ធខុសត្នាពីប្រាក់ចំណេញសុទ្ធដូចដែល បានរាយការណ៍នៅក្នុងប្រាក់ចំណេញឬខាតពីព្រោះវាមិនរាប់បញ្ចូលធាតុនៃប្រាក់ចំណូលឬចំណាយដែលត្រូវយកពន្ធបូកកាត់កងនៅក្នុងឆ្នាំផ្សេងទៀត ហើយវាមិនរាប់បញ្ចូលធាតុដែលមិនត្រូវបានគេយកពន្ធបូកកាត់កងទេ។ បំណុលរបស់ក្រុមហ៊ុនចំពោះពន្ធចរន្តត្រូវបានគណនាដោយប្រើអត្រាពន្ធដែលត្រូវបានអនុម័តឬត្រូវបានអនុម័តមួយផ្នែកធំនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍។

សិទ្ធិធានាត្រូវបានទទួលស្គាល់ចំពោះបញ្ហា ទាំងឡាយណាដែលការកំណត់ពន្ធមានភាពមិនច្បាស់លាស់ ប៉ុន្តែវាត្រូវបានគេគិតថាអាចនឹងមានលំហូរចេញនូវថវិកាទៅឱ្យអាជ្ញាធរពន្ធនាពេលអនាគត។ សិទ្ធិធានាត្រូវបានវាស់វែងតាមការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់។ ការប៉ាន់ស្មានគឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកជំនាញពន្ធនៅក្នុងក្រុមហ៊ុន ដែលមានបទពិសោធន៍ពីមុនទាក់ទងនឹងសកម្មភាពបែបនេះនិងក្នុងករណីខ្លះទៀតដោយផ្អែកលើដំបូន្មានអ្នកជំនាញពន្ធដករាជ្យ។

ពន្ធពន្យារ

ពន្ធពន្យារគឺជាពន្ធដែលរំពឹងថា នឹងត្រូវបង់ឬអាចប្រមូលមកវិញបានលើភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យសកម្មនិងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធដែលត្រូវបានប្រើក្នុងការគណនាប្រាក់ចំណេញជាប់ពន្ធ និងត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្របំណុល។ ពន្ធពន្យារត្រូវបានគេទទួលស្គាល់ជាទូទៅចំពោះរាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធបាន ហើយទ្រព្យសកម្មពន្ធពន្យារ ត្រូវបានគេទទួលស្គាល់នូវចំនួនដែលអាចមានប្រាក់ចំណេញជាប់ពន្ធ សម្រាប់កាត់កងជាមួយនឹងភាពខុសគ្នាបណ្តោះអាសន្នដែលអាចដកបាន។ ទ្រព្យសកម្ម និងបំណុលបែបនេះមិនត្រូវបានគេទទួលស្គាល់ទេប្រសិនបើ ភាពខុសគ្នាបណ្តោះអាសន្នកើតឡើងពីការកត់ត្រាក្តីឈ្មោះពាណិជ្ជកម្ម ឬពីការទទួលស្គាល់ដំបូង (ក្រៅពីការរួមបញ្ចូលគ្នានៃអាជីវកម្ម) នៃទ្រព្យសកម្មនិងបំណុលផ្សេងទៀតនៅក្នុងប្រតិបត្តិការដែលមិនប៉ះពាល់ដល់ប្រាក់ចំណេញជាប់ពន្ធនិងប្រាក់ចំណេញគណនេយ្យ។

តម្លៃយោងនៃទ្រព្យសកម្មពន្ធពន្យារត្រូវតែត្រួតពិនិត្យនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ និងកាត់បន្ថយដល់កម្រិតមួយដែលអាចនឹងមិនមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យប្រមូលមកវិញនូវទ្រព្យសកម្មទាំងអស់ ឬផ្នែកខ្លះ។

បំណុលពន្ធពន្យារត្រូវបានគណនាតាមអត្រាពន្ធដែលត្រូវបានរំពឹងថានឹងអនុវត្តក្នុងរយៈពេលដែលបំណុលត្រូវបានទូទាត់ឬទ្រព្យសកម្មត្រូវបានទទួលស្គាល់ដោយផ្អែកលើច្បាប់ពន្ធ និងអត្រាដែលត្រូវបានអនុម័តឬត្រូវបានអនុម័តមួយផ្នែកធំនៅកាលបរិច្ឆេទរបាយការណ៍។

ការវាស់វែងនៃបំណុល និងទ្រព្យសកម្មពន្ធពន្យារឆ្លុះបញ្ចាំងពីលទ្ធផលពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលក្រុមហ៊ុនរំពឹងទុកនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍ ដើម្បីប្រមូលមកវិញឬទូទាត់នូវតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។

ទ្រព្យសកម្មនិងបំណុលពន្ធពន្យារ ត្រូវបានកាត់កងនៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្មពន្ធពន្យារនិងបំណុលពន្ធពន្យារ ហើយនៅពេលដែលវាពាក់ព័ន្ធនឹងប្រាក់ចំណូលដែលប្រមូលដោយអាជ្ញាធរពន្ធតែមួយហើយក្រុមហ៊ុនមានបំណងទូទាត់ទ្រព្យសកម្ម និងបំណុលពន្ធពន្យារតាមមូលដ្ឋានសុទ្ធ។

ពន្ធពន្យារនិងពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ

ពន្ធពន្យារនិងពន្ធពន្យារត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញឬខាត លើកលែងតែនៅពេលដែលពន្ធទាំង នោះទាក់ទងទៅនឹងវត្ថុដែលត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធន ក្នុង ករណីនេះពន្ធពន្យារ និងពន្ធពន្យារត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនផ្សេងៗខ្លួន។

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និង ប្រភពចម្បងៗនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន តម្រូវឱ្យក្រុមប្រឹក្សា

ភិបាលធ្វើការវិនិច្ឆ័យ (ក្រៅពីការពាក់ព័ន្ធនឹងការប៉ាន់ស្មាន) ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ និងធ្វើការប៉ាន់ស្មានក៏ដូចជាការសន្មតអំពីតម្លៃយោងនៃទ្រព្យសកម្មនិងបំណុលដែលមិនមានការបង្ហាញពីប្រភពផ្សេងដែលច្បាស់លាស់។ ការប៉ាន់ស្មាននិងការសន្មតដែលពាក់ព័ន្ធគឺផ្អែកលើបទពិសោធន៍ដែលធ្លាប់មានពីមុននិងកត្តាផ្សេងទៀតដែលត្រូវបានគេចាត់ទុកថាសមស្រប។ លទ្ធផលជាក់ស្តែងអាចខុសគ្នាពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាននិងការសន្មតត្រូវបានពិនិត្យឡើងវិញជាប្រចាំ។ ការពិនិត្យឡើងវិញចំពោះការប៉ាន់ប្រមាណគណនេយ្យត្រូវបានទទួលស្គាល់ក្នុងពេលដែលការប៉ាន់ប្រមាណត្រូវបានកែសម្រួល ប្រសិនបើការកែសម្រួលនេះប៉ះពាល់តែក្នុងរយៈពេលនោះ ឬ ក្នុងរយៈពេលកែសម្រួល និងរយៈពេលនាពេលអនាគតប្រសិនបើការកែសម្រួលនេះប៉ះពាល់ទាំងពេលបច្ចុប្បន្ននិងពេលអនាគត។

៣.១ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ ក្រៅពីការវិនិច្ឆ័យប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែកខាងក្រោម) ដែលក្រុមប្រឹក្សាភិបាលបានកំណត់នៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

(i) រូបិយប័ណ្ណគោល

ផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈដែលទាក់ទងនឹងក្រុមហ៊ុន គណៈគ្រប់គ្រងកំណត់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនជាប្រាក់រៀល។ ប្រាក់រៀល គឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលលើគណនេយ្យដល់អតិថិជននិងចំណូលការប្រាក់។

(ii) ឥទ្ធិពលជាសារវន្តទៅលើសមាគមរបស់ក្រុមហ៊ុន គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វី អិស្ត្រិនស៍ (ខេមបូឌា) ម.ក

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វី អិស្ត្រិនស៍ (ខេមបូឌា) ម.ក គឺជាសមាគមរបស់ក្រុមហ៊ុន ទោះបីក្រុមហ៊ុនមានភាគហ៊ុនតែ ៥,៧% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វី អិស្ត្រិនស៍ (ខេមបូឌា) ម.ក ក៏ដោយ (កំណត់សម្គាល់១១)។ ក្រុមហ៊ុនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមហ៊ុនធានារ៉ាប់រងហូតតេ ឡាយហ្វី អិស្ត្រិនស៍ (ខេមបូឌា) ម.ក ដោយសារសិទ្ធិតាមកិច្ចសន្យារបស់ខ្លួនក្នុងការតែងតាំងអភិបាលពីររូបក្នុងចំណោមប្រាំមួយរូបជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននោះ។

(iii) ការវាយតម្លៃគំរូអាជីវកម្ម

ចំណាត់ថ្នាក់និងការវាស់វែងនៃទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើលទ្ធផលនៃ SPP1 និងការធ្វើតេស្តគំរូអាជីវកម្ម។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោល

ដោយអារម្មណ៍ជាដាច់ខាត។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិនិច្ឆ័យដែលឆ្លុះបញ្ចាំងពីភស្តុតាងពាក់ព័ន្ធទាំងអស់ រួមទាំងវិធីដែលលទ្ធផលនៃទ្រព្យសកម្មត្រូវបានវាយតម្លៃ និងការវាស់វែងលទ្ធផលអនុវត្តរបស់វា ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តទ្រព្យសកម្ម និងរបៀបនៃការគ្រប់គ្រងលើទ្រព្យទាំងនេះ។ ក្រុមហ៊ុនត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមតម្លៃដករំលស់ ឬ FVOCI ដែលត្រូវបានគេលែងទទួលស្គាល់មុនកាលកំណត់ ដើម្បីយល់ពីហេតុផលនៃការលុបចោលរបស់ពួកគេ និងភាពសមស្របនៃហេតុផលទៅនឹងគោលបំណងនៃអាជីវកម្មដែលទ្រព្យសកម្មនោះត្រូវបានកាន់កាប់។ ការត្រួតពិនិត្យគឺជាផ្នែកមួយនៃការវាយតម្លៃជាបន្តបន្ទាប់របស់ក្រុមហ៊ុន ថាតើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលនៅសល់ត្រូវបានរក្សាបន្ត មានលក្ខណៈសមរម្យឬអត់ ហើយប្រសិនបើវាមិនសមរម្យថា តើមានការផ្លាស់ប្តូរគំរូអាជីវកម្ម ដូច្នោះមានការផ្លាស់ប្តូរដែលអនុវត្តទៅមុខចំពោះចំណាត់ថ្នាក់របស់ទ្រព្យសកម្មទាំងនោះ។

(iv) ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ដូចដែលបានពន្យល់នៅក្នុងកំណត់សំគាល់ ២ ECL ត្រូវបានវាស់វែងជាសារវន្តដែលមានរយៈពេលស្មើនឹង ១២ ខែ នៃ ECL សម្រាប់ទ្រព្យសកម្មដំណាក់កាលទី ១ ឬ ECL មួយអាយុកាល សម្រាប់ទ្រព្យសកម្មដំណាក់កាលទី ២ ឬដំណាក់កាលទី ៣ ។ ទ្រព្យសកម្មឈានដល់ដំណាក់កាលទី ២ នៅពេលដែលហានិភ័យឥណទានរបស់វា បានកើនឡើងជាសារវន្តចាប់តាំងពីពេលទទួលស្គាល់ដំបូង។ CIFRS ៩ មិនបានកំណត់នូវអ្វីដែលជាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាននោះទេ។ ក្នុងការវាយតម្លៃថាតើហានិភ័យឥណទាននៃទ្រព្យសកម្មបានកើនឡើងជាសារវន្ត ក្រុមហ៊ុនត្រូវគិតពិចារណាអំពីគុណភាព និងបរិមាណ និងព័ត៌មានព្យាករណ៍ពីអនាគតដែលសមហេតុសមផល និងមានភស្តុតាង។

(v) ការបង្កើតក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា

នៅពេលដែល ECLs ត្រូវបានវាស់វែងតាមមូលដ្ឋានសមូហភាព ឧបករណ៍ហិរញ្ញវត្ថុត្រូវបានដាក់ជាក្រុមផ្អែកលើមូលដ្ឋានលក្ខណៈហានិភ័យរួម។ ក្រុមហ៊ុនត្រួតពិនិត្យភាពសមស្របនៃលក្ខណៈហានិភ័យឥណទានដោយយោងលើមូលដ្ឋានដែលសន្មតថាក្រុមហ៊ុននឹងបន្តដំណើរការ ដើម្បីវាយតម្លៃថាតើមានភាពស្រដៀងគ្នាឬអត់។ នេះត្រូវបានទាមទារដើម្បីធានាថា បើមានការផ្លាស់ប្តូរលក្ខណៈហានិភ័យនៃឥណទាន នឹងមានការបែងចែកឡើងវិញសមស្របចំពោះទ្រព្យសកម្ម។ នេះអាចបណ្តាលឱ្យមានការបង្កើតផលប៉ុន្តែ ឬ ទ្រព្យសកម្មផ្លាស់ទៅផលប៉ុន្តែដែលមានស្រាប់ ដែលឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់នូវលក្ខណៈហានិភ័យឥណទានស្រដៀងគ្នានៃក្រុមទ្រព្យសកម្មនោះ។ ការបែងចែកផ្នែកផលប៉ុន្តែឡើងវិញ និង ចលនារវាងផលប៉ុន្តែជាការធម្មតា នៅពេលមានការកើនឡើងហានិភ័យឥណទានជាសារវន្ត (ឬនៅពេលដែលការកើនឡើងជាសារវន្តនោះមានភាពប្រញាប់) ហើយដូច្នោះទ្រព្យសកម្មផ្លាស់ពី ECL ១២ ខែ ទៅ ECL មួយអាយុកាល ឬផ្ទុយទៅវិញ ប៉ុន្តែវាក៏អាចកើតឡើងបានដែរនៅក្នុងផលប៉ុន្តែដែលត្រូវបន្តការវាស់ដោយផ្អែកលើមូលដ្ឋានដដែលនៃរយៈពេល១២ ខែ ឬពេញមួយអាយុកាលប៉ុន្តែចំនួនECLមានការផ្លាស់ប្តូរព្រោះតែហានិភ័យឥណទានរបស់ផលប៉ុន្តែមានលក្ខណៈខុសគ្នា។

(vi) គំរូនិងការសន្មតដែលបានប្រើ

ក្រុមហ៊ុនប្រើគំរូនិងការសន្មតជាច្រើនផ្សេងគ្នាក្នុងការប៉ាន់ស្មាន ECL ។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូសមស្របសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះ រួមទាំងការសន្មតដែលទាក់ទងនឹងកត្តាជំរុញហានិភ័យឥណទាន។

៣.២ ប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា

(i) ការគណនាសារវន្តធនខាតបង់

នៅពេលវាស់វែង ECLs ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានព្យាករណ៍ពីអនាគតដែលសមហេតុផល និង មានភស្តុតាង ដោយផ្អែកលើការសន្មតសម្រាប់ការប្រែប្រួលនាពេលអនាគតនៃកត្តាសេដ្ឋកិច្ចផ្សេងៗ និង របៀបដែលកតទាំងនេះមានផលប៉ះពាល់ចំពោះគ្នា។

អត្រាខាតបង់ពេលខកខានសង ជាការប៉ាន់ប្រមាណនៃការខាតបង់ដែលកើតឡើងពេលមានការខកខានក្នុងការសង។ វាត្រូវបានផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលបានកំណត់និងអ្នកអោយខ្លីរំពឹងទទួលបានដោយរាប់បញ្ចូលនូវទ្រព្យបញ្ចាំ និង ការធ្វើអោយប្រសើរឡើងនូវឥណទានទាំងមូល។

ប្រូបាប៊ីលីតេនៃការខកខានសង គឺជាធាតុចូលដ៏សំខាន់ក្នុងការវាស់វែង ECL ។ ប្រូបាប៊ីលីតេនៃការខកខានសង គឺជាការប៉ាន់ប្រមាណនៃលទ្ធភាពនៃការខកខានលើ ពេលវេលាណាមួយ ដែលការគណនាដែលរួមមានទិន្នន័យប្រវត្តិសាស្ត្រ ការសន្មតនិងការរំពឹងទុកនៃលក្ខខណ្ឌនាពេលអនាគត។

(ii) ភាពមិនប្រាកដប្រជាទាក់ទងនឹងជំងឺកូវីដ១៩

ជំងឺកូវីដ១៩ គឺជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីក្លរូណាវីរុសនិងបានប្រកាសជាជំងឺរាតត្បាតពេញ ពិភពលោកដោយអង្គការសុខភាពពិភពលោក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ការឆ្លងរាលដាល និងការប្រឹងប្រែងទូទាំងពិភពលោកដើម្បីទប់ស្កាត់ការឆ្លង ជំងឺកូវីដ១៩ បាននាំឱ្យមានផលប៉ះពាល់ជាសារវន្តទៅលើបរិស្ថានអាជីវកម្មរបស់ពិភពលោក សេដ្ឋកិច្ចកម្ពុជា អ្នកខ្លីនិងប្រតិបត្តិការរបស់ក្រុមហ៊ុន។ ជាលទ្ធផលនៃភាព មិនប្រាកដប្រជាត្រូវបានកាន់តែខ្លាំងដែលទាក់ទងនឹងលក្ខណៈដែលមិនធ្លាប់មានពីមុននៃជំងឺរាតត្បាតជំងឺកូវីដ១៩ ធ្វើអោយការអភិវឌ្ឍការប៉ាន់ស្មានគួរឱ្យទុកចិត្ត និងការអនុវត្តការវិនិច្ឆ័យយកនៃតំលៃបាត។ ការវាស់វែងនៃ ECL បានក្លាយជាការលំបាកជាពិសេសនៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងតម្រូវឱ្យមានការវិនិច្ឆ័យជាសារវន្ត។ គំរូ ECL គឺជាគំរូដែលសម្លឹងមើលទៅមុខហើយផ្អែកលើវិធីសាស្ត្រច្រើនច្រើនប្រូបាប៊ីលីតេ។ ការវាស់វែងនៃ ECLs នៅក្នុងការិយបរិច្ឆេទយោងការណ៍នីមួយៗឆ្លុះបញ្ចាំងពីព័ត៌មានសមហេតុផលអំពីព្រឹត្តិការណ៍ចាស់ លក្ខខណ្ឌ បច្ចុប្បន្ន និង ការព្យាករណ៍ព្រឹត្តិការណ៍នាពេលអនាគត និង លក្ខខណ្ឌសេដ្ឋកិច្ច។ ក្នុងអំឡុងពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចកើនកាន់តែខ្លាំង បង្កើតអោយមានភាពលំបាកខ្លាំងក្នុងការព្យាករណ៍ព្រឹត្តិការណ៍ នាពេលអនាគត និង ធាតុម៉ាក្រូសេដ្ឋកិច្ចដែលប្រើនៅក្នុងគំរូ ECL។ ការកំណត់សេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ច និងការបែងចែកប្រូបាប៊ីលីតេទៅសេណារីយ៉ូទាំងនេះ តម្រូវឱ្យមានការវិនិច្ឆ័យជាសារវន្ត។

ការពិចារណាត្រូវបានគិតគូរទាំងផលប៉ះពាល់នៃជំងឺកូវីដ១៩ និង វិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ជាលទ្ធផលនៃកូវីដ១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនាពេលថ្មីនេះមានភាពមិនប្រាកដប្រជានៃការវាស់វែងជាសារវន្តក្នុងការកំណត់ ECLs ហើយការវាស់វែងគឺស្ថិតនៅក្រោមការវិនិច្ឆ័យជាសារវន្ត។

(iii) ពន្ធ

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទនិងមានការផ្លាស់ប្តូរច្បាប់ជាដើម ដែលជាទូទៅមានលក្ខណៈមិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធអាស្រ័យទៅលើការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះ អាចធ្វើឲ្យមានហានិភ័យ ពន្ធសម្រាប់ក្រុមហ៊ុន។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបានយល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេ ស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់សិទ្ធិធនធានលើប្រាក់ចំណូល និងពន្ធពន្យារ នៅក្នុងកំឡុងការិយបរិច្ឆេទដែលការសម្រេចនេះត្រូវបានធ្វើឡើង។

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ខ្មែររៀល (“ពាន់រៀល”)	៤៦.៩២២.២៦៦	១១.៥១៧.៤៩៣	៣៥.០៨២.២៦១	៨.៦៧២.៩៩៤
ប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”)	៥៦.៧៧០.៣៥១	១៣.៩៣៤.៧៩៤	៣៨.៤២០.១៥០	៩.៤៩៨.១៨៣
ប្រាក់ថែពាត (“ពាត”)	១៥.៥៧០.២៥២	៣.៨២១.៨៥៩	១០.៨៣៩.៣៨០	២.៦៧៩.៦៩៨
	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦	៨៤.៣៤១.៧៩១	២០.៨៥០.៨៧៥

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	១៤៧.២០០.៩៣៨	៣៦.១៣១.៧៩៧	៧៦.១៦០.២៨០	១៨.៨២៨.២៥២
ប្រាក់តម្កល់ធានាលើដើមទុន (i)	១៨.១៩៧.៤៩៥	៤.៤៦៦.៧៣៩	១៥.៩១៧.៤៩៥	៣.៩៣៥.១០៤
មូលបត្រអាចជួញដូរបាន (“NCD”) (ii)	៦០៩.៣១៧	១៤៩.៥៦២	៤៥.៣១៧.០២១	១១.២០២.២៣០
ប្រាក់បម្រុងកាតព្វកិច្ច (iii)	៧៥.៩៧៦.២៣៩	១៨.៦៤៩.០៥២	៦៣.០៤៥.៥០៣	១៥.៥៨៦.០៣៣
	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៤០	២០០.៤៣៦.២៩៩	៤៩.៥៥១.៦១៩

(i) យោងតាមប្រកាសលេខ ៨៧-០៧-១៦៣ ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើក្រុមហ៊ុន តម្រូវឲ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ប្រាក់តម្កល់លើដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ៣% (២០២០៖ ៣%) ក្នុងមួយឆ្នាំ ។

(ii) មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ ២០០ លានរៀល ត្រូវបានប្រើជារូបិយប័ណ្ណ ទៅលើឥណទានវិបារូបន៍ ជាមួយនឹងធនាគារជាតិនៃកម្ពុជា សម្រាប់ទំនាក់ទំនងជាមួយសេវាទូទាត់រហ័ស Fast and Secure Transfer (“FAST”)។ សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិភ្លាមៗជារូបិយប័ណ្ណរវាងស្ថាប័នធនាគារ។ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ឥណទានវិបារូបន៍ មិនត្រូវបានប្រើប្រាស់ទេ។ នៅក្នុងឆ្នាំ២០២០ មូលបត្រអាចជួញដូរបាន ចំនួន ៤៥.១០ ពាន់លានរៀល ត្រូវបានប្រើជារូបិយប័ណ្ណ (សម្រាប់គោលបំណងការពារហានិភ័យរូបិយប័ណ្ណ ទៅលើកម្ចីជាមួយនឹងធនាគារជាតិនៃកម្ពុជា។

មូលបត្រអាចជួញដូរបាន (“NDC”) ទទួលបានការប្រាក់តាមអត្រាពី ០,១៦% ដល់ ១,៩៥% ក្នុងមួយឆ្នាំ (២០២០៖ ០,០៧% - ១,៩៥% ក្នុងមួយឆ្នាំ) ។

(iii) ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាមប្រកាសលេខ ធ៧-០៧-១៦៣ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចអាចប្រែប្រួល អាស្រ័យតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

មិនមានសំវិធានធនខាតបង់នៃឱនភាពតម្លៃត្រូវបានបង្កើត លើតុល្យការជាមួយធនាគារជាតិនៃកម្ពុជា ដោយគណៈគ្រប់គ្រងកំណត់ថាហានិភ័យឥណទានលើស្ថាប័ននេះមានតិចតួចបំផុត។

៦. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	៥.០០០.៥៥០	១.២២៧.៤៣០	២៩.៣២៣.៦៣៣	៧.២៤៩.៣៥៣
គណនីសន្សំ	១.៦៩៥.៤៩៧	៤១៦.១៧៥	៨.៧៧៨.៣២៨	២.១៧០.១៦៨
គណនីប្រាក់បញ្ញើមានកាលកំណត់	៥៣.០២៥.៣៤២	១៣.០១៥.៥៤៨	២០.២៩៤.៩០៣	៥.០១៧.២៨១
	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣	៥៨.៣៩៦.៨៦៤	១៤.៤៣៦.៨០២
ដក៖ ការខាតបង់ដោយសារឱនភាពតម្លៃ	(៨៣.៦៧១)	(២០.៥៣៨)	(៥០៨.៨៣០)	(១២៥.៧៩២)
សមតុល្យនៅធនាគារផ្សេងៗ សុទ្ធ	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥	៥៧.៨៨៨.០៣៤	១៤.៣១១.០១០

គណនីចរន្តទទួលបានការប្រាក់ ០,០% - ១,០% ក្នុងមួយឆ្នាំ (២០២០៖ ០,០% - ១,០%)។ គណនីសន្សំទទួលបានការប្រាក់នៅអត្រា ០,១% - ១,៥% ក្នុងមួយឆ្នាំ (២០២០៖ ០,១% - ១,៥%)។ គណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់នៅអត្រា ៥,០% - ៥,៥% ក្នុងមួយឆ្នាំ (២០២០៖ ៥,៥%) និងត្រូវបានដាក់ជាទ្រព្យធានាសម្រាប់កម្ចី (កំណត់សម្គាល់លេខ១៥)។

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣	១.៤៨០.៩៦០.៦៥០	៣៦៦.១២១.២៩៨
ដក៖ ឱនភាពលើសំវិធានធនខាតបង់	(៥៨.៤៨០.១៦៧)	(១៤.៣៥៤.៤៨៤)	(៣៦.៥៤៥.៦១១)	(៩.០៣៤.៧៦២)
ឥណទានផ្តល់ដល់អតិថិជន សុទ្ធ	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩	១.៤៤៤.៤១៥.០៣៩	៣៥៧.០៨៦.៥៣៦

ឥណទានផ្តល់ដល់អតិថិជនកត់ត្រាតាមតម្លៃដករំលស់

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១			ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០		
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ឥណទានធនាគារភូមិ	៧០៨.១៣៤.៩៦២	២៧.៧៥១.៧៦៩	៦៨០.៣៨៣.១៩៣	៦៩៥.១៤៧.៧៩៧	១៦.៨២៧.៤៦៩	៦៧៨.៣២០.៣២៨
ឥណទានឯកត្តជន	៧០៧.៨៧៤.២៦៩	២១.៥០៩.១៧៨	៦៨៦.៣៦៥.០៩១	៥៤៥.៦៥៩.៨៦៦	១៥.៩៤៣.៦៨២	៥២៩.៧១៦.១៨៤
SME និងកម្ចីផ្សេងទៀត	៥៤៦.៩៥៤.០២០	៩.២១៩.២២០	៥៣៧.៧៣៤.៨០០	២៤០.១៥២.៩៨៧	៣.៧៧៤.៤៦០	២៣៦.៣៧៨.៥២៧
ខ្មែររៀល	១.៩៦២.៩៦៣.២៥១	៥៨.៤៨០.១៦៧	១.៩០៤.៤៨៣.០៨៤	១.៤៨០.៩៦០.៦៥០	៣៦.៥៤៥.៦១១	១.៤៤៤.៤១៥.០៣៩
ដុល្លារអាមេរិក	៤៨១.៨២៧.០១៣	១៤.៣៥៤.៤៨៤	៤៦៧.៤៧២.៥២៩	៣៦៦.១២១.២៩៨	៩.០៣៤.៧៦២	៣៥៧.០៨៦.៥៣៦

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អអគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និង សម្ភារៈ ការិយាល័យ	សំណង់កំពុង សាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម						
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៤.១២៦.០៤៧	៥.១២២.១២៧	១០.៨៣៩.៤៥៩	២៥.៦៨៣.៥៩៤	៤៤៨.៦៦១	៤៦.២១៩.៨៨៨
ការទិញបន្ថែម	៦០៤.៥០០	២៨០.២៨៥	-	២.៩១១.៦០២	១.៩៥០.៣៦១	៥.៧៤៦.៧៤៨
ការលក់	(២៩៦.២៣៦)	(៨៨៧.៨៧៦)	(៤.៩៥៨.២២៣)	(១.២៨៤.០៩៧)	-	(៧.៣៨៦.៤៣២)
ការផ្ទេរ	២៦០.៤៥៩	១.១៩៦.១៤២	-	៧៤០.៩០៦	(២.១៩៧.៥០៧)	-
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៤.៦៩៤.៧៧០	៥.៧៥០.៦៧៨	៥.៨៨១.២៣៦	២៨.០៥២.០០៥	២០១.៥១៩	៤៤.៥៨០.២០៨
រំលស់បង្គរ						
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៣.៧១៣.១១៩	២.៦៩១.៣៤៩	៥.៥៦៧.២៨៧	១៨.៩០៧.៩៤០	-	៣០.៨៧៩.៦៩៥
រំលស់ក្នុងគ្រា	៣៤៤.៥៨៦	៣៧២.៧១៩	១.០២៦.៤៧៦	៣.៦៦៥.៥១៩	-	៥.៤០៩.៣០០
ការលក់	(២៩៤.២៣៨)	(៦៧៨.២៩៨)	(៣.៦០៣.៥៧៤)	(១.២៦៤.៧៤៦)	-	(៥.៨៤០.៨៥៦)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៣.៧៦៣.៤៦៧	២.៣៨៥.៧៧០	២.៩៩០.១៨៩	២១.៣០៨.៧១៣	-	៣០.៤៤៨.១៣៩
តម្លៃយោង						
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៤១២.៩២៨	២.៤៣០.៧៧៨	៥.២៧២.១៧២	៦.៧៧៥.៦៥៤	៤៤៨.៦៦១	១៥.៣៦០.១៩៣
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៩៣១.៣០៣	៣.៣៦៤.៩០៨	២.៨៩១.០៤៧	៦.៧៨៣.២៥២	២០១.៥១៩	១៤.១៣២.០៦៩
តម្លៃយោងជាដុល្លារអាមេរិក						
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	១០២.០៨៤	៦០០.៩៣៤	១.៣០៣.៣៨០	១.៦៧៥.០៦៩	១១០.៩១៧	៣.៧៩២.៣៨៤
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	២២៨.៥៩៧	៨២៥.៩៤៧	៧០៩.៦៣៤	១.៦៥៥.២០១	៤៩.៤៦៤	៣.៤៦៨.៨៤៣

ការកែលម្អអគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និង សម្ភារៈ ការិយាល័យ	សំណង់កំពុង សាងសង់	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

តម្លៃដើម

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	៤.២១៣.២២១	៥.០០០.៧០៧	១៧.៧១៩.៥៨៤	២៤.២៦៥.៤៦២	៣៨.៨៤៥	៥១.២៣៧.៨១៩
ការទិញបន្ថែម	១៣.០៦២	៦១០.៥០០	៤៨៤.០៦៤	២.១០៩.១៤៩	១.៧២៥.៧៨១	៤.៩៤២.៥៥៦
ការលក់	(១៩០.៨៣១)	(៤៨៩.០៨០)	(៧.៣៦៤.១៨៩)	(១.៩១៦.៣៨៧)	-	(៩.៩៦០.៤៨៧)
ការផ្ទេរ	៩០.៥៩៥	-	-	១.២២៥.៣៧០	(១.៣១៥.៩៦៥)	-
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៤.១២៦.០៤៧	៥.១២២.១២៧	១០.៨៣៩.៤៥៩	២៥.៦៨៣.៥៩៤	៤៤៨.៦៦១	៤៦.២១៩.៨៨៨

រំលស់បង្ក

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	៣.៥២៧.៨៦៣	២.៧៣១.៤៩៥	៩.០៧៨.២០៥	១៧.២៨០.៨៩៧	-	៣២.៦១៨.៤៦០
រំលស់ក្នុងគ្រា	៣៧៣.៨៥៦	៣៥១.១១៨	១.៥៥៨.១៦២	៣.៥៣៥.៤៩៨	-	៥.៨១៨.៦៣៤
ការលក់	(១៨៨.៦០០)	(៣៩១.២៦៤)	(៥.០៦៩.០៨០)	(១.៩០៨.៤៥៥)	-	(៧.៥៥៧.៣៩៩)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៣.៧១៣.១១៩	២.៦៩១.៣៤៩	៥.៥៦៧.២៨៧	១៨.៩០៧.៩៤០	-	៣០.៨៧៩.៦៩៥

តម្លៃយោង

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	៦៨៥.៣៥៨	២.២៦៩.២១២	៨.៦៤១.៣៧៩	៦.៩៨៤.៥៦៥	៣៨.៨៤៥	១៨.៦១៩.៣៥៩
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៤១២.៩២៨	២.៤៣០.៧៧៨	៥.២៧២.១៧២	៦.៧៧៥.៦៥៤	៤៤៨.៦៦១	១៥.៣៤០.១៩៣

តម្លៃយោងជាដុល្លារអាមេរិក

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	១៦៨.១៨៦	៥៥៦.៨៦២	២.១២០.៥៨៤	១.៧១៤.០០៤	៩.៥៣២	៤.៥៦៩.១៦៨
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	១០២.០៨៤	៦០០.៩៣៤	១.៣០៣.៣៨០	១.៦៧៥.០៦៩	១១០.៩១៧	៣.៧៩២.៣៨៤

៩. កម្មវិធីកុំព្យូទ័រ

	កម្មវិធីកុំព្យូទ័រ		សរុប
	តាន់រៀល	ការងារកំពុងធ្វើ	
តាន់រៀល			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	១៥.០៥៧.៣៧១	២.៤៩០.១០២	១៧.៥៤៧.៤៧៣
ការទិញបន្ថែម	១១៦.៧៩៥	១.៥០៥.១២០	១.៦២១.៩១៥
ការលក់	(២៨៥.៧៤៤)	-	(២៨៥.៧៤៤)
ការផ្ទេរ	៣.២៦៩.៥៧៣	(៣.២៦៩.៥៧៣)	-
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	១៨.១៥៧.៩៩៥	៧២៥.៦៤៩	១៨.៨៨៣.៦៤៤
រំលស់បង្គរ			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៦.៦៣១.០៤៨	-	៦.៦៣១.០៤៨
រំលស់ក្នុងគ្រា	៣.២៧៩.៨៩៣	-	៣.២៧៩.៨៩៣
ការលក់/ការកាត់កង	(២៨៥.៧៤៤)	-	(២៨៥.៧៤៤)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៩.៦២៥.១៩៧	-	៩.៦២៥.១៩៧
តម្លៃយោង			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៨.៤២៦.៣២៣	២.៤៩០.១០២	១០.៩១៦.៤២៥
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៨.៥៣២.៧៩៨	៧២៥.៦៤៩	៩.២៥៨.៤៤៧
តម្លៃយោងជាដុល្លារអាមេរិក			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	២.០៨៣.១៤៥	៦១៥.៦០០	២.៦៩៨.៧៤៥
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	២.០៩៤.៤៥៣	១៧៨.១១៧	២.២៧២.៥៧០

	កម្មវិធីកុំព្យូទ័រ		សរុប
	តាន់រៀល	ការងារកំពុងធ្វើ	
តាន់រៀល			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	១៤.៥៤១.៤៦០	១.២៨៥.៦៤៩	១៥.៨២៧.១០៩
ការទិញបន្ថែម	២១៩.៥៩៨	១.៥២៩.១៣៨	១.៧៤៨.៧៣៦
ការលក់	(២៨.៣៧២)	-	(២៨.៣៧២)
ការផ្ទេរ	៣២៤.៦៨៥	(៣២៤.៦៨៥)	-
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	១៤.០៥៧.៣៧១	២.៤៩០.១០២	១៧.៥៤៧.៤៧៣
រំលស់បង្គរ			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	៣.៧៦៥.៨៤៣	-	៣.៧៦៥.៨៤៣
រំលស់ក្នុងគ្រា	២.៨៦៥.៦៧៨	-	២.៨៦៥.៦៧៨
ការលក់/ការកាត់កង	(៤៧៣)	-	(៤៧៣)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៦.៦៣១.០៤៨	-	៦.៦៣១.០៤៨
តម្លៃយោង			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	១០.៧៧៥.៦១៧	១.២៨៥.៦៤៩	១២.០៦១.២៦៦
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៨.៤២៦.៣២៣	២.៤៩០.១០២	១០.៩១៦.៤២៥
តម្លៃយោងជាដុល្លារអាមេរិក			
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	២.៦៤៤.៣២៣	៣១៥.៤៩៧	២.៩៥៩.៨២០
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	២.០៨៣.១៤៥	៦១៥.៦០០	២.៦៩៨.៧៤៥

១០. ភតិសន្យា

(i) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (“ROUA”)

	អគារ ពាន់រៀល	ម៉ាស៊ីនអេធីអឹម ពាន់រៀល	ចំណតយានយន្ត ពាន់រៀល	សរុប ពាន់រៀល
តម្លៃដើម				
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៣៥.៣១៤.៩៤៧	៤.៩២០.៥៣៨	៧៩៣.៥៩២	៤១.០២៩.០៧៧
ការទិញបន្ថែម	៦.០៣៣.៩០៤	៧.៩៥១.១១១	-	១៣.៩៨៥.០១៥
ការលក់	(៣.០៤៤.៧១៣)	(៥.១៨០.២១៤)	-	(៨.២២៤.៩២៧)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៣៨.៣០៤.១៣៨	៧.៦៩១.៤៣៥	៧៩៣.៥៩២	៤៦.៧៨៩.១៦៥

រំលស់បង្គរ

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	១៣.៥៤១.៦០៣	៤.២៣២.៥២២	៣០២.៥៥៦	១៨.០៧៦.៦៨១
ការទិញបន្ថែម	៦.២៨៦.៥៣៧	១.៤៣១.០៦២	១៩៥.១០៧	៧.៩១២.៧០៦
ការលក់	(៣.០៤៤.៧១៣)	(៥.១៨០.២១៤)	-	(៨.២២៤.៩២៧)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	១៦.៧៨៣.៤២៧	៤៨៣.៣៧០	៤៩៧.៦៦៣	១៧.៧៦៤.៤៦០

តម្លៃយោង

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	២១.៧៧៣.៣៤៤	៦៨៨.០១៦	៤៩១.០៣៦	២២.៩៥២.៣៩៦
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	២១.៥២០.៧១១	៧.២០៨.០៦៥	២៩៥.៩២៩	២៩.០២៤.៧០៥

តម្លៃយោងជាដុល្លារអាមេរិក

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៥.៣៨២.៧៨០	១៧០.០៩០	១២១.៣៩៤	៥.៦៧៤.២៦៤
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៥.២៨២.៤៥២	១.៧៦៩.២៨៤	៧២៦.៦៣៩	៧.១៧៨.៣៧៥

តម្លៃដើម

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	៣០.៤១២.៧៧៩	៤.៩២០.៥៣៨	៧៧៩.៧៨៥	៣៦.១១៣.១០២
ការទិញបន្ថែម	៧.៩០៩.៧៦៧	-	១៣.៨០៧	៧.៩២៣.៥៧៤
ការលក់	(៣.០០៧.៥៩៩)	-	-	(៣.០០៧.៥៩៩)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៣៥.៣១៤.៩៤៧	៤.៩២០.៥៣៨	៧៩៣.៥៩២	៤១.០២៩.០៧៧

	អគារ ពាន់រៀល	ម៉ាស៊ីនអេធីអឹម ពាន់រៀល	ចំណតយានយន្ត ពាន់រៀល	សរុប ពាន់រៀល
--	-----------------	---------------------------	------------------------	-----------------

រំលស់បង្គរ

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	១០.៤៧៧.៤១៨	២.៨១៥.៥៦៧	១០៨.៧៨៨	១៣.៤០១.៧៧៣
ការទិញបន្ថែម	៦.០៧១.៧៨៤	១.៤១៦.៩៥៥	១៩៣.៧៦៨	៧.៦៨២.៥០៧
ការលក់	(៣.០០៧.៥៩៩)	-	-	(៣.០០៧.៥៩៩)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	១៣.៥៤១.៦០៣	៤.២៣២.៥២២	៣០២.៥៥៦	១៨.០៧៦.៦៨១

តម្លៃយោង

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	១៩.៩៣៥.៣៦១	២.១០៤.៩៧១	៦៧០.៩៩៧	២២.៧១១.៣២៩
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	២១.៧៧៣.៣៤៤	៦៨៨.០១៦	៤៩១.០៣៦	២២.៩៥២.៣៩៦

តម្លៃយោងជាដុល្លារអាមេរិក

នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០	៤.៨៩២.១១៣	៥១៦.៥៥៧	១៦៤.៦៦២	៥.៥៧៣.៣៣២
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៥.៣៨២.៧៨០	១៧០.០៩០	១២១.៣៩៤	៥.៦៧៤.២៦៤

ក្រុមហ៊ុនបានជួលទ្រព្យសម្បត្តិជាច្រើនរួមមានអគារម៉ាស៊ីនអេឌីអិមស្វ័យប្រវត្តិ និងកន្លែងចតរថយន្ត។ រយៈពេលជួលជាមធ្យមគឺ ៥ ឆ្នាំ (ឆ្នាំ ២០២០៖ ៥ ឆ្នាំ)។

ក្រុមហ៊ុនមានជម្រើសក្នុងការទិញម៉ាស៊ីនអេឌីអិមក្នុងតម្លៃទឹកប្រាក់តិចតួចនៅចុងបញ្ចប់នៃរយៈពេលជួល។

ប្រមាណជា ១ ភាគ ៦ (២០២០៖ ១ ភាគ ៦) នៃការជួលអគារដែលផុតកំណត់ក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន។ កិច្ចសន្យាដែលផុតកំណត់ត្រូវបានជំនួសដោយកតិកាសន្យាថ្មីសម្រាប់ទ្រព្យសម្បត្តិមូលដ្ឋានដូចគ្នា។ លទ្ធផលនេះបណ្តាលឱ្យមានការបន្ថែមលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ២.៩១៤.៤២៤ ពាន់រៀល ក្នុងឆ្នាំ ២០២១ (ឆ្នាំ ២០២០៖ ៦.៤៤២.០៥៩ ពាន់រៀល)។

ការវិភាគរយៈពេលដល់កំណត់របស់បំណុលកតិកាសន្យាត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ១៤។

នៅពេលវាស់វែងបំណុលកតិកាសន្យាសម្រាប់កតិកាសន្យា ដែលត្រូវបានចាត់ថ្នាក់ជាកតិកាសន្យាប្រតិបត្តិការពីមុន ក្រុមហ៊ុនធ្វើអប្បបរមាតាមអត្រាការប្រាក់កម្ចីកើន និងអត្រាមធ្យមភាគដែលបានអនុវត្តមានអត្រា ៦,៥៥% (២០២០៖ ៧,៥៦%) សម្រាប់ការជួលក្នុងកំឡុងឆ្នាំ។

(ii) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៧.៩១២.៧០៦	១.៩៤៥.១០៩	៧.៦៨២.៥០៧	១.៨៨៤.៣៥៣
ចំណាយការប្រាក់លើបំណុលកតិកាសន្យា	១.៦៦៧.១៩២	៤០៩.៨៣១	២៦៣.៩៦៧	៦៤.៧៤៥
ចំណាយទាក់ទងនឹងការជួលរយៈពេលខ្លី	៦១៥.១៥០	១៥១.២១៧	១៣៧.៩៥៦	៣៣.៨៣៧
ចំណាយទាក់ទងនឹងការជួលតម្លៃទាប	៦.៧១៧.៣០២	១.៦៥១.២៥៤	៣.៣៧៦.៩៩០	៨២៨.៣០៣

លំហូរសាច់ប្រាក់សរុបសម្រាប់ការជួលមិនរាប់បញ្ចូលការប្រាក់មានចំនួន ៧.៩២៦.៣៨២ ពាន់រៀល (២០២០៖ ៨.៩៩១.៦៧៣ ពាន់រៀល)។

១១. ទ្រព្យសកម្មផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការបង់ប្រាក់ជាមុន	១១.៥៩៥.៤៨៧	២.៨៤៦.២១៧	៩.៩៥៨.២០៣	២.៤៦១.៨៥៥
ការប្រាក់ពិន័យដែលត្រូវទទួល	២.០៨៣.៦១៣	៥១១.៤៤២	-	-
ការវិនិយោគ(*)	១.៧៧២.១៩០	៤៣៥.០០០	១.៧៥៩.៥៧៥	៤៣៥.០០០
បុរេប្រទាននិងប្រាក់បញ្ញើផ្សេងៗ	១.៦៧៦.៤៤៩	៤១១.៥០០	១.៣០៨.៦៨៣	៣២៣.៥៣១
	៨៨៣.៧២៩	២១៦.៩១៩	៧០១.៧០០	១៧៣.៤៧៣
	១៨.០១១.៤៦៨	៤.៤២១.០៧៨	១៣.៧២៨.១៦១	៣.៣៩៣.៨៥៩
ដក៖ សិទ្ធិធានាសម្រាប់ការប្រាក់ដែលទទួល	(១.៣២៤.៤៣១)	(៣២៥.០៩៤)	-	-
ទ្រព្យសកម្មផ្សេងទៀត សុទ្ធ	១៦.៦៨៧.០៣៧	៤.០៩៥.៩៨៤	១៣.៧២៨.១៦១	៣.៣៩៣.៨៥៩

១២. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	៤៦៣.៦៤០.២៥៨	១១៣.៨០៤.៦៧៨	៣៧៩.៩១២.៤៤៣	៩៣.៩២១.៤៩៤
ប្រាក់បញ្ញើមានកាលកំណត់	៥៦១.៦៣៥.៨៨៤	១៣៧.៨៥៨.៥៨៧	៤៦៨.២៤៥.១០៥	១១៥.៧៥៨.៩៨៨
	១.០២៥.២៧៦.១៤២	២៥១.៦៦៣.២៦៥	៨៤៨.១៥៧.៥៤៨	២០៩.៦៨០.៤៨២

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានពណ៌នាបន្ថែមនៅខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តាមប្រភេទអតិថិជន៖				
បុគ្គលភាគីទីបី	៩១៨.០៩៣.៣៨៧	២២៥.៣៥៤.២៧៦	៧៧៤.៩៣៤.៧៩១	១៩១.៥៧៨.៤៤១
ក្រុមហ៊ុន	៥៩.៣៣៣.៨៧៦	១៤.៥៦៤.០៣៤	៤១.៣៤៤.១៦០	១០.២២១.០៥៣
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤០.០០០.៥៥៧	៩.៨១៨.៤៩៧	២៣.៩៩០.១២៤	៥.៩៣០.៨០៩
សម្ព័ន្ធព្យាភី	៧.៨៤៨.៣២២	១.៩២៦.៤៤១	៧.៨៨៨.៤៧៣	១.៩៥០.១៧៩
	១.០២៥.២៧៦.១៤២	២៥១.៦៦៣.២៤៨	៨៤៨.១៥៧.៥៤៨	២០៩.៦៨០.៤៨២

១៣. ពន្ធលើប្រាក់ចំណូល

ការប្រកាសពន្ធរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ អាចមានការបកស្រាយខុសៗគ្នា ចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនាពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

១៣.១ ចំណាយពន្ធលើប្រាក់ចំណូល

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល (“Tax”) នូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា ២០% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណូលរួមមាន៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	១៤.៤៥៨.៩០០	៣.៥៥៤.៣០១	១១.២៨៤.៧២០	២.៧៦៧.៨៩៨
ពន្ធពន្យារលើប្រាក់ចំណេញ	(៣.៦៨០.៥៦៥)	(៩០៤.៧៦០)	(៣.២៣៩.៧១២)	(៧៩៤.៦៣១)
សិទ្ធិធានធន(លើស)/ខ្វះនៃពន្ធលើប្រាក់ចំណូល ក្នុងឆ្នាំចាស់ (*)	៣៩១.៦២៧	៩៦.២៧០	(៣៩១.៩៤០)	(៩៦.១៣៥)
	១១.១៦៩.៩៦២	២.៧៤៥.៨១១	៧.៦៥៣.០៦៨	១.៨៧៧.១៣២

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណូលត្រូវបានបង្ហាញនៅក្នុងចំណេញ ឬខាតបង់ដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនដកពន្ធ	៥១.៥៧៩.៥៧៩	១២.៦៧៩.៣៤៥	៣៩.១៧៧.៣៦៤	៩.៦០៩.៣៦១
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធអនុវត្ត ២០% និយ័តកម្ម៖	១០.៣១៥.៩១៦	២.៥៣៥.៨៦៩	៧.៨៣៥.៤៧៣	១.៩២១.៨៧២
ចំណាយដែលមិនអាចកាត់កងបាន	៦៨៤.១៣៩	១៦៨.១៧៦	៧៧៥.៨៣៨	១៩០.២៩៦
សិទ្ធិធានធនពន្ធលើប្រាក់ចំណូលខ្វះ/លើសពីឆ្នាំមុន	៣៩១.៦២៦	៩៦.២៧០	(៣៩១.៩៤០)	(៩៦.១៣៥)
ភាពលម្អៀងបណ្តោះអាសន្នដែលមិនត្រូវបានទទួលស្គាល់	(២២១.៧១៩)	(៥៤.៥០៤)	(៥៦៦.៣០៣)	(១៣៨.៩០២)
	១១.១៦៩.៩៦២	២.៧៤៥.៨១១	៧.៦៥៣.០៦៨	១.៨៧៧.១៣២

១៣.២ បំណុលពន្ធដារ

បម្រែបម្រួលបំណុលពន្ធដារមានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមការិយបរិច្ឆេទ	៨.០៥៤.៨៦៤	១.៩៩១.៣១៤	៩.៥៧០.៣៣៦	២.៣៤៨.៥៤៩
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	១៤.៨៥០.៥២៧	៣.៦៥០.៥៧២	១០.៨៩២.៧៨០	២.៦៧១.៧៦៣
ពន្ធលើប្រាក់ចំណូលបានបង់	(១២.០៧៤.៦៤១)	(២.៩៦៨.២០១)	(១២.៤០៨.២៥២)	(៣.០៤៣.៤៧៦)
លម្អៀងពីអត្រាប្តូរប្រាក់	-	(១៥.១៨០)	-	១៤.៤៧៨
	១០.៨៣០.៧៥០	២.៦៥៨.៥០៥	៨.០៥៤.៨៦៤	១.៩៩១.៣១៤

១៣.៣ ពន្ធពន្យារ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារ	១៨.០០២.០៧៦	៤.៤១៨.៧៧២	១៤.៦៥៥.៥៩៦	៣.៦២៣.១៣៨
បំណុលពន្ធពន្យារ	(១៦២.៣២៣)	(៣៩.៨៤៤)	(៤៩៦.៤០៨)	(១២២.៧២១)
	១៧.៨៣៩.៧៥៣	៤.៣៧៨.៩២៨	១៤.១៥៩.១៨៨	៣.៥០០.៤១៧

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសុទ្ធក្នុងឆ្នាំមានដូចខាងក្រោម៖

	សំវិធានធន លើការខាតបង់ កំណត់	សំវិធានធន សម្រាប់ប្រាក់ អត្ថប្រយោជន៍ និយោជិត	កម្រៃជើងសារលើដំ ណើរការកំណត់ដែល មិនទាន់រំលស់	គណនីបង្គរ	ទ្រព្យ និងបរិក្ខារ	ចំណេញ អត្រាប្តូរប្រាក់ មិនទាន់បាន	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១	៣.៣៣៧.៨៥៥	៨៦០.៧០៤	៨.៦១៨.៣៧៧	១.៨៣៨.៦៦០	(២៧៥.៦១៤)	(២២០.៧៩៤)	១៤.១៥៩.១៨៨
ការដកចេញពី/(ដាក់បញ្ចូល ក្នុង) របាយការណ៍ចំណេញ ប្តូរ	១.១៨១.៣៣០	១.៧៨៩.១៧៨	៩៤២.៥៤៨	(៥៦៦.៥៧៦)	២៦៣.១៨៥	៧០.៩០០	៣.៦៨០.៥៦៥
គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៤.៥១៩.១៨៥	២.៦៤៩.៨៨២	៩.៥៦០.៩២៥	១.២៧២.០៨៤	(១២.៤២៩)	(១៤៩.៨៩៤)	១៧.៨៣៩.៧៥៣
គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ជាដុល្លារអាមេរិក	១.១០៩.២៧៥	៦៥០.៤៣៧	២.៣៤៦.៨១៥	៣១២.២៤៤	(៣.០៥១)	(៣៦.៧៩៣)	៤.៣៧៨.៩២៨

	សំវិធានធន លើការខាតបង់ កំណត់	សំវិធានធន សម្រាប់ប្រាក់ អត្ថប្រយោជន៍ និយោជិត	កម្រៃជើងសារលើដំ ណើរការកំណត់ដែល មិនទាន់រំលស់	គណនីបង្គរ	ទ្រព្យ និងបរិក្ខារ	ចំណេញ អត្រាប្តូរប្រាក់ មិនទាន់បាន	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	២.០០៤.៣៤៤	១.៦៦០.០៦៤	៧.០១១.២១៨	១.១៨០.៦០៣	(៦២៣.៦៤១)	(៣១៣.១១២)	១០.៩១៩.៤៧៦
ការដកចេញពី/(ដាក់បញ្ចូល ក្នុង) របាយការណ៍ចំណេញ ប្តូរ	១.៣៣៣.៥១១	(៧៩៩.៣៦០)	១.៦០៧.១៥៩	៦៥៨.០៥៧	៣៤៨.០២៧	៩២.៣១៨	៣.២៣៩.៧១២
គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៣.៣៣៧.៨៥៥	៨៦០.៧០៤	៨.៦១៨.៣៧៧	១.៨៣៨.៦៦០	(២៧៥.៦១៤)	(២២០.៧៩៤)	១៤.១៥៩.១៨៨
គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ជាដុល្លារអាមេរិក	៨២៥.១៨០	២១២.៧៨២	២.១៣០.៦២៥	៤៥៤.៥៥១	(៦៨.១៣៧)	(៥៤.៥៨៤)	៣.៥០០.៤១៧

១៤. បំណុលភតិសន្យា

ការវិភាគតាមកាលកំណត់- លំហូរសាច់ប្រាក់តាមកិច្ចសន្យាដោយមិនធ្វើអប្បបរមា

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឆ្នាំទី ១	៨.៨៩៥.២០៤	២.១៨៣.៤០៨	៧.៥៥៣.៨៧០	១.៨៦៧.៤៥៨
ឆ្នាំទី ២	៨.០០២.៥០៥	១.៩៦៤.២៨៧	៥.៨៨០.៩៤២	១.៤៥៣.៨៨០
ឆ្នាំទី ៣	៥.៩២៦.៤៩១	១.៤៥៤.៧១១	៤.៨៨៨.៣៩៥	១.២០៨.៥០៣
ឆ្នាំទី ៤	៤.៤៤៣.៨៤៩	១.០៩០.៧៨៣	៣.២៥០.០៤០	៨០៣.៤៧១
ឆ្នាំទី ៥	៣.០០២.៩៤៦	៧៣៧.១០០	១.៩៥៦.៤២៦	៤៨៣.៦៦៥
លើសពី៥ឆ្នាំ	៣.០៩៤.៣៣៦	៧៥៩.៥៣៣	៣.០៧៧.៥២០	៧៦០.៨២១
	៣៣.៣៦៥.៣៣១	៨.១៨៩.៨២២	២៦.៦០៧.១៩៣	៦.៥៧៧.៧៩៨
ដក៖ ការប្រាក់ដែលមិនទាន់ទទួលស្គាល់	៤.៨៤៩.៧៤៤	១.១៩០.៤១៤	៤.១៥០.២៣៩	១.០២៦.០១៧
បំណុលភតិសន្យា	២៨.៥១៥.៥៨៧	៦.៩៩៩.៤០៨	២២.៤៥៦.៩៥៤	៥.៥៥១.៧៨១
វិភាគតាម៖				
រយៈពេលខ្លី	៨.៨៩៥.២០៤	២.១៨៣.៤០៨	៧.៥៥៣.៨៧០	១.៨៦៧.៤៥៨
រយៈពេលវែង	១៩.៦២០.៣៨៣	៤.៨១៦.០០០	១៤.៩០៣.០៨៤	៣.៦៨៤.៣២៣

១៥. ប្រាក់កម្ចី

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់កម្ចីកត់ត្រាតាមតម្លៃដករំលស់				
មានរបស់បញ្ចាំ (*)	៥២.២៤៤.១៦៧	១២.៨២៣.៨០១	៦៥.៣៣០.០០០	១៦.១៥០.៨០៣
មិនមានរបស់បញ្ចាំ (**)	៨៤០.១៩៩.៥៧៥	២០៦.២៣៤.៥៥៥	៥៥៧.៦៨៥.៧៦៩	១៣៧.៨៧០.៤០១
	៨៩២.៤៤៣.៧៤២	២១៩.០៥៨.៣៥៦	៦២៣.០១៥.៧៦៩	១៥៤.០២១.២០៤

(*) ទាំងនេះតំណាងឲ្យកម្ចីចំនួន ៥២.០០០.០០០ពាន់រៀល ដែលមានប្រាក់បញ្ញើមានកាលកំណត់ជាទ្រព្យធានា (២០២០៖ ២០.០០០.០០០ ពាន់រៀល) និងគ្មាន (២០២០៖ ៤៥.៣៣០.០០០ ពាន់រៀល) ដែលទិញពីធនាគារជាតិតាមរយៈប្រតិបត្តិការបញ្ចាំសាច់ប្រាក់ដោយស្រួល (“LPCO”) ដោយប្រើ NCD ។

(**) ទាំងនេះតំណាងឲ្យកម្ចីធនាគារដែលបានមកពីធនាគារនានា មានរយៈពេលពី មួយ ទៅ ប្រាំពីរឆ្នាំ (២០២០៖ មួយ ទៅ ប្រាំពីរឆ្នាំ) និងមានអត្រាការប្រាក់ពី ២,០០% ដល់ ៩,៦៥% (២០២០៖ ២,០០% ដល់ ៩,៦៥%) ។

១៦. អនុបំណុល

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អនុបំណុលកត់ត្រាតាមតម្លៃដករំលស់				
Morningaway*	២៨.៥២៦.០៦០	៧.០០១.៩៧៩	-	-
BlueOrchard**	៨.១៨៥.៨៩៧	២.០០៩.៣០២	១២.១៩១.៤៤២	៣.០១៣.៩៥៣
PROPACO***	-	-	៥.០៩១.០១១	១.២៥៨.៥៩៤
	៣៦.៧១១.៩៥៧	៩.០១១.២៨១	១៧.២៨២.៤៥៣	៤.២៧២.៥៤៧

(*) ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Morningaway ដែលបានចុះកិច្ចសន្យានៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២១ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ អោយដាក់ជាដើមទុនថ្នាក់ទី២។ អនុបំណុលនេះនឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យា។ អនុបំណុលនេះមានកាលកំណត់រយៈពេល៥ឆ្នាំ និង មានកាលអវសាននៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២៦។

(**) ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន BlueOrchard ដែលបានចុះកិច្ចសន្យានៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨ អោយដាក់ជាដើមទុនថ្នាក់ទី២។ អនុបំណុលនេះ នឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យា។ អនុបំណុលនេះ មានកាលកំណត់រយៈពេល ៥ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣។

(** *) ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Société de Promotion et de Participation pour la Coopération Economique (“PROPARCO”) អនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦អោយដាក់ជា ដើមទុនថ្នាក់ទី២ ដែលនឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យា។ អនុបំណុលនេះមានកាលកំណត់រយៈពេល ៥ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១។

អនុបំណុលទាំងអស់មានអត្រាការប្រាក់ថេរ ។

១៧. ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន

	ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់				
	១ មករា ២០២១	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ភតិសន្យាថ្មី	ការផ្លាស់ប្តូរ ផ្សេងៗ(ii)	៣១ ធ្នូ ២០២១
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
បំណុលភតិសន្យា	២២.៤៥៦.៩៥៤	(៧.៩២៦.៣៨២)	១៣.៩៨៥.០១៥	-	២៨.៥១៥.៥៨៧
ប្រាក់កម្ចី	៦២៣.០១៥.៧៦៧	២៧៧.៣៥៦.៧៤៤	-	(៥.៩២៨.៧៦៩)	៨៩២.៤៤៣.៧៤២
អនុបំណុល	១៧.២៨២.៤៥៣	១៩.៥៩៣.៦០០	-	(១៦៤.០៩៦)	៣៦.៧១១.៩៥៧
សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន	៦៦២.៧៥៥.១៧៤	២៨៧.០២៣.៩៦២	១៣.៩៨៥.០១៥	(៦.០៩២.៨៦៥)	៩៥៧.៦៧១.២៨៦

	ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់				
	១ មករា ២០២០	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ភតិសន្យាថ្មី	ការផ្លាស់ប្តូរ ផ្សេងៗ(ii)	៣១ ធ្នូ ២០២០
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
បំណុលភតិសន្យា	២៣.៥២៥.០៥៤	(៨.៩៩១.៦៧៣)	៧.៩២៣.៥៧៣	-	២២.៤៥៦.៩៥៤
ប្រាក់កម្ចី	៦០២.០២៧.២៩២	២៧.២១៧.៤៩២	-	(៦.២២៩.០១៥)	៦២៣.០១៥.៧៦៩
អនុបំណុល	២៦.៥៥៧.៨៣៥	(៨.៨៩៥.៤០០)	-	(៣៧៩.៩៨២)	១៧.២៨២.៤៥៣
សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន	៦៥២.១១០.១៨១	៩.៣៣០.៤១៩	៧.៩២៣.៥៧៣	(៦.៦០៨.៩៩៧)	៦៦២.៧៥៥.១៧៦

(i) លំហូរសាច់ប្រាក់មកពីប្រាក់កម្ចី អនុបំណុល និង ភតិសន្យាជាចំនួនសាច់ប្រាក់សុទ្ធ ដែលទទួលបាន និង ការសងត្រលប់ប្រាក់កម្ចី និង អនុបំណុល និង បំណុលភតិសន្យានៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់។

(ii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ទាក់ទងនឹងការប្រាក់បង្គរ និង ការប្រាក់បានបង់។

១៨. សវិធានធនសម្រាប់កាតព្វកិច្ចលើអត្ថប្រយោជន៍បុគ្គលិក

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មូលនិធិសេវាធននិវត្តន៍បុគ្គលិក	១៩.២២៧.៥៦៨	៤.៧១៩.៥៨០	១៣.៨២៤.៧១៤	៣.៤១៧.៧២៩
ការទូទាត់អតីតភាពការងារ	២.១៨១.៩៤៥	៥៣៥.៥៧៨	២.២០៩.១៨៩	៥៤៦.១៥៣
	២១.៤០៩.៥១៣	៥.២៥៥.១៥៨	១៦.០៣៣.៩០៣	៣.៩៦៣.៨៨២

១៨.១ មូលនិធិសេវាធននិវត្តន៍បុគ្គលិក

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមឆ្នាំ	១៣.៨២៤.៧១៤	៣.៤១៧.៧២៩	៨.៨៥៩.២៩៥	២.១៩០.១៨៤
ការបន្ថែមក្នុងការិយបរិច្ឆេទ				
វិភាគទានរបស់និយោជក	៤.២៩១.៥៦៤	១.០៥៤.៩៥៧	៣.៨៣៨.៤៣៣	៩៤១.៤៨៥
វិភាគទានរបស់និយោជិត	២.០៤០.៥៣៦	៥០១.៦០៧	១.៨២៥.៥៣៣	៤៤៧.៧៦៤
ការប្រាក់	១.១៣១.១៧០	២៧៨.០៦៥	៧៨០.៤១៣	១៩១.៤១៨
ការទូទាត់ក្នុងអំឡុងឆ្នាំ	(១.៨៥៤.៧៥៦)	(៤៥៥.៩៣៨)	(១.២០៦.១៥៦)	(២៩៥.៨៤៤)
ការកាត់ត្រាត្រលបរិញ្ញា (*)	(២០៥.៦៦០)	(៥០.៥៥៦)	(២៧២.៨០៤)	(៦៤.៣៩៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២៦.២៨៤)	-	៧.១១៥
	១៩.២២៧.៥៦៨	៤.៧១៩.៥៨០	១៣.៨២៤.៧១៤	៣.៤១៧.៧២៩

(*) ការដកចេញ នៃសំវិធានធនកើតឡើងពី ការកែសម្រួលសិទ្ធិនិយោជិតស្របតាមគោលការណ៍របស់ក្រុមហ៊ុនអេ អឹម ខេ បន្ទាប់ពីការលាបលែងពីតំណែង ការបញ្ឈប់ការងារ និងការប្រែប្រួលរបស់ចំនួនបុគ្គលិក។

១៨.២ ការទូទាត់អតីតភាពការងារ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមឆ្នាំ	២.២០៩.១៨៩	៥៤៦.១៥៣	២.១៩៨.៩១៦	៥៣៩.៦១១
ការកើនឡើង/ (ការថយចុះ) លើសំវិធានធនលើអតីតភាពការងារ				
ការទូទាត់ក្នុងអំឡុងពេល	២០៥.៨១៦	៥០.៥៩៤	១០.២៧៣	២.៥៤០
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៣៣.០៦០)	(៥៧.២៩១)	-	-
	-	(៣.៨៧៨)	-	៤.០០២
	២.១៨១.៩៤៥	៥៣៨.៤៧៨	២.២០៩.១៨៩	៥៤៦.១៥៣

១៩. បំណុលផ្សេងៗ

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗបង្ក	១៣.៩៦០.៣៨៧	៣.៤២៦.៧០៤	៩.៦៣៣.៥៩១	២.៣៨១.៦០៥
គណនីបង្ក និងបំណុលផ្សេងៗ	៣.៤៥២.១២៦	៨៤៧.៣៥៥	៤.២០៧.៦៤៧	១.០៤០.២១០
ពន្ធផ្សេងៗត្រូវទូទាត់	២.៩១៣.៣៥៦	៧១៥.១០៩	១.៧៤៤.៣៤១	៤៣១.២៣៤
ការខាតបង់តម្លៃទីផ្សារលើនិស្សន្ទឧបករណ៍ហិរញ្ញវត្ថុ	២៩០.៩៧៩	៧១.៤២៣	២៩៤.៩៤៥	៧២.៩១៦
	២០.៦១៦.៨៤៨	៥.០៦០.៥៩១	១៩.៨៨០.៥២៤	៣.៩២៥.៩៦៥

២០. ដើមទុន

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី ១ ខែមករា		៦.៣៦៦.៩៩៨		៦.៣៦៦.៩៩៨
ភាគហ៊ុនបន្ថែម		៩១២.០០០		-
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ		៧.២៧៨.៩៩៨		៦.៣៦៦.៩៩៨

(ii) ភាគហ៊ុនធម្មតាត្រូវបានចុះបញ្ជី បោះផ្សាយ និងទូទាត់ក្នុងតម្លៃចារឹក ២៥.០០០រៀល ក្នុង១ភាគហ៊ុន។

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុន	១៨១.៩៧៤.៩៥០	៤៤.៦៦៧.៣៩១	១៥៩.១៧៤.៩៥០	៣៩.៣៥១.០៣៨

ព័ត៌មានលម្អិតនៃភាគទុនិកមានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១			ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០		
	ពាន់រៀល	ដុល្លារអាមេរិក	%នៃភាគជាម្ចាស់កម្មសិទ្ធិ	ពាន់រៀល	ដុល្លារអាមេរិក	%នៃភាគជាម្ចាស់កម្មសិទ្ធិ
SCSB	១៨១.៩៧៤.៩៥៥	៤៤.៦៦៧.៣៨៥	៩៩,៩៩៩៩%	១៥៩.១៧៤.៩២៥	៣៩.៣៥១.០៣២	៩៩,៩៩៩%
សមាគមបុគ្គលិក អេ អឹម ខេ	២៥	៦	០,០០០១%	២៥	៦	០,០០០១%
	១៨១.៩៧៤.៩៥០	៤៤.៦៦៧.៣៩១	១០០,០០%	១៥៩.១៧៤.៩៥០	៣៩.៣៥១.០៣៨	១០០,០០%

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តក្នុងការតំឡើងភាគហ៊ុនដែលបានចុះបញ្ជីដោយក្រុមហ៊ុន The Shanghai Commercial and Savings Bank Limited (“SCSB”) ចំនួន១៨១.៩៧៤.៩៥០ ពាន់រៀល។ ការកែសម្រួលអនុស្សរណៈនិងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ និង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រៀងគ្នា។

នាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុន ដោយក្រុមហ៊ុន The Shanghai Commercial and Savings Bank Limited (“SCSB”) ចំនួន ១៥,១១% នៃភាគហ៊ុនសរុប។ Agora Microfinance N.V. និងសមាគមបុគ្គលិក អេ អឹម ខេ នឹងបន្តធ្វើជាម្ចាស់ភាគហ៊ុនផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវបានបញ្ចប់។ ការកែសម្រួលអនុស្សរណៈនិងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ១៦ ខែ មិថុនា និង ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២០ រៀងគ្នា។

២១. បុព្វលាភភាគហ៊ុន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី ១ ខែ មករា លម្អៀងពីការប្តូររូបិយប័ណ្ណ	២២.៤២៥.៣៥៥	៥.៥៤៣.៩៦៨ (៣៩.៤៦៣)	២២.៤២៥.៣៥៥	៥.៥០៣.១៥៥ ៤០.៨១៣
ថ្ងៃទី ៣១ ខែ ធ្នូ	២២.៤២៥.៣៥៥	៥.៥០៤.៥០៥	២២.៤២៥.៣៥៥	៥.៥៤៣.៩៦៨

២២. ទុនបម្រុង

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទុនបម្រុងដែលមិនអាចបែងចែកបាន (i)	៧២.០០០.០០០	១៧.៦៧៣.០៤៩	-	-
ទុនបម្រុងផ្សេងៗ (ii)	២៤.០១១.៦០៣	៥.៨៩៣.៨៦៤	២៣.៣៧២.៧៨៨	៥.៧៧៨.១៩២
	៩៦.០១១.៦០៣	២៣.៥៦៦.៩១៣	២៣.៣៧២.៧៨៨	៥.៧៧៨.១៩២

(i) ទុនបម្រុងដែលមិនអាចបែងចែក ត្រូវបានរក្សាទុកបន្ទាប់ពីការអនុម័តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ពីធនាគារជាតិនៃកម្ពុជា លើសំណើរដ្ឋប្រាក់ចំណូលដែលបានរក្សាទុកស្របតាមប្រកាសលេខ ៨៧-០១៨-០៦៨ ប្រ.កចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ទ្រទ្រង់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការប្រែប្រួលណាមួយ ទាមទារការយល់ព្រមពីក្រុមប្រឹក្សាភិបាល និង ធនាគារជាតិនៃកម្ពុជា។

(ii) ក្រោមភិច្ចព្រមព្រៀងឥណទានពី Instituto De Crédito Oficial of The Kingdom of Spain (ICO) ក្រុមហ៊ុនត្រូវបានតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន ៣,៥% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញជាដាច់ខាតរៀងរាល់ចុងឆ្នាំ ដើម្បីបញ្ចូលទៅក្នុងគណនីទុនបម្រុង សម្រាប់ការពង្រឹងមូលធន។ ICO ពុំមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ។

២៣. ចំណូលការប្រាក់

ឥណទានផ្តល់ដល់អតិថិជន
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
៣៣៩.៨៤៣.២៦៥	៨៣.៥៤០.៦២៥	២៩៦.៤៦១.៩៩៧	៧២.៧១៥.៧២២
២.១៤៤.០៥០	៥២៧.០៥៣	១.៤៣៤.៦១១	៣៥១.៨៧៩
៣៤១.៩៨៧.៣១៥	៨៤.០៦៧.៦៧៨	២៩៧.៨៩៦.៦០៨	៧៣.០៦៧.៦០១

២៤. ចំណាយការប្រាក់

ប្រាក់បញ្ញើរបស់អតិថិជន
ប្រាក់កម្ចី
អនុបំណុល
មូលនិធិសោធននិវត្តន៍និយោជិត
ភតិសន្យា

ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
៤៦.៩២៧.៦១៧	១១.៥៣៥.៧៩៦	៤២.២៤៦.១១៦	១០.៣៦២.០៦០
៤៩.៧៨៥.៤២២	១២.២៣៨.៣០៤	៤៣.៣៣០.០៩៧	១០.៦២៧.៩៣៦
២.២៨៣.៥៦៧	៥៦១.៣៤៩	២.៩០៤.៨៨៥	៧១២.៥០៦
១.១៣១.១៧០	២៧៨.០៦៥	៧៨០.៤១៣	១៩១.៤១៨
១.៦៦៧.១៩២	៤០៩.៨៣១	២៦៣.៩៦៧	៦៤.៧៤៥
១០១.៧៩៤.៩៦៨	២៥.០២៣.៣៤៥	៨៩.៥២៥.៤៧៨	២១.៩៥៨.៦៦៥

២៥. ចំណាយកម្រៃជើងសារ

ប្រាក់លើកទឹកចិត្តភ្នាក់ងារធនាគារចល័ត
បុគ្គលិកធានារ៉ាប់រងលើផលិតផល
កម្រៃភ្នាក់ងារធនាគារភូមិ
កម្រៃលើប្រាក់កម្ចី និងកិច្ចសន្យាការដោះដូរ
ថ្លៃឈ្នួលនិងកម្រៃជើងសារផ្សេងៗ

ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
៦.៨៧១.៤៣២	១.៦៨៩.១៤២	៤.៦៥៨.៦៦២	១.១៤២.៦៦៩
៦.៦៩៣.៩៨២	១.៦៤៥.៥២២	៤.០៥១.៤៥៧	៩៩៣.៧៣៥
៣.៥១២.៣៧២	៨៦៣.៤១៥	៤.៣០៥.៧៥២	១.៥០៦.១០៨
៣១០.១៦០	៧៦.២៤៤	៩៦៣.៣០១	២៣៦.២៧៧
២២.៤០៥	៥.៥០៨	-	-
១៧.៤១០.៣៥១	៤.២៧៩.៨៣១	១៣.៩៧៩.១៧២	៣.៤២៨.៧៨៩

២៦. ចំណូលផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការពិន័យលើឥណទាន	៤.៥៦៦.៩០៩	១.១២២.៦៤២	១.៤៨៦.៤១៩	៣៦៤.៥៨៦
កម្រៃសេវាឥណទាន	៣.៩៤៧.៦៨២	៩៧០.៤២៣	២.៥៤៥.៧០៦	៦២៤.៤០៦
កម្រៃផ្ទេរប្រាក់	៣.៣១២.៦៥៦	៨១៤.៣២១	២.៣១០.៩៥៤	៥៦៦.៨២៧
កម្រៃសេវាបើកប្រាក់បៀវត្សរ៍	២.៨៨៣.៩១៣	៧០៨.៩២៦	២.២៦៦.៦៣៩	៥៥៥.៩៥៨
កម្រៃដើងសារធានារ៉ាប់រងខ្នាតតូច	២.៧៧៦.៧២៧	៦៨២.៥៧៨	២.៦៦៥.០២៩	៦៥៣.៦៧៤
កម្រៃសេវាធានាគារចល័ត	២.៥៤២.១៦៣	៦២៤.៩១៧	១.៩០៤.៧០៨	៤៦៧.១៨៤
កម្រៃគណនីផ្សេងៗ	១.៩៣៤.៥២៥	៤៧៥.៥៤៧	២.១១៣.៥៩០	៥១៨.៤១៨
ឥណទានដែលប្រមូលបានវិញ	១.៥៧៦.០២៨	៣៨៧.៤២១	៨៤៤.៤៥១	២០៧.១២៦
ចំណូលពីអត្រាប្តូរប្រាក់ (សុទ្ធ)	៧៤៩.៨៨៤	១៨៤.៣៣៧	៨៨៧.៨៥៦	២០៧.៩៦១
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	៦៩០.៣៧០	១៦៩.៧០៧	៤១៩.៥៤០	១០២.៩០៤
ចំណូលផ្សេងៗ	១.១៦៥.៦៥៧	២៨៦.៥៤៤	៧០៤.៨៥៧	១៧២.៨៨៦
	២៦.១៤៦.៥១៤	៦.៤២៧.៣៦៣	១៨.១០៩.៧៤៩	៤.៤៤១.៩៣០

២៧. ប្រាក់ជំនួយ

ទាំងនេះបង្ហាញពីជំនួយដែលបានផ្តល់ដោយ Water.org សម្រាប់កម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង។

២៨. ចំណាយបុគ្គលិក និងបន្ទុកពាក់ព័ន្ធផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៩៩.២៤៩.៣១៤	២៤.៣៩៧.៥៧០	៨៤.០៧៣.៧៥១	២០.៦២១.៤៧៤
ប្រាក់អត្ថប្រយោជន៍ពេលចូលនិវត្តន៍និងប្រាក់អតីតភាពការងារ	៤.២៩១.៥៦៤	១.០៥៤.៩៥៧	៣.៨៣៨.៤៣៣	៩៤១.៤៨៥
ធានារ៉ាប់រង	៣.២៤២.៨៧៥	៧៩៧.១៦៧	៣.៣៥១.៨៤៩	៨២២.១៣៦
ប្រាក់អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	២.២២៨.៩១៥	៥៤៧.៩១៤	៣.៧២៧.៣៥៥	៩១៤.២៤០
	១០៩.០១២.៦៦៨	២៦.៧៩៧.៦០៨	៩៤.៩៩១.៣៨៨	២៣.២៩៩.៣៣៥

២៩. ចំណាយរំលស់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
រំលស់នៃសិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៧.៩១២.៧០៦	១.៩៤៥.១០៩	៧.៦៨២.៥០៧	១.៨៨៤.៣៥៣
រំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ	៥.៤០៩.៣០០	១.៣២៩.៧២០	៥.៨១៨.៦៣៤	១.៤២៧.១៨៥
រំលស់នៃកម្មវិធីកុំព្យូទ័រ	៣.២៧៩.៨៩៣	៨០៦.២៦៧	២.៨៦៥.៦៧៨	៧០២.៨៨៩
	១៦.៦០១.៨៩៩	៤.០៨១.០៩៦	១៦.៣៦៦.៨១៩	៤.០១៤.៤២៧

៣០. ចំណាយប្រតិបត្តិការផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយផ្នែកវិជ្ជាជីវៈ	៧.៨៨១.៦៨៣	១.៩៣៧.៤៨៤	៧.៧៦៣.៣៥២	១.៩០៤.១៨២
ថ្លៃជួលរយៈពេលខ្លី និង តម្លៃទាប	៧.៣៣២.៤៥២	១.៨០២.៤៧១	៣.៥១៤.៩៤៦	៨៦២.១៤០
ចំណាយលើគ្រឿងសង្ហារឹម ដែលមិនមែនមូលធនកម្ម	៥.៦៨៦.៦៦៩	១.៣៩៧.៩០៣	៤.៨១១.៧៦១	១.១៨០.២២១
ចំណាយលើសេវាសន្តិសុខ	៣.០៦៤.៤៤៨	៧៥៣.៣០៦	៣.០៦៣.២១៤	៧៥១.៣៤០
ចំណាយលើការដឹកជញ្ជូន	២.៩៩៤.២៦១	៧៣៦.០៥២	៤.១២៧.០៤៨	១.០១២.២៧៦
ចំណាយលើការផ្សព្វផ្សាយ	២.៦១០.៩៨៣	៦៤១.៨៣៥	២.០៥២.២៤១	៥០៣.៣៧០
ចំណាយទឹកភ្លើង	១.៨៤២.៧៦៥	៤៥២.៩៩០	១.៨៥០.៩៧៨	៤៥៤.០០៥
ចំណាយទំនាក់ទំនង	១.៧៤៦.៤៧០	៤២៩.៣១៩	១.៦៦៧.១៧៨	៤០៨.៩២៣
ចំណាយអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា	១.៥៦០.០០០	៣៨៣.៤៨១	១.៤៨០.៩៩៦	៣៦៣.២៥៦
កម្រៃធនាគារ	១.៣៩១.៨៦៧	៣៤២.១៥០	៧៨៦.១០៧	១៩២.៨១៥
ចំណាយសម្ភារៈការិយាល័យ	១.៣៨៧.៦៤៩	៣៣១.២៨០	១.៤៩៧.០៩៩	៣៦៧.២០៦
ចំណាយលើការជួសជុល និងថែទាំ	៣៥៥.៥១៤	៨៧.៣៩៣	៣៦៤.៥៥៧	៨៩.៤១៨
ចំណាយពន្ធផ្សេងៗ	១.៧៦៤.០៦៥	៤៣៣.៦៤៤	២.១២៣.៦១៨	៥២០.៨៧៨
ខាតពីការលក់ទ្រព្យសកម្មរយៈពេលវែង	៦៣.១៤០	១៥.៥២១	៨៥.៥៥៦	២០.៩៨៤
ចំណាយផ្សេងៗ	១.៦៤៧.៣៤៩	៤០៤.៩៥៣	២.២០១.២១០	៥៣៩.៩១១
	៤១.២៨៩.៣១៥	១០.១៤៩.៧៨២	៣៧.៣៨៩.៨៦១	៩.១៧០.៩២៥

៣១. ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការខាតបង់លើឱនភាពឥណទានផ្តល់ដល់អតិថិជន	៣០.២៨៧.៣២៤	៧.៤៤៥.២៦២	២៥.១៤៧.៩៣៦	៦.១៦៨.២៤៥
ការចំណេញ/(ខាតបង់)លើឱនភាពនៃសមតុល្យនៅធនាគារផ្សេងៗ	(៤២៥.១៥៩)	(១០៤.៥១៣)	២៣៩.៧៧២	៥៨.៨១១
ការខាតបង់លើឱនភាពទ្រព្យសកម្មផ្សេងៗ	១.៣២៤.៤៣១	៣២៥.៥៧៣	-	-
	៣១.១៨៦.៥៩៦	៧.៦៦៦.៣២២	២៥.៣៨៧.៧០៨	៦.២២៧.០៥៦

៣២. សាច់ប្រាក់ និង សាច់ប្រាក់សមមូល

ក្នុងគោលបំណងរបាយការណ៍លំហូរសាច់ប្រាក់ និង សាច់ប្រាក់សមមូលរួមមាន៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦	៨៤.៣៤១.៧៩១	២០.៨៥០.៨៧៥
សមតុល្យនៅធនាគារជាតិ	១៤៧.២០០.៩៣៨	៣៦.១៣១.៧៩៦	៧៦.១៦០.២៨០	១៨.៨២៦.២៥២
សមតុល្យនៅធនាគារផ្សេងៗ	៦.៦៩៦.០៤៧	១.៦៤៣.៦០៥	៣៨.១០១.៩៦១	៩.៤១៩.៥២១
	២៧៣.១៥៩.៨៥៤	៦៧.០៤៩.៥៤៧	១៥៨.៦០៤.០៣២	៤៩.០៩៦.៦៤៨

៣៣. កិច្ចសន្យា

កិច្ចសន្យានៃចំណាយមូលធន

កិច្ចសន្យានៃចំណាយមូលធនទាក់ទងនឹងការទិញឧបករណ៍ព័ត៌មានបច្ចេកវិទ្យានិងកម្មវិធីកុំព្យូទ័រ និងការកែលម្អអគារមានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អំឡុងពេលមួយឆ្នាំ	១.១០០.៥០២	២៧០.១២៨	២.៣៩៤.៦៤៧	៥៩២.០០២
ច្រើនជាង១ ឆ្នាំទៅ ៥ ឆ្នាំ	-	-	៨៤៨.០៧៤	២០៩.៦៦០
ច្រើនជាង ៥ ឆ្នាំ	-	-	-	-
	១.១០០.៥០២	២៧០.១២៨	៣.២៤២.៧២១	៨០១.៦៦២

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

a) ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាល ក្នុងការអំឡុងឆ្នាំមានដូចជា៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	លាភការ	៣០២.៨៩៥	៧៤.៤៥៨	២៨៦.៣៧៤	៧០.២៤១
	ចំណាយការប្រាក់	៣១០.២៤៦	៧៦.២៦៥	២៧០.១២៣	៦៦.២៥៥
គណៈគ្រប់គ្រងជាន់ខ្ពស់	លាភការ	២.៥២៦.៣៨១	៦២១.០៣៨	២.១៣៥.៨៥៧	៥២៣.៨៨០
	ចំណាយការប្រាក់	៧៩.៣៧០	១៩.៥១១	៧៤.៤៨៨	១៨.២៧០
	ចំណូលការប្រាក់	៥.១៤២	១.២៦៤	៧.៦៥៩	១.៨៧៩
សមាគមបុគ្គលិក-អេ អឹម ខេ	ចំណាយការប្រាក់	៣.២៤១	៧៩៧	៦២០	១៥២
Agora មីក្រូហិរញ្ញវត្ថុ N.V	ចំណាយការប្រាក់	-	-	៦១.៦០៣	១៥.១១០

b) សមតុល្យជាមួយសម្ព័ន្ធព្យាបាល នាការិយបរិច្ឆេទ មានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	ប្រាក់បញ្ញើ	៦.១៨៥.៣៨៧	១.៥១៨.២៥៩	៥.៨៥៩.៨៤៥	១.៤៤៨.៦៦៤
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើឥណទាន	១.៥១៥.១៦៦	៣៧១.៩១១	១.៨៨២.៩០៦	៤៦៥.៤៩០
		៣៧៨.៩៦៤	៩៣.០២០	៣៦.៧០៩	៩.០៧៥
SCSB (*)	សមតុល្យភាពជាមួយ ធនាគារផ្សេងទៀត	១.០៥៤.៩៨៩	២៥៨.៩៥៦	៧.៩៨៨.២៨៨	១.៩៧៤.៨៥៥
សមាគមបុគ្គលិក-អេ អឹម ខេ	ប្រាក់បញ្ញើ	១៤៧.៧៧០	៣៦.២៧១	១៤៥.៧២២	៣៦.០២៥

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវរួម ក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលបានបង្កើត គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) ដែលមានទំនួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលក្រុមហ៊ុនត្រូវបានប្រឈមមុខ ដើម្បីកំណត់ហានិភ័យនិង ការគ្រប់គ្រងដោយភាពសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវ បានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងរាល់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ក្រុមហ៊ុន។

គោលនយោបាយ និងនីតិវិធីដែលត្រូវបានអនុម័តដោយក្រុមហ៊ុនដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេមានដូចខាងក្រោម៖

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលអតិថិជន ឬសមភាគីនឹងខកខានចំពោះកាតព្វកិច្ចក្នុងកិច្ចសន្យាដែលបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន។ សកម្មភាពចម្បងនៃការបង្កើតប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺផ្តល់ឥណទានដល់អតិថិជន ដូច្នេះហានិភ័យឥណទាន គឺជាហានិភ័យចម្បង។ ហានិភ័យឥណទានកើត ឡើងជាចម្បង ពីឥណទានផ្តល់ដល់អតិថិជននិងធនាគារផ្សេងៗទៀត។ ក្រុមហ៊ុនបានគិតគូររាល់ធាតុនៃការប្រឈមនឹងហានិភ័យឥណទានទាំងអស់មកធ្វើការ ពិចារណា រួមមានហានិភ័យសមភាគីខកខានក្នុងការសង និងហានិភ័យតាមវិស័យ សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ។

(a) ការគ្រប់គ្រងហានិភ័យឥណទាន

គណៈកម្មការឥណទានរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះ ការគ្រប់គ្រងហានិភ័យឥណទានក្រុមហ៊ុនដោយ៖

- ធ្វើឱ្យប្រាកដថាក្រុមហ៊ុនមានការអនុវត្តហានិភ័យឥណទានសមស្រប រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ចំនួនសំវិធានធន គ្រប់គ្រាន់ស្របតាមគោលនយោបាយ និង នីតិវិធីដែលបានចែងរបស់ក្រុមហ៊ុន និងការណែនាំត្រួតពិនិត្យដែលពាក់ព័ន្ធព្រមទាំងស្តង់ដារ CIFRSs។
- កំណត់អត្តសញ្ញាណ វាយតម្លៃ និងវាស់ហានិភ័យឥណទានរបស់ក្រុមហ៊ុន ចាប់ពីឧបករណ៍ហិរញ្ញវត្ថុនីមួយៗ រហូតដល់កំរិតផលប៉ុក។
- បង្កើតគោលនយោបាយឥណទាន ដើម្បីការពារក្រុមហ៊ុនពីហានិភ័យដែលបានកំណត់ រួមទាំងតម្រូវការដើម្បីទទួលបានវត្ថុបញ្ជីពីអ្នកខ្ចីដើម្បីអនុវត្តការវាយតម្លៃ ឥណទានរបស់អ្នកខ្ចី និងដើម្បីតាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យខាងក្នុងជាបន្តបន្ទាប់។
- កំណត់ការប៉ះពាល់ទៅតាមប្រភេទនៃទ្រព្យសកម្ម សមភាគី វិស័យ ការវាយតម្លៃឥណទាន ទីតាំងភូមិសាស្ត្រ។
- បង្កើតក្របខ័ណ្ឌត្រួតពិនិត្យដើម្បី ទាក់ទងនឹងរចនាសម្ព័ន្ធអនុញ្ញាតសម្រាប់ការអនុម័ត និងការបន្តផ្តល់ឥណទានហ្វូស៊ីលី។
- អភិវឌ្ឍ និងថែរក្សានូវការចាត់ចំណាត់ថ្នាក់ហានិភ័យដើម្បីចែកប្រភេទនៃការប្រឈមនឹងហានិភ័យទៅតាមកម្រិតនៃហានិភ័យនៃការខកខានក្នុងការសង។ ចំណាត់ថ្នាក់ហានិភ័យ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។
- អភិវឌ្ឍ និងថែរក្សាដំណើរការរបស់ក្រុមហ៊ុនក្នុងការវាស់ ECL រួមមានការត្រួតពិនិត្យហានិភ័យឥណទាន ការដាក់បញ្ចូលនូវព័ត៌មានព្យាករណ៍នាពេលខាងមុខ និងវិធីសាស្ត្រប្រើប្រាស់ក្នុងការវាស់ ECL។
- ធ្វើឱ្យប្រាកដថាក្រុមហ៊ុនមានគោលនយោបាយ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឱ្យបានត្រឹមត្រូវនូវតម្លៃដែលត្រូវបានប្រើដើម្បីវាយតម្លៃនិងវាស់ ECL។
- បង្កើតការវាយតម្លៃឥណទាន និងដំណើរការវាស់វែងហានិភ័យឥណទានដែលផ្តល់នូវមូលដ្ឋានរឹងមាំសំរាប់ប្រព័ន្ធរួម ឧបករណ៍និងទិន្នន័យដើម្បីវាយតម្លៃ ហានិភ័យឥណទាន និងចុះគណនេយ្យរបស់ ECL។ ការផ្តល់យោបល់ និងការណែនាំព្រមទាំងជំនាញឯកទេសដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្ត ល្អបំផុតនៅទូទាំងក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

សវនកម្មផ្ទៃក្នុងមានមុខងារធ្វើសវនកម្មទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាការគ្រប់គ្រង និងនីតិវិធីដែលបានបង្កើតឡើងត្រូវបានរៀបចំ និងអនុវត្តឱ្យត្រឹមត្រូវ។

ដូចដែលបានពន្យល់នៅក្នុងកំណត់សំគាល់ ២ ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលជាកម្មវត្ថុនៃការតម្រូវឱ្យខិតខំ ដើម្បីវាយតម្លៃថាមានការ កើនឡើងនូវហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងគួរអោយកត់សំគាល់នៅក្នុងហានិភ័យឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែងសំវិធានធនខាតបង់ដោយផ្អែកលើមូលហេតុរបស់វាជាជាង ECL ១២ ខែ។

ក្រុមហ៊ុនប្រើប្រាស់ចំណាត់ថ្នាក់ហានិភ័យឥណទានជា ធាតុចូលបឋមក្នុងការកំណត់ចំណាត់ថ្នាក់ហានិភ័យនៃការបង្ហាញរបស់ PD។ ក្រុមហ៊ុនប្រមូលលទ្ធផលនៃហានិភ័យឥណទាន និងព័ត៌មានខកខានក្នុងការសងអំពីការប្រឈមនឹងហានិភ័យឥណទាន បានធ្វើការវិភាគដោយផ្អែកលើប្រភេទផលិតផល និងអ្នកខ្ចី ក៏ដូចជាដោយការវាស់កម្រិតហានិភ័យឥណទាន។ ព័ត៌មានដែលបានប្រើ គឺជាព័ត៌មានទាំងខាងក្នុងនិងក្រៅ អាស្រ័យលើផលប៉ះពាល់ដែលបានវាយតម្លៃ។ តារាងខាងក្រោមផ្តល់នូវសេចក្តីសង្ខេបនៃចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងរបស់ក្រុមហ៊ុន។

(b) ការកើនឡើងហានិភ័យឥណទានជាសាវ័ន្ត

លេខរៀង	ចំណាត់ថ្នាក់ឥណទាន	គម្លាត PD ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១	គម្លាត PD ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២០
១	ធម្មតា	០,២៨% - ១០០,០០%	០,២៩% - ១០០,០០%
២	ប្តូរមើល	០,២៨% - ១០០,០០%	០,២៩% - ១០០,០០%
៣	ក្រោមស្តង់ដារ	២០,១០% - ១០០,០០%	១៦,៨៣% - ១០០,០០%
៤	សង្ស័យ	២០,១០% - ១០០,០០%	១៦,៨៣% - ១០០,០០%
៥	បាត់បង់	១០០,០០%	១០០,០០%

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសាវ័ន្តចាប់តាំងពីការទទួលស្គាល់ដំបូង នៅពេលការទូទាត់តាមកិច្ចសន្យាលើសពី ៣០ ថ្ងៃនៃកាលកំណត់ លុះត្រាតែក្រុមហ៊ុនមានមូលហេតុសមហេតុផល និងព័ត៌មានអាចទុកចិត្តបានដែលបង្ហាញផ្សេងពីនេះ។

ក្រុមហ៊ុនមាននីតិវិធីត្រួតពិនិត្យ ដើម្បីឱ្យប្រាកដថាលក្ខណៈវិនិច្ឆ័យបានប្រើដើម្បីកំណត់ការកើនឡើងនៃឥណទានមានប្រសិទ្ធភាព មានន័យថាការកើនឡើងនូវហានិភ័យឥណទានត្រូវបានកំណត់មុនពេលវាត្រូវបានខកខានសង ឬនៅពេលដែលទ្រព្យសកម្មនោះផុតកំណត់រយៈពេល ៣០ ថ្ងៃ។

ក្រុមហ៊ុនមានការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់នៅពេលដែលហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង ហើយនិយមន័យនៃការកើនឡើងជាសាវ័ន្តនៃហានិភ័យឥណទានមិនត្រូវបានអនុវត្តទៀតទេ។ នៅក្នុងករណីនេះ ទ្រព្យសកម្មអាចនឹងវិលត្រឡប់ពីដំណាក់កាលទី ២ ទៅដំណាក់កាលទី ១ ដែលជាត្រូវធ្វើការទូទាត់ទាន់ពេលកំណត់ និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការទូទាត់ប្រាក់នាពេលអនាគតទាន់ពេលវេលា។

ជំងឺកូវីដ១៩ និង ការកើនឡើងជាសាវ័ន្តនូវហានិភ័យឥណទាន

ជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនទៅនឹងជំងឺកូវីដ១៩ ធនាគារជាតិបានចេញផ្សាយសារាចរ ៨៧-០២០-០០១ នៅ ថ្ងៃ ទី ២៧ ខែ មីនា ឆ្នាំ ២០២០ និងផ្តល់ការណែនាំដែលបានកែសម្រួលនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ គាំទ្រសកម្មភាពសេដ្ឋកិច្ចនិងកាត់បន្ថយបន្ទុករបស់អ្នកខ្ចី ដែលកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ ពិភពលោក។

សារាចរនេះតម្រូវឱ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុធ្វើការប្រកបដោយស្ថាប័នជាមួយអ្នកខ្ចី ដែលរងផលប៉ះពាល់ និងជួយក្នុងការរៀបចំវិធានសម្រាប់ប្រាក់កម្ចីឡើងវិញ ដើម្បីផ្តល់ជំនួយដល់អ្នកខ្ចីដែលរងផលប៉ះពាល់ ដោយ ជំងឺកូវីដ១៩ ក្រោមគោលការណ៍ណែនាំដូចខាងក្រោម ៖

- i. អនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់គ្រប់វិស័យដែលប៉ះពាល់ដោយជំងឺកូវីដ១៩ និង ទឹកជំនន់ដោយផ្អែកលើការវាយតម្លៃផ្ទាល់របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។ ការរៀបចំឡើងវិញ គួរតែផ្អែកលើការយោគយល់គ្នារវាងធនាគារនិង ស្ថាប័នហិរញ្ញវត្ថុនិងអតិថិជនរបស់ពួកគេ រួមទាំងក្នុងការកាត់បន្ថយអត្រាការប្រាក់និងលុបចោលកម្រៃបន្ថែមផ្សេងទៀត
- ii. អនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញរហូតដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ និង
- iii. អនុញ្ញាតឱ្យមានការរៀបចំវិធានសម្រាប់ឥណទានឡើងវិញរហូតដល់បីដង ដោយមិនប៉ះពាល់ដល់ការចាត់ថ្នាក់ឥណទានក្នុងអំឡុងពេលនោះ។

ក្រុមហ៊ុនបានវាយតម្លៃដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅពេលពិចារណាពីគោលដំបូងរបស់ហានិភ័យឥណទាន ។

ការបន្តបន្ថយការបង់ប្រាក់ដោយសារ ជំងឺកូវីដ១៩ ដែលជាទូទៅអាចរកបានសម្រាប់ទីផ្សារ ឬឧស្សាហកម្មទាំងមូល ហើយមិនមែនជាអ្នកខ្ចីលក្ខណៈជាក់លាក់នោះទេ មិនបាននាំឱ្យមានការផ្លាស់ប្តូរដោយស្វ័យប្រវត្តិនៃដំណាក់កាលឥណទានដោយខ្លួនឯងទេ។ កាលៈទេសៈនេះគឺកម្រិតព្រោះ ឥណទានពន្យារជាច្រើនបានដំណើរការមុនពេល ជំងឺកូវីដ១៩ និងបន្តដំណើរការឬមានលទ្ធភាពពិតប្រាកដនៃការស្តារឡើងវិញនៅពេលដែលការរឹតបន្តឹងអន្តរជាតិត្រូវបានបន្ធូរ និងការបិទខ្ទប់ត្រូវបានបញ្ចប់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានអនុវត្តការវាយតម្លៃហានិភ័យឥណទានផ្ទៃក្នុងបន្ថែមទៀត របស់បុគ្គលអ្នកខ្ចីដែលបានទទួល ឬកំពុងទទួលការរៀបចំ

ឥណទានឡើងវិញ និងការបន្តបន្ថយបង់ប្រាក់។ ការវាយតម្លៃនេះអាចនាំឲ្យមានការបន្តបញ្ចប់ដំណាក់កាលទី១ទៅដំណាក់កាលទី ២ ឬ ៣ ដែលបណ្តាលឲ្យមានគម្លាត PD កាន់តែទូលំទូលាយចំពោះថ្នាក់ឥណទាន។

(c) ការបញ្ចូលព័ត៌មានព្យាករណ៍ពិពេលអនាគត

ក្រុមហ៊ុនវិភាគព័ត៌មានព្យាករណ៍នាពេលអនាគតដោយ ប្រើគំរូនិទ្ទាភារស្ថិតិនាពេលអនាគតក្នុងការវាយតម្លៃថាតើហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ដើម្បីធ្វើការវាស់វែង ECL។

ផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកនិងការរីករាលដាលនៃ ជំងឺកូវីដ១៩ ផ្តួចផ្តើមការអភិវឌ្ឍយ៉ាងលឿននៃ ការផ្ទុះឡើងនៅតំបន់ផ្សេងៗបានបង្កើនភាពមិនប្រាកដប្រជានៃការប៉ាន់ស្មានក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ រួមទាំងការគណនា ECL ផងដែរ។

នៅខែ មីនា ឆ្នាំ ២០២០ IASB បានចេញផ្សាយ ' IFRS ៩ និង ជំងឺកូវីដ១៩ ' ដែលគូសបញ្ជាក់ពីការតម្រូវនៅក្នុងស្តង់ដារ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ ដែលទាក់ទងទៅនឹងផលប៉ះពាល់នៃ ជំងឺកូវីដ១៩ ទៅលើការទទួលស្គាល់ពីការខាតបង់ឥណទានដែលបានរំពឹងទុក។ ការចេញផ្សាយនេះពង្រឹងការពិតដែល CIFRS ៩ មិនបានផ្តល់នូវវិធីសាស្ត្រមេកានិចក្នុងការពិចារណាអំពីសំវិធានធននៃឱនភាពតម្លៃនោះទេ ។

បរិស្ថានបច្ចុប្បន្នកំពុងស្ថិតក្រោមការផ្លាស់ប្តូរយ៉ាងលឿន និងដល់កម្រិតដែលផលប៉ះពាល់ជាក់លាក់នៃជំងឺកូវីដ១៩ មិនត្រូវបានបញ្ចូលទាំងស្រុងទៅក្នុងការគណនាគំរូ ការរីករាលដាលនិងគុណភាពបណ្តោះអាសន្ន ត្រូវបានពិចារណា។ ក្រុមហ៊ុនបានអនុវត្តបន្ថែមនូវការវាយតម្លៃផលបត្រនិងកម្រិតឥណទានដែលមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ។

ក្នុងការទទួលស្គាល់ភាពមិនប្រាកដប្រជាជាសារវន្ត គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នភាពនិងកែតម្រូវការព្យាករណ៍ ម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនិងបានកែសម្រួលអត្រាប្រូបាប៊ីលីតេទម្ងន់មធ្យម នៅក្នុងប្រូបាប៊ីលីតេទម្ងន់ មធ្យមនាពេលអនាគតរបស់ប្រូបាប៊ីលីតេនៃការខកខានសង ("PD") ដើម្បីផ្តល់ទម្ងន់ធ្ងន់ជាង មុនទៅលើសេណារីយ៉ូអាក្រក់បំផុត និងទម្ងន់ស្រាលជាងមុនទៅលើសេណារីយ៉ូល្អ ខណៈពេលដែលរក្សាសេណារីយ៉ូមូលដ្ឋាន ដដែលក្នុងឆ្នាំ២០២០។ មិនមានការផ្លាស់ប្តូរទៀតទេក្នុងឆ្នាំ២០២១។

តារាងខាងក្រោមនេះបង្ហាញពីប្រូបាប៊ីលីតេទម្ងន់មធ្យមរបស់សេណារីយ៉ូ នៅថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ និងថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០។

សេណារីយ៉ូនៃប្រូបាប៊ីលីតេទម្ងន់មធ្យម	សេណារីយ៉ូល្អបំផុត	សេណារីយ៉ូមូលដ្ឋាន	សេណារីយ៉ូអាក្រក់បំផុត
នៅ ថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	១៥%	៥៥%	៣០%
នៅ ថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	១៥%	៥៥%	៣០%

ប្រូបាប៊ីលីតេទម្ងន់ដែលបានកែសម្រួល រួមជាមួយគំរូម៉ាក្រូសេដ្ឋកិច្ច និងការព្យាករណ៍ដែលជាបច្ចុប្បន្នបំផុត នាំឲ្យ មានការគណនា ECL បែបអភិរក្សក្នុងការទទួលស្គាល់ភាពមិនប្រាកដប្រជាជាសារវន្តនៅក្នុងទេសភាពសេដ្ឋកិច្ចពិភពលោក។ ក្រុមហ៊ុននឹងបន្តតាមដានស្ថានភាពនេះនិងកាត់បន្ថយហានិភ័យយ៉ាងសកម្មទៅលើស្ថានភាព ហិរញ្ញវត្ថុនិងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

ព័ត៌មានខាងក្រៅដែលបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយ អង្គការរដ្ឋាភិបាល និងអាជ្ញាធររូបិយប័ណ្ណនៅក្នុងប្រទេសដែលក្រុមហ៊ុនប្រតិបត្តិការអង្គការដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (World Bank) ។

ក្រុមហ៊ុនបានកំណត់អត្តសញ្ញាណនិងបានកត់ត្រាកត្តាសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទាន សម្រាប់ផលបត្រនីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុ និងបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរសេដ្ឋកិច្ចម៉ាក្រូ និងហានិភ័យឥណទាននិងការខាតបង់ឥណទានដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ។

កត្តាសំខាន់ៗសម្រាប់ហានិភ័យឥណទានក្នុងផលបត្រឥណទានគឺ ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងតម្លៃថេរ២០០០ ការគ្មានការងារធ្វើ និងអត្រាប្តូរប្រាក់ដុល្លារអាមេរិក-រៀលខ្មែរ។

(d) ការវាស់វែងនៃ ECL

ធាតុចូលសំខាន់ៗដែលត្រូវបានប្រើសម្រាប់វាស់វែង ECL មានដូចជា៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");

- អត្រាខាតបង់ពេលខកខានសង (“LGD”); និង
- ទំហំប៉ះពាល់ពេលខកខានសង (“EAD”)។

តួលេខទាំងនេះជាទូទៅត្រូវបានគេយកចេញពីគំរូស្ថិតិដែលត្រូវបានបង្កើត និងទិន្នន័យពីមុនផ្សេងទៀត។

PD គឺជាការប៉ាន់ប្រមាណនៃលទ្ធភាពនៃការខកខានសង ក្នុងកំឡុងពេលណាមួយ។ វាត្រូវបានគេប៉ាន់ស្មាន ដូចនៅចំណុចមួយនៅក្នុងពេលវេលាណាមួយ។ ការគណនា គឺផ្អែកលើគំរូវាយតម្លៃស្ថិតិ និងដោយប្រើឧបករណ៍វាយតម្លៃទៅតាមប្រភេទផ្សេងៗរបស់សមភាគីនិងការប្រឈមមុខនឹងការបាត់បង់។ គំរូស្ថិតិទាំងនេះផ្អែកលើទិន្នន័យទីផ្សារ (បើមាន) ក៏ដូចជាទិន្នន័យផ្ទៃក្នុង ដែលមានទាំងកត្តាបរិមាណនិងគុណភាព។ PDs ត្រូវបានគេប៉ាន់ប្រមាណដោយគិតពីកាលកំណត់សងតាមកិច្ចសន្យា និងអត្រាការទូទាត់ដែលបានប៉ាន់ស្មាន។ ការប៉ាន់ស្មាន គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលត្រូវបានកែសម្រួលដើម្បីគិតបញ្ចូលនូវស្ថានភាពនាពេលអនាគតដែលនឹងមានផលប៉ះពាល់ដល់ PD។

LGD គឺជាការប៉ាន់ស្មាននៃការបាត់បង់ដែលកើតឡើងពីការខកខានក្នុងការសង។ វាផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់នៅក្នុងកិច្ចសន្យាដែលដល់ពេលកំណត់ និងអ្វីដែលអ្នកឲ្យខ្ចីរំពឹងថានឹងបានមកវិញ ដោយគិតបញ្ចូលទាំងលំហូរសាច់ប្រាក់ពីទ្រព្យបញ្ចាំ។ គំរូ LGD សម្រាប់ទ្រព្យសកម្មដែលគ្មានការធានាត្រូវបានពិចារណានូវរយៈពេលនៃការបានមកវិញ អត្រានៃការបានមកវិញ និង អតិថិភាពការទាមទារប្រាក់។ ការគណនាគឺផ្អែកតាមមូលដ្ឋាននៃលំហូរសាច់ប្រាក់អប្បបរមា ដែលលំហូរសាច់ប្រាក់ត្រូវបានធ្វើអប្បបរមាដោយ ប្រើ EIR ដើមនៃឥណទាន។

EAD គឺជាការប៉ាន់ស្មាននៃទំហំប៉ះពាល់នៅកាលបរិច្ឆេទនៃការខកខានក្នុងការសងនាពេលអនាគត ដោយគិតបញ្ចូលការផ្លាស់ប្តូរដែលបានរំពឹងទុកនៃទំហំប៉ះពាល់ក្រោយការិយបរិច្ឆេទ ដោយរួមបញ្ចូលទាំងការសងប្រាក់ដើម និងការប្រាក់ និងការដកប្រាក់ដែលបានរំពឹងទុកលើហ្វូស៊ីលីធីដែលបានសន្យា។ គំរូវិធីសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ EAD ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលរំពឹងទុកនៃសមតុល្យនៅសល់លើអាយុកាលនៃផលប៉ះពាល់ឥណទាន ដែលត្រូវបានអនុញ្ញាតដោយលក្ខខណ្ឌកិច្ចសន្យាបច្ចុប្បន្ន ដូចជាទម្រង់តម្លៃដក់រំលស់ ការទូទាត់សងមុនពេលកំណត់ ឬការទូទាត់សងច្រើនជាង ការផ្លាស់ប្តូរក្នុងការប្រើប្រាស់នៃការសន្យាមិនទាន់ដក និងសកម្មភាពកាត់បន្ថយឥណទានត្រូវបានធ្វើឡើងមុនពេលការខកខានសង។ ក្រុមហ៊ុនប្រើគំរូ EAD ដែលឆ្លុះបញ្ចាំងពីលក្ខណៈនៃផលប៉ះពាល់។

ក្រុមហ៊ុនវាស់វែង ECL ដោយគិតពីហានិភ័យនៃការខកខានក្នុងការសងក្នុងរយៈពេលកិច្ចសន្យាអតិបរមាដែលអង្គការត្រូវប្រឈមនឹងហានិភ័យឥណទាន ដោយមិនគិតរយៈពេលវែងជាងនេះទេ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាការផ្តល់ឧបករណ៍ឥណទានវិល ដែលរួមមានទាំងឥណទាន និងសមាសធាតុសន្យាមិនទាន់ដកដែលមិនអាចដកបាន លទ្ធភាពកិច្ចសន្យារបស់ក្រុមហ៊ុនក្នុងការទាមទារសំណង និងលុបចោលសន្យាមិនទាន់ដក មិនមានកំណត់ការប្រឈមនឹងការបាត់បង់ឥណទានរបស់ក្រុមហ៊ុនចំពោះរយៈពេលជូនដំណឹងកិច្ចសន្យា។ ចំពោះឧបករណ៍ហិរញ្ញវត្ថុបែបនេះ ក្រុមហ៊ុនវាស់វែង ECL ក្នុងរយៈពេលដែលវាត្រូវបានប្រឈមនឹងហានិភ័យឥណទាន ហើយ ECL នឹងមិនត្រូវបានកាត់បន្ថយដោយសកម្មភាពគ្រប់គ្រងហានិភ័យឥណទានទេ ទោះបីរយៈពេលនោះហួសពីរយៈពេលកិច្ចសន្យាអតិបរមាក៏ដោយ។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមិនមានរយៈពេលកំណត់ច្បាស់លាស់ ឬចន្លោះសម្រាប់ប្រាក់ទេហើយមានរយៈពេលលុបចោលកិច្ចសន្យាខ្លី។ ទោះយ៉ាងណាក្រុមហ៊ុនមិនអនុវត្តនៅក្នុងការគ្រប់គ្រងតាមធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ នូវសិទ្ធិក្នុងការលុបចោលឧបករណ៍ហិរញ្ញវត្ថុទាំងនេះឡើយ។ នេះដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានគ្រប់គ្រងក្នុងមូលដ្ឋានសមូហភាព ហើយត្រូវបានលុបចោល លុះត្រាតែក្រុមហ៊ុនដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វូស៊ីលីធី។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលក្រុមហ៊ុនរំពឹងថានឹងអនុវត្តដើម្បីកាត់បន្ថយ ECL ឧទាហរណ៍ការកាត់បន្ថយការកំណត់ ឬការលុបចោលសន្យាឥណទាន។

ការគណនា ECL សម្រាប់គោលបំណងគណនេយ្យ គឺខុសគ្នានឹងការគណនា ECL សម្រាប់គោលបំណងបទប្បញ្ញត្តិ ទោះបីជាធាតុចូលក្នុងការប្រើជាច្រើនស្រដៀងគ្នា។ ក្រុមហ៊ុនបានប្រាកដថាវិធីសាស្ត្រសមស្របត្រូវបានប្រើនៅពេលគណនា ECL សម្រាប់ទាំងគណនេយ្យនិងគោលបំណងបទប្បញ្ញត្តិ។ ភាពខុសគ្នាសំខាន់រវាងវិធីសាស្ត្រដែលត្រូវបានប្រើដើម្បីវាស់ ECL ស្របតាម CIFRS ៩ ធៀបនឹងគោលការណ៍ដែលត្រូវបានអនុវត្តសម្រាប់គោលបំណងបទប្បញ្ញត្តិគឺ៖

- ភាគរយនៃសិទ្ធិធានាផ្អែកទៅតាមរយៈពេលឥណទានខ្លី / វែង។
- ចំនួនថ្ងៃហួសកាលកំណត់។
- ការព្យាករណ៍នាពេលអនាគតនៃកត្តាម៉ាក្រូសេដ្ឋកិច្ច។
- PD និងប្រវត្តិនៃអត្រាការប្រមូលមកវិញ។

ការវាស់វែងនៃ ECL គឺផ្អែកលើប្រូបាប៊ីលីតេទម្ងន់នៃឥណទានបាត់បង់។ ជាលទ្ធផលការវាស់វែងនៃសិទ្ធិធានាឧបត្ថម្ភបង់គួរតែដូចគ្នា ដោយមិនគិតពីការវាស់វែងផ្អែកលើមូលដ្ឋានទោល ឬមូលដ្ឋានសមូហភាពនោះទេ (ទោះបីជាការវាស់វែងលើមូលដ្ឋានសមូហភាពមានភាពអនុវត្តជាក់ស្តែងសម្រាប់ផលប៉ុន្តែផ្សេងៗ)។ ទាក់ទងនឹងការវាយតម្លៃថាតើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន វាចាំបាច់ត្រូវអនុវត្តការវាយតម្លៃផ្អែកលើមូលដ្ឋានសមូហភាពដូចដែលបានកត់សម្គាល់ខាងក្រោម។

(e) ការដាក់ជាក្រុមផ្អែកលើលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា

ក្រុមហ៊ុន បានកំណត់នូវផ្នែកសំខាន់ៗចំនួន ៤ សម្រាប់ការគណនា PD ដែលមានលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា ដោយផ្អែកលើការវិភាគអត្រាវិល ដូចដែលបានបង្ហាញក្នុងតារាងខាងក្រោម។ ផ្នែកទាំងនេះគឺ៖

វិធីសាស្ត្រទូទាត់សងប្រាក់ដើម	ប្រភេទឥណទាន	ផ្នែក
ចុងកាលបរិច្ឆេទកំណត់	ក្រុម	EOT-ឥណទានជាក្រុម
ចុងកាលបរិច្ឆេទកំណត់	ឯកត្តជន	EOT-ឥណទានជាឯកត្តបុគ្គល
ការសងបណ្តាក់	ក្រុម	ការសងបណ្តាក់ - ឥណទានជាក្រុម
ការសងបណ្តាក់	ឯកត្តជន	ការសងបណ្តាក់ - ឥណទានជាឯកត្តបុគ្គល

ការដាក់ជាក្រុមត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីធានាថាក្រុមនីមួយៗមានការហានិភ័យដូចគ្នា។

(f) ការប្រមូលផ្តុំលើហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារ				
គិតតាមតម្លៃដករំលស់				
ការប្រមូលផ្តុំតាមវិស័យ៖				
ស្ថាប័នហិរញ្ញវត្ថុ	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣	៥៨.៣៩៦.៨៦៤	១៤.៤៣៦.៨០២
ឥណទានផ្តល់ដល់អតិថិជន				
គិតតាមតម្លៃដករំលស់				
ការប្រមូលផ្តុំតាមវិស័យ៖				
លក្ខណៈគ្រួសារ	៨០៦.៤៥៤.៤០០	១៩៧.៩៥១.៤៩៧	៤៥០.៨៧៤.២៣៥	១១១.៤៦៤.៥៨២
កសិកម្ម	៥២៨.៧២៧.៤៣២	១២៩.៧៨០.៩១១	៤៥៣.៣៨៩.៧១៧	១១២.០៨៦.៤៥៧
ការជួញដូរនិងពាណិជ្ជកម្ម	៣៥៥.២៤៣.៩២២	៨៧.១៩៧.៨២១	៣៤៧.៩៦៦.៣៧៣	៨៦.០២៣.៨២៥
សេវាកម្ម	១៩១.៦៨៥.៣៨៩	៤៧.០៥០.៩០៥	១៥៨.៤៦៦.៤១២	៣៩.១៧៥.៨៧៥
ការដឹកជញ្ជូន	៥០.៩២៤.៨៦០	១២.៤៩៩.៩៦៦	៣៨.០៦៨.៣៩៥	៩.៤១១.២២២
សំណង់	២៩.៥៩៤.៣៤៩	៧.២៦៤.២០០	៣១.៤៨២.៤៥៧	៧.៧៨៣.០៥៥
ផ្សេងៗ	៣៣២.៨៩៩	៨១.៧១៣	៧១៣.០៦១	១៧៦.២៨២
	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣	១.៤៨០.៩៦០.៦៥០	៣៦៦.១២១.២៩៨

(១) ការវិភាគគុណភាពឥណទាន

ការវិភាគនៃការប្រឈមមុខ និងហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ការវាយតម្លៃផ្ទៃក្នុង និង “ដំណាក់កាល” ដោយមិនគិតពីផលប៉ះពាល់នៃទ្រព្យបញ្ចាំ ឬការពង្រឹង ឥណទានផ្សេងទៀតត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១					
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	ដុល្លារអាមេរិក
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	
សមតុល្យនៅធនាគារផ្សេងៗ៖					
ធម្មតា	៥៩.៧២១.៣៨៩	-	-	៥៩.៧២១.៣៨៩	១៤.៧៦៤.២៤៩
សិទ្ធិធនបាត់បង់	(៨៣.៦៧១)	-	-	(៨៣.៦៧១)	(២០.៦៨៥)
តម្លៃយោង	៥៩.៦៣៧.៧១៨	-	-	៥៩.៦៣៧.៧១៨	១៤.៧៤៣.៥៦៤
ឥណទានផ្តល់ដល់អតិថិជន៖					
ធម្មតា	១.៨៨១.៥៨៧.៣៥៣	៤៩.៣៥៤.៧១៩	៣២៦.៨២២	១.៩៣១.២៦៨.៨៩៤	៤៧៤.០៤៧.៣៤៧
ប្តូរមើល	៥៧៧.៤១៦	១០.៧៨៥.៧៥៧	៧៧៣.០៦០	១២.១៣៦.២៣៣	២.៩៧៨.៩៤៨
ក្រោមស្តង់ដារ	-	១៧២.៥៩១	៤.៤៨៩.០៤១	៤.៦៦១.៦៣២	១.១៤៤.២៤០
សង្ស័យ	-	៨៦.៣៨៣	៤.១៦៤.១៩១	៤.២៥០.៥៧៤	១.០៤៣.៣៤២
បាត់បង់	-	-	១០.៦៤៥.៩១៨	១០.៦៤៥.៩១៨	២.៦១៣.១៣៦
	១.៨៨២.១៦៤.៧៦៩	៦០.៣៩៩.៤៥០	២០.៣៩៩.០៣២	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣
សិទ្ធិធនបាត់បង់	(១២.៦៩៤.៣១៥)	(២៩.០១៥.២២៥)	(១៦.៧៧០.៦២៧)	(៥៨.៤៨០.១៦៧)	(១៤.៣៥៤.៤៨៤)
តម្លៃយោង	១.៨៦៩.៤៧០.៤៥៤	៣១.៣៨៤.២២៥	៣.៦២៨.៤០៥	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០					
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	ដុល្លារអាមេរិក
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	
សមតុល្យនៅធនាគារផ្សេងៗ៖					
ធម្មតា	៥៨.៣៩៦.៨៦៤	-	-	៥៨.៣៩៦.៨៦៤	១៤.៤៣៦.៨០២
សិទ្ធិធនបាត់បង់	(៥០៨.៨៣០)	-	-	(៥០៨.៨៣០)	(១២៥.៧៩២)
តម្លៃយោង	៥៧.៨៨៨.០៣៤	-	-	៥៧.៨៨៨.០៣៤	១៤.៣១១.០១០
ឥណទានផ្តល់ដល់អតិថិជន៖					
ធម្មតា	១.៤៤០.៥៣២.៧៣៣	១២.៧១៤.៧៥៤	២៣៩.៩៩៣	១.៤៥៣.៤៨៧.៤៨០	៣៥៩.៣២៩.៤១៤
ប្តូរមើល	៧៦៣.៦៦៣	៦.៨២៣.៥៦៩	២៣.៣២១	៧.៦១០.៥៥៣	១.៨៨១.៤៧២
ក្រោមស្តង់ដារ	-	២០៨.៦២៩	៣.៩៤១.៥៨៩	៤.១៥០.២១៨	១.០២៦.០១២
សង្ស័យ	-	១៥៨.៦២៦	៥.៦១៥.៤១២	៥.៧៧២.៦៦៥	១.៤២៧.៤៥១
បាត់បង់	-	-	៩.៩៣៨.៣៦១	៩.៩៣៨.៣៦១	២.៤៥៦.៩៤៩
	១.៤៤១.២៩៦.៣៩៦	១៩.៩០៥.៩៧៨	១៩.៧៧៥.៦៧៦	១.៤៨០.៩៦០.៦៥០	៣៦៦.១២១.២៩៨
សិទ្ធិធនបាត់បង់	(១០.៧៤៦.៧៦២)	(១០.២១៦.១៤៤)	(១៥.៥៨២.៧០៥)	(៣៦.៥៤៥.៦១១)	(៩.០៣៤.៧៦២)
តម្លៃយោង	១.៤៣០.៥៤៩.៦៣៤	៩.៦៨៩.៨៣៤	៤.១៩២.៩៧១	១.៤៤៤.៤១៥.០៣៩	៣៥៧.០៨៦.៥៣៦

តារាងនេះសង្ខេបពីសិវិធានធនខាតបង់នាចុងការិយបរិច្ឆេទតាមថ្នាក់នៃការប៉ះពាល់ទ្រព្យសកម្ម។

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សិវិធានធនខាតបង់តាមថ្នាក់				
សមតុល្យនៅធនាគារផ្សេងៗគិតតាមតម្លៃដករំលស់	៨៣.៦៧១	២០.៥៣៨	៥០៨.៨៣០	១២៥.៧៩២
ឥណទានផ្តល់ដល់អតិថិជនគិតតាមតម្លៃដករំលស់	៥៨.៤៨០.១៦៧	១៤.៣៥៤.៤៨៤	៣៦.៥៤៥.៦១១	៩.០៣៤.៧៦២
ទ្រព្យសកម្មផ្សេងៗគិតតាមតម្លៃដករំលស់	១.៣២៤.៤៣១	៣២៥.០៩៤	-	-
	៥៩.៨៨៨.២៦៩	១៤.៧០០.១១៦	៣៧.០៥៤.៤៤១	៩.១៦០.៥៥៤

តារាងខាងក្រោមវិភាគពីចលនានៃសិវិធានធនខាតបង់ក្នុងឆ្នាំតាមថ្នាក់ទ្រព្យសកម្ម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១				
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សិវិធានធនខាតបង់សមតុល្យនៅធនាគារផ្សេងៗ					
សិវិធានធនខាតបង់គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១	៥០៨.៨៣០	-	-	៥០៨.៨៣០	៦៦.០២៧
ការផ្លាស់ប្តូរនៃសិវិធានធនខាតបង់៖					
- ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	(៤២៥.១៥៩)	-	-	(៤២៥.១៥៩)	(១០៤.៥១៣)
- ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	៥៩.០២៤
សិវិធានធនខាតបង់គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	៨៣.៦៧១	-	-	៨៣.៦៧១	២០.៥៣៨

សិវិធានធនខាតបង់-ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់

សិវិធានធនខាតបង់គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១	១០.៧៤៦.៧៦២	១០.២១៦.១៤៤	១៥.៥៨២.៧០៥	៣៦.៥៤៥.៦១១	៩.០៣៤.៧៦២
ការផ្លាស់ប្តូរនៃសិវិធានធនខាតបង់					
- ការផ្ទេរទៅដំណាក់កាលទី ១	៣.០០៣.៤៥១	(២.៨៤៩.៦១៥)	(១៥៣.៨៣៦)	-	-
- ការផ្ទេរទៅដំណាក់កាលទី ២	(៥០២.៦០៦)	៦១៤.៤៧១	(១១១.៨៦៥)	-	-
- ការផ្ទេរទៅដំណាក់កាលទី ៣	(៨០.០៩៧)	(២.២៣៥.៧៩៤)	២.៣១៥.៨៩១	-	-
- ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	១.៣៩១.៤០២	២២.៩៦៨.១៦៩	៧.៦៦៥.៣៨០	៣២.០២៤.៩៥១	៧.៨៧២.៤០៧
- ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	(៤.៧៩២.៨០៣)	(៥៩៦.២៣៦)	(៨៩៦.១៧២)	(៦.២៨៥.២១១)	(១.៥៤៥.០៣៧)
- ការលុបចេញពីបញ្ជី	-	-	(៨.២៣៩.៦៧៧)	(៨.២៣៩.៦៧៧)	(២.០២៥.៤៨៦)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង	៨.៥០០.២០៦	៣.៨៩៤.៧៦៩	៧៩០.៩៤៦	១៣.១៨៥.៩២១	៣.២៤១.៣៧៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	(៥.៥៧២.០០០)	(២.៩៩៦.៦៨៣)	(១៨២.៧៤៥)	(៨.៧៥១.៤២៨)	(២.១៥១.២៨៥)
ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ	-	-	-	-	៧២.២៥៤
សិវិធានធនខាតបង់គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១	១២.៦៩៤.៣១៥	២៩.០១៥.២២៥	១៦.៧៧០.៦២៧	៥៨.៤៨០.១៦៧	១៤.៣៥៤.៤៨៤

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល	សរុប	
	ទី ១	ទី ២	ទី ៣	តាន់រៀល	ដុល្លារអាមេរិក
<i>ឥណទានផ្តល់ដល់អតិថិជនតាមកម្រិតកំរើស</i>					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	២៦៩.០៥៨	-	-	២៦៩.០៥៨	៦៦.០២៧
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់៖					
- ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានបង្កើតឡើង	២៣៩.៧៧២	-	-	២៣៩.៧៧២	៥៨.៨១១
- ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	៩៥៤
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	៥០៨.៨៣០	-	-	៥០៨.៨៣០	១២៥.៧៩២

សំវិធានធនខាតបង់-ឥណទានផ្តល់ដល់អតិថិជនតាម កម្រិតកំរើស

សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	៦.៨៩០.២៦៣	១.៤៥៦.៨១៣	៨.៦១៥.៨៥០	១៦.៩៦២.៩២៦	៤.១៦២.៦៨១
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់					
- ការផ្ទេរទៅដំណាក់កាលទី ១	៣៧២.៥០៤	(២៦៦.៣០២)	(១០៦.២០២)	-	-
- ការផ្ទេរទៅដំណាក់កាលទី ២	(១០៦.៣៩៥)	១០៦.៣៩៥	-	-	-
- ការផ្ទេរទៅដំណាក់កាលទី ៣	(១៤៧.៧២០)	(៥១៥.៩៥៥)	៦៦៣.៦៧៥	-	-
- ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យ ឥណទាន	៩៦៤.៧៣៧	៦.៤២៩.៨៨៩	១០.២៧១.៩៣៩	១៧.៦៦៦.៥៦៥	៤.៣៣៣.២២៧
- ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យ ឥណទាន	(១.២១៨.៣៧៣)	(១៨.៧០៩)	(៩៨.៦៥៣)	(១.៣៣៥.៧៣៥)	(៣២៧.៦២៧)
- ការលុបចេញពីបញ្ជី	-	(៥២.២៦០)	(៣.៩៩៨.៧២៣)	(៤.០៥០.៩៨៣)	(៩៩៣.៦១៩)
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានបង្កើតឡើង	៧.៨៧០.៦៩១	៣.៦៥៩.២១៤	១.១៩៦.៩៩៣	១២.៧២៦.៨៩៨	៣.១២១.៦៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	(៣.៨៧៨.៩៤៥)	(៥៨២.៩៤១)	(៩៦២.១៧៤)	(៥.៤២៤.០៦០)	(១.៣៣០.៤០៥)
ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ	-	-	-	-	៦៨.៨៧២
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	១០.៧៤៦.៧៦២	១០.២១៦.១៤៤	១៥.៥៨២.៧០៥	៣៦.៥៤៥.៦១១	៩.០៣៤.៧៦២

ព័ត៌មានផ្សេងទៀតស្តីពីការផ្លាស់ប្តូរសំខាន់ៗលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុក្នុងឆ្នាំ ដែលរួមចំណែកទៅលើការផ្លាស់ប្តូរសិទ្ធិធនធានខាតបង់ ត្រូវបានផ្តល់ ក្នុងតារាងខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១				
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន					
តាមតម្លៃដករំលស់					
តម្លៃយោងដុលគិតត្រឹម	១.៤៤១.២៩៦.៣៩៦	១៩.៩០៥.៥៧៨	១៩.៧៥៨.៦៧៦	១.៤៨០.៩៦០.៦៥០	៣៦៤.០៥១.២៩១
ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១					
ការផ្លាស់ប្តូរនៃតម្លៃយោងដុល					
- ការផ្ទេរទៅដំណាក់កាលទី ១	៥.១៨១.៨៦៥	(៤.៩៧៩.១៨៩)	(២០២.៦៧៦)	-	-
- ការផ្ទេរទៅដំណាក់កាលទី ២	(៥៦.៧៤៨.៩៦៩)	៥៦.៨៨៣.១៨៨	(១៣៤.២១៩)	-	-
- ការផ្ទេរទៅដំណាក់កាលទី ៣	(៨.៨៤០.៥៥៧)	(៤.៥០៨.៧៦៣)	១៣.៣៤៩.៣២០	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន	១.៤០២.៧៩៧.៨៨៨	៧.៣០២.៧៩២	១.១៤៣.៦៨៨	១.៤១១.២៤៤.៣៦៨	៣៤៦.៩១៣.៥៦១
បង្កើតប្តូរ					
ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបាន	(៩០១.៥២១.៨៥៤)	(១៤.២០៤.១៥៦)	(៥.២៧៦.០៨០)	(៩២១.០០២.០៩០)	(២២៦.៤០១.៦៩៤)
ទទួលស្គាល់	-	-	(៨.២៣៩.៦៧៧)	(៨.២៣៩.៦៧៧)	(២.០២៥.៤៨៦)
ការលុបចេញពីបញ្ជី	-	-	-	-	(៧១០.៦៥៩)
ការផ្លាស់ប្តូរផ្សេងៗ	-	-	-	-	-
តម្លៃយោងដុលគិតត្រឹម	១.៤៨២.១៦៤.៧៦៩	៦០.៣៩៩.៤៥០	២០.៣៩៩.០៣២	១.៥៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១					
សិទ្ធិធនធានខាតបង់គិតត្រឹម	(១២.៦៩៤.៣១៥)	(២៩.០១៥.២២៥)	(១៦.៧៧០.៦២៧)	(៥៨.៤៨០.១៦៧)	(១៤.៣៥៤.៤៨៤)
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១					

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	ដំណាក់កាលទី ១		ដំណាក់កាលទី ២		ដំណាក់កាលទី ៣		សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន								
តាមតម្លៃដករំលស់								
តម្លៃយោងដុលតិកត្រឹម	១.២៨៨.៨៥៥.៨០២	៧.៦៥៩.៨២៥	១១.៧៤២.៥៦០	១.៣០៨.២៥៨.១៨៧	១.៣០៨.២៥៨.១៨៧	១.៣០៨.២៥៨.១៨៧	៣២១.០៤៤.៩៥៤	
ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០								
ការផ្លាស់ប្តូរនៃតម្លៃយោងដុល								
- ការផ្ទេរទៅដំណាក់កាលទី ១	១.០០៤.៦២៧	(៨៦២.៧៧៥)	(១៤១.៨៥២)	-	-	-	-	-
- ការផ្ទេរទៅដំណាក់កាលទី ២	(១៩.០៤០.៣៤៦)	១៩.០៤០.៣៤៦	-	-	-	-	-	-
- ការផ្ទេរទៅដំណាក់កាលទី ៣	(១២.៤០៨.២៧១)	(២.១៨៣.៤៨៧)	១៤.៥៩១.៧៥៨	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន	១.០៦៥.៧៨២.៧៥៤	៦.៣៥៤.៤០៦	១.២០១.៩៥៩	១.០៧៣.៣៣៩.០៨៩	១.០៧៣.៣៣៩.០៨៩	១.០៧៣.៣៣៩.០៨៩	២៦៣.២៦៦.៨៨៥	
បង្កើតប្តូរទិញ								
ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបាន	(៨៨២.៨៩៨.១៧០)	(៩.៩០៦.៩៥៣)	(២.២៦៦.២៥២)	(៨៩៥.០៧១.៣៧៥)	(៨៩៥.០៧១.៣៧៥)	(៨៩៥.០៧១.៣៧៥)	(២១៩.៥៤១.៦៦៧)	
ទទួលស្គាល់								
ការលុបចេញពីបញ្ជី	-	(១៩៥.៧៨៤)	(៥.៣៦៩.៤៦៧)	(៥.៥៦៥.២៥១)	(៥.៥៦៥.២៥១)	(៥.៥៦៥.២៥១)	(១.៣៦៥.០៣៦)	
ការផ្លាស់ប្តូរផ្សេងៗ	-	-	-	-	-	-	២.៧១៦.១៦២	
តម្លៃយោងដុលតិកត្រឹម	១.៤៤១.២៩៦.៣៩៦	១៩.៩០៥.៥៧៨	១៩.៧៥៨.៦៧៦	១.៤៨០.៩៦០.៦៥០	១.៤៨០.៩៦០.៦៥០	១.៤៨០.៩៦០.៦៥០	៣៦៦.១២១.២៩៨	
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០								
សំវិធានធនខាតបង់តិកត្រឹម	(១០.៧៤៦.៧៦២)	(១០.២១៦.១៤៤)	(១៥.៥៨២.៧០៥)	(៣៦.៥៤៥.៦១១)	(៣៦.៥៤៥.៦១១)	(៣៦.៥៤៥.៦១១)	(៩.០៣៤.៧៦២)	
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០								

នៅក្រោមនីតិវិធីត្រួតពិនិត្យរបស់ក្រុមហ៊ុន ការកើនឡើងជាសារវន្តនូវហានិភ័យឥណទានជាសារវន្តត្រូវបានកំណត់មុនពេលការប៉ះពាល់បានកើតឡើង ហើយយ៉ាងយូរ បំផុតនៅពេលដែលការឥណទានបានលើស ៣០ ថ្ងៃនៃកាលកំណត់សង។ នេះជាករណីចម្បងសម្រាប់ឥណទានផ្តល់ដល់អតិថិជន។ តារាងខាងក្រោមផ្តល់ជូននូវ ការវិភាគតម្លៃយោងដុលនៃឥណទានផ្តល់ដល់អតិថិជនតាមស្ថានភាពហួសកាលកំណត់។

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	តម្លៃយោងដុល	សំវិធានធនខាតបង់	តម្លៃយោងដុល	សំវិធានធនខាតបង់
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន៖				
០-២៩ ថ្ងៃ	១.៩៣២.០៨៥.៥២៥	៣៦.៧៧៥.៣៧១	១.៤៥៣.៩០៦.៩៤៣	១៧.៦៤៦.៤១៥
៣០-៥៩ ថ្ងៃ	៧.៣៧៤.៥១៥	៣.៦៥៦.២៧២	៤.១៦១.២៩២	២.១៦៤.២០៣
៦០-៨៩ ថ្ងៃ	៤.២៦៤.៤៥០	២.០៩១.៥៤៨	៣.០៦៣.១៥១	១.៣៦៣.៥៧០
៩០-១៨០ ថ្ងៃ	៤.៧៥២.៦៨៩	៣.៣១២.១២០	៤.៤៦២.៩៣៥	៣.៥៩៥.៥២៦
ច្រើនជាង ១៨០ ថ្ងៃ	១៤.៤៨៦.០៧២	១២.៦៤២.៨៥៦	១៥.៣៦៦.៣២៩	១១.៧៧៥.៨៩៧
សរុប	១.៩៦២.៩៦៣.២៥១	៥៨.៤៨០.១៦៧	១.៤៨០.៩៦០.៦៥០	៣៦.៥៤៥.៦១១
សមមូលដុល្លារអាមេរិក	៤៨១.៨២៧.០១៣	១៤.៣៥៤.៤៨៤	៣៦៦.១២១.២៩៨	៩.០៣៤.៧៦២

(h) វត្ថុបញ្ជាក់ក្នុងកិច្ចព្រមព្រៀង និងការពង្រឹងឥណទានផ្សេងទៀត

ក្រុមហ៊ុនកាន់កាប់ទ្រព្យបញ្ចាំជាលំនៅដ្ឋានសម្រាប់ឥណទានភាគច្រើន ហើយទ្រព្យបញ្ចាំរួមមានដីធ្លី ផ្ទះ អគារ និងអចលនវត្ថុផ្សេងៗទៀត។ គោលការណ៍របស់ក្រុមហ៊ុន គឺផ្តល់មូលនិធិរហូតដល់ ៧០ ភាគរយនៃតម្លៃរបស់ទ្រព្យបញ្ចាំ។ មិនមានការផ្លាស់ប្តូរនៅក្នុងគោលការណ៍បញ្ចាំរបស់ក្រុមហ៊ុនក្នុងកំឡុងឆ្នាំនោះទេ។

៣.៥.២ ហានិភ័យទីផ្សារ

ក្រុមហ៊ុនប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឱ្យតម្លៃសមស្រប ឬ លំហូរសាច់ប្រាក់នាពេលអនាគតរបស់ខុបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលដោយសារ តែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីអត្រាការប្រាក់បើកចំហ និងរូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះត្រូវប្រឈមនឹង បម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ បរទេស និងតម្លៃមូលធន។

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ

គោលបំណងនៃហានិភ័យនៃទីផ្សាររបស់ក្រុមហ៊ុន គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការប្រឈមនឹងហានិភ័យ ទីផ្សារដើម្បីបង្កើនផលចំណេញលើហានិភ័យ ស្របពេល ធ្វើឱ្យប្រាកដថាមានលទ្ធភាពសងបំណុល ។

ទន្ទឹមនឹងហានិភ័យសន្ទនីយភាពនេះ ALCO ទទួលខុសត្រូវក្នុងការធ្វើឱ្យប្រាកដនូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទីផ្សារទូទាំងក្រុមហ៊ុន។ កម្រិតជាក់លាក់នៃសិទ្ធិ និងការទទួលខុសត្រូវទាក់ទងនឹងការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានចាត់តាំងឱ្យគណៈកម្មាធិការហានិភ័យទីផ្សារតាមការសម្របសម្រួល។

សកម្មភាពគ្រប់គ្រងហានិភ័យទីផ្សារសំខាន់ៗគឺ៖

- ការកំណត់អត្តសញ្ញាណហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការវាស់វែងឯករាជ្យ និងវាយតម្លៃលើហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការប្រើប្រាស់លទ្ធផល និងការប៉ាន់ស្មានជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហានិភ័យ / ផលទទួលបានមកវិញរបស់ក្រុមហ៊ុន; និង
- តាមដានហានិភ័យនិងការវាយតម្លៃអំពីបញ្ហាទាំងនោះ។

ក្រុមហ៊ុនប្រើខុបករណ៍បរិមាណ និងគុណភាពជាច្រើន ដើម្បីគ្រប់គ្រង និងតាមដានហានិភ័យទីផ្សារ។ ដែនកំណត់បរិមាណសម្រាប់តម្លៃសមស្រប និងភាពប្រែប្រួល លើប្រាក់ចំណូលសុទ្ធ ការធ្វើតេស្តភាពតានតឹង ការវិភាគសេណារីយ៉ូ និងសមាមាត្រលើដើមទុនសេដ្ឋកិច្ចត្រូវបានប្រើដើម្បីពង្រឹងចំណង់ហានិភ័យទីផ្សាររបស់ក្រុមហ៊ុន។ កត្តាបរិមាណ និងគុណភាពដែលកំណត់ហានិភ័យតម្លៃទីផ្សារ ត្រូវបានកំណត់ដោយគណៈគ្រប់គ្រង ALCO ដោយយោងទៅលើការគ្រប់គ្រងមូលធនសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន។ ផ្អែកលើការវិភាគគុណភាព និងសមាមាត្របរិមាណ មុខងារហានិភ័យទីផ្សារកំណត់ហានិភ័យនាពេលអនាគត រំពឹងទុក ដោយសហការជាមួយមុខងារ ហិរញ្ញវត្ថុ ការបាត់បង់ហិរញ្ញវត្ថុសក្តានុពល និងកំណត់សំណើសម្រាប់សកម្មភាពបន្ថែមទៀតដែលត្រូវបានពិភាក្សាជាមួយអង្គការទីផ្សារ។ ការផ្តោតលើហានិភ័យត្រូវ បានដាក់កំហិតដោយផ្ទាល់ជាមួយនឹងដែនកំណត់ជាក់លាក់ ឬត្រូវបានជៀសវាងដោយប្រយោល ដោយប្រើចន្លោះម៉ូឌុលនៃដែនកំណត់ដូចបានពិពណ៌នាខាងលើ។ របាយការណ៍ហានិភ័យទីផ្សារដែលឆ្លុះបញ្ចាំងពីហានិភ័យរបស់ក្រុមហ៊ុន ការផ្តោតលើហានិភ័យលទ្ធផលតេស្តភាពតានតឹងត្រូវបានពិនិត្យឡើងវិញជាដៀងរាល់ថ្ងៃ។ សកម្មភាពសមស្របត្រូវបានធ្វើឡើងនៅពេលចាំបាច់ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងដែនកំណត់ដែលពាក់ព័ន្ធដើម្បីធានា ថាគោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានឆ្លើយតប។

ក្រុមហ៊ុនមានធ្វើការដោះដូររូបិយប័ណ្ណមួយចំនួន ដើម្បីគ្រប់គ្រងការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់ខ្លួន។

ការប្រឈមមុខរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ទាក់ទងទៅនឹង ផលបំពុលដែលមិនមែនជួញដូរ។

មិនមានការផ្លាស់ប្តូរទៅ លើការប្រឈមរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ឬលក្ខណៈដែលហានិភ័យទាំងនេះត្រូវបានគ្រប់គ្រង និងវាស់វែងទេ។

(ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស

ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និង ធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក រៀលខ្មែរ (“រៀល”) និង បាតថៃ (“បាត”)។ ហានិភ័យប្តូររូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យរូបិយប័ណ្ណជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជាប្រាក់រៀល សមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១					
រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប	
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	
ធាតុនៅក្នុងតារាងតុល្យការ					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៤៦.៩២២.២៦៦	៥៦.៧៧០.៣៥១	១៥.៥៧០.២៥២	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៣២.៧៧៨.០៣៥	១០៩.២០៥.៩៥៤	-	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៥០
សមតុល្យនៅធនាគារផ្សេងៗ (*)	២.២៤៥.៤៤២	៥៧.៤៧៥.៩៤៧	-	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣
ឥណទានផ្តល់ដល់អតិថិជន (*)	១.០៧០.៦៩៧.៤៧៧	៨៣២.៦៥០.៤២០	៥៩.៦១៥.៣៥៤	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣
ទ្រព្យសកម្មផ្សេងៗ	១.៥៥៣.២៤២	២.១៦៥.៨៦១	១៣៦.៧០០	៣.៨៥៥.៨០៣	៩៤៦.៤៤២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២៥៤.១៩៦.៤៦២	១.០៥៨.២៦៨.៥៣៣	៧៥.៣២២.៣០៦	២.៣៨៧.៧៨៧.៣០១	៥៨៦.១០៣.៩០៤
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	៣៣៣.០៨៦.៨១២	៦៦៦.៦៩៥.៨៤១	២៥.៤៩៣.៤៨៩	១.០២៥.២៧៦.១៤២	២៥១.៦៦៣.២៦៥
បំណុលភតិសន្យា	-	២៨.៥១៥.៥៨៧	-	២៨.៥១៥.៥៨៧	៦.៩៩៩.៤០៨
ប្រាក់កម្ចី	៤៥៨.១៩៨.០៧៨	៣៨៤.៥៥០.៣៩៥	៤៩.៦៩៥.២៦៩	៨៩២.៤៤៣.៧៤២	២១៩.០៥៨.៣៥៦
អនុបំណុល	-	៣៦.៧១១.៩៥៧	-	៣៦.៧១១.៩៥៧	៩.០១១.២៨១
បំណុលផ្សេងៗ	១៥.៧៤៥.៦២៧	៤.៥៧១.៣៨៥	២៩៩.៨៣៦	២០.៦១៦.៨៤៨	៥.០៦០.៥៩១
បំណុលហិរញ្ញវត្ថុសរុប	៨០៧.០៣០.៥១៧	១.១២១.០៤៥.១៦៥	៧៥.៤៨៨.៥៩៤	២.០០៣.៥៦៤.២៧៦	៤៩១.៧៩២.៩០១

(*) មិនរួមបញ្ចូលសិទ្ធិធនាគារបង់។

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ធាតុនៅក្នុងតារាងតុល្យការ					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៣៥.០៨២.២៦១	៣៨.៤២០.១៥០	១០.៨៣៩.៣៨០	៨៤.៣៤១.៧៩១	២០.៨៥០.៨៧៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦១.៩៩៣.២០៦	១៣៨.៤៤៣.០៩៣	-	២០០.៤៣៦.២៩៩	៤៩.៥៥១.៦១៩
សមតុល្យនៅធនាគារផ្សេងៗ (*)	៥.០៥៧.០១៨	៥៣.៣៣៩.៨៤៦	-	៥៨.៣៩៦.៨៦៤	១៤.៤៣៦.៨០២
ឥណទានផ្តល់ដល់អតិថិជន (*)	៩០១.១១៣.៨៥១	៥១៤.២៧៧.៦៤៨	៦៥.៥៦៩.១៥១	១.៤៨០.៩៦០.៦៥០	៣៦៦.១២១.២៩៨
ទ្រព្យសកម្មផ្សេងៗ	-	១.៧៥៩.៥៧៥	-	១.៧៥៩.៥៧៥	៤៣៥.០០០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.០០៣.២៤៦.៣៣៦	៧៤៦.២៤០.៣១២	៧៦.៤០៩.៥៣១	១.៨២៥.៨៩៥.១៧៩	៤៥១.៣៩៥.៥៩៤

បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	២៥៩.០២៤.៤៨៥	៥៦៩.៦៩២.៣៦៥	១៩.៤៤០.៦៩៨	៨៤៨.១៥៧.៥៤៨	២០៩.៦៨០.៤៨២
បំណុលភតិសន្យា	-	២២.៤៥៦.៩៥៤	-	២២.៤៥៦.៩៥៤	៥.៥៥១.៧៨១
ប្រាក់កម្ចី	៣៦៤.៩១១.៥៦៨	២០៤.៨០៤.៧៩០	៥៣.២៩៩.៤១១	៦២៣.០១៥.៧៦៩	១៥៤.០២១.២០៤
អនុបំណុល	៥.០៩១.០១១	១២.១៩១.៤៤២	-	១៧.២៨២.៤៥៣	៤.២៧២.៥៤៧
បំណុលផ្សេងៗ	៦.៩៣២.៨៧៧	៨.៧៣៣.៨៦២	២១៣.៧៨៥	១៥.៨៨០.៥២៤	៣.៩២៥.៩៦៥
បំណុលហិរញ្ញវត្ថុសរុប	៦៣៥.៩៥៩.៩៤១	៨១៧.៨៧៩.៤១៣	៧២.៩៥៣.៨៩៤	១.៥២៦.៧៩៣.២៤៨	៣៧៧.៤៥១.៩៧៩

(*) មិនរួមបញ្ចូលសិទ្ធិធានាធនាគារឡើយ។

ការដោះដូររូបិយប័ណ្ណ

ក្រុមហ៊ុនមានកិច្ចសន្យាដោះដូររូបិយប័ណ្ណរបរទេសចំនួន ១ (២០២០៖ ២ កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជកម្មយុទ្ធសាស្ត្រ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ក្នុងការប្តូររូបិយប័ណ្ណប្រាក់រៀលជាមួយរូបិយប័ណ្ណដុល្លារអាមេរិក ដើម្បីគ្រប់គ្រងហានិភ័យប្តូររូបិយប័ណ្ណរបរទេស។ ដោយគណៈគ្រប់គ្រងបានពិនិត្យថាការប្រឈមខុសនឹងហានិភ័យប្តូររូបិយប័ណ្ណមានកម្រិតទាប ដូច្នេះគ្មានការបង្ហាញការវិភាគនៃឥទ្ធិពលសម្រាប់ហានិភ័យប្តូររូបិយប័ណ្ណទេ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តម្លៃសមស្រប គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារលទ្ធផលនៃការផ្លាស់ប្តូរ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលចលនាមិននឹកស្មានដល់កើតឡើង។ ការគ្រប់គ្រងរបស់ក្រុមហ៊ុន នៅដំណាក់កាលនេះមិនមានគោលនយោបាយកំណត់កំរិតនៃភាពមិនត្រូវគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចត្រូវបានអនុវត្ត ទោះជាយ៉ាងណា គណៈគ្រប់គ្រងត្រួតពិនិត្យជាទៀងទាត់នូវភាពមិនស៊ីគ្នា។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពដែលការផ្លាស់ប្តូរអត្រាការប្រាក់ នឹងដោះស្រាយដល់ប្រាក់ចំណេញនាពេលអនាគត ឬតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ដែលបណ្តាលមកពីភាពមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញនៃទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះដោយផ្តល់ការកំណត់តម្លៃឡើងវិញនៃទ្រព្យសកម្ម និងបំណុលតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនមិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសំខាន់ៗជាមួយនឹងអត្រាការប្រាក់ប្រែប្រួលឡើយ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារទទួលបានការប្រាក់ថេរសម្រាប់រយៈពេលនៃប្រាក់បញ្ញើនិងការដាក់ប្រាក់តម្កល់ ហើយឥណទានដល់អតិថិជនទទួលបានការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅសល់ក្នុងរយៈពេលដែលបានព្រមព្រៀង ហើយប្រាក់កម្ចី និងអនុបំណុលមានអត្រាការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅសល់ក្នុងរយៈពេលដែលបានព្រមព្រៀងនៃកម្ចី។ ដូច្នេះការវិភាគនៃឥទ្ធិពលអំពីហានិភ័យអត្រាការប្រាក់មិនត្រូវបានបង្ហាញឡើយ។

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃទីតាំងគម្លាតអត្រាការប្រាក់របស់ក្រុមហ៊ុនលើផលបំប្រែមិនមែនផ្ទេរ។ តារាងគម្លាតការប្តូរតម្លៃការប្រាក់វិភាគលើភាពមិនស៊ីគ្នានៃអត្រាការប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយផ្អែកលើកាលបរិច្ឆេទដល់កាលកំណត់ប្រសិនបើអត្រាថេរ។

	រហូតដល់ ១ ខែ	>១ ដល់ ៣ ខែ	>៣ ដល់ ១២ ខែ	>១ ដល់ ៥ ឆ្នាំ	លើស ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

គិតត្រឹម
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១
ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១១៩.២៦២.៨៦៩	១១៩.២៦២.៨៦៩
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	១៨.៤០៣.១១២	-	៤០៣.៧០០	-	-	២២៣.១៧៧.១៧៧	២៤១.៩៨៣.៩៨៩
សមតុល្យនៅ ធនាគារ (*)	៦.៦៩៦.០៤៧	-	៥៣.០២៥.៣៤២	-	-	-	៥៩.៧២១.៣៨៩
ឥណទានផ្តល់ ដល់អតិថិជន (*)	២.២៧៤.១០៦	៧.៨៧១.៧១១	១៣៩.០០៧.៩៧៣	១.៣៧៤.៥២៥.៨១៣	៤៣៩.២៨៣.៦៤៨	-	១.៩៦២.៩៦៣.២៥១
ទ្រព្យសកម្មផ្សេងៗ	៩.០៩៦	៣.២២៦	១៨០.៧៩១	១.៨៦៤.៣៨២	២៦.១១៨	១.៧៧២.១៩០	៣.៨៥៥.៨០៣
	២៧.៣៨៧.៣៦១	៧.៨៧៤.៩៣៧	១៩២.៦១៧.៨០៦	១.៣៧៦.៣៩០.១៩៥	៤៣៩.៣០៩.៧៦៦	៣៤៤.២១២.២៣៦	២.៣៨៧.៧៨៧.៣០១

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៤៦៥.១៣១.២៧៩	៨.៥៩៤.៣៧០	២៩៧.៦៥២.៩៤៣	២៤១.៨០៤.៧៨៣	១២.០៩២.៧៦៧	-	១.០២៥.២៧៦.១៤២
បំណុលភតិសន្យា	-	-	-	-	-	២៨.៥១៥.៥៨៧	២៨.៥១៥.៥៨៧
ប្រាក់កម្ចី	១៦.៧១៣.៣០០	១០៤.៨៥៤.១៥១	៣១៦.៩៨៦.៩១១	៤៤៨.៩៤៥.៦១១	៤.៩៤៣.៧៦៩	-	៨៩២.៤៤៣.៧៤២
អនុបំណុល	-	-	-	៣៦.៧១១.៩៥៧	-	-	៣៦.៧១១.៩៥៧
បំណុលផ្សេងៗ	-	-	-	-	-	២០.៦១៦.៨៤៨	២០.៦១៦.៨៤៨
	៤៨១.៨៤៤.៥៧៩	១១៣.៤៤៨.៥២១	៦១៤.៦៣៩.៨៥៤	៧២៧.៤៦២.៣៥១	១៧.០៣៦.៥៣៦	៤៩.១៣២.៤៣៤	២.០០៣.៥៦៤.២៧៦

**គម្លាតការប្តូរតម្លៃ
ការប្រាក់សរុប**

	(៤៥៤.៤៦២.២១៨)	(១០៥.៥៧៣.៥៨៤)	(៤២២.០២២.០៤៨)	៦៤៨.៩២៧.៨៤៤	៤២២.២៧៣.២៣០	២៩៥.០៧៩.៨០១	៣៨៤.២២៣.០២៥
សមមូល ជាដុល្លារអាមេរិក	(១១១.៥៥១.៨៤៥)	(២៥.៩១៣.៩៨៧)	(១០៣.៥៨៩.១១៣)	១៥៩.២៨៥.១៨៥	១០៣.៦៥០.៧៦៨	៧២.៤២៩.៩៩៥	៩៤.៣១១.០០៣

រហូតដល់ ១ ខែ	>១ ដល់ ៣ ខែ	>៣ ដល់ ១២ ខែ	>១ ដល់ ៥ ឆ្នាំ	លើស ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

គិតត្រឹម

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៨៤.៣៤១.៧៩១	៨៤.៣៤១.៧៩១
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	២៨.១៤៤.៦៦៦	៧.២៨១.០០០	២៥.៨០៤.៨៥០	-	-	១៣៩.២០៥.៧៨៣	២០០.៤៣៦.២៩៩
សមតុល្យនៅ ធនាគារ (*)	៣៨.១០១.៩៦១	-	២០.២៩៤.៩០៣	-	-	-	៥៨.៣៩៦.៨៦៤
សមតុល្យនៅ ធនាគារ (*)	២៨៧.៥៧២	៥៧០.៣៦១	១៩០.១៦៧.៨៥៣	១.១៤៥.០១៥.១៥៧	១៤៤.៩១៩.៧០៧	-	១.៤៨០.៩៦០.៦៥០
ឥណទានផ្តល់ ដល់អតិថិជន (*)	-	-	-	-	-	១.៧៥៩.៥៧៥	១.៧៥៩.៥៧៥
ទ្រព្យសកម្មផ្សេងៗ	៦៦.៥៣៤.១៩៩	៧.៨៥១.៣៦១	២៣៦.២៦៧.៦០៦	១.១៤៥.០១៥.១៥៧	១៤៤.៩១៩.៧០៧	២២៥.៣០៧.១៤៩	១.៨២៥.៨៩៥.១៧៩

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៤០៦.៥៦៦.៤៣៣	៧១.១៩៧.៤៩៣	៣០៦.៨១៧.១១៩	៦៣.៥៧៦.៥០៣	-	-	៨៤៨.១៥៧.៥៤៨
បំណុលកតិសន្យា	-	-	-	-	-	២២.៤៥៦.៩៥៤	២២.៤៥៦.៩៥៤
ប្រាក់កម្ចី	៣០.៨៣២.៧១៧	៤៨.៤៣០.៧៣៩	២១៦.២៩៥.១៦២	៣២៧.២៥៦.០៣១	២០១.១២០	-	៦២៣.០១៥.៧៦៩
អនុបំណុល	-	-	៥.០៩១.០១១	១២.១៩១.៤៤២	-	-	១៧.២៧២.៤៥៣
បំណុលផ្សេងៗ	-	-	-	-	-	១៥.៨៨០.៥២៤	១៥.៨៨០.៥២៤
	៤៣៧.៣៩៩.១៥០	១១៩.៦២៨.២៣២	៥២៨.២០៣.២៩២	៤០៣.០២៣.៩៧៦	២០១.១២០	៣៨.៣៣៧.៤៧៨	១.៥២៦.៧៩៣.២៤៨
គ្រួសារប្តូរតម្លៃ ការប្រាក់សរុប	(៣៧០.៨៦៤.៩៥១)	(១១១.៧៧៨.៨៧១)	(២៩១.៩៣៥.៦៨៦)	៧៤១.៩៩១.១៨១	១៤៤.៧១៨.៥៨៧	១៨៦.៩៦៩.៦៧១	២៩៩.១០១.៩៣១
សមមូល ជាដុល្លារអាមេរិក	(៩១.៦៨៤.៧៨៤)	(២៧.៦៣៣.៣៤៣)	(៧២.១៧១.៩៨៧)	១៨៣.៤៣៤.១៦១	៣៥.៧៧៧.១៥៤	៤៦.២២២.៤១៦	៧៣.៩៤៣.៦១៧

(*) មិនរួមបញ្ចូលសំវិធានធនខាតបង់។

៣៥.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលកាតព្វកិច្ចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់ កាលកំណត់សង និងពុំមានប្រាក់បង្វិលនៅពេលគេដកប្រាក់។ ផលវិបាកទាំងនេះអាច ធ្វើឲ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឲ្យ បានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលអវសានរបស់បំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃ មានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ពីព្រោះរយៈពេលទាំងនេះជាការិយបរិច្ឆេទគន្លឹះដ៏ សំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងធ្វើការប៉ាន់ស្មានពីការដកប្រាក់របស់ ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីបំណុលរបស់ក្រុមហ៊ុនតាមកាលអវសានដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់នាកាលបរិច្ឆេទបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុនៅនឹងកាលអវសានក្នុងកិច្ចសន្យាឬតាមការប៉ាន់ស្មានកាលអវសាន។

រហូតដល់ ១ ខែ	>១ ដល់ ៣ ខែ	>៣ ដល់ ១២ ខែ	>១ ដល់ ៥ ឆ្នាំ	លើស ៥ ឆ្នាំ	សរុប
ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១
បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៥០៤.៩២២.៦១៩	៨៩.៥៤៨.២៣៦	៣៧៩.៤៤២.៣៨១	៧៩.២០២.៥៩០	-	១.០៥៣.១១៥.៨២៦
បំណុលកតិសន្យា	៧៧៨.១៧៤	១.៥៤២.៦៧៨	៦.៥៧៤.៣៥២	២១.៣៧៥.៧៩១	៣.០៩៤.៣៣៦	៣៣.៣៦៥.៣៣១
ប្រាក់កម្ចី	៧.៥១៩.៦៤៥	៩២.៩៥៩.៨៧៥	៣៣៣.៨១២.៣៥៨	៥១៦.១២៧.៨២២	៥.០៦១.២៤១	៩៥៥.៤៨០.៩៤១
អនុបំណុល	៣១២.៨៥៣	៦២៥.៧០៦	៦.៦២៦.២៤៣	៤៣.៥១៥.២៣៩	-	៥១.០៨០.០៤១
បំណុលផ្សេងៗ	-	៦.៦៥៦.៤៦១	១១.១០៦.៧១១	២.៨៥៣.៦៧៦	៨៦៨.៩៨៨	២១.៤៨៥.៨៣៦
បំណុលហិរញ្ញវត្ថុសរុប	៥១៣.៥៣៣.២៩១	១៩១.៣៣២.៩៥៦	៧៣៣.៥៦២.០៨៥	៦៦៣.០៧៥.១១៨	៩.០៥៨.៥៦៥	២.១១៤.៥២៧.៩៧៥
សមមូលជាដុល្លារអាមេរិក	១២៦.០៥១.៣៧២	៤៦.៩៦៤.៣៩៨	១៨១.០៤១.២៤៨	១៦២.៧៥៧.៧៦១	២.២១៥.១៦១	៥២២.៧៥១.០៤៤

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០
បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៤០៩.៣៣៩.៦៩៧	៨០.៥៤៩.៩៤៩	៣១៦.៥៣២.៦៣៨	៦៥.១៨២.២៤៨	-	៨៧១.៥០៤.៥៣២
បំណុលកតិសន្យា	៧៣៨.៥៨២	១.៤៤៧.៦៦៥	៥.៣៦៧.៦២៣	១៥.៩៧៥.៨០៤	៣.០៧៧.៥២០	២២.៤៨៦.៩៥៤
ប្រាក់កម្ចី	៤១.២៨១.៥៦២	៥៤.៨១៥.៩៦០	២២៩.៥២៨.៨៥៧	៣៥៣.៨៣៧.២១០	២០២.៦៦៣	៦២៣.០១៥.៧៦៩
អនុបំណុល	១៧៣.២៨៩	៣៤៦.៥៧៩	១០.១៤១.៩៤៣	៩.០៣៨.៧០៧	-	១៧.៦៥៦.៥១៨
បំណុលផ្សេងៗ	៣៥២	៥.៧០០.៧៨០	៨.៦៦៥.៨០១	៩៦៧.៤៣៩	៧១១.០៩០	១៥.៤៤៦.៨៤២
បំណុលហិរញ្ញវត្ថុសរុប	៤៥១.៥៣៣.៤៨២	១៤២.៨៦០.៩៣៣	៥៧០.២៣៦.៨៦២	៤៤៥.០០១.៤០៨	៣.០៩១.២៧៣	១.៥២៦.៧៩៣.២៤៤
សមមូលជាដុល្លារអាមេរិក	១១១.៦២៧.៥៦០	៣៥.៣១៧.៩០៧	១៤០.៩៧៣.២៦៦	១១០.០១២.៧០៩	៩៦៦.៧១៨	៣៧៧.៤៥១.៩៧៧

(*) មិនរួមបញ្ចូលសវិធានធនខាតបង់។

ក្រុមហ៊ុនធ្វើការវិភាគពីកាលអវសានចំពោះបំណុលហិរញ្ញវត្ថុ ដែលបង្ហាញពីកាលអវសានកិច្ចសន្យានៅសល់។ ទោះយ៉ាងណាក្រុមហ៊ុនឃ្លាំមើលទ្រព្យសម្បត្តិ ដែលមានដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពជាប្រចាំ ហើយក្រុមហ៊ុនអាចទទួលបានមូលនិធិបណ្តោះអាសន្នពីឥណទានវិបារបន្តជាមួយធនាគារផ្សេងទៀត គ្រប់ពេលដែលក្រុមហ៊ុនប្រឈមនឹងបញ្ហាសន្ទនីយភាព។

ទុនបម្រុងសន្ទនីយភាព

ក្រុមហ៊ុនរក្សាទុក ទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់បាន ដែលជាប្រភពចម្បងនៃសាច់ប្រាក់ងាយស្រួលនៅក្នុង សេណារីយ៉ូស្ត្រូស។ សមាសភាពរបស់វាគឺ អាស្រ័យលើដែនកំណត់ដែលត្រូវបានចេញដើម្បីកាត់បន្ថយហានិភ័យប្រមូលផ្តុំ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំ។ ទុនបម្រុងសាច់ប្រាក់ងាយស្រួលរបស់ ក្រុមហ៊ុនត្រូវបានវិភាគខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	
	តម្លៃយោង	តម្លៃសមស្រប	តម្លៃយោង	តម្លៃសមស្រប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១១៩.២៦២.៨៦៩	១១៩.២៦២.៨៦៩	៨៤.៣៤១.៧៩១	៨៤.៣៤១.៧៩១
សមតុល្យនៅធនាគារផ្សេងៗ	៦.៦៩៦.០៤៧	៦.៦៩៦.០៤៧	៣៨.១០១.៩៦០	៣៨.១០១.៩៦០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៤១.៣៧៤.៦៧២	២៤១.៣៧៤.៦៧២	១៥៥.១២៣.២៧៨	១៥៥.១២៣.២៧៨
កម្រិតឥណទានមិនទាន់ដក	១២.២២២.០០០	១២.២២២.០០០	៤.០៤៩.៤០១	៤.០៤៩.៤០១
	៣៧៩.៥៥៥.៥៨៨	៣៧៩.៥៥៥.៥៨៨	២៨១.៦១៦.៤៣០	២៨១.៦១៦.៤៣០
សមមូលជាដុល្លារអាមេរិក	៩៣.១៦៥.៣៣៨	៩៣.១៦៥.៣៣៨	៦៩.៦២០.៨៧៣	៦៩.៦២០.៨៧៣

ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

	បានដាក់បន្ទុក			មិនបានដាក់បន្ទុក		
	ត្រូវបានដាក់ ជាទ្រព្យបញ្ចាំ (i)	ផ្សេងៗ (ii)	អាចជាវត្ថុបញ្ចាំ (iii)	ផ្សេងៗ (iv)	តំលៃយោង	តំលៃយោង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១						
សាច់ប្រាក់ក្នុងដៃ	-	-	-	១១៩.២៦២.៨៦៩	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦០៩.៣១៧	៩៤.១៧៣.៧៣៤	-	១៤៧.២០០.៩៣៨	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៥០
សមតុល្យនៅធនាគារផ្សេងៗ	៥៣.០២៥.៣៤២	-	-	៦.៦១២.៣៧៦	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥
ឥណទានផ្តល់ដល់អតិថិជន	-	-	-	១.៩០៤.៤៨៣.០៨៤	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩
ទ្រព្យសកម្មផ្សេងៗ	-	-	-	១.៧៧២.១៩០	១.៧៧២.១៩០	៤៣៥.០០០
	៥៣.៦៣៤.៦៥៩	៩៤.១៧៣.៧៣៤	-	២.១៧៩.៣៣១.៤៥៧	២.៣២៧.១៣៩.៨៥០	៥៧១.២១៧.៤៤០

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

សាច់ប្រាក់ក្នុងដៃ	-	-	-	៨៤.៣៤១.៧៩១	៨៤.៣៤១.៧៩១	២០.៨៥០.៨៧៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤៥.៣១៣.០២១	៧៨.៩៦២.៩៩៨	-	៧៦.១៦០.២៨០	២០០.៤៣៦.២៩៩	៤៩.៥៥១.៦១៩
សមតុល្យនៅធនាគារផ្សេងៗ	២០.២៩៤.៩០៣	-	-	៣៨.១០១.៩៦១	៥៨.៣៩៦.៨៦៤	១៤.៤៣៦.៨០២
ឥណទានផ្តល់ដល់អតិថិជន	-	-	-	១.៤៤៤.៤១៥.០៣៩	១.៤៤៤.៤១៥.០៣៩	៣៥៧.០៨៦.៥៣៦
ទ្រព្យសកម្មផ្សេងៗ	-	-	-	១.៧៥៩.៥៧៥	១.៧៥៩.៥៧៥	៤៣៥.០០០
	៦៥.៦០៧.៩២៤	៧៨.៩៦២.៩៩៨	-	១.៦៤៤.៧៧៨.៦៤៦	១.៧៨៩.៣៤៩.៥៦៨	៤៤២.៣៦០.៨៣២

(i) នេះតំណាងឱ្យការទិញបិយប័ណ្ណពីធនាគារជាតិនៃកម្ពុជាតាមរយៈយន្តការ LPCO របស់ខ្លួនដោយប្រើ NCD។

(ii) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ចាំ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថាវាត្រូវបានហាមឃាត់មិន ឱ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិសម្រាប់ ហេតុផលស្របច្បាប់ឬហេតុផលផ្សេងទៀត។ នេះរួមបញ្ចូលទាំងការធានាដើមទុននិង ការតម្រូវទុនបម្រុង។

(iii) នេះតំណាងឱ្យទ្រព្យសកម្មដែលអាចប្រើជាវត្ថុបញ្ចាំដើម្បីទទួលបានមូលនិធិដែលមានទ្រព្យធានា។

(iv) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានហាមឃាត់សម្រាប់ប្រើប្រាស់ជាទ្រព្យបញ្ចាំ ប៉ុន្តែក្រុមហ៊ុននឹងមិនពិចារណាថាអាចយកបានភ្លាមៗដើម្បីធានា មូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

៣៥.៤ ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានធនធានដើមទុនគ្រប់គ្រាន់សម្រាប់បំពេញតាមការតម្រូវអប្បបរមា ដើម្បីគាំទ្រដល់ការវាយតំលៃចំណាត់ថ្នាក់ ឥណទានរបស់ខ្លួននិងដើម្បីគាំទ្រដល់កំណើននិងជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។

យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺដើម្បីរក្សាមូលដ្ឋានមូលធនដ៏រឹងមាំដើម្បីរក្សាទំនុកចិត្តទិផ្សារ និងទ្រទ្រង់ការអភិវឌ្ឍន៍អាជីវកម្មបន្តទៀត។ ផលប៉ះពាល់នៃកម្រិតដើមទុនលើ ផលដែលបានមកវិញរបស់ម្ចាស់ភាគហ៊ុន គឺត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនក៏បានទទួលស្គាល់ពីការតម្រូវនៃការរក្សាតុល្យភាពរវាងប្រាក់ចំណេញខ្ពស់ដែលអាច មកពីអត្រាធំពាក់ធំជាង និងសារៈប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយមានជំហរដើមទុនសមរម្យ។

និយ័តករនាំមុខរបស់ក្រុមហ៊ុនគឺធនាគារជាតិនៃកម្ពុជា ជាអ្នកកំណត់និងត្រួតពិនិត្យការតម្រូវដើមទុនសម្រាប់ក្រុមហ៊ុនទាំងមូល។

ការគ្រប់គ្រងហានិភ័យដើមទុន

ដូចគ្នានឹងហានិភ័យសន្ទនីយភាព និងហានិភ័យទិផ្សារ ALCO ទទួលខុសត្រូវក្នុងការប្រាកដថាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃហានិភ័យមូលធនទូទាំង ក្រុមហ៊ុន។

ហានិភ័យដើមទុនត្រូវបានវាស់វែង និង ត្រួតពិនិត្យដោយប្រើប្រាស់ការកំណត់ដែលបានគណនាស្របតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីប្រាក់ដើមបម្រុង នៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា ២២ នៃប្រកាសនេះ ស្ថាប័នត្រូវអនុវត្តតាមសិទ្ធិធនាគារជាតិ និង ទ្រទ្រង់ដើមទុនខុសស្មើសិនយ៉ាងតិច ៥០ភាគរយនៃប្រាក់ទ្រទ្រង់ដើមទុនដែលត្រូវបន្ថែម ត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ និងអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០។

នៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីការអនុវត្តប្រកាសស្តីពីទ្រទ្រង់ដើមទុននៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលកំណត់នូវ ទ្រទ្រង់ដើមទុនខ្ពស់បំផុត ក្នុងកម្រិត ០% រហូតដល់មានសេចក្តីប្រកាសថ្មីចេញ។

នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយសេចក្តីប្រកាសលេខ ៨១៣-០២០-០០២ ដែលអនុញ្ញាតឱ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុ ពន្យារ និងរក្សាទ្រទ្រង់ដើមទុនខុសស្មើសិន នៅ ៥០% ដើម្បីកាត់បន្ថយផលប៉ះពាល់ពី ជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចកម្ពុជាស្របតាមគោលនយោបាយរដ្ឋាភិបាល។

ក្រុមហ៊ុនបានអនុវត្តតាមការតម្រូវដើមទុនមូលនិធិដែលបានដាក់ពីខាងក្រៅទាំងអស់ពេញមួយឆ្នាំ ។

៣៥.៥ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្របបង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្ម អាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារ មិនអាចកាត់បន្ថយសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោង តាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ ដល់កាលអវសានជាមួយនឹងតម្លៃសមស្រប ស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើនិយ័តកម្មលើសិទ្ធិធនសម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

៣៦. រយៈពេលខ្លី និងរយៈពេលវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសន្ទនីយភាព។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី និងរយៈពេលវែងត្រូវបានបង្ហាញនៅក្នុង ផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យនិងបរិក្ខារ កម្មវិធីកុំព្យូទ័រ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងទ្រព្យសកម្មពន្ធពន្យារគឺជាទ្រព្យសកម្មរយៈពេលវែង។ បំណុលលើពន្ធពន្យារគឺជាបំណុលរយៈពេលខ្លី ចំណែកឯសិទ្ធិធនសំរាប់អត្ថប្រយោជន៍និយោជិតគឺជាបំណុលរយៈពេលវែង។

៣៧. ស្តង់ដារ CIFRS ថ្មី និងបានកែសម្រួលដែលមានប្រសិទ្ធិភាពសម្រាប់ឆ្នាំបច្ចុប្បន្ន

នៅក្នុងឆ្នាំបច្ចុប្បន្ននេះ ក្រុមហ៊ុនបានអនុវត្តវិសោធនកម្មខាងក្រោមទៅលើស្តង់ដារនិងបំណកស្រាយ CIFRS ដែលមានប្រសិទ្ធិភាពសម្រាប់ការិយបរិច្ឆេទដែល ចាប់ផ្តើម ឬបន្ទាប់ពី ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១។

វិសោធនកម្មលើស្តង់ដារ CIFRS ១៦	COVID -១៩ - ទាក់ទងនឹងសម្បទានជួល លើសពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
វិសោធនកម្មលើស្តង់ដារ CIFRS ៩ CIAS ៣៩ និង CIFRS ៧ CIFRS ៤ និង CIFRS ១៦	ការបោះផ្សាយកំណែទម្រង់អត្រាការប្រាក់ - ដំណាក់កាល ទី២

ការអនុវត្តស្តង់ដារដែលបានធ្វើវិសោធនកម្មទាំងនេះ មិនមានផលប៉ះពាល់ជាសារវន្តណាមួយលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទេ។

៣៨. ស្តង់ដារ CIFRSs ថ្មី និងស្តង់ដារ CIFRSs ដែលកែសម្រួលប៉ុន្តែមិនទាន់ចូលជាធរមាន

វិសោធនកម្មលើ CIAS ៣៧	កិច្ចសន្យាខាត-តម្លៃនៃការបំពេញកិច្ចសន្យា
ការកែលម្អប្រចាំឆ្នាំទៅលើស្តង់ដារ CIFRS រដ្ឋ ២០១៩-២០២០	វិសោធនកម្មលើ CIFRS ១ ការអនុវត្តជាលើកដំបូងនៃស្តង់ដារ CIFRSs វិសោធនកម្មលើ CIFRS ៩-ឧបករណ៍ហិរញ្ញវត្ថុ វិសោធនកម្មលើឧទាហរណ៍ដែលអមជាមួយ CIFRS ១៦
វិសោធនកម្មលើ CIAS ១៦	ទ្រព្យសម្បត្តិ និងបរិក្ខារ -ចំណូលមុននឹងប្រើប្រាស់តាមបំណង
វិសោធនកម្មលើ CIAS ១	ការចាត់ថ្នាក់នៃបំណុលជាវរយៈពេលខ្លី និងរយៈពេលវែង
CIFRS ១៧	កិច្ចសន្យាធានារ៉ាប់រង
វិសោធនកម្មលើ CIAS ៩	និយមន័យនៃការប៉ាន់ស្មានគណនេយ្យ
វិសោធនកម្មលើ CIAS ១ និង របាយការណ៍ទី ២ នៃការអនុវត្តស្តង់ដារ CIFRS	ការលាតត្រដាងនៃគោលនយោបាយគណនេយ្យ
វិសោធនកម្មលើ CIAS ១២	ពន្ធពន្យារដែលទាក់ទងនឹងទ្រព្យសម្បត្តិ និងបំណុលដែលកើតពីប្រតិបត្តិការតែមួយ

គណៈគ្រប់គ្រងមិនរំពឹងថា ការអនុវត្តស្តង់ដារដែលបានរាយនាមខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅក្នុងរយៈពេលអនាគតទេ លើកលែងតែវិសោធនកម្មលើ CIAS ១២។ ក្រុមហ៊ុននៅតែវាយតម្លៃផលប៉ះពាល់នៃវិសោធនកម្មនេះ។

វិសោធនកម្មលើ CIAS ៣៧- កិច្ចសន្យាខាត-ថ្លៃដើមនៃការបំពេញកិច្ចសន្យា

វិសោធនកម្មនេះបញ្ជាក់ថា ‘ថ្លៃដើមនៃការបំពេញកិច្ចសន្យា’ រួមមាន ‘ថ្លៃដើមដែលទាក់ទងផ្ទាល់ទៅនឹងកិច្ចសន្យា’។ ថ្លៃដើមដែលទាក់ទងផ្ទាល់ទៅនឹងកិច្ចសន្យាមានទាំងថ្លៃដើមនៃការបំពេញកិច្ចសន្យានោះ (ឧទាហរណ៍ដូចជា ថ្លៃពលកម្មផ្ទាល់ ឬ ថ្លៃសម្ភារៈផ្ទាល់) និងការបែងចែកថ្លៃផ្សេងទៀតដែលទាក់ទងផ្ទាល់ទៅនឹងការបំពេញកិច្ចសន្យា (ឧទាហរណ៍ដូចជាការបែងចែកនៃរំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដែលបានប្រើក្នុងការបំពេញកិច្ចសន្យា)។

វិសោធនកម្មនេះ អនុវត្តចំពោះកិច្ចសន្យាដែលអង្គការមិនទាន់បានបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួននៅដើមគ្រាកាលបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំហើយអង្គការនេះអនុវត្តវិសោធនកម្មនេះជាលើកដំបូង។ តួលេខប្រៀបធៀបមិនត្រូវបង្ហាញឡើងវិញទេ។ ជំនួសវិញអង្គការត្រូវទទួលស្គាល់ផលប៉ះពាល់នៃការអនុវត្តវិសោធនកម្មដំបូងជានិយ័តភាពកម្មទៅនឹងសមតុល្យដើមគ្រានៃប្រាក់ចំណេញរក្សាទុក ឬធាតុផ្សេងទៀតនៃមូលធន ដែលសមស្រប នៅថ្ងៃអនុវត្តដំបូង។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតអោយអនុវត្តមុន។

ការកែលម្អប្រចាំឆ្នាំទៅលើស្តង់ដារ CIFRS រដ្ឋ ២០១៩-២០២០

ការធ្វើកំណែតម្រូវប្រចាំឆ្នាំមានការធ្វើវិសោធនកម្មលើស្តង់ដារ ចំនួនបី៖

IFRS ១ ការអនុវត្តជាលើកដំបូងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ

វិសោធនកម្មនេះផ្តល់នូវភាពជូនលាបនៃមធ្យមស្តង់ដារដែលអនុវត្តលើកដំបូង ក្រោយពេលក្រុមហ៊ុនមេរបស់ខ្លួនពាក់ព័ន្ធនឹងការកត់ត្រាចំណេញខាត ។ ជាលទ្ធផលនៃវិសោធនកម្ម ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្តការលើកលែងនៅក្នុង CIFRS ១:D ១៦(a) ក៏អាចជ្រើសរើសការកត់ត្រាចំណេញខាតសម្រាប់ប្រតិបត្តិការបរទេសទាំងអស់នូវតម្លៃយោង ដែលត្រូវយក បញ្ចូលក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ ដោយផ្អែកលើកាលបរិច្ឆេទនៃការផ្លាស់ប្តូរលើ ស្តង់ដារ CIFRS ប្រសិនបើគ្មានការកែតម្រូវណាមួយ ត្រូវបានធ្វើឡើងសម្រាប់នីតិវិធីនៃការរួមបញ្ចូលគ្នា និងចំពោះផលប៉ះពាល់នៃការបញ្ចូលអាជីវកម្មដែលក្រុមហ៊ុនមេបានទិញ

នោះទេ ។ ការជ្រើសរើសស្រដៀងគ្នានេះក៏អាចប្រើបានសម្រាប់ក្រុមហ៊ុនញាតិសម្ព័ន្ធ ឬក្រុមហ៊ុនមុនដែលប្រើការលើកលែងនៅក្នុង CIFRS ១:D ១៦(a) ។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ជាមួយនឹងការអនុវត្តមុនត្រូវបានអនុញ្ញាត។

CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពីការអនុវត្តការធ្វើតេស្ត “១០ ភាគរយ” ក្នុងការវាយតម្លៃដើម្បីឱ្យដឹងថា តើបំណុលហិរញ្ញវត្ថុណាមួយត្រូវលែងទទួលស្គាល់អង្គការរួមបញ្ចូលតែថ្លៃលើសដែលបានបង់ ឬទទួលបានអង្គការ (អ្នកខ្ចី) និងអ្នកខ្ចីខ្លីមទាំងថ្លៃដែលបានបង់ ឬ ទទួលបានដោយអង្គការ ឬ អ្នកខ្ចីក្នុងនាមភាគីមួយទៀត។

វិសោធនកម្មត្រូវអនុវត្តទៅមុខទៅលើការកែប្រែ និង ការផ្លាស់ប្តូរដែលកើតឡើងនៅពេល ឬបន្ទាប់ពីការលិខិតបញ្ជាក់អង្គការអនុវត្តដំបូងនូវវិសោធនកម្មនេះ។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតឱ្យអនុវត្តមុន។

CIFRS ១៦ ភតិសន្យា

វិសោធនកម្មនេះ ដកចេញនូវឧទាហរណ៍ពីការសងត្រឡប់សម្រាប់ការកែលម្អភតិសន្យា។ ដោយសារការធ្វើវិសោធនកម្មលើ CIFRS ១៦ ទាក់ទងនឹងការបកស្រាយនៃការបង្ហាញជាឧទាហរណ៍ មិនមានថ្ងៃចូលជាធរមានត្រូវបានកំណត់ទេ។

វិសោធនកម្មលើ CIAS ១៦-ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ-ចំណូលមុនប្រើប្រាស់

វិសោធនកម្មនេះហាមឃាត់ការដកពីថ្ងៃដើមនៃទ្រព្យរោងចក្រ និងបរិក្ខារនូវចំណូលពីការលក់ធាតុដែលផលិតមុនពេលទ្រព្យសកម្មនោះអាចប្រើប្រាស់បានឧទាហរណ៍៖ ចំណូលនៅខណៈពេលដែលនាំទ្រព្យសកម្មទៅកាន់ទីតាំង និងបំពេញលក្ខខណ្ឌ ដែលចាំបាច់សម្រាប់ប្រតិបត្តិការតាមបំណងរបស់គណៈគ្រប់គ្រង។ ជាលទ្ធផល អង្គការទទួលស្គាល់ប្រាក់ចំណូលពីការលក់ និងថ្លៃដើមដែលទាក់ទងនៅក្នុងរបាយការណ៍ចំណេញខាត។ អង្គការវាស់វែងថ្លៃដើមនៃវត្ថុទាំងនោះ ដោយអនុលោមតាមស្តង់ដារ CIAS ២ ស្តីពីសិទ្ធិធំ។

វិសោធនកម្មនេះក៏បានបញ្ជាក់ពីអត្ថន័យនៃ ការធ្វើតេស្តថា តើទ្រព្យសកម្មកំពុងដំណើរការបានត្រឹមត្រូវ ឬទេ។ CIAS ១៦ បច្ចុប្បន្នបញ្ជាក់ថាវាជាការវាយតម្លៃថា តើបច្ចេកទេស និងទ្រង់ទ្រាយរបស់ទ្រព្យសកម្មមានសមត្ថភាពដើម្បីប្រើប្រាស់ក្នុងផលិតកម្ម ឬការផ្គត់ផ្គង់ទំនិញឬសេវាកម្ម សម្រាប់ការផ្តល់ដល់អ្នកដទៃ ឬសម្រាប់គោលបំណងរដ្ឋបាល។ ប្រសិនបើមិនត្រូវបានបង្ហាញជាច្រើនដោយឡែកពីគ្នានៅក្នុងរបាយការណ៍លទ្ធផល និងលទ្ធផលលម្អិត របាយការណ៍ហិរញ្ញវត្ថុគួរតែបង្ហាញពីចំនួនទឹកប្រាក់ចំណូល និងថ្លៃដើមដែលបានរួមបញ្ចូលក្នុងចំណេញខាត ដែលទាក់ទងទៅនឹងធាតុដែលផលិត ដែលមិនមែនជាផលិតផលនៃសកម្មភាពធម្មតារបស់អង្គការនោះ និងធាតុណាមួយនៅក្នុងរបាយការណ៍លទ្ធផលនិងលទ្ធផលលម្អិតដែលរួមបញ្ចូលចំណូលនិងថ្លៃដើមនោះ។

វិសោធនកម្មនេះត្រូវអនុវត្តត្រឡប់ថយក្រោយឡើងវិញ ប៉ុន្តែសម្រាប់តែធាតុនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដែលបាននាំមកដល់ទីតាំង

និងបានបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ឱ្យធាតុទ្រព្យរោងចក្រ និងបរិក្ខារទាំងនោះអាចដំណើរការតាមបំណងរបស់គណៈគ្រប់គ្រងនៅពេល ឬ បន្ទាប់ពីការចាប់ផ្តើមការិយបរិច្ឆេទដំបូង ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលអង្គការបានអនុវត្តវិសោធនកម្មនេះជាលើកដំបូង។

អង្គការត្រូវទទួលស្គាល់ផលប៉ះពាល់យោងសរុប ពីការអនុវត្តវិសោធនកម្មដំបូងជានិយ័តកម្មទៅលើ សមតុល្យដើមគ្រានៃប្រាក់ចំណេញរក្សាទុក (ឬធាតុផ្សេងទៀតនៃមូលធន តាមការសមស្រប) នូវការបង្ហាញនៅដើមគ្រាដំបូងបំផុត។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមឬបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតអោយអនុវត្តមុន។

វិសោធនកម្មលើ CIAS ១-ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ - ការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ រយៈពេលវែង

វិសោធនកម្មទៅលើ CIAS ១ ប៉ះពាល់តែការបង្ហាញបំណុលរយៈពេលខ្លី ឬ រយៈពេលវែងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងមិនមែនចំនួន ឬ ពេលវេលានៃការទទួលស្គាល់ទ្រព្យសកម្ម បំណុល ចំណូល ឬចំណាយ និងព័ត៌មានដែលបានបង្ហាញអំពីធាតុទាំងនោះទេ។

វិសោធនកម្មនេះបញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ រយៈពេលវែងគឺផ្អែកលើសិទ្ធិដែល មាននៅការិយបរិច្ឆេទ ដែលបញ្ជាក់ថាការចាត់ថ្នាក់គឺគ្មានការប៉ះពាល់ពីការរំពឹងទុកថា តើ អង្គការមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការពន្យារការទូទាត់បំណុល ពន្យល់ពីសិទ្ធិដែលមាន ប្រសិនបើលក្ខខណ្ឌត្រូវបានអនុវត្តនៅក្នុងការិយបរិច្ឆេទ និងណែនាំខ្លឹមសារនៃ ‘ការទូទាត់’ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាការទូទាត់ គឺសំដៅទៅលើការផ្ទេរទៅឱ្យសមភាគីនូវសាច់ប្រាក់ឧបករណ៍មូលធន ទ្រព្យសកម្មឬសេវាកម្មផ្សេងទៀត។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម ឬ បន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ ជាមួយការអនុវត្តមុនត្រូវបានអនុញ្ញាត។

CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង

CIFRS ១៧ បង្កើតគោលការណ៍សម្រាប់ការទទួលស្គាល់ ការវាស់វែង ការបង្ហាញ និងការលាតត្រដាងនៃកិច្ចសន្យាធានារ៉ាប់រង និងជំនួស CIFRS ៤ កិច្ចសន្យាធានារ៉ាប់រង។

CIFRS ១៧ គូសបញ្ជាក់អំពីគំរូទូទៅ ដែលត្រូវបានកែប្រែសម្រាប់កិច្ចសន្យាធានារ៉ាប់រងដែលមានលក្ខណៈចូលរួមដោយផ្ទាល់ត្រូវបានរៀនរាប់ថាជា វិធីសាស្ត្រតម្លៃអចេរ។ គំរូទូទៅ ត្រូវបានធ្វើឱ្យសាមញ្ញប្រសិនបើលក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញដោយការវាស់វែងបំណុលលើរយៈពេលដែលនៅសល់ដោយប្រើវិធីសាស្ត្របែងចែកបុព្វលាភ។

គំរូទូទៅប្រើការសន្មតបច្ចុប្បន្នដើម្បីបានស្មានតម្លៃ ពេលវេលា និងភាពមិនប្រាកដប្រជាដែលលំហូរសាច់ប្រាក់នាពេលអនាគត ហើយនិងវាស់វែងច្បាស់លាស់ពីតម្លៃនៃភាពមិនប្រាកដប្រជានោះ។ វារាប់បញ្ចូល អត្រាការប្រាក់ទីផ្សារ និងផលប៉ះពាល់នៃជម្រើស និងការធានារបស់អ្នកទិញធានារ៉ាប់រង។

វិសោធនកម្ម CIAS ៨ - គោលនយោបាយគណនេយ្យការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ និងកំហុស - និយមន័យនៃការប៉ាន់ស្មានគណនេយ្យ

វិសោធនកម្មនេះជំនួសនិយមន័យនៃការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ ដោយនិយមន័យនៃការប៉ាន់ស្មានគណនេយ្យ។ នៅក្រោមនិយមន័យថ្មី ការប៉ាន់ស្មានគណនេយ្យជា " ចំនួនប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលស្ថិតក្រោមភាពមិនប្រាកដប្រជាដែលវាស់វែង "។

និយមន័យនៃការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យត្រូវបានលុបចោល។ ទោះយ៉ាងណាក៏ដោយក្រុមប្រឹក្សាភិបាលបានរក្សាទុកនូវ៖ នៃការផ្លាស់ប្តូរការប៉ាន់ស្មាន គណនេយ្យនៅក្នុងស្តង់ដារដោយមានការបញ្ជាក់ដូចខាងក្រោម៖

- ការផ្លាស់ប្តូរនៃការប៉ាន់ស្មានគណនេយ្យដែលជាលទ្ធផលពីព័ត៌មានថ្មី ឬការវិវត្តន៍ថ្មីមិនមែនការកែតម្រូវកំហុសនេះទេ។
- ផលប៉ះពាល់នៃការផ្លាស់ប្តូរធាតុចូល ឬបច្ចេកទេសវាស់វែងដែលប្រើដើម្បីអភិវឌ្ឍការប៉ាន់ស្មាន គណនេយ្យគឺជាការផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មានគណនេយ្យ ប្រសិនបើវាមិនមែនជាលទ្ធផលពីការកែតម្រូវកំហុសនៅការិយបរិច្ឆេទមុន។

ក្រុមប្រឹក្សាភិបាលបានបន្ថែមគំរូពីរ (ឧទាហរណ៍ ៤-៥) ដើម្បីណែនាំស្តីពីការអនុវត្ត CIAS ៨ ដែលអមជាមួយស្តង់ដារ។ ក្រុមប្រឹក្សាភិបាលបានលុបឧទាហរណ៍មួយ (ឧទាហរណ៍ទី ៣) ដោយសារវាអាចបង្កឱ្យមានការយល់ច្រឡំលើការធ្វើវិសោធនកម្ម។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម ឬ បន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ សម្រាប់ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ និងការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យដែលកើតឡើងនៅ ឬ បន្ទាប់ពីការចាប់ផ្តើមនៃការិយបរិច្ឆេទនោះ ដោយមានការអនុញ្ញាតឱ្យអនុវត្តមុន។

វិសោធនកម្មលើ CIAS ១ និង របាយការណ៍ទី ២ នៃការអនុវត្តស្តង់ដារ CIFRS

កថាខណ្ឌគាំទ្រនៅក្នុង CIAS ១ ក៏ត្រូវបានធ្វើវិសោធនកម្ម ដើម្បីបញ្ជាក់ពីព័ត៌មានគោលនយោបាយគណនេយ្យ ដែលទាក់ទងនឹងប្រតិបត្តិការមិនមែនសារវន្ត ព្រឹត្តិការណ៍ ឬលក្ខខណ្ឌផ្សេងទៀតដែលមិនមែនសារវន្ត ហើយមិនចាំបាច់លាតត្រដាងឡើយ។ ព័ត៌មានអំពីគោលនយោបាយគណនេយ្យអាចជាសារវន្ត ដោយសារតែលក្ខណៈនៃប្រតិបត្តិការ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌផ្សេងទៀតទោះបីជាចំនួនមិនមែនសារវន្តក៏ដោយ។ ទោះយ៉ាងណាក៏ដោយ មិនមែនព័ត៌មានអំពីគោលនយោបាយគណនេយ្យទាំងអស់ ដែលទាក់ទងនឹងប្រតិបត្តិការព្រឹត្តិការណ៍ ឬលក្ខខណ្ឌសារវន្តមានលក្ខណៈ ជាសារវន្តខ្លះទេ។

ក្រុមប្រឹក្សាភិបាលបានបង្កើតការណែនាំ និង ឧទាហរណ៍ ដើម្បីពន្យល់ និង បង្ហាញការអនុវត្តនៃនីតិវិធីវាយតម្លៃសារវន្តភាពបួនជំហាន ដែលបានពិពណ៌នានៅក្នុងរបាយការណ៍ទី ២នៃការអនុវត្តស្តង់ដារ CIFRS ។

វិសោធនកម្មលើ CIAS ១ ចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ផ្តើម ឬ បន្ទាប់ពីថ្ងៃទី១ ខែមករាឆ្នាំ ២០២៣ ដោយមានការអនុញ្ញាតឱ្យអនុវត្តមុន និងត្រូវបានអនុវត្តទៅមុខ។ វិសោធនកម្មលើរបាយការណ៍ទី២នៃការអនុវត្តស្តង់ដារ CIFRS មិនមានកាលបរិច្ឆេទចូលជាធរមាន ឬ ការតម្រូវនៃការផ្លាស់ប្តូរទេ។

វិសោធនកម្មលើ CIAS ១២ - ពន្ធលើប្រាក់ចំណូល ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលកើតចេញពីប្រតិបត្តិការតែមួយ

វិសោធនកម្មនេះបានណែនាំនូវករណីលើកលែងបន្ថែមទៀតពីការលើកលែងការទទួលស្គាល់ដំបូង។ យោងតាមវិសោធនកម្ម អង្គការមួយមិនអនុវត្តការលើកលែងការទទួលស្គាល់ដំបូងសំរាប់ប្រតិបត្តិការ ដែលបង្កើតឱ្យមានភាពខុសគ្នាបណ្តោះអាសន្នលើការដកពន្ធ និងបង់ពន្ធលើគ្នា។

អាស្រ័យលើច្បាប់ពន្ធដែលអនុវត្ត ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបានប្រសិនបើបង់ពន្ធ កើតឡើងលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មនិងបំណុល នៅក្នុងប្រតិបត្តិការដែលមិនមែនជាការរួមបញ្ចូលអាជីវកម្មមិនប៉ះពាល់ដល់ទាំងចំណេញគណនេយ្យ ឬ ចំណេញជាប់ពន្ធ។ ឧទាហរណ៍នេះអាចកើតឡើងនៅពេលមានការទទួលស្គាល់ភតិសន្យា និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលអនុវត្ត CIFRS ១៦ នៅថ្ងៃចាប់ផ្តើមនៃការផ្តល់។

បន្ទាប់ពីការធ្វើវិសោធនកម្មលើ CIAS ១២ អង្គការមួយត្រូវតម្រូវឱ្យទទួលស្គាល់ទ្រព្យសកម្មពន្ធពន្យារ ឬបំណុលពន្ធពន្យារ ហើយត្រូវទទួលហើយស្គាល់ទ្រព្យសកម្មពន្ធពន្យារណាមួយត្រូវស្ថិតនៅក្រោមលក្ខខណ្ឌទទួលបានមកវិញនៅក្នុង CIAS ១២។

ក្រុមប្រឹក្សាភិបាលក៏បន្ថែមគំរូបង្ហាញនៅក្នុង CIAS ១២ ដែលពន្យល់ពីរបៀបដែលវិសោធនកម្មនេះត្រូវអនុវត្ត។

វិសោធនកម្មនេះអនុវត្តចំពោះប្រតិបត្តិការដែលកើតឡើងនៅពេល ឬ បន្ទាប់ពីការចាប់ផ្តើមនៃរយៈពេល ប្រៀបធៀបដំបូងបំផុតដែលបានបង្ហាញ។ លើសពីនេះទៅទៀតនៅថ្ងៃដំបូងបំផុតនៃរយៈពេលប្រៀបធៀប ក្រុមហ៊ុនទទួលស្គាល់៖

- ទ្រព្យសកម្មពន្ធពន្យារ (ក្នុងកម្រិតដែលប្រាក់ចំណេញជាប់ពន្ធទំនងអាចកាត់កងភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់បន្ថយបានអាចត្រូវបានប្រើប្រាស់) និងបំណុលពន្ធពន្យារ សម្រាប់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបាន និង ជាប់ពន្ធទាំងអស់ដែលទាក់ទងនឹង៖
 - សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងភតិសន្យាបំណុល
 - ចំណាយស្តារឡើងវិញ និង បំណុលស្រដៀងគ្នា និងចំនួនទឹកប្រាក់ដែលត្រូវគ្នា ត្រូវបានកត់ត្រាថា ជាផ្នែកមួយនៃតម្លៃទ្រព្យសកម្មដែលទាក់ទងគ្នា។
- ផលប៉ះពាល់បង្កនៃការអនុវត្តវិសោធនកម្មដំបូងជានិយ័តកម្មទៅនឹងតុល្យភាពដើមគ្រានៃប្រាក់ចំណេញដែលបានរក្សាទុក (ឬសមាសធាតុផ្សេងទៀតនៃមូលធនតាមដែលសមស្រប) នៅថ្ងៃនោះ។

វិសោធនកម្មនេះមានប្រសិទ្ធភាពសំរាប់ឆ្នាំចាប់ផ្តើមនៅថ្ងៃ ឬ បន្ទាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតឱ្យអនុវត្តមុន។

ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍

ទុនបម្រុងតាមបទប្បញ្ញត្តិ

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានចេញសារព័ត៌មាននាំស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសវិធានធនចំពោះឥណទានរៀបចំឡើងវិញសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ បន្ទាប់ពីសិក្ខាសាលា របស់ធនាគារជាតិនៃកម្ពុជា សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានរៀបចំឡើង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ពន្យារពេលអនុវត្តសារព័ត៌មាននេះ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

យោងតាមសារព័ត៌មាននាំ ធនាគារត្រូវធ្វើចំណាត់ថ្នាក់ និង សវិធានធនចំពោះឥណទានរៀបចំឡើងវិញដូចខាងក្រោម ៖

- ឥណទានរៀបចំឡើងវិញ ដែលមាន “ស្ថានភាពល្អ” ត្រូវបានកំណត់ថាជា “ឥណទានដំណើរការ” និងត្រូវបានចាត់ថ្នាក់ជាឥណទាន “ប្តូរមើល” ដែលត្រូវធ្វើសវិធានធន ៣% នៃឥណទានដុល ដោយមិនគិតពីចំនួនដងនៃការរៀបចំឡើងវិញ។
- ឥណទានរៀបចំឡើងវិញដែលមាន “ស្ថានភាពដែលត្រូវការរៀបចំឥណទានឡើងវិញបន្ថែម” ត្រូវបានកំណត់ថា “ឥណទានមិនដំណើរការ” និងត្រូវ៖
 - ក. ចាត់ថ្នាក់ជាឥណទាន “ក្រោមស្តង់ដារ” ចំពោះឥណទានរៀបចំឡើងវិញលើកទីមួយ ហើយត្រូវធ្វើសវិធានធន ២០% នៃឥណទានដុល
 - ខ. ចាត់ថ្នាក់ជាឥណទាន “សង្ស័យ” ចំពោះឥណទានរៀបចំឡើងវិញលើកទីពីរ ហើយត្រូវធ្វើសវិធានធន ៥០% នៃឥណទានដុល
- ឥណទានរៀបចំឡើងវិញដែលមាន “ស្ថានភាពមិនល្អ” ត្រូវបានកំណត់ថាជា “ឥណទានមិនដំណើរការ” និងត្រូវចាត់ថ្នាក់ជា “ឥណទានបាត់បង់” ដែលត្រូវធ្វើសវិធានធន ១០០% នៃឥណទានដុល។

ក្រោយពីការអនុវត្តសារព័ត៌មាននេះ មិនមានការតម្រូវឱ្យមានការកែសម្រួល ឬ ផ្ទេរពីប្រាក់ចំណេញរក្សាទុកនោះទេ ។

ការទទួលបានបុរេប្រទានសម្រាប់ដំឡើងដើមទុន

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមហ៊ុនបានទទួលប្រាក់ចំនួន ៩១.៦៨៧.៥០០ ពាន់រៀល ឬ ប្រមាណ ២២.៥០៥.៥២៣ ដុល្លារអាមេរិក ពី SCSB ក្នុងគោលបំណងស្នើសុំបង្កើនដើមទុនចុះបញ្ជី ដោយអាស្រ័យទៅតាមការអនុម័តពីធនាគារជាតិនៃកម្ពុជានិងសមត្ថកិច្ចដែលពាក់ព័ន្ធ។

ការពិចារណាលើការវាយកាណ៍ហិរញ្ញវត្ថុទាក់ទងនឹងសង្គ្រាមប្រទេសរុស្ស៊ី - ប្រទេសអ៊ុយក្រែន

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែនដែលមហាសន្និបាតអង្គការសហប្រជាជាតិបានចោលទោសថាខុសច្បាប់។ ជាការឆ្លើយតប ប្រទេសមួយចំនួនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ប្រទេសបេឡារុស្ស៊ី និងបុគ្គលសំខាន់ៗមួយចំនួន។ ទណ្ឌកម្មពាណិជ្ជកម្មបានជិះឥទ្ធិពលបន្ថែមទៀតទៅលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន ដែលនាំឱ្យថ្លៃទំនិញបានកើនឡើង និង ថ្លៃនៃវត្ថុធាតុដើមបានកើនឡើងផងដែរ។

ក្រុមហ៊ុនមិនមានផលប៉ះពាល់ទាក់ទងនឹងតំបន់ ឬ បុគ្គលដែលជាប់ទណ្ឌកម្មហើយមិនមានផលប៉ះពាល់ដោយផ្ទាល់ពីទំនិញដែលមានការប្រែប្រួលតម្លៃខ្លាំងនោះទេ។ នៅកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមហ៊ុនពុំមានផលប៉ះពាល់ជាសារវន្ត ឬ ក៏មានសុចនាករណាមួយនៃឱនភាពតម្លៃ ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ទាំងនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់យូរអង្វែងនៃជម្លោះ និង ទណ្ឌកម្មអាចនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ ហើយអាចមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន។ គណៈគ្រប់គ្រងចាត់ទុកថាមិនអាចអនុវត្ត បានក្នុងការផ្តល់ការប៉ាន់ស្មានជាបរិមាណនៃផលប៉ះពាល់សក្តានុពលលើរបាយការណ៍ហិរញ្ញវត្ថុបន្តបន្ទាប់របស់ក្រុមហ៊ុននោះទេ។

HEAD OFFICE:

Building 285, Yothapol Khemarak Phoumin Blvd. (St. 271),
Sangkat Tumnobteuk, Khan Boeung Keng Kang, Phnom Penh,
Cambodia

 (855) 23 86 14 61 | (855) 23 99 30 62

 info@amkcambodia.com

 www.amkcambodia.com



១៥០

ការិយាល័យ



៧៣

ទូរគមនាគមន៍



៦,៦៥៨

ភ្នាក់ងារ